



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ  
ROYAUME DU CAMBODGE

**ប្លង់**  
**គណនេយ្យសរុប**  
**PLA**  
**COMPTABLE GENERAL**

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

Minnistère de l'Economie et des Finances

ការផ្សាយរបស់នាយក្សានុបត្តករ

**១៩៩៣**

រាជធានីភ្នំពេញ, ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ១៩៩៣

**ប្រកាសលេខ ០១២ ប្រក.រកសហន ស្តីពី**

**ករណីប្រើប្រាស់ឈ្មោះនៃ កម្ពុជា**

ក្នុងការប្រើប្រាស់ឈ្មោះនេះ: \* \* \* \*

រាជរដ្ឋាភិបាល កម្ពុជា  
ROYAUME DU CAMBODGE  
នាយករដ្ឋមន្ត្រី និង ជាដួងនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធានីនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ ចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ របស់ព្រះបាទសម្តេច នរោត្តម សីហនុ អ៊ុន សុភិការ ផែនការតែងតាំង ព្រះរាជរដ្ឋាភិបាលកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ របស់ព្រះបាទសម្តេច នរោត្តម សីហនុ អ៊ុន សុភិការ ផែនការតែងតាំង នាយករដ្ឋមន្ត្រីទី ១ និង នាយករដ្ឋមន្ត្រីទី ២ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ ចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ របស់ព្រះបាទសម្តេច នរោត្តម សីហនុ អ៊ុន សុភិការ ផែនការតែងតាំង រដ្ឋមន្ត្រី និង រដ្ឋលេខាធិការដ្ឋាន នៅតាម ក្រសួងស្ថាប័ន
- បានឃើញច្បាប់ចុះថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៩៩២ ស្តីពីកាតព្វកិច្ចកាន់បញ្ជីឈ្មោះនៃប្រកាសប្រើដោយក្រឹត្យលេខ ៩០ ក្រ ចុះថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ១៩៩២
- បានឃើញអនុក្រឹត្យលេខ ០៥ អនក្រ ចុះថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ១៩៩៣ ស្តីពីកាតព្វកិច្ចកាន់បញ្ជីឈ្មោះនៃប្រកាសប្រើដោយក្រឹត្យលេខ ៩០ ក្រ ចុះថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ១៩៩២

បានឃើញការសម្រេចនៃ គណៈរដ្ឋមន្ត្រី និង ហិរញ្ញវត្ថុ បច្ចុប្បន្ន

**ប្រកាស**

- ប្រការ ១ :** ដាក់ប្រើ " ក្នុងឈ្មោះនៃកម្ពុជា " សំរាប់សហគ្រាសរដ្ឋ សហគ្រាសចម្រុះ និង សហគ្រាសឯកជន ដូចភ្ជាប់ជាមួយប្រកាសនេះ ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៩៤ តទៅ ។
- ប្រការ ២ :** ដាក់ជានិក្ខេបនាមសម្រាប់សម្រាប់សំរេចទាំងឡាយដែលផ្ទុយពីប្រកាសនេះ ។
- ប្រការ ៣ :** ក្នុងពេលអនុវត្តប្រកាសនេះ បើប្រសិនបើ មានជួបការលំបាកដោយប្រការណាមួយនោះ

**ប្រការ ៤ :** នាយកដ្ឋានរបបគណនេយ្យ មន្ទីរ នាយកដ្ឋានពាក់ព័ន្ធ ព្រមទាំង សហគ្រាសរដ្ឋ សហគ្រាស  
ចម្រុះរដ្ឋ និង សហគ្រាសឯកជន ទាំងអស់ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗ  
ខ្លួន ។

**ទេសរដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**ហត្ថលេខា និង ត្រា**

**សម ខេង**



# I . វិធានវាយតម្លៃ

# វិធានវាយតម្លៃ

មាតិកា :

## 1- វិធានទូទៅ :

### 11- វិធានវាយតម្លៃនាពេលចុង :

• បរិយាទានលទ្ធកម្ម :

ទ្រព្យដែលបានដោយការទិញ

• បរិយាទានផលិតកម្ម :

ទ្រព្យដែលផលិតដោយសហគ្រាស

( បរិយាទានផ្ទាល់ ឬបរិយាទានពេញលេញ )

• តម្លៃឧបហារិត :

ទ្រព្យដែលបាននាំមកដោយសហគ្រាស

• តម្លៃបច្ចុប្បន្ន ( តម្លៃអត្រាប្រយោជន៍ )

ទ្រព្យដែលបានដោយគ្មានបង់ថ្លៃ

### 12- វិធានវាយតម្លៃនៅពេលធ្វើសារពើភ័ណ្ណ :

• តម្លៃបច្ចុប្បន្ន

### 13- វិធានវាយតម្លៃនៅពេលបិទពណ័នី :

សំរាប់ប្រភេទនិមួយៗនៃសេវា និងអាកម្មតម្លៃពេលចុងត្រូវបានប្រៀបធៀបតម្លៃបច្ចុប្បន្ននៃទ្រព្យ។

• តម្លៃបច្ចុប្បន្ន

• តម្លៃពណ័នេយ្យពិត

រំលស់

សិទ្ធិធានា

**14-វិធានវាយតម្លៃ គោលការណ៍ចេញពីចេតិកាណា**

លក្ខណៈដោយឡែកនៃ ទ្រព្យរលស់

• យោងទៅនឹងមធ្យមសមតា :

ទ្រព្យរលស់

• មូលដ្ឋាន ចេញមុន

• វិធីធ្វើសារពើភ័ណ្ណ

**2-ការអនុវត្តវិធានទូទៅនៃការវាយតម្លៃ**

**21-វិធានវាយតម្លៃដែលអាចអនុវត្តបានចំពោះចំណែកសកម្ម**

អចលកម្មបីតិរ អូប៊ី

មូលប័ត្រ

សន្និធិ ( ស្តុក )

**22-វិធានវាយតម្លៃដែលអាចអនុវត្តបានចំពោះចំណែកអកម្មខាងក្រៅ**

**3-ការវាយតម្លៃចំណែកសកម្មនិងអកម្មដែលតម្លៃនៅក្រោម**

**អំណាចនៃការប្រែប្រួលរបស់រូបិយវត្ថុបរទេស**

អចលកម្ម

សន្និធិ ( ស្តុក )

ឥណទានចេញនិងចំណូល

មូលប័ត្រភាគកម្ម

ប្រាក់ទំនេរ ( ប្រាក់ដែលអាចប្រើប្រាស់បានភ្លាម )(Disponibilités)



ដូច្នេះដោយការណែនាំរបស់រដ្ឋនៃបរិយាទានផលិតកម្មស្រូវក្នុងវិធីនៃបរិយាទានផ្ទាល់ ។

បរិយាទានផ្ទាល់នៃទ្រព្យនិមួយៗផ្សេងដោយ :

- បន្ទុកដែលពាក់ព័ន្ធផ្ទាល់នឹងទ្រព្យនោះ

- បន្ទុកដែលពាក់ព័ន្ធនឹងទ្រព្យនោះ ដោយមានន័យជាក់លាក់ ។

ជាទូទៅសេវាស្រាវជ្រាវនិងអភិវឌ្ឍន៍ និងសេវាស្រាវជ្រាវទូទៅមិនត្រូវបានបញ្ចូលក្នុងបរិយាទានផ្ទាល់ទេ ។

ប៉ុន្តែសហគ្រាស អាចប្រើវិធីបរិយាទានពេញលេញ ។

បរិយាទានពេញលេញផ្សេងដោយបន្ទុកទាំងអស់ដែលពាក់ព័ន្ធផ្ទាល់បរិយាទាននោះដែលមាន :

- បន្ទុកប្រយោលដែលអាចបញ្ចូលយ៉ាងស្រួល និងសមហេតុផលទៅក្នុងផលិតកម្មនៃទ្រព្យនោះ ។

បរិយាទានផលិតកម្មនៃទ្រព្យនិមួយៗបានដោយប្រកបដោយបរិយាទានដូចតទៅ :

- បរិយាទានលទ្ធកម្មនៃវត្ថុធាតុដើមនិងវត្ថុធាតុប្រើប្រាស់សំរាប់ផលិតកម្មនៃទ្រព្យនោះ

- បរិយាទានផ្សេងៗដែលសហគ្រាសបានចំណាយក្នុងអំឡុងប្រតិបត្តិការនៃផលិតកម្មដើម្បីនាំទ្រព្យនោះអោយទៅដល់ទីកន្លែង និងស្ថានភាពត្រូវអោយមាន គឺបន្ទុកផ្ទាល់នៃផលិតកម្ម ( វិធីបរិយាទានផ្ទាល់ ) និងបន្ទុកប្រយោលនៃផលិតកម្មក្នុងករណីដែលបន្ទុកនោះអាចបញ្ចូលដោយសមហេតុផលទៅក្នុងផលិតកម្មនៃទ្រព្យនោះ ( វិធីបរិយាទានពេញលេញ ) ។

ដូច្នេះលើកលែងសហគ្រាសប្រើវិធីបរិយាទានពេញលេញ អង្គការនោះត្រូវបង្ហាញក្នុងបញ្ជីព័ត៌មានបំពេញបន្ថែមនូវចំនួនទឹកប្រាក់នៃបន្ទុកប្រយោលដែលស្ថិតក្នុងស្រុកផលិតផលកំពុងផលិត ផលិតផលពាក់កណ្តាលសំរេច ឬផលិតផលសំរេច នៅពេលបិទការិយបរិច្ឆេទនិងនៅក្នុងផលិតកម្មដល់ស្ថិត ។

អចិន្ត្រៃយ៍នៃវិធីសាស្ត្រ : បរិយាទានផលិតកម្មពេញលេញ

ដើម្បីអោយព័ត៌មានគណនេយ្យអាចបកស្រាយយ៉ាងមានប្រសិទ្ធភាពដោយអ្នកប្រើប្រាស់ព័ត៌មាននោះគឺចាំបាច់ក្នុងអំឡុងគ្រាផ្សេងៗបន្តបន្ទាប់ គេអាចធ្វើការប្រៀបធៀប ។ ការទាក់ទងគ្នារវាងបែបនិងការអាចប្រៀបធៀបបាននៃព័ត៌មានគណនេយ្យក្នុងអំឡុងគ្រាបន្តបន្ទាប់ បង្កអោយគោរពនូវចិន្ត្រៃយ៍ភាពក្នុងការអនុវត្តវិធាននិងនីតិក្រមដែលទាក់ទងនឹងការវាយតម្លៃនៃបណ្តាចំណែក ។

\* តម្លៃឧបហារិត :

ចំពោះទ្រព្យបានទទួលជាឧបហារិតជារដ្ឋ តម្លៃពេលចុងនៃទ្រព្យនោះគឺជាលក្ខណៈដោយតម្លៃដែលមានចែងក្នុងសន្ធិសញ្ញានៃឧបហារិត ។



**សវិធានធនសំរាប់ការស៊ើបអង្កេត :**

ការចាត់ចែងតម្លៃនៃចំណែកសកម្មភាព ហេតុការណ៍មុនពេលពន្យារពេលនៃទិសដៅនៃស្រុក  
ស្រុក ត្រូវបានពិនិត្យក្នុងគ្រឹះស្ថានសវិធានធនសំរាប់ស៊ើបអង្កេត ។

**14-វិធានវាយតម្លៃនៅពេលចេញពីសហគ្រាស :**

នៅពេលចេញពីសហគ្រាស ទោះជាដោយមូលហេតុណាក៏ដោយ ( លក់, កំទេចចោល, លួច,  
ចាត់ចែង..... ) ទ្រព្យទាំងឡាយត្រូវបានចេញពីសហគ្រាសដោយស្រេចចេញនោះ ហើយនៅពេលចេញពី  
សហគ្រាសនេះនឹងសវិធានធនដែលពាក់ព័ន្ធនឹងទ្រព្យនោះ ។

ចំពោះទ្រព្យរលស់នៃសកម្មភាព វិធីសម្រេចទៅត្រូវបានអនុញ្ញាត, ឬមួយតាមការ  
ធ្វើមធ្យមភាពសមតាមវិធីសម្រេចតាមការប្រើវិធីសម្រេច ចេញមុន ។

ការប្រើសវិធីសម្រេចតំណាងដោយផ្នែកសកម្មភាព, ការរៀបចំនៃការក្របខ័ណ្ឌសហគ្រាស  
ដើម្បីទទួលបានប្រភពស្ថាប័នសហគ្រាសនោះ។

**\*វិធីបរិយាទានមធ្យមភាពសមតា :**

បរិយាទានត្រូវស្នើសុំផលបែករវាងសរុបនៃបរិយាទានលទ្ធកម្ម ( ឬផលិតកម្ម ) និងបរិមាណដែលបាន  
ទិញ ( ឬបានផលិត ) ។

**\*វិធីចូលមុន ចេញមុន :**

គេប្រមាណថា ទ្រព្យដែលចេញមុនពីទ្រព្យដែលចូលមុនដោយហេតុនេះ រាល់ការចេញពីត្រូវបានគិត  
តម្លៃតាមបរិយាទានដែលចូលមុនគេ ។

**\*វិធីសារពើភ័ណ្ណ :**

ការកាន់សារពើភ័ណ្ណត្រូវបានចាត់ទុកថាជាចំណែក ។

**2-ការអនុវត្តវិធានទូទៅ នៃការវាយតម្លៃ :**

2-1-វិធានវាយតម្លៃដែលអនុវត្តបានចំពោះចំណែកសកម្ម :

**A-អចលនកម្មចិន្តិកម្ម :**

នៅពេលចូលនៃទ្រព្យទាំងឡាយក្នុងបេតិកភ័ណ្ឌរបស់សហគ្រាស និងនៅពេលធ្វើសារពើភ័ណ្ណ គេ  
អនុវត្តវិធានទូទៅនៃការវាយតម្លៃដែលមានចែងក្នុងកថាខ័ណ្ឌទី 1 ។

**នៅពេលបិទគណនី :**

តម្លៃសរុបរបស់ទ្រព្យដែលបានពិនិត្យក្នុងគ្រឹះស្ថានវាយតម្លៃចូលមុននិងតម្លៃពេលចូល មិនត្រូវបានធ្វើ  
គណនេយ្យកម្រទេ ដោយអនុវត្តគោលការណ៍ប្រុងប្រយ័ត្ន ។

តម្លៃចម្រើនប្រយោជន៍ត្រូវបានយកមកគិតក្នុងកំរិតកំណត់ដូចតទៅ :

1/ចំពោះអចលកម្មដែលស្ថិតនៅជាធម្មតាទៅតាមពេលវេលា ការប្រើប្រាស់ ការផ្លាស់ប្តូរចេញទោស ឬដោយសារហេតុផ្សេងៗទៀត សហគ្រាសរៀបចំផែនការរំលស់មួយ ។

ផែនការរំលស់នេះពិនិត្យកត់ត្រាទូទាំងរយៈពេល ជាលំដាប់នៃតម្លៃរបស់អចលកម្មតាមរយៈនៃការប្រើប្រាស់ របស់អចលកម្មនោះ រយៈពេលត្រូវបានកំណត់តាមការប្រើប្រាស់នោះ ផ្អែកទៅតាមទិសដៅនិងសេចក្តីសម្រេចរបស់ សហគ្រាសនៅពេលដែលទ្រព្យនោះបានមក ។

រយៈពេលនោះអាច :

ជា រយៈពេលនៃជីវិត ឬរយៈពេលរបស់អចលកម្មនោះ រយៈពេលនេះត្រូវបានវាយតម្លៃទៅតាមការ ប្រើប្រាស់នៃកត្តារូបវន្ត ( ការស្រោច ) ឬស្មើកម្ម ( ការស្រោចសម័យ ) ដែលរៀបចំការកំណត់ដោយមានលក្ខណៈ

ជារយៈពេលនៃ ការប្រើប្រាស់ ល្អិកណាក្នុងសហគ្រាស រយៈពេលនោះពិបាក រយៈពេល នៃជីវិត គឺជាតម្លៃដែលត្រូវបានវាយតម្លៃយ៉ាងសមហេតុផល និងជ្រើសរើសតាមការ ប្រើប្រាស់នៃរបាយការណ៍សហគ្រាសនោះ ឬនៃកត្តាផ្សេងៗទៀត ។

គណនារំលស់ដូចតទៅ :

ត្រូវការគណនា :

ត្រូវការគណនាត្រូវបានរៀបចំជាប្រព័ន្ធទូទល់អចលកម្មដែលទិញមកប្រកបអចលកម្មដែលផលិត ដោយខ្លួនឯង ។

ត្រូវការគណនានេះរាប់បញ្ចូលទាំងតម្លៃដើមដើមដំបូងនៃអចលកម្មត្រឹមត្រូវតម្លៃពេល ចូលនៃអចលកម្មនោះ ។

ក្នុងករណីមានការវាយតម្លៃឡើងវិញ តម្លៃដែលបានវាយតម្លៃនោះជំនួសអោយតម្លៃពេលចូល ។ នៅពេលចេញនៃអចលកម្មដែលមិនទាន់រំលស់អស់ ត្រូវធ្វើគណនេយ្យកម្រិតសំខាន់ពីដើម ការយល់ច្រើនរហូតដល់ច្រើនចេញពីពុលការ ដើម្បីកំណត់តម្លៃគណនេយ្យពីរបស់អចលកម្មនៃថ្ងៃនោះ ។ ល្អិកណាសរុបបូកយោងរំលស់ស្មើនឹងតម្លៃពេលចូល តើមានត្រូវគិតរំលស់ទៀតទេ ។ រំលស់ត្រូវបានបង្ហាញ ដោយបន្ថយផ្នែកសកម្ម ។

នៃគណនា :

អត្រារំលស់ពាក់ព័ន្ធនឹងរយៈពេល និងលក្ខណៈប្រើប្រាស់នៃអចលកម្ម ។

រាល់ការកែប្រែដុំបំបែកដល់លក្ខណៈប្រើប្រាស់នៃទ្រព្យនេះ ត្រូវអោយមានការស៊ើបអង្កេតការរំលស់ ដែលកំពុងអនុវត្ត ។

របៀបគណនារំលស់ត្រូវបានជ្រើសរើស ដោយសហគ្រាសផ្អែកលើមូលដ្ឋានសេដ្ឋកិច្ចជាសារវន្ត ។  
វិធីទាំងឡាយអាចប្រើប្រាស់ជាមួយគ្នាបាន រោយពេញលេញដែលបានជ្រើសរើសហើយនៅចក្ខុវិស័យ  
ក្នុងរយៈពេលប្រើនៃសម្ភារៈនោះ ហើយវិធីនោះត្រូវតែដូចគ្នា សំរាប់អចលកម្មប្រភេទដូចគ្នា (អចិន្ត្រៃយ៍ភាព  
នៃវិធី) ។ ប៉ុន្តែអត្រាទាំងឡាយអាចខុសគ្នាទៅតាមលក្ខណៈប្រើប្រាស់ ។

វិធីដែលត្រូវធ្វើគឺ វិធីរំលស់តាមរបៀបស្មើភាព ប៉ុន្តែសហគ្រាសអាចជ្រើសរើសវិធីផ្សេងទៀត  
តែត្រូវបញ្ជាក់និងបញ្ជាក់ស្របតាមច្បាប់ពាក់ព័ន្ធនឹងប្រទេសនោះ : អង្គការត្រូវបញ្ជាក់អំពីផលប៉ះពាល់នៃវិធីនេះ ទៅ  
លើលទ្ធផលដោយប្រៀបធៀបជាមួយវិធីរំលស់តាមរបៀបស្មើភាព ។

**សហគ្រាសទាំងឡាយអាចពឹងផ្អែកលើវិធីដូចតទៅ :**

\*វិធីរំលស់តាមរបៀបស្មើភាព (ឬស្មើ) ដែលត្រូវរកយល់បែបចែកដោយស្មើភាពនូវការសឹកទៅលើ  
រយៈពេលនៃជីវិតប្រើប្រាស់នៃសម្ភារៈ :  
អត្រារំលស់ពីមិនប្រែប្រួល : អត្រានេះស្មើនឹង 100 ចែកនឹងចំនួនឆ្នាំប្រើប្រាស់នៃទ្រព្យដែលត្រូវរំលស់។  
មូលដ្ឋាននៃការគណនាពីមិនប្រែប្រួល : មូលដ្ឋាននេះស្មើនឹងចំនួនទឹកប្រាក់ដែលត្រូវរំលស់មានន័យថា  
ស្មើនឹងតម្លៃលទ្ធកម្មនៃទ្រព្យនោះដកតម្លៃនៃសេវាសំណង់នៃការប្រើប្រាស់ ។

ប្រាក់រំលស់ប្រចាំឆ្នាំពីមិនប្រែប្រួលលើកលែងតែកាលណាគេអនុវត្តវិធានតាមសមាមាត្រនៃពេលវេលា  
លើកណ្តាប្រាក់រំលស់ឆ្នាំទី 1 និង/ឬ ប្រាក់រំលស់ឆ្នាំចុងក្រោយបំផុត មិនពេញលេញ ។ ភាគជាសមាមាត្រត្រូវបាន  
គណនាជាថ្លៃ ហើយដើម្បីសម្រួលការងារ គេចាត់ទុកថា 1 ឆ្នាំមាន 12 ខែក្នុងមួយខែមាន 30 ថ្ងៃ ។

\*វិធីរំលស់ថយចុះដោយប្រៀបធៀប គឺគណនាការសឹកទៅនៃទ្រព្យតាមការប្រែប្រួលនៃការប្រើប្រាស់  
របស់ទ្រព្យនោះ ( ចំនួន គ.ម ដែលបានធ្វើដំណើរ ចំនួនផលិតផលដែលបានផលិត..... ) ។  
ជាគោលការណ៍ បើជាសំភារៈមានបច្ចេកទេសខ្ពស់ រយៈពេលប្រើប្រាស់អាចកើតឡើងទៅតាមការ  
ប្រែប្រួលនៃបរិមាណទំនិញ(ឬផលិតផល) ដែលសម្ភារៈនោះត្រូវបានផលិតតាមធម្មតា ។

**\*វិធីរំលស់ថយចុះដោយប្រៀបធៀប : (AMORTISSEMENT DEGRESSIF)**

គឺការរំលស់ដែលប្រាក់រំលស់ប្រចាំឆ្នាំថយចុះទៅតាមពេលវេលា ។

របៀបនៃការគណនា :

រំលស់ថយចុះដោយប្រៀបធៀបដោយមានអត្រាមិនប្រែប្រួល គឺលើតម្លៃមួយដែលថយចុះដោយប្រៀបធៀប :

ដើម្បីរកប្រាក់រំលស់ប្រចាំឆ្នាំគេត្រូវអនុវត្តនូវអត្រាមិនប្រែប្រួលមួយទៅលើតម្លៃណែនាំដើម

ការិយបរិច្ឆេទនៃទ្រព្យដែលត្រូវរំលស់ ( ស្មើនឹងតម្លៃពេលចូល ចំពោះប្រាក់រំលស់ឆ្នាំទី ១ ) ។ តម្លៃគណនេយ្យនេះ ចុះចាត់ដោយប្រាក់រំលស់ដែលបានគន្លង ។ ការចុះចេញបង្កើតជាស្របត្រូវត្រូវប្រាក់រំលស់ប្រចាំឆ្នាំដែលចេញ ជាលំដាប់ ។

ល្អិតណាគេបានទ្រព្យមួយក្នុងអំឡុងការិយបរិច្ឆេទ ប្រាក់រំលស់ឆ្នាំទី ១ ត្រូវបានគណនាតាម សមាមាត្រនៃពេលវេលាដូចក្នុងរំលស់តាមរបៀបស្មើភាគ ។ ភាគជាសមាមាត្រត្រូវបានគណនាតាមចំនួនខែ រំលស់ដែលចេញជាលំដាប់ ដោយគិតត្រឹមចុះចាត់ដោយអនុវត្តលើតម្លៃមួយដែលមិនប្រែប្រួល តម្លៃជាមូលដ្ឋានដែលយកសំរាប់រំលស់ប្រចាំឆ្នាំជាតម្លៃពេលចូលនៃអចលនកម្ម ។ តម្លៃនោះ អាចជាលំដាប់រៀងរវាងតម្លៃពេលចូល និងតម្លៃនៅសល់នៃទ្រព្យដែលត្រូវរំលស់ក្រោយគ្រានៃការប្រើប្រាស់ ។ រយៈពេលប្រើប្រាស់ កំណត់នូវចំនួនប្រាក់រំលស់ប្រចាំឆ្នាំ ។

**ករណីពិសេស :**

សេហ្វិយស្រាវជ្រាវនិងអភិវឌ្ឍន៍ត្រូវបានរំលស់ក្នុងរយៈពេលអតិបរមា 5 ឆ្នាំ ។

2/ សិទ្ធិបានផ្តល់សំរាប់ការសឹកមេនៃអចលនកម្មខុសពីរំលស់ដែលពិនិត្យកាត់ត្រាការចុះចេញជាស្ថាពរនៃតម្លៃ របស់ចំណែកសកម្មមួយ ដោយសិទ្ធិបានផ្តល់នេះបណ្តាលមកពីមូលហេតុដែលឥទ្ធិពលមិនទាន់វិនិច្ឆ័យដាច់ស្រេច ។ ដោយគិតដល់កាលៈទេសៈដែលបំពុលការកើតនៃសិទ្ធិបានផ្តល់ សិទ្ធិបានផ្តល់សំរាប់ការសឹកមេនៃ អចលនកម្មមួយ បង្ហាញជាញឹកញយនូវលក្ខណៈពិសេសមួយ ។

**B- ស្តុកនិងផលិតផលកំពុងផលិត ( STOCKS ET PRODUITS EN COURS )**

ដោយអនុលោមតាមវិធានតម្លៃ ស្តុកនៅពេលចូលត្រូវបានកាត់ត្រា :  
- តាមបរិយាទានលទ្ធកម្មចំពោះទ្រព្យដែលបានដោយការទិញ  
- តាមបរិយាទានផលិតកម្ម ចំពោះទ្រព្យដែលផលិតដោយសហគ្រាស ។

**បរិយាទានទាំងនោះត្រូវបានកំណត់ :**

- ចំពោះទ្រព្យដែលអាចកាត់រឹតនិងញែកបាន : ទំនិញនិមួយៗ, វត្ថុនិមួយៗ, ឯកតាដោយឯកតា
- ចំពោះទ្រព្យដែលអាចផ្លាស់ប្តូរបាននិងមិនអាចញែកបាន : តាមប្រភេទសភាគ ( ប្រភេទអ្នកចាញ់ )

**1/ បរិយាទានលទ្ធកម្មជាបរិយាទានទិញពិតដែលផ្សំឡើងដោយ :**

- ថ្លៃទិញមានលើក្រុមហ៊ុន
- បន្តបន្ទាប់បន្សំពាក់ព័ន្ធដែលមានន័យជាក់លាក់និងការទិញ និងការផ្គត់ផ្គង់ដូចជា : ការដឹកនាំ,

សោហ៊ុយម្តងកាត់ប្រាក់កំរើនិងកំរើបើងសារ. ការដាក់ទំនិញចុះ. ការលើកដាក់.....

ចំណាយទូទៅនៃការផ្គត់ផ្គង់. ចំណាយក្នុងការស្តុកមិនត្រូវបានរាប់បញ្ចូលក្នុងបរិយាទានលទ្ធផលទេ។  
ការខាតនិងការខ្វះខាតដោយគ្រោះថ្នាក់ព្រមទាំងបន្តកមិវិញ្ញាវត្ថុ ក៏មិនត្រូវបញ្ចូលក្នុងបរិយាទាននោះដែរ ។

2/ បរិយាទានផលិតកម្មនៃទ្រព្យផ្សំឡើងដោយ

បរិយាទានលទ្ធផលនៃវត្ថុធាតុដើមសំភារៈផ្គត់ផ្គង់ដែលប្រើប្រាស់សំរាប់ផលិតកម្មនៃទ្រព្យ  
បន្តកម្រិតដែលបានចំណាយសំរាប់នាំផលិតផលទៅដល់កន្លែងនិងក្នុងសភាពដែលផលិតផលនោះត្រូវ  
ស្ថិតនៅ :

ដោយអនុលោមវិធានទូទៅ សហគ្រាសអាចបញ្ចូលបន្តកម្រិតប្រយោលក្នុងលក្ខណៈដែលបន្តកនោះ  
អាចបញ្ចូលយ៉ាងស្រួល យ៉ាងសមហេតុផលក្នុងផលិតកម្មនៃស្តុក ។

សោហ៊ុយរដ្ឋបាលទូទៅ. សោហ៊ុយស្តុកផលិតផល. សោហ៊ុយស្រាវជ្រាវនិងអភិវឌ្ឍន៍. បន្តកមិវិញ្ញាវត្ថុ  
មិនត្រូវបញ្ចូលក្នុងបរិយាទានផលិតកម្មទេ ។

នៅពេលធ្វើសារពើភ័ណ្ណ ការវាយតម្លៃស្តុកនិងផលិតផលកំពុងផលិត គិតតាមតម្លៃបច្ចុប្បន្នរបស់ស្តុក  
នោះ :

ស្តុកនិងផលិតផលកំពុងផលិតត្រូវបានវាយតម្លៃតាមឯកតា ឬតាមប្រភេទ ។

សំរាប់ការបិទគណនី តម្លៃគណនេយ្យនៃស្តុកនិងផលិតផលកំពុងផលិតត្រូវបានកំណត់ដូចតទៅ :  
ការវាយតម្លៃឡើងដោយប្រៀបធៀបតម្លៃពេលចូលនិងតម្លៃបច្ចុប្បន្នរបស់ស្តុកនិងផលិតផលនោះ។  
ល្អិតណាតម្លៃធានិកនៃស្តុកនៅពេលធ្វើសារពើភ័ណ្ណ តិចជាងបរិយាទានទិញ ឬបរិយាទានផលិតកម្ម  
សហគ្រាសត្រូវធ្វើគណនេយ្យកម្មនូវសិទ្ធិធានសំរាប់ការសឹករេម ។

គិតតម្លៃទាបជាងគេនៃតម្លៃប្រៀបធៀបទាំងពីរដែលត្រូវបានជ្រើសរើស ។ បើតម្លៃនេះជាតម្លៃបច្ចុប្បន្ន  
តម្លៃបច្ចុប្បន្ននេះត្រូវបានបង្ហាញទាបបំផុតបរិយាទានពេលចូល ដោយបង្កើតសិទ្ធិធានសំរាប់ការសឹករេម ។

ជានិច្ចជាកាល ពុល្យការត្រូវបង្ហាញយ៉ាងច្បាស់លាស់នូវចំណែកទាំងបី :

- តម្លៃពេលចូល ( តម្លៃមូល )
- សិទ្ធិធានសំរាប់ការសឹករេម ( ដោយបន្ថយ )
- តម្លៃគណនេយ្យពិត ( ដោយលំអៀង )

បើវិធីមុនមិនអាចអនុវត្តបាន ទ្រព្យដែលនៅក្នុងស្តុកត្រូវបានវាយតម្លៃទៅតាមតម្លៃសារពើភ័ណ្ណនៅ  
ពេលធ្វើពុល្យការ ។

បើទោះជាមានការបណ្តាលដោយលំបាកខ្លាំងដល់ការត្រួតពិនិត្យរបស់អង្គការ ដោយឡែកទៀត  
ក្នុងស្ថានភាពដោយបង្កឱ្យមាន តាមទ្រឹស្តីការត្រួតពិនិត្យលំអៀង ( នាគរូបវាងផ្នែកកំណត់បរិយាទាន )  
ដែលសហគ្រាសបានអនុវត្តលើប្រភេទទ្រព្យនីមួយៗ ។

លើកលែងតែករណីដែលបានចែងនិងចាត់ចែងក្នុងក្របខ័ណ្ឌបំណងបរិយាទានដែលបានចំណាយ និង  
បរិយាទានដែលនៅសល់ ត្រូវរារាំងរហូតដល់អនុវត្តកិច្ចសន្យាចប់ស្រេចចាត់ ។ បរិយាទានពេលចូលទោះបីបរិ  
យាទាននេះលើសពីម្ភៃប្រាំបួនក៏ដោយក៏ត្រូវបានរក្សាទុកដូចជាតម្លៃនៅក្នុងក្រុមហ៊ុន ដោយមិនចាប់បង្កើតសេរី  
វិធានផ្តល់ការសិក្សាទេ ។

C- មូលបត្រ (TITRES)

សំរាប់ការវាយតម្លៃមូលបត្រត្រូវចែកចេញជា :

- មូលបត្រភាគកម្ម
- មូលបត្រអចលនវត្ថុរូបវាងនិងតម្លៃអចលនវត្ថុនៃការបណ្តាក់ទុន

1/ ការវាយតម្លៃមូលបត្រភាគកម្ម (EVALUATION DES TITRES DE PARTICIPATION)

គឺជាមូលបត្រដែលសហគ្រាសមានក្នុងរយៈពេលយូរ គាំដោយមានប្រយោជន៍ដល់សកម្មភាព  
របស់សហគ្រាសនោះ ពីព្រោះសហគ្រាសនោះអាចមានឥទ្ធិពលខ្លះ ក្នុងក្រុមហ៊ុនដែលផ្សាយមូលបត្រ  
ឬធ្វើការត្រួតពិនិត្យក្រុមហ៊ុននោះ ។ គឺមានតែមូលបត្រដែលគណនាមូលធនរបស់សហគ្រាស។

នៅពេលចូល :

- ចំនួនទឹកប្រាក់ដែលចុះក្នុងគណនេយ្យគឺធ្វើទិញប្រាក់តម្លៃដែលកំណត់ដោយប្រការនៃកិច្ចសន្យា ។
- សេវាវិយាចិញ្ច្រាវបានបញ្ចូលក្នុងតម្លៃនៃមូលបត្រនោះ ។

នៅពេលធ្វើសារពើភ័ណ្ណ :

សហគ្រាសត្រូវធ្វើការប្រៀបធៀបរវាងតម្លៃបច្ចុប្បន្ននិងតម្លៃពេលចូលនៃមូលបត្រដែលកំណត់ក្នុងក្រុមហ៊ុន។  
ការប្រៀបធៀបរវាងតម្លៃបច្ចុប្បន្ននិងតម្លៃពេលចូល ត្រូវបានធ្វើតាមប្រភេទមូលបត្រដែលមានភាព  
ដូចគ្នា ហើយដែលដោយសិទ្ធិដូចគ្នា ។ ដោយអនុវត្តគោលការណ៍ប្រុងប្រយ័ត្ន មានតែការវាយតម្លៃដែលត្រូវ  
បានគិតគូរ ។

ពីតម្លៃបច្ចុប្បន្ននៃអត្ថប្រយោជន៍ដែលត្រូវបានជ្រើសយក គឺជាតម្លៃដែលមានសហគ្រាសម្នាក់  
ដែលមានការប្រុងប្រយ័ត្នមួយលំហូរដូចគ្នាដោយប្រើប្រាស់ភាគកម្មនោះ ប្រសិនបើមានសហគ្រាសនេះត្រូវទិញ ។

2/ការវាយតម្លៃមូលបត្រអចលនវត្ថុរដ្ឋបាលទៀតនិងតម្លៃមូលបត្រនៃការបណ្តាក់ទុន (EVALUATION  
ES AUTRES TITRES IMMOBILISES ET LES VALEURS MOBILIERES DE PLACEMENT)

នៅពេលចូល :

ចំនួនទឹកប្រាក់ចុះក្នុងគណនេយ្យគឺជាបរិយាយានលទ្ធកម្ម ឬតម្លៃដែលកំណត់ដោយរូបការនៃកិច្ចសន្យា។

នៅពេលធ្វើសារពើភ័ណ្ណ :

ដោយយកតម្លៃមូលបត្រទាំងនោះ តាមតម្លៃបច្ចុប្បន្ន ជាទូទៅតាមតម្លៃនៃការចរចា ។

22-វិធានវាយតម្លៃដែលអាចអនុវត្តចំពោះធាតុទាំងឡាយនៃអកម្មខាងក្រៅ :

ការកើនឡើងតម្លៃធាតុមួយនៃអកម្មខាងក្រៅដែលវិនិច្ឆ័យទាមទារប្រែក្រាមទ្រព្យ ជាការបន្ថែមនៃបំណុល  
ដែលបានធ្វើគណនេយ្យតាមតម្លៃនោះ ។

ល្អិតណាការកើនឡើងនេះមិនមែនស្ថាពរទេ ពេត្រូវរំពឹងទុកតម្រាដោយសវិធានផង ។

ការថយតម្លៃធាតុមួយនៃអកម្មខាងក្រៅដែលទៅជាមិនប្រែក្រាមទ្រព្យ ជាការបន្ថយបំណុល  
ដែលបានធ្វើគណនេយ្យតាមចំនួននោះ ។

តាមការអនុវត្តគោលការណ៍ប្រុងប្រយ័ត្ន ល្អិតណាការថយតម្លៃនេះមិនមែនស្ថាពរ ការថយតម្លៃនេះ  
មិនដាក់ពន្ធការវាយតម្លៃនៃធាតុនោះទេ ពេត្រូវរក្សាតម្លៃដើមរបស់ធាតុនោះក្នុងគណនេយ្យ ។

3-ការវាយតម្លៃបណ្តាចំណែកសកម្មនិងអកម្មដែលតម្លៃនៅក្រោម

អំណាចការប្រែប្រួលនៃរូបិយវត្ថុបរទេស :

បណ្តាទ្រព្យដែលតម្លៃពេលចូលត្រូវបានគិតជាបរិយវត្ថុបរទេស ត្រូវបានធ្វើគណនេយ្យជាបរិយវត្ថុ  
ជាតិ ដោយប្តូរតម្លៃពេលចូលជាបរិយវត្ថុបរទេស តាមអត្រាប្តូរនៃថ្ងៃប្រតិបត្តិការ ។

តម្លៃនេះត្រូវបានរក្សាទុករហូតដល់ថ្ងៃប្រើប្រាស់ ថ្ងៃផ្ទេរ (លក់) ឬថ្ងៃចាត់តែទ្រព្យទាំងឡាយនោះ ។

1/អចលកម្មរូបិយវត្ថុបរទេស (IMMOBILISATIONS CORPORELLES ET INCORPORELLES)

អចលកម្មទាំងនោះត្រូវបានធ្វើគណនេយ្យតាមបរិយាយានប្រវត្តិសាស្ត្រ តាមតម្លៃអត្រានៃថ្ងៃ  
ប្រតិបត្តិការ ពីបរិយាយានត្រូវបានប្តូរជាប្រាក់រដ្ឋបាលតាមអត្រានៃថ្ងៃ ។

រំលស់និងរបាយការណ៍ សវិធានផងសំរាប់ការសកម្មដែលបណ្តាលមកពីការវាយតម្លៃនៃការធ្វើសារ  
ពើភ័ណ្ណ ត្រូវបានគណនាដោយផ្អែកលើតម្លៃប្រវត្តិសាស្ត្រ ។

ចំពោះអចលនកម្មស្ថិតនៅបរទេស នៅពេលបញ្ចេញពីខាងសកម្ម ចំណេញខ្លាំងដែលបណ្តាលមកពី  
ការប្រែប្រួលនៃរូបិយប័ណ្ណបរទេស ត្រូវបានចុះចូលជាផលបូកបូកវិវាទ ។

2/ស្តុក (STOCK)

តម្លៃស្តុកជារូបិយប័ណ្ណដែលរក្សាទុកនៅបរទេស ហើយទុកសំរាប់លក់ ត្រូវបានប្តូរជាប្រាក់រៀលនៅ  
ចុងការិយបរិច្ឆេទតាមអត្រាប្តូរស្មើគ្នាសំរាប់ប្រភេទទំនិញប្រផលិតផលនីមួយៗលើមូលដ្ឋានអត្រាប្តូរដែលពិតនៅថ្ងៃ  
ទិញ ឬពេលចូលក្នុងឃ្នាក់នៃចំណែកដែលបានពិនិត្យ ។

បើតម្លៃស្តុកដែលបានកំណត់ដូច្នោះតិចជាងតម្លៃពេលចូលក្នុងគណនី ត្រូវបានបង្កើតសវិធានផលសំរាប់  
ការសឹកមេ ។

3/ផលទេញនិងបំណុល : (CREANCES ET DETTES)

ផលទេញនិងបំណុលត្រូវបានធ្វើគណនេយ្យកម្មនិងប្តូរតាមអត្រាប្តូរក្រោយបំផុតនាថ្ងៃប្រតិបត្តិការ  
កាលបរិច្ឆេទនៃការធ្វើកិច្ចប្រតិបត្តិ ឬកាលបរិច្ឆេទនៃការសងប្រាក់ ចំពោះបុរេប្រទាននិងប្រាក់រំដោះបានទទួល មុំ  
បានអោយ ។

លំអៀងនៃការប្តូរ គឺជាភារខាតចំណេញនៃការប្តូរដែលត្រូវកត់ត្រាតាមលំដាប់ក្នុងបន្ទុកវិវាទរួម  
ផលវិវាទនៃការិយបរិច្ឆេទ ។

នៅពេលចិចគណនី លំអៀងនៃការប្តូររវាងតម្លៃពេលចូលនិងតម្លៃពេលធ្វើសារពើភ័ណ្ណត្រូវបានកត់  
ត្រាចូលគណនីដូចខាងក្រោម :

• ខាងសកម្មនៃពុល្យការ សំរាប់លំអៀងទាក់ទងដល់ខាតមិនជាក់ស្តែង

• ខាងអកម្មនៃពុល្យការ សំរាប់លំអៀងទាក់ទងដល់ចំណេញមិនជាក់ស្តែង

ដោយការអនុវត្តគោលការណ៍ប្រុងប្រយ័ត្ន ចំណេញមិនជាក់ស្តែងមិនត្រូវបានកត់ត្រាចូលគណនី  
លទ្ធផលទេ ។

ពេញតម្លៃបង្កើតសវិធានផលសំរាប់ខាតនៃការប្តូរប្រាក់ចំពោះខាតមិនជាក់ស្តែង ។

4/មូលប្រាក់ភាគម្តាយ មូលប្រាក់អនុលំអៀងនិងតម្លៃលំអៀងនៃការបណ្តាក់ទុន :

មូលប្រាក់ទាំងនោះត្រូវបានប្តូរជាប្រាក់រៀលទៅតាមអត្រាប្តូរនាថ្ងៃប្រតិបត្តិការនីមួយៗដែលពាក់ព័ន្ធ។

5/ ប្រាក់ដែលអាចប្រើប្រាស់ក្លាយបាន (DISPONIBILITES)

ប្រាក់ដែលអាចប្រើប្រាស់ក្លាយបានត្រូវបានដូរជាប្រាក់រៀល នៅពេលចូលក្នុងសហគ្រាស តាមអត្រាដូរនៅថ្ងៃប្រតិបត្តិការ ។ ក្នុងករណីប្រាក់នោះត្រូវបានដូរតាមអត្រាដូរក្រោយបំផុតដែលដឹងនៅពេលបិទការិយបរិច្ឆេទ ហើយលំអៀងដែលពិនិត្យកត់ត្រាត្រូវបានកំណត់ដោយការបញ្ជាក់ ចូលក្នុងផលនិងបន្ទុកនៃការិយបរិច្ឆេទ (ចំណេញនិងខាតក្នុងការប្តូរប្រាក់) ។

លំអៀងក្នុងការប្តូរប្រាក់ចូលរួមចំណែកក្នុងការកើតនៃលទ្ធផល ។

ករណីពិសេស :

សហគ្រាសដែលកាន់កាប់ជារូបិយវត្ថុក្រៅពីប្រាក់រៀល :

គណនេយ្យត្រូវបានកាន់ខ្ជាប់បានជារូបិយវត្ថុជាតិ ។ ប៉ុន្តែសហគ្រាសអាចសុំការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដើម្បីកាន់គណនេយ្យរបស់ខ្លួនជារូបិយវត្ថុមួយផ្សេងពីរូបិយវត្ថុជាតិនិងរៀបចំបញ្ជីសំណេរ ។ មានវិធីពីរសំរាប់ធ្វើការប្តូរនេះ :

- វិធីអត្រាប្រវត្តិសាស្ត្រ
- វិធីអត្រាបិទ

វិធីអត្រាប្រវត្តិសាស្ត្រ (TEMPORAL RATE)

តាមវិធីនេះ ការប្តូរប្រាក់ធ្វើដូចតទៅ :

បណ្តាចំណែកដែលមិនមែនជារូបិយវត្ថុត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រពីតាមអត្រាប្តូរនៅពេលចូលនៃចំណែកសកម្មដែលពិនិត្យបេតិកភ័ណ្ឌ របស់សហគ្រាសនីមួយៗ ។

បណ្តាចំណែកជារូបិយវត្ថុត្រូវបានប្តូរតាមអត្រាប្តូរនៅថ្ងៃបិទការិយបរិច្ឆេទ ។

ជាគោលការណ៍ ផលនិងបន្ទុកត្រូវបានដូរតាមអត្រាជាធរមាននៅថ្ងៃដែលផលនិងបន្ទុកនោះត្រូវបានពិនិត្យកត់ត្រា តាមការប្រតិបត្តិ ផលនិងបន្ទុក ត្រូវបានប្តូរតាមអត្រាមធ្យមនៃគ្រា (ខែ, ត្រីមាស.....) ។

ការសឹកដទៃដែលពិនិត្យកត់ត្រាតាមរំលស់ឬសវិធានផលបិទចំណែកសកម្មដែលប្តូរតាមអត្រាប្រវត្តិសាស្ត្រត្រូវបានដូរតាមអត្រាប្រវត្តិសាស្ត្រដែរ ។

លំអៀងនៃការប្តូរពិនិត្យកត់ត្រាលើចំណែកជារូបិយវត្ថុទាំងឡាយដែលមានក្នុងក្រុមហ៊ុនបើកនៃការិយបរិច្ឆេទ (ក្រោយការបែងចែក) ត្រូវបានចុះចូលក្នុងគណនីលទ្ធផលប្រុងមកក្នុងខ្ទង់ពិសេសមួយ លំអៀងនៃការប្តូរ ។

លំអៀងនៃការប្តូរពិនិត្យកត់ត្រាលើចំណែកនៃគណនីលទ្ធផលប្រុងមកត្រូវបានកត់ត្រាចូលក្នុងខ្ទង់លំអៀងនៃការប្តូរ ។

**វិធីគ្របដណ្តប់ : (CLOSING RATE)**

ប្រតិបត្តិការដែលធ្វើជាប្រចាំប្រចំណុះត្រូវបានប្រមាណ ក្នុងរូបិយប័ណ្ណដែលប្រើប្រាស់ជាមួយការប្តូរនៅ  
មុនការិយបរិច្ឆេទតាមត្រូវនៃការបិទ ។

ចំណែកសកម្មនិងអកម្មទាំងអស់ ជាប្រចាំប្រចំណុះមិនមែនរូបិយប័ណ្ណត្រូវបានប្តូរតាមត្រូវនៃថ្ងៃបិទនៃ  
ការិយបរិច្ឆេទ ។

ផលនិងបន្ត ( ព្រមទាំងទាយព្វទានអោយដល់លំដាប់សិទ្ធិប្រាក់ ) ត្រូវបានប្តូរតាមត្រូវនៃ ។

## II. ការកំណត់លក្ខខណ្ឌ

**ការកំណត់លទ្ធផល :**

**មាតិកា**

1-វិធានទូទៅ

2-ការអនុវត្ត

ថ្លៃតភ្ជាប់ផលនិងបច្ចុក  
ការពិន្យកត្តាផល

3-ករណីពិសេស

ការអនុវត្តពិសេស

### ការកំណត់លទ្ធផល

ក្នុងគណនេយ្យទូទៅ លទ្ធផលទាក់ទងនឹងគ្រាមួយដែលហៅថាការិយបរិច្ឆេទ ។

#### 1- វិធានទូទៅ :

លទ្ធផលត្រូវបានគណនាដោយលំអៀងរវាងផលនិងបន្ទុកពិតនៃការិយបរិច្ឆេទ លើកលែងតែក្នុងប្រព័ន្ធគណនេយ្យធម្មតា ក្នុងនោះផលនិងបន្ទុកត្រូវបានជំនួសដោយចំណូលអាជីវកម្មនិងចំណាយអាជីវកម្ម (គណនេយ្យចំណូល\_ចំណាយ) ។

ផលផ្សំឡើង ជាសំខាន់ ដោយការលក់ទ្រព្យដែលផលិតនិងសេវាដែលបានផ្តល់ (សកម្មភាពនៃផលិតកម្ម) ការលក់ទំនិញ (សកម្មភាពពាណិជ្ជកម្ម) ព្រមទាំងកំរៃបានពីសកម្មភាពបន្ទាប់បន្សំ កំរៃហិរញ្ញវត្ថុនិងកំរៃពិសេស ។

ផលត្រូវបានយកមកគិតនៅពេលជាមួយគ្នានិងការកើននៃសកម្ម ឬការថយចុះនៃសកម្ម ។

បន្ទុកផ្សំឡើងជាសំខាន់ ដោយការទិញទ្រព្យនិងសេវាដែលប្រើប្រាស់ក្នុងជំនួញអាជីវកម្មនិងដោយចំណាយផ្សេងៗទៀតសំរាប់ផលិតកម្ម : ហ្វេរ័រ្យូរិនិងបន្ទុកប្រហាក់ប្រហែល ទាយដូទានអោយរស់រាននិងសវិធានផល បន្ទុកហិរញ្ញវត្ថុនិងពិសេស ។

ការកែតម្រូវបន្ទុកមានគោលបំណងនាំទឹកប្រាក់បន្ទុកនៃការិយបរិច្ឆេទមកត្រឹមទឹកប្រាក់ដែលបានប្រើប្រាស់ពិតប្រាកដ ដើម្បីបានផលិតកម្មដែលលក់ក្នុងអំឡុងការិយបរិច្ឆេទ ។ ការកែតម្រូវនេះមានការប្រែប្រួលស្តុកនិងផលិតកម្មបានស្តុក បន្ទុកដែលត្រូវបង្ការ ផលិតកម្មអចល់គនិងប្រើប្រាស់ខ្លួនឯងក្នុងការិយបរិច្ឆេទ ។

- បន្ទុកពិតត្រូវបានរៀបចំដោយលំអៀងរវាងបន្ទុកនិងការកែតម្រូវបន្ទុក ។
- បន្ទុកត្រូវបានគិតគូរ នៅពេលជាមួយគ្នានិងការកើននៃសកម្ម ឬការថយចុះនៃសកម្ម ។

#### 2\_ការអនុវត្ត :

- 1) កាលបរិច្ឆេទនៃការពាក់ព័ន្ធផលនិងបន្ទុក :

2) ការពិនិត្យកត់ត្រាផល :

ការលក់ទ្រព្យត្រូវបានធ្វើគណនេយ្យកម្ម បន្ទាប់ពីម្ចាស់បានឆ្លើយតបដោយអ្នកទិញ ឱ្យសារៈសំខាន់នៃលាភនិងអត្ថប្រយោជន៍ដែលគ្រប់គ្រងកម្មសិទ្ធិ ។

3- ករណីពិសេស :

កិច្ចសន្យាឃ្លោះពេលវែង

កិច្ចសន្យាឃ្លោះពេលវែងសំដៅលើសមិទ្ធិកម្មទ្រព្យ នៃសេវាប្រតិបត្តិការមួយនៃទ្រព្យសេវាដែលការប្រតិបត្តិមិនទាន់ធ្វើលើកនោះឡើយ ។

បន្ទុកនិងផលត្រូវបានពិនិត្យកត់ត្រា ជាបណ្តើរៗតាមភាពលឿនទៅមុខនៃការងារ ។ កិច្ចសន្យានិមួយៗត្រូវបានពិនិត្យដោយឡែក ។

លទ្ធផលនៃកិច្ចសន្យានិមួយៗត្រូវបានឃើញជាក់ស្តែង ជាបណ្តើរៗតាមសមិទ្ធិកម្មនៃកិច្ចសន្យានោះ ។

1) នៅកំរិតបន្ត :

ជាគោលការណ៍ គ្រួសារដែលត្រូវរក្សាទុកសំរាប់កំណត់បរិយាទានដែលអាចពាក់ព័ន្ធនឹងកិច្ចសន្យាមួយ គឺជាគ្រួសារដែលចាប់ផ្តើមនៅពេលមុះហេតុឈឺចាប់លើកិច្ចសន្យាហើយដែលម៉ម ល្អិតណាកិច្ចសន្យានោះត្រូវបានផុតកំណត់ ។

ត្រូវរក្សាទុកក្នុងករណីបន្តដែលបង្កើតបរិយាទានដើម រួមទាំងបន្តដែលត្រូវគ្រោងទុកសំរាប់ឧបត្ថម្ភនិងបន្តហិរញ្ញវត្ថុដែលមានន័យជាក់លាក់ ដែលពាក់ព័ន្ធដល់កិច្ចសន្យាក្នុងអំឡុងពេលនៃការប្រតិបត្តិ ។

2) នៅកំរិតផល

ត្រូវប្រើសេចក្តីចុះក្នុងថ្ងៃលក់ជាមូលដ្ឋាន ការសើសើរនៃកិច្ចសន្យាប្រតិបត្តិការធានាលាភនិងសេដ្ឋកិច្ចដោយឡែកនៃកិច្ចសន្យា ការបង្កើតថ្មីដាក់ក្នុងកិច្ចសន្យានិងការផ្លាស់ប្តូរដែលសមហេតុផលចំពោះអតិថិជនតាមលទ្ធភាពដែលបានគ្រោងក្នុងកិច្ចសន្យា ។

\* ករណីកិច្ចសន្យាមានចំណេញ

ការកត់ត្រាការរៀនលឿននៃការងារនាំមកនូវការពិនិត្យកត់ត្រាចំណេញជាបណ្តើរៗតាមសមិទ្ធិកម្មនៃការរៀនលឿននៃការងារនោះ ។

**\* ករណីកិច្ចសន្យាមានខាត :**

**ប្រតិទិនខាតដែលបណ្តាលមកពីការរៀនរៀននៃការងារ ត្រូវបង្កើនសិទ្ធិបានធនសំរាប់ហានិភ័យ  
( Provision pour risques ) ឆ្លើងខាតសរុបនៃកិច្ចសន្យា ដែលមិនទាន់ធ្វើអោយឃើញជាក់ស្តែង  
ដោយការកាត់ប្រាក់ការរៀនរៀននៃការងារ ។**

### III. ការប្រព្រឹត្តទៅនៃគណនី

## នីតិវិធីបែបបទ នៃការប្រព្រឹត្តទៅរបស់បណ្ឌិតនានា

ការរៀបចំគណនេយ្យត្រូវតែមានការអនុម័តប្រុងគណនីមួយ ។

ប្រុងគណនីរបស់សហគ្រាសត្រូវយកតាមប្រុងគណនីដែលប្រុងគណនេយ្យទៅបានអនុញ្ញាត ។ ប្រុងគណនីនេះបញ្ជាក់ច្បាស់អំពីគណនីត្រូវប្រើ កំណត់អំពីខ្លឹមសារនិងបញ្ជាក់អំពីវិធាននៃការប្រព្រឹត្តទៅនៃបណ្ឌិតនានាទាំងនោះ ។

បណ្ឌិតនីមួយៗត្រូវបានបែងចែក ជាប្រភេទដូចគ្នា ហៅថាថ្នាក់ ។

បណ្ឌិតថ្នាក់មាន :

- ថ្នាក់នៃគណនីស្ថានភាព :

ថ្នាក់ 1 : គណនីមូលធន, សិទ្ធិបានធនសំរាប់ហានិភ័យនិងបន្ត, បំណុលហិរញ្ញប្បទាន

ថ្នាក់ 2 : គណនីអចលនកម្ម

ថ្នាក់ 3 : គណនីស្តុកនិងផលិតផលកំពុងផលិត

ថ្នាក់ 4 : គណនីឥតយធន

ថ្នាក់ 5 : គណនីហិរញ្ញវត្ថុ

- ថ្នាក់នៃគណនីគ្រប់គ្រង :

ថ្នាក់ 6 : គណនីបន្ត

ថ្នាក់ 7 : គណនីផល

ថ្នាក់នីមួយៗត្រូវបែងចែកបន្តជាគណនីដែលត្រូវកំណត់គាល់បាន ដោយលេខកូដក្របខ័ណ្ឌទសកៈ ។

លេខនៃថ្នាក់នីមួយៗ ពី 1 ដល់ 7 ជាលេខទីមួយរបស់លេខនៃគណនីទាំងអស់នៃថ្នាក់ដែលរាប់នោះ ។

គណនីនីមួយៗអាចបែងចែកបន្តទៀត ។ លេខនៃគណនីរាប់ថ្មីមជានិច្ច ដោយលេខនៃគណនីនៃគណនីរងដែលជាផ្នែករងមួយ ។

- អត្ថន័យនៃលេខ ០ ខាងចុង

ក្នុងគណនីលេខ លេខ ០ ខាងចុង មានអត្ថន័យសំរាប់ការចាត់ថ្នាក់ប្រតិបត្តិការ ។ ក្នុងគណនីបីលេខ (និងលើសពីនេះ) , លេខ ០ខាងចុងមានន័យប្រមូលផ្តុំ បណ្ឌិតនីមួយៗរបស់បណ្ឌិតនីមួយៗ ។

**អន្តរាយលេខ ១ ដល់ ៨ ខាងចុង :**

ក្នុងគណនីលេខ គណនីដែលមានលេខពី ១ ដល់ ៨ មានអន្តរាយដូចគ្នានឹងគណនីមានលេខ ០ ខាងចុង ។

ក្នុងគណនីលេខ ( ឬលើសពីនេះ ) លេខ ១ ដល់ ៨ ខាងចុងកត់ត្រាប្រតិបត្តិការណ៍អ្វីដែលជាធម្មតា ផ្តល់ដោយគណនីដែលនៅពីលើដោយផ្ទាល់ ( ឬដោយគណនីកំរិតស្មើគ្នាដែលមានលេខ ០ ខាងចុង ) ។

**អន្តរាយលេខ ៨ ខាងចុង :**

ក្នុងបណ្តាគណនីនៃថ្នាក់ ៤ លេខ ៨ ខាងចុងប្រើសំរាប់បង្កលក្ខណៈនៃផលត្រូវទទួលនិងបន្តក្រុមសម ដែលពាក់ព័ន្ធដល់គណនីដែលផលនិងបន្តកនោះទាក់ទង ។

ក្នុងគណនីគ្រប់គ្រង លេខ ៨ ខាងចុងជាទូទៅទុកសំរាប់កត់ត្រាបណ្តាប្រតិបត្តិការ ក្រៅពីប្រតិបត្តិការ ដែលលំអិតក្នុងគណនីកំរិតដូចគ្នាដែលមានលេខ ១ ដល់ ៧ ខាងចុង ។

**អន្តរាយលេខ ៩ ខាងចុង :**

ក្នុងគណនីលេខ គណនីពុលការដែលមានលេខ ៩ ខាងចុងអនុញ្ញាតដោយអ៊ីងពីសិទ្ធិមានផល សំរាប់ការសឹកដទៃថ្នាក់នីមួយៗស្របច្នា (29,39,49,59) ។

ក្នុងគណនីលេខ ( និងលើសពីនេះ ) ចំពោះគណនីពុលការនិងគណនីគ្រប់គ្រង លេខ ៩ នៅចុង អនុញ្ញាតដោយអ៊ីងពីប្រតិបត្តិការដែលមានន័យដូចជាប្រតិបត្តិការដែលជាធម្មតាផ្តល់ដោយគណនីដែលនៅពីលើ ដោយផ្ទាល់និងរៀបចំក្នុងថ្ងៃករម ដែលមានលេខ ១ ដល់ ៨ ខាងចុង ។

ល្អិតណា បណ្តាគណនីបានគ្រោងទុកមានមិនគ្រប់គ្រាន់សំរាប់បំរើការកត់ត្រាដោយបានច្បាស់លាស់ អំពីប្រតិបត្តិការរបស់សហគ្រាសនោះទេ សហគ្រាសត្រូវបើកគណនីលំអិតទាំបាច់ថែមទៀត ។

លេខគណនីដែលមិនមានចំណងជើងត្រូវបានសំគាល់ជាជំនួយស្ថាប័ននិងទុកសំរាប់ស្វែងរកការប្រមូលផ្តុំទាំបាច់ ខ្លះដល់ការគ្រប់គ្រងនិងព័ត៌មាន ។

ប្តង់នៃគណនីរបស់សហគ្រាស ត្រូវលំអិតដោយសមល្មមដើម្បីស្វែងរកការចុះបញ្ជីនៃរាល់ប្រតិបត្តិការ និងការធ្វើបញ្ជីសំយោគដោយសម្របតាមបទបញ្ញត្តិរបស់អនុគ្រឹះស្ថានរបស់ប្តង់គណនីពេញទូទៅនិងតារាង ព័ត៌មានបំពេញបន្ថែម ។

# ម្នាក់ 1

គណនីមូលធនប្រកបដោយ :

- មូលធនផ្ទាល់
- សិទ្ធិធនសាច់បារាំង និងបន្តិក
- ការខ្ចីនិងបំណុលប្រាក់ក្របខ័ណ្ឌ
- គណនីសម្រាប់រងគ្រោះភាពនិងសោហ៊ុយ

មូលធនផ្ទាល់ផ្សំឡើងដោយ មូលធនបំប៉នរបស់សហគ្រាស, ការបង្កើតឧបសគ្គ លំអៀងនៃការវាយតម្លៃឡើងវិញ ធនបំប៉ននិងលទ្ធផលដែលយោង ព្រមទាំងលទ្ធផលនៃការិយបរិច្ឆេទ ។

## 10- មូលធននិងធនបំប៉ន (CAPITAL ET RESERVES)

តាមទម្រង់គតិយុត្តិសហគ្រាស ឧបសគ្គនិងប្រាក់ចំណេញបូកយោង ត្រូវបានកត់ត្រា

តាមរបៀបដូចតទៅ :

\* ក្នុងសហគ្រាស ក្រៅពីសហគ្រាសឯកជន និងក្នុងសហគ្រាសចម្រុះ មូលធនជាតម្លៃនាម នាមនៃភាគហ៊ុន ឬចំណែកដើមទុននៃក្រុមហ៊ុន និងបុព្វលាភនៃការផ្សាយ ។ បុព្វលាភនៃការផ្សាយជាចំនួនលើសនៃតម្លៃផ្សាយលើតម្លៃនាមនៃភាគហ៊ុន ឬចំណែកដើមទុន ។ ពេញការរៀបចំប្រកបដោយឯកសារដោយចែកបន្ត គណនី 10 មូលធន ដើម្បីកត់ត្រាបើមានការចាំបាច់ :

- មូលធនក្រុមហ៊ុន

គណនី មូលធនក្រុមហ៊ុន ក្នុងគ្រាខាងឥណទាននៃចំនួនទឹកប្រាក់នៃមូលធនដែលមានក្នុងលក្ខណៈរបស់ក្រុមហ៊ុន ។ គណនីនេះបង្ហាញនូវការវិវត្តន៍របស់មូលធននោះ ក្នុងអំឡុងជីវិតរបស់ក្រុមហ៊ុនតាមសេចក្តីសម្រេចរបស់អង្គការមានសមត្ថកិច្ច ។

គណនីនេះត្រូវបានកត់ត្រាខាងឥណទាន នៅពេលបង្កើតក្រុមហ៊ុន ឬបង្កើតមូលធន :

- ចំនួនទឹកប្រាក់នៃឧបសគ្គសាច់ប្រាក់ ឬទឹកប្រាក់ដើមទុកដោយស្របតាម សំរាប់ចំណែកទាំងបានហៅដោយបង់ និងមិនបានហៅដោយបង់ ដោយកត់ត្រាខាងឥណទានបំណុលគណនីចលកម្ម ( 20,21 ) គណនីស្តុកប្រាក់រំលែក និងគណនីធនវត្ថុ ( 51,53 )

ត្រូវចំនួនទឹកប្រាក់នៃការបញ្ចូលផលបង្ក ដោយកត់ត្រាខាងឥណទាន ឥណទានបង្ក ។

កេតកត់ត្រាខាងឥណទាន ឥណទានមូលធនក្រុមហ៊ុននូវការបង្កមូលធនទោះបីដោយមូលហេតុអ្វីក៏ដោយ  
( ការស្របនៃការខាត,ការសេសសមាគម..... )

មូលធនក្រុមហ៊ុនត្រូវបានបែងចែកបន្ត លើកណាមួយចំណែកនៃមូលធនមិនទាន់បានដោះទាំងមូល។  
គណនេយ្យត្រូវពិនិត្យកត់ត្រាការសន្យានៃឧបហារិត រួចហើយសម្រិតកម្មនៃការសន្យានេះ ។

**A/ ការសន្យានៃឧបហារិត**

**ពេទ្រព័ន្ធកៈ**

1/ កិច្ចសន្យាសរុបរបស់សមាគមត្រូវបានកត់ត្រាខាងឥណទានឥណទាន 4561 សមាគម ឥណទានឧបហារិត  
មូលក្រុមហ៊ុន តាមតម្លៃនាមនាមនៃមូលធន ដោយកត់ត្រាខាងឥណទាន ឥណទាន 1011 មូលធនបានចុះឈ្មោះ  
មិនទាន់ហៅ នៅពេលចុះឈ្មោះមូលធន កិច្ចសន្យាបណ្តាលមកពីការចុះហត្ថលេខាលើលក្ខន្តិកៈ ។

2/ រួចហើយការគិតដល់កុំខណ្ឌនៃការដោះឧបហារិត :  
ឥណទាន 4561 ត្រូវបានកត់ត្រាខាងឥណទាន ដើម្បីធ្វើអោយសុទ្ធសម្បុរ ដោយកត់ត្រាខាងឥណទាន  
ឥណទាន 4562 "អ្នកចូលហ៊ុន\_មូលធនបានហៅ\_មិនទាន់បង់" ចំពោះភាគដែលហៅអោយបង់ និងឥណទាន  
109 "អ្នកចូលហ៊ុន\_មូលធនបានចុះឈ្មោះ\_មិនទាន់ហៅ" ចំពោះភាគដែលមិនទាន់ហៅអោយបង់ ។

ឥណទាន 1011 "មូលធនបានចុះឈ្មោះ\_មិនទាន់ហៅ" ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាង  
ឥណទាននៃឥណទាន 1012 "មូលធនបានចុះឈ្មោះ\_បានហៅ\_មិនទាន់បានបង់" ចំពោះភាគដែលបានហៅ  
អោយបង់។

**B/ សមិទ្ធិកម្មនៃឧបហារិត**

**ក្នុងពេលប្រឡោះ**

1/ ឥណទាន 4562 "អ្នកចូលហ៊ុន\_មូលធនបានហៅ\_មិនទាន់បង់" ត្រូវកត់ត្រាខាងឥណទាន ដើម្បី  
ធ្វើអោយគ្មានសម្បុរ  
ចំពោះឧបហារិតសុទ្ធជានបំណុល (អ្នកចូលហ៊ុនបានទទួលតែសិទ្ធិសម្របសម្រួលក្រុមហ៊ុនតែប៉ុណ្ណោះរបស់  
សហគ្រាស) ដោយកត់ត្រាខាងឥណទានបណ្តាចំណែកសកម្មភាពពន្ធនាគារ មូលនិធិពាណិជ្ជកម្ម អីធី ធនាគារ  
(បុគ្គលិកដែលគេបានទុកជាមូលនិធិ បើជាក្រុមហ៊ុនអនាមិក ឬក្រុមហ៊ុនទទួលខុសត្រូវមានខ័ណ្ឌសីមា) ។

ចំពោះឧបហារិតដែលមានពាក់ព័ន្ធនឹងបំណុល (ឧបហារិតដែលបានជាប់ ជាធម្មតាឬស្មើគ្នាដោយអាកប្បកិរិយានៃក្រុមហ៊ុនចេញ: ឧទាហរណ៍ យកដីធ្លីមកចូលហ៊ុន ដោយអោយក្រុមហ៊ុនទទួលបានបន្ទុកមួយមួយរបស់ក្រុមហ៊ុន...) ដោយកត់ត្រាខាងឥណទាននិងខាងឥណទាន ត្រូវបណ្តាចំណែកសកម្ម និងអាកប្បកិរិយា ។

2/ធានី 1012 មូលធនបានចុះឈ្មោះ បានហៅមិនទាន់បង់ ត្រូវបានកត់ត្រាខាងឥណទាន ដើម្បីធ្វើអោយមានសមតុល្យ ដោយកត់ត្រាខាងឥណទាន ធានី1013 មូលធនបានចុះឈ្មោះ បានហៅបានបង់ ។

C/ ការបង្កើតមូលធន ដោយបញ្ចូលធនបំរុង ប្រាក់ចំណេញ ឬបុព្វលាភនៃការផ្សាយ

ធានី មូលធន ត្រូវបានកត់ត្រាខាងឥណទាន ត្រូវបានទឹកប្រាក់នៃការបង្កើតមូលធន ដោយកត់ត្រាខាងឥណទានបណ្តាធានី106 ធនបំរុង (ធានីរងដែលពាក់ព័ន្ធ) ឬ 110 លទ្ធផលយោងជាថ្មី (សមតុល្យឥណទាន) ឬ 120 លទ្ធផលនៃការិយបរិច្ឆេទ(ចំណេញ) ឬ 104 បុព្វលាភទាក់ទងនឹងមូលធន ។

D/ ការបន្ថយមូលធន

1/បន្ថយមូលធនដើម្បីជំរះខាត

លេខធានី : ឥណទាន ធានី មូលធន ឥណទាន ធានី លទ្ធផលយោងជាថ្មី

2/បន្ថយមូលធនដែលមិនបណ្តាលមកពីខាត (ការសងមួយចំណែកនៃភាគហ៊ុននិមួយៗ)

លេខធានី : ឥណទាន ធានី មូលធន ឥណទាន ធានី "សមាគម ប្រតិបត្តិការលើមូលធន" នៃធានី45(456)

\*ក្នុងសហគ្រាសសាធារណៈ គឺសហគ្រាសដែលមធ្យោបាយផលិតកម្មរបស់វា ឬជាប់សមូហភាពនៃដែនដី មូលធនឥណទានអោយចំនួនទឹកប្រាក់ដែលបានផ្តល់ ជារបៀបអចិន្ត្រៃយ៍ ឬដែលចាត់ទុកជាអចិន្ត្រៃយ៍ ។

គឺជាបរិភាគនៃឧបហារិតជារួម ឬជាសាច់ប្រាក់ដែលរួម ឬសមូហភាពសាធារណៈពាក់ព័ន្ធបានផ្តល់ ។

\*បុព្វលាភដែលពាក់ព័ន្ធនឹងមូលធនក្រុមហ៊ុន ជាអាទិ៍បុព្វលាភនៃការផ្សាយដែលជាចំនួនលើសនៃថ្លៃផ្សាយ លើសនៃតម្លៃនៃភាគហ៊ុន ឬចំណែកដើមទុន ។

បុព្វលាភខាងនេះ ជាបរិភាគនៃឧបហារិត សុទ្ធសោតដែលបានក្នុងមូលធនក្រុមហ៊ុន ។ ធានី "បុព្វលាភនៃការផ្សាយ" ត្រូវបានកត់ត្រាខាងឥណទាន ។

នៅពេលបង្កើតមូលធន នូវចំនួនទឹកប្រាក់សរុប នៃបុព្វលាភនៃការផ្សាយដោយកង់ត្រាខាងឥណទាន  
នៃគណនីរង សមាគមប្រតិបត្តិការលើមូលធន នៃគណនី 45 ។

គណនី បុព្វលាភនៃការផ្សាយ ត្រូវបានកង់ត្រាខាងឥណទាន :

• នៅពេលបញ្ចូលបុព្វលាភទៅក្នុងមូលធន នូវចំនួនទឹកប្រាក់ នៃការបង្កើតមូលធន ដោយកង់ត្រាខាង  
ឥណទាននៃគណនីរង មូលធនបានចុះឈ្មោះ ហើយបានបង់ នៃគណនី 10 ។

• នៅពេលសងបុព្វលាភទៅសមាគមនូវចំនួនទឹកប្រាក់នៃការសង ដោយកង់ត្រាខាងឥណទាន នៃ  
គណនីរង សមាគមប្រតិបត្តិការលើមូលធន នៃគណនី 45 ។

\* លំអៀងនៃការវាយតម្លៃឡើងវិញ :

គណនីនេះកង់ត្រាការពែកវិមូលធនផ្ទាល់ធាតុ ការវាយតម្លៃឡើងវិញនៃអចលនកម្មហិរញ្ញវត្ថុនិងរូបិ  
ដែលសំរេចដោយអាជ្ញាធរ ឬអង្គការមានសមត្ថកិច្ច ។

\* ធនបំរុង :

គណនី ធនបំរុង កង់ត្រាប្រាក់ចំណេញ ដែលចាត់ចែងដោយបែកចែក ដល់សហគ្រាសរហូត  
ដល់មានសេចក្តីសំរេចជួយរបស់អង្គការមានសមត្ថកិច្ច ។ ធនបំរុងខ្លះ (ធនបំរុងតាមច្បាប់ខានមិនបាន មូលនិធិ  
អភិវឌ្ឍន៍ ) ត្រូវបានបង្កើតឡើងខានមិនបាន ដោយអនុវត្តតាមច្បាប់ ។

ដូច្នោះ មូលនិធិអភិវឌ្ឍន៍សហគ្រាស បង្កើតជាធនបំរុងទុកសំរាប់ការអភិវឌ្ឍន៍នៃបរិធានផលិតកម្ម  
របស់សហគ្រាស ( ការបង្កើតប្រតិបត្តិកម្មអចលនកម្ម សុវត្ថិភាពមូលនិធិកម្រៃនៃមធ្យោបាយប្តូរពេលវេលាផលិតកម្ម )

គណនីនេះត្រូវបានកង់ត្រាខាងឥណទាន :

• នូវភាគនៃប្រាក់ចំណេញ ដែលត្រូវចុះចូលក្នុងគណនីនេះ ដោយអនុវត្តច្បាប់មួយ ឬសេចក្តីសំរេច  
របស់អង្គការមានសមត្ថកិច្ច ដោយកង់ត្រាខាងឥណទាន គណនី លទ្ធផលនៃការិយបរិច្ឆេទ (12)

គណនីនេះត្រូវបានកង់ត្រាខាងឥណទាន :

• នូវចំនួនទឹកប្រាក់នៃចំណាយលើបញ្ជី ( ចំណាយក្នុងក្របខ័ណ្ឌ ) ដោយកង់ត្រាខាងឥណទាននៃ  
គណនីរង ធនបំរុងផ្សេងៗ ក្នុងសហគ្រាសដែលធ្វើអាជីវកម្មក្រោមរូបភាពជាក្រុមហ៊ុនរដ្ឋ ឯកជនឬចម្រុះ ឬ  
នៃគណនី គណនីអាជីវករ ។

• គណនី ធនបំរុងតាមច្បាប់ ត្រូវបានកង់ត្រាខាងឥណទាន :

• នូវភាគនៃប្រាក់ចំណេញដែលត្រូវបានចុះចូលក្នុងគណនីនេះដោយអនុវត្តច្បាប់មួយ ដោយកង់  
ត្រាខាងឥណទានគណនី លទ្ធផលនៃការិយបរិច្ឆេទ (12)

**គណនី ធនប្រុងតាមច្បាប់ ត្រូវបានកត់ត្រាខាងឥណទាន :**

• នៅពេលបញ្ចូលធនប្រុងទៅក្នុងមូលធន ដោយកត់ត្រាខាងឥណទាននៃគណនីរង មូលធនបានចុះ  
ឈ្មោះ ហើយបានបង់ នៃគណនី (10) ។

**ការប្រើប្រាស់គណនីនេះគោរពតាមការផ្សាយនៃអង្គបទប្បញ្ញត្តិ :**

**គណនី ធនប្រុងសេរី កត់ត្រានូវធនប្រុងដែលមិនមានដើមកំណើតពីច្បាប់**

**គណនីរងនេះត្រូវបានកត់ត្រាខាងឥណទាន :**

• នៅពេលចាត់ចែងលទ្ធផល នូវចំនួនទឹកប្រាក់នៃភាគនៃប្រាក់ចំណេញដែលត្រូវបានចុះចូលក្នុងគណនី  
នេះ តាមសេចក្តីសម្រេចរបស់អង្គការមានសមត្ថកិច្ច ដោយកត់ត្រាខាងឥណទានគណនី លទ្ធផលនៃការិយបរិច្ឆេទ  
(12) ។

• នៅពេលពង្រីកផលិតកម្ម នូវចំនួនទឹកប្រាក់វិនិយោគ ដោយកត់ត្រាខាងឥណទានគណនីរង មូលនិធិ  
អភិវឌ្ឍន៍សេហ្សាស្រាស ។

**គណនីរងនេះ ត្រូវបានកត់ត្រាខាងឥណទាន :**

• នៅពេលអ្នកមុនលើធនប្រុងទាំងនោះ ដើម្បីបញ្ចូលក្នុងមូលធនឬដើម្បីបែងចែកដល់សមាជិក តែងតែ  
ខ្លួន ដោយកត់ត្រាខាងឥណទានគណនីរង មូលធនបានចុះឈ្មោះហើយបានបង់ ឬ សមាជិក ភាគលាភដែលត្រូវបង់

\* ក្នុងសហគ្រាសឯកត្តជន មូលធនផ្ទាល់ខ្លួនតំណាងអោយចំណែកនៃមេតិកទ័ពដែលអាជីវករចាត់ចែង  
ដល់សកម្មភាពវិជ្ជាជីវៈរបស់ខ្លួន។ នៅពេលបង្កើតសហគ្រាសឯកត្តជន មូលធនប្រុងសេរីនិងបានត្រូវរវាងចំនួនទឹកប្រាក់  
នៃចំណែកសកម្មនិងចំនួនទឹកប្រាក់នៃចំណែកអកម្ម ដែលអាជីវករសម្រេចកត់ត្រាចូលចុះចាកនៃសហគ្រាសរបស់ខ្លួន។

**គណនី គណនីអាជីវករ កត់ត្រាខាងឥណទាន :**

• នូវចំនួនទឹកប្រាក់នៃឧបហារិយរបស់សហគ្រិន នៅពេលបំប្លែងនិងក្នុងអំឡុងនៃសកម្មភាព ដោយកត់ត្រា  
ខាងឥណទាននៃបណ្តាគណនីពាក់ព័ន្ធ នៃអចលកម្ម នៃរដ្ឋ ឬនៃស្តេក ។

• ចំណេញនៃការិយបរិច្ឆេទមុន ដោយកត់ត្រាខាងឥណទាននៃគណនី លទ្ធផលនៃការិយបរិច្ឆេទ

**គណនី គណនីអាជីវករ កត់ត្រាខាងឥណទាន :**

• ការកាត់យកមុន ឬការដកវិញផ្ទាល់របស់អាជីវករ ទោះជាប្រហេណ្ឌក៏ដោយ ។  
• ខាតនៃការិយបរិច្ឆេទមុន ដោយកត់ត្រាខាងឥណទាន គណនី លទ្ធផលនៃការិយបរិច្ឆេទ

ធនាគារជាតិ(109) អ្នកចូលហ៊ុន មូលធនបានចុះឈ្មោះមិនទាន់ហៅ ត្រូវបានកាត់ត្រាខាងធនាគារជា  
បរិភោគរបស់ធនាគារនៃធនាគារនៃធនាគារ(101) មូលធនបានចុះឈ្មោះ មិនទាន់ហៅ ។

**11-លទ្ធផលយោងជាថ្មី (RESULTATS REPORTEES)**

លទ្ធផលយោងជាថ្មីជាលទ្ធផលប្រចាំឆ្នាំដែលអង្គការមានសមត្ថកិច្ច អនុញ្ញាតដោយ  
យោងទៅការិយបរិច្ឆេទបន្ទាប់ ក្រោយពីការយល់ព្រមលើបណ្តាធនាគារនៃការិយបរិច្ឆេទ  
ប្របណ្តាការិយបរិច្ឆេទមុន ។

ធនាគារនេះកើតឡើងដោយចំនួនទឹកប្រាក់ចំណេញនិងខាតនៃការិយបរិច្ឆេទមុន ដែលមិនទាន់  
បានចាត់ថែម។

**12- លទ្ធផលនៃការិយបរិច្ឆេទ (ចំណេញខ្នាត)(RESULTAT DE L'EXERCICE)**

ធនាគារ12 កាត់ត្រាដើម្បីធ្វើដោយស្មុគស្មាញ ( គ្មានសមត្ថកិច្ច ) នូវបណ្តាធនាគារបន្តនិង ធនាគារនៃ  
ការិយបរិច្ឆេទ ។

សមត្ថកិច្ចរបស់ធនាគារនេះ គឺជាការចំណេញមួយបើផលចំណែកបន្ត ( សមត្ថកិច្ចផលទាយី ) ខ្នាត  
បើបន្តផលចំណែក ( សមត្ថកិច្ចផលទាយីក ) ។

នៅពេលបិទការិយបរិច្ឆេទ ធនាគារលទ្ធផលត្រូវបានកាត់ត្រាខាងធនាគារដោយ  
កាត់ត្រាខាងធនាគារបណ្តាធនាគារផល (70) ដើម្បីធ្វើដោយស្មុគស្មាញសមត្ថកិច្ចធនាគារទាំងនោះ។

ធនាគារនេះត្រូវបានកាត់ត្រាខាងធនាគារ :  
ដោយកាត់ត្រាខាងធនាគារ បណ្តាធនាគារបន្ត(60)ដើម្បីធ្វើដោយស្មុគស្មាញសមត្ថកិច្ចធនាគារទាំងនោះ ។

បណ្តាសហគ្រាសអាចប្រើប្រាស់ធនាគារនៃធនាគារ12 ដើម្បីកាត់ត្រាចំណេញនិងធនាគារមួយ  
៤១៧សរុបកាត់ត្រាខាង ។

•ធនាគារ12 ត្រូវបានធ្វើដោយស្មុគស្មាញក្រោយការចាត់ថែមលទ្ធផល :  
ក្នុងសហគ្រាសក្រៅពីក្រុមជន ចំនួនទឹកប្រាក់ដែលមិនទាន់ថែមថែក ហើយមិនទាន់ចាត់ថែមទៅ  
ធនាគារនៃបុគ្គលិកមួយ ត្រូវបានបង្វែរមូលធនាគារ11 លទ្ធផលយោងជាថ្មី ដោយថាហេតុមូលធនាគារនៃក្រុមធនាគារ  
នៃការយោងចំណេញ ក្នុងករណីនៃការយោងខាត ។

ក្នុងសហគ្រាសឯកត្តជន សមតុល្យនៃគណនី 2 ត្រូវបានបង្វែរចូលគណនីរង "គណនីអាជីវករ" នៃ  
គណនី 10 ។

**13- ឧបត្ថម្ភធនវិនិយោគ (SUBVENTIONS D'INVESTISSEMENT)**

ឧបត្ថម្ភធនវិនិយោគ ដែលសហគ្រាសទទួលបានសំរាប់ទិញ (ឬបង្កើត) មធ្យោបាយផ្តល់ហិរញ្ញប្បទាន  
ដល់សកម្មភាពរយៈពេលវែង គឺសំរាប់ទិញ ឬបង្កើតបរិក្ខារមួយ ។

គណនី 13 "ឧបត្ថម្ភធនវិនិយោគ" កត់ត្រាទុនទៅនូវជំនួយដែលរដ្ឋឬសមូហភាពសាធារណៈយល់  
ព្រមផ្តល់អោយ ។

គណនេយ្យកម្មនៃឧបត្ថម្ភធនអាចធ្វើតាមរបៀបពីរខុសគ្នា :  
របៀបតាមតុល្យការ តាមរបៀបនេះឧបត្ថម្ភធនត្រូវបានចុះចូលផ្ទាល់ក្នុងធនបំរុង ហើយនិងរបៀបតាមលទ្ធផល។  
តាមរបៀបនេះ ឧបត្ថម្ភធនត្រូវបានចុះចូលក្នុងគណនីលទ្ធផលក្នុងកាលមួយ ឬកាលម្តង ។ ដោយអនុវត្ត  
គោលការណ៍ ដែលរាល់ការបានទ្រព្យធនរបស់សហគ្រាសត្រូវបានកត់សំគាល់ក្នុងលទ្ធផល លើកលែង  
តែឧបហារិតជាមូលធន។ ឧបត្ថម្ភធនបរិក្ខារត្រូវដាក់ភ្ជាប់ទៅនឹងលទ្ធផលតាមវិធីសមស្របមួយ ។

ដូច្នេះគណនី 13 ត្រូវធ្វើតាមដើមកំណើតនៃឧបត្ថម្ភធន :

- គណនី "ឧបត្ថម្ភធនបរិក្ខារ" ត្រូវបានកត់ត្រាខាងឥណទាន :
- ល្អិតណាសហគ្រាសបានដំណឹងអំពីសេចក្តីសម្រេចលើកម្រិតឧបត្ថម្ភធន ដោយកត់ត្រាខាង  
ឥណទាន គណនីរង "ឧបត្ថម្ភធនត្រូវទទួល" នៃគណនី 44 (441) ។

គណនី "ឧបត្ថម្ភធនបរិក្ខារ" ត្រូវបានកត់ត្រាខាងឥណទាន :

- ល្អិតណា ឧបត្ថម្ភធន ត្រូវបានកត់ត្រាទាំងអស់ចូលលទ្ធផល ដោយកត់ត្រាខាងឥណទាននៃគណនី  
រង "ឧបត្ថម្ភធនវិនិយោគដែលកត់ត្រាចូលគណនីលទ្ធផល" នៃគណនី 13 (139) ។

គណនី "ឧបត្ថម្ភធនវិនិយោគ ដែលកត់ត្រាចូលគណនីលទ្ធផល" ត្រូវបានកត់ត្រាខាងឥណទាន :

- ល្អិតណាឧបត្ថម្ភធន ត្រូវបានកត់ត្រាទាំងអស់ចូលលទ្ធផល ដោយកត់ត្រាខាងឥណទាន នៃ  
គណនីរង "ឧបត្ថម្ភធនបរិក្ខារ" នៃគណនី 13 (131) ។

គណនី "ឧបត្ថម្ភធនវិនិយោគ ដែលកត់ត្រាចូលគណនីលទ្ធផល" ត្រូវបានកត់ត្រាខាងឥណទាន :

ដោយអនុលោមទៅលើផែនការបញ្ចូលមកវិញ ដោយកង់ត្រាខាងជំនាន់នៃគណនីរង ចំណែក នៃឧបករណ៍ធនវិធីយោគដែលបង្កើតឡើងដោយការិយបរិច្ឆេទ នៃគណនី 77 (777) ។

ដោយមិនអនុវត្តគោលការណ៍មិនប៉ះប៉ូវ មានដៃចំនួនទឹកប្រាក់ដែលមិនចូលក្នុងលទ្ធផលទេ ដែល មានក្នុងអក្ខន្តនៃព្យាបាល ។

**15- សវិធានធនសំរាប់ហានិភ័យនិងបន្ទុក (PROVISIONS POUR RISQUES ET CHARGES)**

សវិធានធនសំរាប់ហានិភ័យនិងបន្ទុកទុកសំរាប់ទំនប់និងហានិភ័យ ឬបន្ទុកដែលបានប្រើសម្រាប់សម្រេច ក្នុងរយៈពេលមួយ ។

**គណនី 15 ត្រូវបញ្ជាក់ :**

សវិធានធនសំរាប់ហានិភ័យ គឺជាសវិធានធនទាំងអស់ ដែលទុកសំរាប់ការការពារហានិភ័យពាក់ព័ន្ធនឹង សកម្មភាពរបស់សហគ្រាស ដូចជាហានិភ័យដែលបណ្តាលមកពីការធានាដោយអតិថិជន ឬប្រតិបត្តិការធ្វើជា រូបិយវត្ថុបរទេស ។

សវិធានធនសំរាប់បន្ទុក មាន សវិធានធនសំរាប់មូលនិធិសង្គម គឺសវិធានធនដែលបង្កើតឡើង សំរាប់ការការពារបន្ទុកសង្គម ដែលសហគ្រាសត្រូវទទួលបានបន្ទុក ក្នុងករណីបុគ្គលិកមានជំងឺ ឬមានព្រឹត្តិការណ៍ផ្សេងៗ។ សវិធានធនសំរាប់ពន្ធ ដែលកង់ត្រាទុកបន្ទុកពន្ធដែលអាចកើតមានហើយ ដែលពាក់ព័ន្ធនឹងការិយបរិច្ឆេទ ប៉ុន្តែ ពន្យារពេល ហើយដែលការគិតពន្ធជាស្ថាពរសំរេចទៅលើអនាគតលទ្ធផល ។

សវិធានធនសំរាប់បន្ទុកដែលត្រូវបែងចែកជាច្រើនការិយបរិច្ឆេទ ដែល ស្របច្បាប់និង បន្ទុកដែលអាចប្រើបានទុកបាន ដូចជាសេវាហិរញ្ញវត្ថុដែលផ្តល់ដល់ការិយបរិច្ឆេទមួយក្នុងអំឡុងនោះ គេបាន ចំណាយ មិនអាចទទួលបានទាំងអស់តែងបានទេ ។

សវិធានធនទាំងនោះ ត្រូវបានបង្កើតសំរាប់ការការពារ បន្ទុកថែទាំ ឬជួសជុលសំខាន់ៗដែល មិនមានលក្ខណៈប្រចាំឆ្នាំ ។

គេត្រូវធ្វើផែនការថែទាំ ឬជួសជុលតាមការប្រែប្រួលនៃរយៈពេលជីវិតនៃគ្រូពេទ្យ ។

ការប្រព្រឹត្តទៅនៃបណ្តាធនសិទ្ធិមានផលសំរាប់ហានិភ័យនិងបន្ទុក:

នៅពេលបង្កើតសិទ្ធិមានផលសំរាប់ហានិភ័យនិងបន្ទុក ធនសិទ្ធិមានផលត្រូវបានកាត់ត្រាខាង  
ឥណទាន ដោយកាត់ត្រាខាងឥណទាន :

\* នៃធនសិទ្ធិរង " ទាយដ្ឋានអោយរំលស់និងសិទ្ធិមានផល\_បន្ទុកអាជីវកម្ម " នៃធនសិទ្ធិ(681)

ល្អិតណាសិទ្ធិមានផលនោះពាក់ព័ន្ធនឹងអាជីវកម្ម ។

\* នៃធនសិទ្ធិរង " ទាយដ្ឋានអោយរំលស់និងសិទ្ធិមានផល\_បន្ទុកហិរញ្ញវត្ថុ " នៃធនសិទ្ធិ(686)

ល្អិតណាសិទ្ធិមានផលនេះ ពាក់ព័ន្ធនឹងសកម្មភាពហិរញ្ញវត្ថុរបស់សហគ្រាស ។

\* នៃធនសិទ្ធិរង " ទាយដ្ឋានអោយរំលស់និងសិទ្ធិមានផល\_បន្ទុកពិសេស " នៃធនសិទ្ធិ(687)

ល្អិតណាសិទ្ធិមានផលនោះមានលក្ខណៈពិសេស ។

ធនសិទ្ធិមានផលត្រូវបានកែតម្រូវនៅចុងការិយបរិច្ឆេទនីមួយៗ ដោយកាត់ត្រា :

\* ខាងឥណទាននៃធនសិទ្ធិរងនៃទាយដ្ឋានស្របច្នា នៃធនសិទ្ធិ68 ល្អិតណាចំនួនទឹកប្រាក់នៃសិទ្ធិមានផល  
ត្រូវបានបង្កើត

\* ខាងឥណទាននៃធនសិទ្ធិរង ការយកមកវិញនូវរំលស់និងសិទ្ធិមានផលដែលត្រូវកាត់ត្រាចូលក្នុងផល  
អាជីវកម្ម នៃធនសិទ្ធិរង ការយកមកវិញនូវសិទ្ធិមានផល ( ត្រូវកាត់ត្រាចូលផលអាជីវកម្ម ) ឬនៃធនសិទ្ធិរង  
ការយកមកវិញនូវសិទ្ធិមានផល ( ត្រូវកាត់ត្រាចូលផលពិសេស ) នៃធនសិទ្ធិ 78, ល្អិតណាចំនួនទឹកប្រាក់នៃ  
សិទ្ធិមានផលត្រូវបានបន្ថយចូលបម្រុង ( សិទ្ធិមានផលដែលទៅជាធានាកម្មវត្ថុទាំងមូល ឬមួយចំណែក ) ។

នៅពេលសមិទ្ធិកម្មនៃហានិភ័យ ឬការកើតមាននៃបន្ទុក សិទ្ធិមានផលដែលបានបង្កើតពីមុនត្រូវបានធ្វើ  
អោយស្មុនស្មាមគុណ ដោយកាត់ត្រាខាងឥណទាននៃធនសិទ្ធិរងនៃធនសិទ្ធិ78 ។ ដោយទាក់ទងគ្នាទៅវិញទៅមក  
បន្ទុកដែលកើតមានត្រូវបានកាត់ត្រាចូលធនសិទ្ធិពាក់ព័ន្ធនៃថ្នាក់ 6 ។

6\_ បំណុលហិរញ្ញប្បទាន (DETTES DE FINANCEMENT)

បំណុលហិរញ្ញប្បទានគឺជាបំណុលដែលមានចរៈពេលលើសពីមួយឆ្នាំទុកសំរាប់ការការសេចក្តីត្រូវការ  
រូបិយវត្ថុរបស់សហគ្រាស ។

គណនី 16 ត្រូវឆ្លៀត :

- ការខ្ចីពីធនាគារ ដែលកត់ត្រានូវចំនួនទឹកប្រាក់ដែលធនាគារអោយខ្ចីដោយសហការប្រាក់និងសន្យាសងចំនួនទឹកប្រាក់ដើមនោះវិញ ។

- វិនិច្ឆ័យនិងប្រាក់ធានាបានទទួល ដែលកត់ត្រាទឹកប្រាក់បានទទួលពីតតិយជន ជាការធានាការអនុវត្តការងារប្រកួតប្រជែង ។ ប្រាក់នោះត្រូវដកចេញពីបញ្ជីបញ្ជូនសន្យា ។

- ការប្រាក់ដល់កំណត់ពេល ឬដែលបានគិត មិនទាន់ដល់កំណត់ពេល ដែលកត់ត្រាលាភាពការដែលផ្តល់អោយអ្នកកាន់មូលបត្រនៃការខ្ចី លាភការដែលទាក់ទងនឹងបំណុលទាំងនោះបើកអោយនៅពេលក្រោយ ។

បណ្តាគណនី ការខ្ចីពីធនាគារ និង វិនិច្ឆ័យនិងប្រាក់ធានាបានទទួល ត្រូវបានកត់ត្រាខាងឆណ្ញាធនៈ

• នូវចំនួននៃទឹកប្រាក់បានទទួលឬបានទុកអោយ ដោយកត់ត្រាខាងឆណ្ញាធនៈ បណ្តាគណនីរតនវត្ត គណនីតតិយជន ឬគណនីសមាជក ។

គណនីទាំងនោះត្រូវបានកត់ត្រាខាងឆណ្ញាធនៈ

• នូវចំនួនទឹកប្រាក់នៃការខ្ចីដែលដល់ឆណ្ញាប្រតិទិន ( កាលកំណត់ ) ដោយកត់ត្រាខាងឆណ្ញាធនៈ គណនីរតនវត្ត ឬគណនីរង សមាជក គណនីថវិកា នៃគណនី (45) ។

គណនី វិនិច្ឆ័យនិងប្រាក់ធានាបានទទួល ត្រូវបានកត់ត្រាខាងឆណ្ញាធនៈដើរ ដោយកត់ត្រាខាងឆណ្ញាធនៈ គណនីរតនវត្ត បើវិនិច្ឆ័យនិងប្រាក់ធានាត្រូវបានសងវិញ ឬគណនីរង " ផលពិសេសផ្សេងៗ " នៃ

គណនី 77 ករណីមិនអនុវត្តកិច្ចសន្យា ។

គណនី ការប្រាក់ដល់កំណត់ពេល ឬដែលបានគិតមិនទាន់ដល់កំណត់ពេល ត្រូវបានកត់ត្រាខាងឆណ្ញាធនៈ

• នូវចំនួនទឹកប្រាក់នៃលាភការដែលត្រូវអោយអ្នកអោយខ្ចី ដោយកត់ត្រាខាងឆណ្ញាធនៈគណនីរងនៃគណនីបន្តកិច្ចសន្យា " ការប្រាក់ " (66) ។

គណនីនេះត្រូវបានកត់ត្រាខាងឆណ្ញាធនៈ

• នូវចំនួនទឹកប្រាក់នៃការប្រាក់ដែលបានបង់ ដោយកត់ត្រាខាងឆណ្ញាធនៈ គណនីរតនវត្ត ។

17- បំណុលពាក់ព័ន្ធនិងភាគកម្ម (DETTES RATTACHEES A DES PARTICIPATIONS)

បំណុលទាំងនេះអាចភ្ជាប់និងភាគកម្មក្រៅក្រុម ឬខាងក្នុងក្រុម ។

18- គណនីសម្ព័ន្ធរវាងគ្រឹះស្ថាននិងសាខា (COMPTES DE LIAISON DES ETABLISSEMENTS ET SUCCURSALES)

គ្រឹះស្ថានជាផ្នែកមួយនៃសហគ្រាសដែលកាន់គណនេយ្យស្ងប់គេ ទោះជាពិតនៃការចូលរួមក្នុង សកម្មភាពរបស់សហគ្រាសប៉ុណ្ណាក៏ដោយ រវាងដំបូង រវាងចក្រសាខា . . .

គ្រឹះស្ថានមាននិយមន័យថា គឺគ្រាន់តែជាចំណែករបស់សហគ្រាស ។ សាខាជាគ្រឹះស្ថានមួយដែលមានលក្ខណៈពិសេសគេ ។ សហគ្រាសរៀបចំដោយទីចាត់ការមួយ និងសាខាច្រើន ( ឬគ្រឹះស្ថាន ) ។ ល្អិតណាសហគ្រាសកាន់ដោយផ្ទាល់គណនេយ្យនៃសាខារបស់ខ្លួន( ឬគ្រឹះស្ថាន ) គណនេយ្យរបស់សហគ្រាសបញ្ចូលជាមួយគ្នាទៅប្រតិបត្តិការទាំងអស់ ដែលធ្វើទាំងនៅទីចាត់ការនិងទាំងនៅសាខាឬគ្រឹះស្ថាន ហើយមិនខុសគ្នាពីគណនេយ្យនៃសហគ្រាសតែមួយទេ ។

បើសហគ្រាសមានបំណងចង់ដឹងលម្អិតលមាតាមសាខាឬគ្រឹះស្ថាន សហគ្រាសអាចចែកបន្ត បណ្តា គណនីរបស់ខ្លួន ទាំងប្រតិបត្តិការរបស់សាខាឬគ្រឹះស្ថានត្រូវបានធ្វើក្នុងគណនីដោយឡែក ។

ល្អិតណាសាខានិមួយៗ( ឬគ្រឹះស្ថាន ) កាន់គណនេយ្យស្ងប់គេ គណនេយ្យត្រូវបានភ្ជាប់ទៅនឹង គណនេយ្យទូទៅនៃសហគ្រាសតាមរយៈគណនីសម្ព័ន្ធមួយជាមួយទីចាត់ការ( ឬជាមួយសាខាដទៃទៀតឬគ្រឹះស្ថាន ) ។

ដូច្នេះគេបើកគណនីពិសេសហៅថា គណនីសម្ព័ន្ធនៃទីចាត់ការ និង គណនីសម្ព័ន្ធនៃគ្រឹះស្ថាន ។ គណនីទាំងពីរនេះមានការប្រព្រឹត្តទៅមុខគណនីបន្តហើយកត់ត្រាប្រតិបត្តិការទាំងអស់ ដែលបានធ្វើរវាងទីចាត់ ការ និងសាខាឬគ្រឹះស្ថានយ៉ាងណាដោយមានបរិក្ខារ( ភាពមានទេវធីឡឡើយ ) រវាងចំនួនទឹកប្រាក់ដែលកត់ ត្រានៅខាងដំណេននិងខាងដំណេននៃគណនីមួយៗដែលបើកក្នុងនាមនៃទីចាត់ការក្នុងគណនេយ្យរបស់សាខា ឬគ្រឹះស្ថាននីមួយៗ ។

- ដើម្បីអាចតាមដានប្រតិបត្តិការ គួរបង្កើត :
- ក្នុងបណ្តាគណនីរបស់ទីចាត់ការ : គណនីសម្ព័ន្ធមួយក្នុងនាមរបស់គ្រឹះស្ថាននីមួយៗ ។
- ក្នុងបណ្តាគណនីរបស់គ្រឹះស្ថាន : គណនីសម្ព័ន្ធមួយក្នុងនាមរបស់ទីចាត់ការហើយបើចាំបាច់ គណនី សម្ព័ន្ធមួយក្នុងនាមរបស់គ្រឹះស្ថាននីមួយៗ ។

ក្នុងអំឡុងការិយបរិច្ឆេទ :

ប្រតិបត្តិការទាំងអស់ដែលធ្វើរវាងទីចាត់ការនិងគ្រឹះស្ថាន ឬរវាងគ្រឹះស្ថាននិងគ្រឹះស្ថាន ត្រូវបានកត់ត្រាជាប្រយោជន៍សម្បទាន ( SYMETRIQUE ) ក្នុងការិយបរិច្ឆេទគណនេយ្យមូលដ្ឋាន ហើយនៅទីពោះលិខិតយុត្តិការដែលក្នុងគណនេយ្យនៃទីចាត់ការ ( ឬគ្រឹះស្ថាន ) មួយផ្នែក ក្នុងគណនេយ្យគ្រឹះស្ថានភាគីនៃកិច្ចសន្យាមួយផ្នែកទៀត ។

នៅក្នុងគណនេយ្យរបស់ទីចាត់ការ មូលដ្ឋានគ្រឹះស្ថាន អនុប្បទាន គណនី 18 ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានបណ្តាគណនីអចលកម្ម ( 20.....) រតនវត្ថុ(51,53) , បណ្តាគណនីបន្ត ( ថ្នាក់ 6 ) ។

ដោយសម្បទាន ក្នុងគណនេយ្យរបស់គ្រឹះស្ថាន អនុប្បទាន គណនី 18 គណនីសម្ព័ន្ធ ត្រូវបានកត់ត្រាខាងឥណទានដោយកត់ត្រាខាងឥណទានបណ្តាគណនីអចលកម្ម (20 .....), រតនវត្ថុ(51,53) បណ្តាគណនីបន្ត ( ថ្នាក់ 6 ) ។

រំលស់និងសវិធានផ្សេងៗត្រូវបានកត់ត្រាភាវិធានរួម ព្រមទាំងប្រតិបត្តិការទាំងអស់ ដែលធ្វើជាមួយពតិយជន ។

នៅក្នុងការិយបរិច្ឆេទ :

ក្នុងគណនេយ្យរបស់គ្រឹះស្ថាន សរុបនៃគណនីទាំងអស់ដែលបើកក្នុងគ្រឹះស្ថានត្រូវបានបង្វែរចូលគណនីសម្ព័ន្ធជាមួយទីចាត់ការ ។ គណនីនេះត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាននៃគណនីអចលកម្ម, ពតិយជន, បន្តដែលមានសមតុល្យឥណទាន ។

គណនីនេះត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន បណ្តាគណនីទាំងអស់ដែលមានសមតុល្យឥណទាន ។

ក្នុងគណនេយ្យរបស់ទីចាត់ការគណនីសម្ព័ន្ធត្រូវបានធ្វើអោយសុទ្ធសមតុល្យដោយលេខនាំដែលបង្ហាញសរុបនៃគណនីរបស់គ្រឹះស្ថាន ក្នុងបណ្តាគណនីមូលដ្ឋានដែលបើកនៅទីចាត់ការ ។

គណនីសម្ព័ន្ធត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន បណ្តាគណនីតុល្យការអកម្មរបស់គ្រឹះស្ថាន ដោយរាប់បញ្ចូលទាំងលទ្ធផលរបស់គ្រឹះស្ថាន ល្អិកណាមានចំណេញ ហើយដោយកត់ត្រាខាងឥណទាន គណនី 18 ដែលបើកក្នុងគណនេយ្យរបស់ទីចាត់ការ ។

គណនីសម្ព័ន្ធត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន បណ្តាគណនីតុល្យការសកម្មរបស់គ្រឹះស្ថាន ដោយរាប់បញ្ចូលទាំងគណនីលទ្ធផលរបស់គ្រឹះស្ថាន ល្អិកណាមានខាត ហើយដោយកត់ត្រាខាងឥណទាន គណនីសម្ព័ន្ធបើកក្នុងគណនេយ្យរបស់ទីចាត់ការ ។

បច្ចេកទេសទាំង១៨ ត្រូវបានធ្វើអោយស្មុគស្មាញ ហើយបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច  
មានក្នុងលទ្ធផលសម្រេចបានសេចក្តីសង្ខេប ។

ការបើកវិញនូវបណ្ណាញធនាគារ នៅដើមការិយាល័យ ៖

ក្នុងគណនេយ្យរបស់ទីភ្នាក់ងារ បណ្ណាញធនាគារទាក់ទងនឹងពុលការរបស់គ្រឹះស្ថានប្តូរប្រាក់ស្រូវបាន  
បង្វែរចូលគ្រឹះស្ថានប្តូរប្រាក់នោះ តាមរយៈគណនីសម្ព័ន្ធ(ក្នុងនោះមានរួមបញ្ចូលលទ្ធផលនៃការិយាល័យផ្ទេរមុន) ។

ក្នុងគណនេយ្យរបស់គ្រឹះស្ថានប្តូរប្រាក់បណ្ណាញធនាគារពុលការត្រូវបានទាញចេញ ទៅលើបើក  
គណនីឡើងវិញ តាមរយៈគណនីសម្ព័ន្ធជាមួយទីភ្នាក់ងារ ។

\* \* \*

\*

## មាត្រា ២

បណ្តាអចលកម្មមានទ្រព្យ និងតម្លៃទាំងឡាយដែលទុកសំរាប់បំរើការងារយូរអង្វែងក្នុងសហគ្រាស ( លើសពីមួយឆ្នាំ តម្លៃតាមការកំណត់របស់រដ្ឋ ) ដោយរក្សារូបរាងដើមដដែល ចាប់តាំងពីបញ្ចូលប្រើប្រាស់ រហូតដល់ពេលខ្លះប្រើការលែងបាន ។

បណ្តាគណនីអចលកម្ម ត្រូវបានរៀបចំតាមលំដាប់ថ្នាក់ ចាប់តាំងពីប្រភេទដំបូងនៃចំណែកដែលបង្កើត អចលកម្មនោះ ( អចលកម្មអរូបី និងអចលកម្មរូបី ) ហើយទៅតាមគោលដៅនៅក្នុងសហគ្រាស( ការប្រើប្រាស់ សំរាប់វិជ្ជាជីវៈ សម្រាប់កិច្ចការផ្សេងទៀត ) ( សូមមើលវិធានវាយតម្លៃ ) ។

នៅក្នុងការិយបរិច្ឆេទនីមួយៗ សហគ្រាសធ្វើសារពើភ័ណ្ណលំអិតនៃអចលកម្មរបស់ខ្លួន ដូចខ្ពង់ខ្ពស់នៃ ពុល្យការិយ ។

បណ្តាអចលកម្មដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ត្រូវបានកែប្រែតម្លៃក្រោមរូបភាពជារំលស់ ឬជាសិទ្ធិបានផ្តល់ដោយការស្ថិត នៅក្នុងប្រទេសកម្ពុជា ដោយកត់ត្រាចូលបណ្តាគណនីនៃបណ្តាគណនី28 លើកណាការស្ថិតនៅក្នុងប្រទេសកម្ពុជា និង ចូលបណ្តាគណនីសិទ្ធិបានផ្តល់29 សិទ្ធិបានផ្តល់សំរាប់ការស្ថិតនៅក្នុងអចលកម្ម លើកណាការស្ថិតនៅក្នុងប្រទេសកម្ពុជា។

បណ្តាអចលកម្មដែលរំលស់អស់ហើយ ត្រូវកត់ត្រាក្នុងពុល្យការិយ នៃបណ្តាអចលកម្មនោះស្ថិតនៅក្នុង សហគ្រាស ។

បណ្តាអចលកម្មដែលត្រូវបានលក់ ឬមួយទុកទោលលែងប្រើប្រាស់ ឬចាត់ទុកជាដែកទាស់ៗ ត្រូវលុប ចេញពីគណនីអចលកម្ម ។

រំលស់និងសិទ្ធិបានផ្តល់ ដែលទាក់ទងនឹងអចលកម្មទាំងនោះត្រូវបានលុបចេញពីគណនី ដែលពាក់ព័ន្ធ ។ បណ្តាអចលកម្មរូបី និងហិរញ្ញវត្ថុត្រូវបានវាយតម្លៃឡើងវិញ ។

### 20- អចលកម្មអរូបី (IMMOBILISATIONS INCORPORELLES)

គណនីអចលកម្មអរូបីប្រមូលផ្តុំនូវចំណាយបន្តបន្ទាប់នៃការទិញ មធ្យោបាយអាជីវកម្មដែលអាចផ្តល់តំបន់ នៅពេលអនាគត ហើយអាចលក់ដោយតិចតួចវិញក៏បាន ។

គណនីនេះត្រូវបានបែងចែកជា :

- 201- "សោហ៊ុយបង្កើតសហគ្រាស" ដែលកត់ត្រានូវចំណាយដែលសហគ្រាសទទួលបាន ជាពិសេសនៅពេល បង្កើតសហគ្រាសនៅពេលទិញ មធ្យោបាយអចលកម្មនៃអាជីវកម្ម ។
- 203- "សោហ៊ុយស្រាវជ្រាវនិងអភិវឌ្ឍន៍" ដែលកត់ត្រានូវសោហ៊ុយស្រាវជ្រាវនិងអភិវឌ្ឍន៍ ដែលត្រូវកត់ត្រា ចូលក្នុងអចលកម្មអរូបី លើកណាសោហ៊ុយនោះឆ្លើយតបនឹងលក្ខខណ្ឌខ្លះដូចខាងក្រោមនេះ :

\* គំរោងត្រូវបានពិនិត្យដោយខ្សែកម្រិត ហើយមានកំពស់ណាមត់ នៃភាពដោយផលគ្រប់គ្រាន់ ខាង  
ពាណិជ្ជកម្ម ។

\* លើកលែងករណីពិសេស សេវាហិរញ្ញវត្ថុទាំងនោះត្រូវរំលស់អស់ជាម៉ាត់ខាត ក្នុងរយៈពេលមួយដែលមិន  
អាចលើសពីប្រាំឆ្នាំ ។

គណនី សេវាហិរញ្ញវត្ថុប្រេងនិងអភិវឌ្ឍន៍ ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន  
គណនី 72 ផលិតកម្មអចលន ។ ក្នុងករណីបរាជ័យនៃគំរោង ចំណាយស្របគ្នាត្រូវបានរំលស់ភ្លាម ដោយ  
កត់ត្រាខាងឥណទាន គណនីរងនៃគណនី 68 ថាវត្តមានដោយរំលស់សព្វសេសលើអចលកម្ម ។

205- ប្រកាសនីយប័ត្រ, សញ្ញា, អាជ្ញាប័ណ្ណ, សម្បទាន, ឡូហ្សូស្តែល (Logiciels) ដែលកត់ត្រាចំណាយ ដែល  
បានចោលដើម្បីទទួលបានប្រយោជន៍ ដែលច្បាប់ការពារពន្ធដារ អ្នកនិពន្ធឬអ្នកទទួលបានប្រយោជន៍ ពីសិទ្ធិ  
ធ្វើអាជីវកម្មនៃប្រកាសនីយប័ត្រ នៃអាជ្ញាប័ណ្ណ នៃសញ្ញា នៃហ្វេរ៉ូម៉ាទ្រី ពីសិទ្ធិនិយោជន៍ អ្នករសោស្ត្រនិងសិល្បៈ  
ឬចំពោះជនជាម្ចាស់សម្បទាន ។ ចំណែកនេះត្រូវបានការពារដោយច្បាប់

206- "សិទ្ធិភតិសន្យា" ដែលកត់ត្រាបរិយាទានលទ្ធកម្មនៃសិទ្ធិប្រើប្រាស់ ស្ថិតណាសិទ្ធិបានទិញពីភតិយជនម្នាក់។

207- " មូលនិធិពាណិជ្ជកម្ម " ដែលកត់ត្រានូវចំណែកអរូបីនៃមូលនិធិពាណិជ្ជកម្ម លើកលែងតែចំណែកទាំង  
នេះ ត្រូវបានវាយពន្ធដារចំពោះ ដូច្នោះចំណែកទាំងនោះត្រូវបានកត់ត្រាចូលខ្ទង់អចលកម្មអរូបី ដែលស្របនឹង  
ប្រភេទរបស់វា : ប្រកាសនីយប័ត្រ, សញ្ញា, សម្បទាន, សិទ្ធិភតិសន្យា...។

21- អចលកម្មរូបី (IMMOBILISATIONS CORPORELLES)

ដើម្បីបំពេញបញ្ជីសំយោគ គេអាចបែងចែកអចលកម្មរូបី ជាអចលកម្មរូបីអាជីវកម្មនិងជាអចលកម្មរូបី  
ក្រៅអាជីវកម្ម ។

អចលកម្មរូបីអាជីវកម្ម ជាអចលកម្មដែលមានរូបលើយទុកសំរាប់ធ្វើប្រតិបត្តិការអាជីវកម្មដែលសហគ្រាសមាន  
សិទ្ធិជាកម្មសិទ្ធិ

គណនី 21 ត្រូវបញ្ជាក់ចេញជា :

211- ដីធ្លី

212- ការរៀបចំ តុបតែងដីធ្លី

213- សំណង់

214- សំណង់លើដីអ្នកដទៃ

215- ឋានភូមិប្រទេស សំភារៈឧបករណ៍ និងហត្ថលេខាស្នាមហកម្ម

218 អចលកម្មប្រើប្រាស់ 2181 ដែលមានឋានភូមិប្រទេស 2182 សំភារៈឧបករណ៍អ៊ីកត្រូនិក

2183 សំភារៈឧបករណ៍ការិយាល័យនិងសំភារៈកុំព្យូទ័រ សម្ភារៈបរិក្ខារ

2186 -សំភារៈឧបករណ៍ដេឡូប៊ី

ការប្រព្រឹត្តទៅនៃគណនី 2 មុនការប្រព្រឹត្តទៅនៃបណ្ណាគណនីថ្នាក់ 2

ប៉ុន្តែនៅចុងការិយបរិច្ឆេទ បើសហគ្រាសមានបំណងលក់ឬដាក់អចលកម្មក្នុងអំឡុងការិយបរិច្ឆេទបន្ទាប់ ឬបើអចលកម្មបានបាត់បង់ បណ្ណាគណនីនៃគណនី 2 ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទាន គណនីរង អចលកម្មកំពុងរង់ចាំការលក់ ឬ អចលកម្មដែលអ្នកប្រើប្រាស់ នៃគណនី 25 អចលកម្មប្រើប្រាស់ អាជីវកម្ម ។ គណនីរង រំលស់អចលកម្មប្រើប្រាស់អាជីវកម្ម ពាក់ព័ន្ធត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទាន គណនីរងមួយនៃគណនី រំលស់អចលកម្មប្រើប្រាស់អាជីវកម្ម ត្រូវបានកាត់ត្រាខាងឥណទាន រំលស់នៃអចលកម្មពាក់ព័ន្ធ ។

23- អចលកម្មកំពុងផលិត ( អចលកម្មមិនទាន់រំលស់ ) (IMMOBILISATIONS EN COURS)

គណនី អចលកម្មកំពុងផលិត កាត់ត្រាដើម្បីអចលកម្មមិនទាន់រំលស់ នៅចុងការិយបរិច្ឆេទនីមួយៗ ។

គណនីនេះត្រូវបញ្ជាក់ថា :

231 អចលកម្មកំពុងផលិត ដែលកាត់ត្រាអចលកម្មប្រើប្រាស់ដែលបង្កើតដោយមធ្យោបាយផ្ទាល់របស់សហគ្រាស ឬអចលកម្មប្រើប្រាស់ដែលសហគ្រាសជួលអ្នកក្រៅដោយធ្វើក្នុងរយៈពេលមួយដំបូង ។

ការប្រព្រឹត្តទៅនៃបណ្ណាគណនីរងមុនការប្រព្រឹត្តទៅនៃបណ្ណាគណនីថ្នាក់ 2 ។

237 ចំនួនប្រាក់បានបង់ក្នុងការបញ្ជាទិញអចលកម្មរូប និង

238- ចំនួនប្រាក់បានបង់ក្នុងការបញ្ជាទិញអចលកម្មរូប កាត់ត្រានៅចុងការិយបរិច្ឆេទនៃបុរេប្រទាននិងប្រាក់រំដោះ បានបង់ដោយអ្នកផ្គត់ផ្គង់អចលកម្មដែលមិនទាន់បានទទួល ។

ត្រូវរាប់ថា :

- បុរេប្រទាន : ចំនួនប្រាក់បានបង់មុនការចាប់ផ្តើមការអនុវត្តបញ្ជាទិញ ឬចំនួនប្រាក់បានបង់លើសនៃ

ធនៃសំភារៈផ្គត់ផ្គង់ដែលបានផ្តល់ ឬនៃការងារដែលបានអនុវត្តរួចរាល់ ។

- ប្រាក់រំដោះ : ចំនួនប្រាក់បានបង់ផ្អែកលើការបញ្ជាទិញស្តង់ដារនៃការអនុវត្តមួយភាគ ។

24. សំរាប់សហគ្រាសកសិកម្ម

**25. អចលកម្មបីក្រៅអាជីវកម្ម (IMMOBILISATIONS CORPORELLES HORS EXPLOITATION)**

អចលកម្មបីក្រៅអាជីវកម្មមាន:

- មួយផ្នែកអចលកម្មដែលមិនចាំបាច់ដល់អាជីវកម្មហើយជាកម្មសិទ្ធិរបស់សហគ្រាស
- មួយផ្នែកទៀត អចលកម្មដែលនៅទុំរករឹយបរិច្ឆេទរងហាការដោះស្រាយ(ឬដកចេញ) ឬបានចាត់បង់
- គណនីអចលកម្មក្រៅអាជីវកម្មនេះត្រូវបានកត់ត្រាខាងឥណទាន

គណនីអចលកម្មពាក់ព័ន្ធត្រូវបានកត់ត្រាខាងឥណទាន :

- នៅចុងការិយបរិច្ឆេទ នូវតម្លៃពេលបច្ចុប្បន្ន (ឬតម្លៃដែលវាយតម្លៃឡើងវិញ ) នៃអចលកម្ម ដោយកត់ត្រាខាងឥណទានគណនីអចលកម្មបីក្រៅអាជីវកម្មពាក់ព័ន្ធ (21) ។
- នៅពេលលក់ដោយកត់ត្រាខាងឥណទានគណនី តម្លៃគណនេយ្យនៃចំណែកសកម្មដែលបានលក់ 675 និងគណនីរលស់ 28 ពាក់ព័ន្ធ ។

**26- ភាគកម្មនិងឥណទេយ្យពាក់ព័ន្ធនិងភាគកម្ម (PARTICIPATIONS ET CREANCES RATTACHEES A DES PARTICIPATIONS)**

គណនី 26 ភាគកម្មនិងឥណទេយ្យពាក់ព័ន្ធនិងភាគកម្ម ត្រូវបណ្តប់អចលកម្មហិរញ្ញវត្ថុ ហើយញែកចេញថា :

261- "មូលប័ត្រភាគកម្ម" គឺមូលប័ត្រដែលការកាន់កាប់វិភាគមានប្រយោជន៍ដល់សកម្មភាពរបស់សហគ្រាស ជាអាទិ៍ព្រោះការកាន់កាប់នេះ អនុញ្ញាតអោយសហគ្រាសមានឥទ្ធិពលទៅលើក្រុមហ៊ុនធុរកិច្ចមួយមូលប័ត្រ ឬ គ្រូធានីក្រុមហ៊ុននោះ ។

គណនីរងនេះត្រូវបានកត់ត្រាខាងឥណទាននូវតម្លៃសហវិភាគ ឬនូវបរិយាយទានលទ្ធកម្ម ដោយកត់ត្រាខាងឥណទាន តាមករណីនីមួយៗ :

- នៃគណនី 10 មូលធន ឬ គណនីរង "សមាគម-ប្រតិបត្តិការលើមូលធន" នៃគណនី 456
- នៃគណនី 404 អ្នកផ្គត់ផ្គង់អចលកម្ម ឬបណ្តាគណនីហិរញ្ញវត្ថុពាក់ព័ន្ធ ។
- គណនីរងនេះត្រូវបានកត់ត្រាខាងឥណទាន ក្នុងករណីលក់មូលប័ត្រដោយកត់ត្រាខាងឥណទានគណនីរង "តម្លៃគណនេយ្យនៃចំណែកសកម្មដែលបានលក់" នៃគណនី 675 ។

267- "ឥណទេយ្យពាក់ព័ន្ធនិងភាគកម្ម" ដែលកត់ត្រានូវឥណទេយ្យ ដែលកើតឡើងក្នុងឱកាសនៃការអោយបណ្តាសហគ្រាសទៀតខ្ចី ដែលក្នុងនោះសហគ្រាសមូលប្រយោជន៍ភាគកម្មដែរ ។

គណនីរងនេះត្រូវបានកត់ត្រាខាងឥណទាន :

- ដោយកត់ត្រាខាងឥណទាន បណ្តាគណនីរតនវត្ថុ (51,53) ។

ធនាគារនេះ ត្រូវបានកត់ត្រាខាងឥណទាន :

• ឆ្នាំចំនួនទឹកប្រាក់នៃការសងដែលបានទទួល ដោយកត់ត្រាខាងឥណទានបណ្តាធនាគារ (51,53) ។

**27- អចលកម្មហិរញ្ញវត្ថុផ្សេងៗ (AUTRES IMMOBILISATIONS FINANCIERES)**

ធនាគារ 27 "អចលកម្មហិរញ្ញវត្ថុផ្សេងៗ" ញែកចេញជា :

271- "មូលប័ត្រអចលកម្ម" គឺមូលប័ត្រក្រៅពីមូលប័ត្រភាគកម្មដែលសហគ្រាសមិនមានបំណង ប្រមូលភាពលក់ ទៅវិញក្នុងរយៈពេលខ្លី ។

ការប្រព្រឹត្តទៅនៃធនាគារនេះ ដូចគ្នានឹងការប្រព្រឹត្តទៅនៃធនាគារ "មូលប័ត្រភាគកម្ម" ។

274- "ការអោយខ្ចី" គឺចំនួនទឹកប្រាក់ដែលបានប្រគល់អោយឥតយល់ព្រមនៃកិច្ចសន្យា សំរាប់រយៈពេលមួយ។

ធនាគារនេះ ត្រូវបានកត់ត្រាខាងឥណទាន :

• ឆ្នាំចំនួនទឹកប្រាក់ដែលបានសង ដោយកត់ត្រាខាងឥណទាន បណ្តាធនាគារ (51,53) ឬបណ្តា ធនាគារឥតយល់ព្រម ។

ធនាគារនេះត្រូវបានកត់ត្រាខាងឥណទាន :

• ឆ្នាំចំនួនទឹកប្រាក់នៃការសងដែលបានទទួល ដោយកត់ត្រាខាងឥណទានបណ្តាធនាគារ (51,53) ។

275 - " និក្ខិត្តភណ្ឌនិងប្រាក់ធានាបានចរ" ដែលកត់ត្រាឆ្នាំចំនួនទឹកប្រាក់ដែលបានសងអោយឥតយល់ព្រម ជាការ ធានាការប្រតិបត្តិកិច្ចសន្យា ហើយចំនួនទឹកប្រាក់នេះមិនអាចយកមកប្រើប្រាស់បានរហូតដល់ចប់កិច្ចសន្យា ។

ធនាគារនេះត្រូវបានកត់ត្រាខាងឥណទាន :

- ឆ្នាំចំនួនទឹកប្រាក់ដែលបានសង ដោយកត់ត្រាខាងឥណទានបណ្តាធនាគារ (51,53) បណ្តាធនាគារ ឥតយល់ព្រម ។

ធនាគារនេះត្រូវបានកត់ត្រាខាងឥណទាន :

- ឆ្នាំចំនួនទឹកប្រាក់នៃការសងដែលបានទទួល ដោយកត់ត្រាខាងឥណទាន បណ្តាធនាគារ (51,53)

បើនិក្ខិត្តភណ្ឌនិងប្រាក់ធានាត្រូវបានសងវិញ ឬនៃធនាគារ "បន្តកិសេសផ្សេងៗ" នៃធនាគារ 67 បន្តកិសេស ក្នុងករណីមិនគោរពកិច្ចសន្យា ។

**28- រំលស់អចលកម្ម (AMORTISSEMENTS DES IMMOBILISATIONS)**

រំលស់សំរាប់ការស៊ីកលថតិការពិនិត្យកត់ត្រាធនាគារ អំពីការថយតម្លៃនៃចំណែកអចលកម្ម ដែលបណ្តាលមកពីការប្រើប្រាស់ ពីពេលវេលា ពីការផ្លាស់ប្តូរឬទ្រុឌទ្រោមនិងពីមូលហេតុផ្សេងៗទៀត ។

គណនីនេះត្រូវបានចែកបន្តដូចគណនី 20,21,22,24 និង 25 ។

បណ្តាគណនីរបស់អចលកម្ម ត្រូវបានកត់ត្រាខាងឥណទាន ទៅតាមករណី នៃម៉ូឌុលទឹកប្រាក់ដែល ត្រូវរំលស់ក្នុងមួយឆ្នាំ ដោយកត់ត្រាខាងឥណទានបណ្តាគណនីរង ទោយជ្វាទានដោយដល់របស់អចលកម្មអរូបី ទោយជ្វាទានដោយដល់របស់អចលកម្មរូបិយភាវីកម្ម ទោយជ្វាទានដោយដល់របស់អចលកម្មរូបិយភាវីកម្ម នៃគណនី 68 ។

បណ្តាគណនីរបស់អចលកម្ម ត្រូវបានកត់ត្រាខាងឥណទាន :

- នៅពេលបញ្ចេញអចលកម្មពីសហគ្រាស ដោយកត់ត្រាខាងឥណទាន គណនីអចលកម្មពាក់ព័ន្ធ តម្លៃ គណនេយ្យនៃអចលកម្មត្រូវបានកត់ត្រាខាងឥណទានគណនីរង តម្លៃគណនេយ្យនៃចំណែកសកម្មរបស់គណនី គណនី 67, (675) ។

29- សិទ្ធិធានធនសំរាប់ការសឹកវេចអចលកម្ម (PROVISIONS POUR DEPRECIATION DES IMMOBILISATIONS)

សិទ្ធិធានធនសំរាប់ការសឹកវេចជាភារពិនិត្យកត់ត្រាគណនេយ្យដែលកើតមាន ចំពោះចំណែកសកម្មដែល មានតម្លៃបច្ចុប្បន្នទាបជាងតម្លៃមូលដ្ឋាន ចំពោះអចលកម្មដែលមិនអាចរំលស់បាន ឬទាបជាងតម្លៃម៉ាត់រំលស់ចំពោះ អចលកម្មដែលអាចរំលស់បាន ។ ការសឹកវេចនេះ ត្រូវបានវិនិច្ឆ័យថាអាចប្រែក្រាស់វិញបាន ។

- គណនីនេះត្រូវបញ្ជាក់ទេញជា
- សិទ្ធិធានធនសំរាប់ការសឹកវេចអចលកម្មអរូបី
- សិទ្ធិធានធនសំរាប់ការសឹកវេចអចលកម្មរូបិយភាវីកម្ម
- សិទ្ធិធានធនសំរាប់ការសឹកវេចអចលកម្មរូបិយភាវីកម្ម

នៅពេលបង្កើតសិទ្ធិធានធនសំរាប់ការសឹកវេច ឬការបង្កើតសិទ្ធិធានធនមួយដែលបានបង្កើតហើយ គណនីសិទ្ធិធានធនពាក់ព័ន្ធ ត្រូវបានកត់ត្រាខាងឥណទាន ដោយបណ្តាគណនីរងនៃទោយជ្វាទានដោយដល់របស់ និងសិទ្ធិធានធននៃគណនី 68 ។

នៅពេលបញ្ចេញសិទ្ធិធានធនមួយដែលក្លាយជាគ្មានកម្រិតក្នុងតម្លៃសិទ្ធិធានធននោះ គណនីសិទ្ធិធានធន ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានបណ្តាគណនីរងសមស្រប នៃគណនី 78 ការយក មកវិញនៃរបស់និងសិទ្ធិធានធន ។

ជាពេលករណី នៅចូលក់អចលកម្ម សិទ្ធិធានធនសំរាប់ការសឹកវេចដែលបានបង្កើតពីមុន ត្រូវបានលុបចោល ដោយកត់ត្រា ខាងឥណទានគណនីរងមួយសមស្របនៃគណនី 78 ការយកមកវិញនៃរបស់និងសិទ្ធិធានធន ។

អចលកម្មរូបិយភាវីកម្មបង្កើតជាខ្ទង់មួយនៃសកម្មអចលកម្មនៃតុល្យការ រំលស់សំរាប់ការសឹកវេចត្រូវបានកត់ ត្រាខាងសកម្ម ដោយបន្តយកខ្ទង់ដែលពាក់ព័ន្ធ ។

### ជំពូក ៣

ជំពូក ៣ មានបណ្តាញស្តុកនិងផលិតផលកំពុងផលិត ។

#### ចំណែកជាការផ្សំ

បណ្តាញស្តុកជំពូក ៣ កត់ត្រាសំណុំនៃទ្រព្យឬនៃសេវាដែលធ្វើចូលក្នុងជំរកជីវកម្ម  
នៃសហគ្រាសដើម្បី :

- ឬមួយយកទៅលក់ដោយមិនចាប់កែច្នៃឬដោយកែច្នៃ
- ឬមួយប្រើប្រាស់អស់ទៅដោយការប្រើប្រាស់ ។

ទ្រព្យទាំងអស់ដែលត្រូវបានចាត់ទុកជាស្តុកជាកម្មសិទ្ធិរបស់សហគ្រាសហើយដែលឆ្លើយតបនិង  
លក្ខណៈវិនិច្ឆ័យដូចខាងក្រោមនេះ :

- បណ្តាទ្រព្យដែលធ្វើទុក ដូចជាសំបកដេចខ្ទប់ ដែលអាចប្រមូលវិញតែមិនអាចកត់ភិនពាន  
មួយៗ : ដប កេសដាក់ដប ។ ល ។
- បណ្តាទ្រព្យដែលរក្សាទុក ខាងកើយជន
- បណ្តាទ្រព្យដែលទិញ ប៉ុន្តែមិនទាន់បានទទួល
- បណ្តាទ្រព្យដែលបានទទួលហើយ ប៉ុន្តែវិក្កយប័ត្រមិនទាន់មកដល់  
ផ្ទុយទៅវិញមិនមានក្នុងស្តុក :
- បណ្តាទ្រព្យដែលបានលក់ ប៉ុន្តែមិនទាន់បានប្រគល់
- បណ្តាទ្រព្យដែលបានប្រគល់ ប៉ុន្តែមិនទាន់បានធ្វើវិក្កយប័ត្រ

#### លក្ខណៈវិនិច្ឆ័យនៃការកែប្រែ ( ការសំគាល់ )

ចំពោះស្តុកនិងផលិតផលកំពុងផលិត លក្ខណៈវិនិច្ឆ័យត្រូវបានប្រើសម្រាប់ :

\*ប្រភេទរបន្តនៃទ្រព្យ ឬ ប្រភេទនៃសេវា  
 លក្ខណៈវិនិច្ឆ័យនេះត្រូវបានប្រើប្រាស់សំរាប់ការរៀបចំផ្ទៃក្នុងនៃស្តុក នៃការងារ ផលិតផលឬសេវានៃ  
 ផលិតផលកំពុងផលិត ។

\*លំដាប់រៀងតាមកាលនៃជំនឿសកម្ម

លក្ខណៈវិនិច្ឆ័យនេះត្រូវបានប្រើប្រាស់សំរាប់ការព្យួរនៅពេលធ្វើសារពើភ័ណ្ណ ស្តុកនិងផលិតផលកំពុងផលិត ក្នុងខ្នងដូចតទៅ :

- ការផ្គត់ផ្គង់ ( វត្ថុធាតុដើម និងសំភារៈផ្គត់ផ្គង់ . វត្ថុធាតុ និងសំភារៈផ្គត់ផ្គង់ប្រើប្រាស់សំបកដេតឌុប ) ។
- ផលិតកម្មកំពុងផលិត ( ផលិតផលកំពុងផលិត . ការងារកំពុងធ្វើ . យេវាកំពុងធ្វើ )
- ផលិតកម្ម ( ផលិតផលពាក់កណ្តាលសំរេច . កាកសំណល់ )
- ទ្រព្យសំរាប់លក់ទៅវិញដោយមិនចាប់កែច្នៃ ( ទំនិញ ) ។

ចំពោះការរៀបចំទ្រព្យនិងសេវាដែលទិញពីក្រៅហើយចាំបាច់ដល់ដំណើរការធ្វើសកម្មភាពរបស់ខ្លួន សហគ្រាសប្រើប្រាស់លក្ខណៈវិនិច្ឆ័យនៃស្រកទ្រព្យ ។

វិធានវាយតម្លៃដែលអនុវត្តលើស្តុកនិងផលិតផលកំពុងផលិតជាវិធានទូទៅដែលបានអធិប្បាយក្នុងជំពូក វិធានវាយតម្លៃ ។

ស្តុកអាចអនុវត្តតាម :

\* វិធីសារពើភ័ណ្ណអចិន្ត្រៃយ៍ដែលអនុញ្ញាតអោយដឹងជាប្រចាំនូវស្តុកដែលនៅមានជាបរិមាណនិងជាតម្លៃក្នុងអំឡុងការិយបរិច្ឆេទ ឬ ដំណាក់កាលដោយមានការកាត់ត្រាចលនាចូលនិងចេញនៃស្តុក ។

\* វិធីសារពើភ័ណ្ណដែលមានកំណត់ត្រាដែលមិនអនុញ្ញាតអោយដឹងរាល់ពេលនូវចំនួនទឹកប្រាក់នៃស្តុក ការកំណត់ជាបរិមាណនិងជាតម្លៃត្រូវបានធ្វើ ចាប់ពីជំរឿនរូបវន្តតាមដំណាក់កាល :

- ទំនិញ . វត្ថុធាតុដើម . វត្ថុធាតុប្រើប្រាស់

ល្អិតណាសហគ្រាស ធ្វើសារពើភ័ណ្ណ ទ្រព្យរបស់ខ្លួន ដែលមានក្នុងស្តុក តែនៅដំណាក់ត្រាសហគ្រាស អនុវត្តបទបញ្ញត្តិណាមួយដូចតទៅ :

1- ការទិញ និងសេវាវិយបន្ទាប់បន្សំនៃការទិញ ត្រូវបានធ្វើធានាឲ្យកម្មជាបន្តក្នុងអំឡុងត្រា ទាំងមូលដូចជាការទិញនិងសេវាវិយបន្ទាប់បន្សំទាំងនោះ ត្រូវបានប្រើប្រាស់ទាំងអស់ ។

2. បន្ទាប់មកចំនួនទឹកប្រាក់ទាំងអស់ នៃបន្ទុកត្រូវបានកែតម្រូវ នៅថ្ងៃបិទការិយបរិច្ឆេទ ដោយ  
ការប្រែប្រួលនៃស្តុក ដើម្បីរៀបចំឡើងវិញនូវបរិយាទានសេរុបនៃការទិញដែលបានលក់បើក ។ ដូច្នោះ:

• ស្តុកនៃពុលការបិទនៃគ្រាមុន ( ស្តុកដើមគ្រា ) ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់  
ត្រាខាងឥណទាន គណនី "ការប្រែប្រួលនៃស្តុក" 603 ។

• ស្តុកនៃពុលការបិទនៃគ្រាដែលកន្លងទៅ (ស្តុកចុងគ្រា) ត្រូវបានកាត់ត្រាខាងឥណទាន  
ដោយកាត់ត្រាខាងឥណទាន គណនី "ការប្រែប្រួលនៃស្តុក" 603 ។

3. ស្តុកទាំងឡាយត្រូវបានវាយតម្លៃតាមបរិយាទានទិញផ្ទាល់ ដោយផ្អែកលើក្រុមហ៊ុនទិញ  
និង សេវាហិរញ្ញប្បទានបន្តប្រចាំថ្ងៃ ដែលអាចកាត់ចេញលើបរិមាណស្តុក ។

4. បណ្តាធានីបន្តដែលកាត់ត្រាសេវាហិរញ្ញប្បទានបន្ត ត្រូវបានញែកដើម្បីបង្ហាញសេវាហិរញ្ញប្បទាន  
នោះក្នុងគណនីរងពិសេស ។

**-ផលិតកម្មរបស់សហគ្រាស**

ផ្អែកលើសហគ្រាសប្រើវិធានការណ៍ណែនាំណាត់ត្រា សហគ្រាសនោះអនុវត្តបទបញ្ញត្តិគណនេយ្យដូចតទៅ:

1. បណ្តាបន្ទុកត្រូវបានធ្វើគណនេយ្យកម្មដូចជាបន្ទុកនោះប្រើប្រាស់អស់ភ្លាម ។ បន្ទុកនោះមានវត្តមាន  
ដើម វត្តមានប្រើប្រាស់និងសំភារៈផ្គត់ផ្គង់ ។

2. បន្ទាប់មកចំនួនទឹកប្រាក់សរុបនៃបន្ទុកត្រូវបានកែតម្រូវ នៅថ្ងៃបិទការិយបរិច្ឆេទ ។

• ដោយការប្រែប្រួលនៃស្តុកដើម្បីរៀបចំឡើងវិញនូវចំនួនទឹកប្រាក់នៃការទិញវត្តមានដែល  
ប្រើប្រាស់ក្នុងគ្រា ( សមមើលកថាខ័ណ្ឌមុន )

• ដោយផលិតកម្មបានស្តុកក្នុងការិយបរិច្ឆេទដើម្បីរៀបចំបរិយាទានផលិតកម្មនៃផលិតផល  
កែច្នៃ ( ឬសេវាបានបំពេញ ) ដែលបានលក់ក្នុងអំឡុងគ្រានោះ ។

ដោយហេតុនេះ :

• ស្តុកផលិតផលនៃពុលការបិទនៃគ្រាមុន ( ស្តុកដើមគ្រា ) ត្រូវបានកាត់ត្រាខាងឥណទានដោយកាត់ត្រា  
ខាងឥណទាននៃគណនីផលិតកម្មបានស្តុក 713 ។

• ស្តុកផលិតផលនៃពុលការបិទនៃគ្រាដែលកន្លងទៅ (ស្តុកចុងគ្រា) ត្រូវបានកាត់ត្រាខាងឥណទាន  
ដោយកាត់ត្រាខាងឥណទាននៃគណនីផលិតកម្មបានស្តុក 713 ។

3. ស្តុកផលិតផលត្រូវបានវាយតម្លៃតាមបរិយាទានផលិតកម្មដោយផ្អែកលើបរិយាទានផលិតកម្ម  
សរុប តាមសមាមាត្រនៃបរិមាណដោយប្រៀបធៀបនឹងបរិមាណដែលមាននៅដើមគ្រានិងបរិមាណដែល  
ផលិតក្នុងអំឡុងគ្រា ។

4. បណ្តាគណនីបន្តកដែលត្រូវបានកត់ត្រាចំណែកនៃបរិយាទានផ្ទាល់នៃផលិតផលឬសេវា ត្រូវបានញែកដើម្បីបង្ហាញផលិតផលឬសេវានោះក្នុងគណនីរងពិសេស ។

31 វត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់ (MATIERES PREMIERES ET FOURNITURES)

គណនី "វត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់" កត់ត្រានូវវត្ថុនិងវត្ថុធាតុ ដែលបានកែច្នៃច្រើនឬតិច សំរាប់បញ្ចូលក្នុងសមាសភាពនៃផលិតផលកែច្នៃឬផលិត ។

វត្ថុធាតុដើមត្រូវបានចុះចូលក្នុងគណនីរងព្រមទាំងសំភារៈផ្គត់ផ្គង់ទៅតាមការប្រែប្រួលនៃ ប្រភេទរបស់វត្ថុធាតុដើម និងសំភារៈនោះក្នុងសកម្មភាពដែលបានបំពេញ ។

វិធានវាយតម្លៃ

\* វិធីសារពើភ័ណ្ឌអចិន្ត្រៃយ៍

គណនីរង របស់គណនី 31 វត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់ ត្រូវបានកត់ត្រាខាងផលទាន នៅពេលចូលក្នុងខ្សែផលិតកម្ម ដោយកត់ត្រាខាងផលពន្ធ គណនីរង "ការប្រែប្រួលនៃ ស្តុកវត្ថុធាតុដើម និងសំភារៈផ្គត់ផ្គង់" ពាក់ព័ន្ធនៃគណនី 603 ។

នៅដំណាច់ការិយបរិច្ឆេទ គណនីរងទាំងឡាយនៃគណនី 31 វត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់ ត្រូវបានកត់ត្រាខាងផលពន្ធនូវចំនួនទឹកប្រាក់នៃបរិយាទានលទ្ធកម្មនៃចំណែកដែលកំពុងកើត ដោយកត់ត្រា ខាងផលទាននៃគណនីរង "ការប្រែប្រួលនៃស្តុកវត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់" ពាក់ព័ន្ធនៃគណនី 603 ។

នៅពេលចូលវិញ្ញាប័ត្រផលទានដែលទាក់ទងនឹងការបញ្ចុះតម្លៃពេលវេលាជួញដូរនិងសំភារៈផ្គត់ផ្គង់ក្នុងស្តុក បណ្តាគណនីរងនៃគណនី 31 ត្រូវបានកត់ត្រាខាងផលពន្ធ ដោយកត់ត្រាខាងផលពន្ធនៃគណនីរង "ការប្រែប្រួលនៃស្តុកវត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់" ពាក់ព័ន្ធនៃគណនី 603 ។

\* វិធីសារពើភ័ណ្ឌកំណត់ត្រា

នៅពេលបិទការិយបរិច្ឆេទ បណ្តាគណនីរងនៃគណនី 31 វត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់ត្រូវបាន កត់ត្រាខាងផលទាន :

- នូវចំនួនទឹកប្រាក់នៃបរិយាទានលទ្ធកម្មនៃស្តុកដើមគ្រា ដោយកត់ត្រាខាងផលពន្ធ គណនី "ការប្រែប្រួលនៃស្តុកវត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់" (60) ដែលពាក់ព័ន្ធ ។

**បណ្តាញនៃការត្រួតពិនិត្យការងារសាងសង់**

នូវចំនួនទឹកប្រាក់នៃបរិយាយនៃលទ្ធផលនៃការងារសាងសង់ ដោយកត់ត្រាខាងក្រោមនៃ  
គណនីរង "ការប្រែប្រួលនៃស្តុកវត្ថុធាតុដើមនិងសំភារៈ" ដែលពាក់ព័ន្ធនឹងគណនី 60 (603) ។

**កំណត់សំគាល់**

ចំពោះសំភារៈបានប្រមូលដោយសហគ្រាសនៅពេលដាក់អចលនកម្មមួយជាដែកចាស់ៗ  
ហើយទុកសំរាប់បញ្ចូលក្នុងជំនួញកម្ម (សូមមើលការប្រព្រឹត្តទៅនៃគណនីរង "វត្ថុធាតុដើមនៃការប្រមូល"  
គណនី 358 ត្រូវបានកត់ត្រាខាងក្រោម)

ដោយកត់ត្រាខាងក្រោមនៃគណនីផលិតកម្មបានស្តុក 713 បើសំភារៈប្រមូលបានអាចត្រូវ  
បានកត់ត្រាបានដោយផ្ទាល់ ។

នៃគណនីរង "វត្ថុធាតុដើមនៃការប្រមូល" ក្នុងករណីដូច្នោះ ។

ការធ្វើប្រតិបត្តិកម្ម នៃវត្ថុធាតុដើម សំភារៈទំនិញដែលមិនទាន់បានទទួលប្រាក់នៅផ្ទះភតិយធនណាម្នាក់ដែល  
ត្រូវបានកត់ត្រាក្នុងគណនី 38 ស្តុកកំពុងធ្វើដំណើរការតាមផ្លូវ ។

**32\_ ការផ្គត់ផ្គង់ផ្សេងៗ (AUTRES APPROVISIONNEMENTS)**

គណនី 32 "ការផ្គត់ផ្គង់ផ្សេងៗ" កត់ត្រានូវវត្ថុនិងវត្ថុធាតុដែលបានកែច្នៃច្រើនប្រតិបត្តិដែល  
ប្រើប្រាស់អស់នៅពេលប្រើប្រាស់ប្រតិបត្តិកម្មរូបវន្តសាស្ត្រដែលចូលរួមក្នុងប្រតិបត្តិកម្មក្នុងផលិតកម្មក្នុងអាជីវកម្មដោយ  
មិនចូលរួមសមាសភាពនៃផលិតផលដែលធ្វើប្រតិបត្តិកម្ម ឬដែលបានផលិត ពីសំភារៈផ្គត់ផ្គង់និងវត្ថុធាតុប្រើប្រាស់ប្រ  
សំបកដេកខ្ទប់ ។

**គណនី 32 ញែក**

គ្រឿងនេះដែលប្រមូលផ្តុំផលិតផលទាំងអស់ដែលអាចស្តុកបាននិងដែលបានស្តុកពិតៗ ដោយសហគ្រាស  
ហើយដែលបានប្រើប្រាស់សំរាប់បញ្ចេញទាមពលចាំបាច់ដល់សកម្មភាពរបស់សហគ្រាសនោះ ។

- \* ភ្នំរាង : ឡុង ឧស
- \* វត្តរាង : ប្រុងសាំង ម៉ាស៊ីន
- \* ឧស្ម័ន

**សំបកដេចខ្ចប់**

សំបកដេចខ្ចប់ប្រមូលផ្តុំ សំបកដេចខ្ចប់មិនប្រមូលវិញ គឺសំបកដេចខ្ចប់ដែលលាក់ជាមួយទំនិញនិងសំបកដេចខ្ចប់ធ្វើទុកគឺ សំបកដេចខ្ចប់ដែលអាចប្រមូលវិញ មិនអាចកាត់ភិនបាន ដែលប្រមូលផ្តុំសំបកដេចខ្ចប់ដែលទុកដោយឥតយន្តជ្រើសដោយបង្កើតកែ ហើយម្ចាស់យកវិញក្នុងរយៈពេលខ្លីណាមួយ ដែលបានកំណត់ ។ សំបកដេចខ្ចប់នោះមិនអាចកាត់ភិនបាន មួយ ដោយស្រួលទេ ។

**ការរៀបចំគណនេយ្យនៃសំបកដេចខ្ចប់**

សំបកដេចខ្ចប់ដែលមិនប្រមូលវិញនិងសំបកដេចខ្ចប់ដែលអាចប្រមូលវិញបានតែមិនអាចកាត់ភិនបាន គឺសំបកដេចខ្ចប់ដែលមិនអាចកាត់ភិនបានមួយៗបានដោយស្រួល ត្រូវបានរៀបចំក្នុងស្តុកសំភារៈផ្គត់ផ្គង់ ដូចជា កេសមាន់ខ្នាត ដប បន្ទះក្តារ ។

សំបកដេចខ្ចប់ដែលអាចប្រមូលវិញបានឯទៀត ដូចជា ធុនស្រូវ សីទែន ដបឈើ ជាអចលកម្ម ។ សំបកដេចខ្ចប់ត្រូវបានវាយតម្លៃ អនុលោមតាមវិធាន ដែលកំណត់សំរាប់ស្តុក ឬ អចលកម្ម ទៅតាមប្រភេទនៃសំបកដេចខ្ចប់នោះ ។

**គណនេយ្យសំបកដេចខ្ចប់**

- ការប្រព្រឹត្តទៅនៃបណ្តាគណនេយ្យនៃគណនី 32 ដូចគ្នានឹងការប្រព្រឹត្តទៅនៃគណនី 31 វត្តមានដើមនិងសំភារៈផ្គត់ផ្គង់ ( សូមមើលបទបញ្ញត្តិសេស ) ។
- សំភារៈការិយាល័យកាត់ត្រាសំភារៈ ការិយាល័យទាំងអស់ដែលសហគ្រាសស្តុកពិព្វ ។
- ផលិតផលសំរាប់ការថែទាំដែលកាត់ត្រាផលិតផលសំរាប់ការថែទាំដែលសហគ្រាសបានស្តុកពិព្វ ។
- បណ្តាគណនេយ្យក្រោយនេះ ត្រូវបានកាត់ត្រាខាងឥណទាន នូវចំនួនទឹកប្រាក់នៃស្តុកដើមគ្រា ដោយកាត់ត្រាខាងឥណទាន បណ្តាគណនី "ការប្រែប្រួលនៃស្តុក" 60 (603) ។
- បណ្តាគណនីរងទាំងនោះត្រូវបានកាត់ត្រាខាងឥណទាននូវចំនួនទឹកប្រាក់នៃស្តុកចុងគ្រា ដោយកាត់ត្រាខាងឥណទាន បណ្តាគណនី "ការប្រែប្រួលនៃស្តុក" (603) ។

33\_ កំពុងផលិតទ្រព្យ (EN COURS DE PRODUCTION DE BIENS)

គណនី " កំពុងផលិតទ្រព្យ " កាត់ត្រានូវផលិតផលកំពុងផលិត ការបង់កំពុងអនុវត្ត ។

**វិធីសារពើភ័ណ្ឌអចិន្ត្រៃយ៍**

ពេកត្រាខាងឥណទាន ៣៣

នៅពេលចូលនៃទ្រព្យកំពុងផលិតក្នុងជីវិតកម្ម ដោយកត់ត្រាខាងឥណទាន គណនីរង "ផលិតកម្មបានស្តុក" ( ផលិតផលកំពុងផលិត ) នៃគណនី 713 សំរាប់ចំនួនទឹកប្រាក់ នៃបរិយាទានវត្ថុ ធាតុដើម និងសំភារៈផ្គត់ផ្គង់ សំភារៈផ្គត់ផ្គង់និងវត្ថុធាតុប្រើប្រាស់ បន្តផលិតកម្មផ្ទាល់ ទន្ទឹមនឹងនោះ គណនីរង "ការប្រែប្រួលនៃស្តុក" ពាក់ព័ន្ធនៃគណនី 603 ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រា ខាងឥណទានបណ្តាគណនី "ស្តុក" (31 និង 32) ពាក់ព័ន្ធ ។

ល្អិតណាផលិតផលពាក់កណ្តាលសំរេចចូលក្នុងដំណាក់កាលនៃផលិតកម្ម ដោយកត់ត្រាខាងឥណទាន នៃគណនីរង "ផលិតកម្មបានស្តុក ( ផលិតផលកំពុងផលិត )" នៃគណនីរង 713 ទន្ទឹមនឹងនោះគណនី រងនេះត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនីរង "ផលិតផលពាក់កណ្តាលសំរេច" នៃគណនី 35 "ស្តុកផលិតផល" (351) ។

នៅពេលទទួលបានវិក្កយប័ត្រនៃប្រាក់ដែលត្រូវបានទាក់ទងដល់ការបញ្ចុះថ្លៃពាណិជ្ជកម្ម និងវត្ថុធាតុ និង សំភារៈផ្គត់ផ្គង់ ដែលបានបញ្ចូលក្នុងបរិយាទាននៃទ្រព្យកំពុងផលិត គណនី 33 កំពុងផលិតទ្រព្យ ត្រូវបាន កត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនីរង "ផលិតកម្មបានស្តុក(ផលិតផលកំពុងផលិត)" នៃគណនី 713 ។ នៅចុងការិយបរិច្ឆេទ គេអនុវត្តដូចគ្នាចំពោះចំនួនទឹកប្រាក់នៃការបញ្ចុះថ្លៃដែល ត្រូវទទួលនិងប្រាក់ដែលត្រូវបានទទួល ។

នៅទីបញ្ចប់នៃរចិតកម្ម(ការតាក់តែង ការរៀបរៀង) គណនី 33 កំពុងផលិតទ្រព្យ ត្រូវបាន កត់ត្រាខាងឥណទាននូវចំនួនទឹកប្រាក់នៃបរិយាទានផលិតកម្ម ដោយកត់ត្រាខាងឥណទានគណនីរងពាក់ព័ន្ធ "ផលិតកម្មបានស្តុក ( ផលិតផលកំពុងផលិត )" ។ ទន្ទឹមនឹងនោះ គណនី "ស្តុកផលិតផល" (35) ត្រូវបាន កត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានគណនីរង "ផលិតកម្មបានស្តុក ( ផលិតផល )" នៃ គណនី 713 ។

**វិធីសារពើភ័ណ្ឌកំណត់ត្រា:**

នៅពេលបិទការិយបរិច្ឆេទ គណនី 33 កំពុងផលិតទ្រព្យ ត្រូវបានកត់ត្រាខាងឥណទាន :  
នូវចំនួនទឹកប្រាក់នៃបរិយាទានផលិតកម្មនៃស្តុកដើមគ្រា ដោយកត់ត្រាខាងឥណទានគណនីរង "ផលិតកម្ម បានស្តុក ( ផលិតផលកំពុងផលិត )" នៃគណនី 713 ។

គណនី 33 ត្រូវបានកត់ត្រាខាងឥណទាន :  
នូវចំនួនទឹកប្រាក់នៃបរិយាទានផលិតកម្មនៃស្តុកចុងគ្រា ដោយកត់ត្រាខាងឥណទានគណនីរង "ផលិត កម្មបានស្តុក ( ផលិតផលកំពុងផលិត )" នៃគណនី 713 ។

**34- កំពុងផលិតសេវា (EN COURS DE PRODUCTION DE SERVICES)**

គណនី 34 "កំពុងផលិតសេវា" កត់ត្រាការផ្តល់សេវាតាមកិច្ចសន្យាដែលមិនទាន់រប់ ដែលកិច្ចសន្យាមិនបានគ្រោងទុកនូវការផ្ទេរសិទ្ធិបញ្ជី។ ឬបើការផ្តល់សេវានេះបានរប់ហើយ ល្អិតណាមួយកិច្ចសន្យាថែមទៀតមានតែការយល់ព្រមរបស់អតិថិជនលើតម្លៃទេដែលកំណត់ដណ្តើមរកបាន ។

**35- ស្តុកផលិតផល (STOCKS DE PRODUITS)**

គណនី "ស្តុកផលិតផល" ញែក  
ផលិតផលកាកកណ្តាលសំរេចដែលកត់ត្រាផលិតផលដែលបានដល់ដំណាក់កាលបង្កើនមួយប៉ុន្តែដែលទុកសំរាប់បញ្ចូលក្នុងដំណាក់កាលផ្សេងទៀត ។  
ផលិតផលសំរេចដែលកត់ត្រាផលិតផលដែលបានដល់ដំណាក់កាលបង្កើនជាស្ថាពរក្នុងជំនួញផលិតកម្ម ។  
ផលិតផលសំណល់ដែលកត់ត្រាកាកសំណល់ផលិតកម្មដែលធម្មតាសម្រាប់ទុកលក់ : កំទេចក្រណាត់ឈើ លោហធាតុ ... របស់ដែលគេមិនព្រមទទួលយកដោយធ្វើខុសពីខ្នាត ។  
វត្ថុធាតុប្រមូលបាន ។

**វិធីសារពិភ័ណ្ឌអចិន្ត្រៃយ៍ :**

នៅទំហំផ្តល់ដំណាក់កាលបង្កើន អន្តរកាលបញ្ចប់នៃផលិតផលមួយ គណនីរងពាក់ព័ន្ធនៃគណនី 35 "ស្តុកផលិតផល" ត្រូវបានកត់ត្រាខាងដណ្តើម ដោយកត់ត្រាខាងដណ្តើមនៃគណនី "ផលិតកម្មបានស្តុក (ផលិតផល)" 713 ពាក់ព័ន្ធ ទន្ទឹមនឹងនោះ បណ្តាគណនីរងនៃគណនី "ផលិតកម្មបានស្តុក (ផលិតផលកំពុងផលិត)" 713 ត្រូវបានកត់ត្រាខាងដណ្តើម ដោយកត់ត្រាខាងដណ្តើម បណ្តាគណនីរងនៃគណនី "កំពុងផលិតទ្រព្យ" 33 ។

នៅពេលលក់ផលិតផលក្នុងស្តុក គណនីរងពាក់ព័ន្ធនៃគណនី 35 ត្រូវបានកត់ត្រាខាងដណ្តើម ដោយកត់ត្រាខាងដណ្តើមនៃគណនីរង "ផលិតកម្មបានស្តុក (ផលិតផល)" នៃគណនី 713 ពាក់ព័ន្ធ ។

នៅពេលទទួលបានវត្ថុធាតុដើមឡើងវិញដោយការបញ្ចុះបញ្ចូលវត្ថុធាតុដើមសំរាប់ផ្គត់ផ្គង់ដែលបញ្ចូលក្នុងបរិយាកាសផលិតផលក្នុងស្តុក គណនីរងពាក់ព័ន្ធនៃគណនី 35 "ស្តុកផលិតផល" ត្រូវបានកត់ត្រាខាងដណ្តើម ដោយកត់ត្រាខាងដណ្តើមនៃគណនីរង "ផលិតកម្មបានស្តុក (ផលិតផល)" នៃគណនី 713 ។

នៅពេលដែលផលិតផលបានលក់ត្រូវធ្វើត្រឡប់មកវិញ គណនីរងពាក់ព័ន្ធនៃគណនី "ស្តុកផលិតផល" 35 ត្រូវបានកត់ត្រាខាងដណ្តើម ដោយកត់ត្រាខាងដណ្តើមនៃគណនី "ផលិតកម្មបានស្តុក (ផលិតផល)" នៃគណនី 713 ។

ល្អិតណាផលិតផលពាក់កណ្តាលសំរេចចូលក្នុងដំណាក់កាលថ្មីមួយនៃជំនួសផលិតកម្មឥណទាន ផលិតផល  
ពាក់កណ្តាលសំរេច ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានឥណទាននៃឥណទាន ផលិតកម្ម  
បានស្តុក ( ផលិតផល ) (713)ពាក់ព័ន្ធ ទន្ទឹមនឹងនោះឥណទាន កំពុងផលិតទ្រព្យ (33) ត្រូវបានកាត់ត្រាខាង  
ឥណទានដោយកាត់ត្រាខាងឥណទានឥណទាន ផលិតកម្មបានស្តុក (ផលិតផលកំពុងផលិត) នៃឥណទាន 713។

**វិធីសាស្ត្របញ្ជាក់ណែនាំត្រា :**

នៅពេលបិទគណនីប្រចាំឆ្នាំ បណ្តាឥណទាននៃឥណទាន 35 ស្តុកផលិតផល ត្រូវបានកាត់ត្រាខាង

**ឥណទាន :**

នូវចំនួនទឹកប្រាក់នៃបរិយាទានផលិតកម្មនៃស្តុកដើមត្រា ដោយកាត់ត្រាខាងឥណទាន ឥណទាន ផលិត  
កម្មបានស្តុក ( ផលិតផល ) នៃឥណទាន 713 ។

បណ្តាឥណទាននៃឥណទាន 35 ត្រូវបានកាត់ត្រាខាងឥណទាន :

នូវចំនួនទឹកប្រាក់ នៃបរិយាទានផលិតកម្មនៃស្តុកចុងត្រា ដោយកាត់ត្រាខាងឥណទានឥណទាន  
ផលិតកម្មបានស្តុក ( ផលិតផល ) នៃឥណទាន 713 ។

**ករណីពិសេស :**

ក្រោយការសម្រេចច្បាស់ និងការរុះរើនៃអចលនកម្មខ្លះ គ្រឿងបន្លាស់និងសំភារៈបានប្រមូលដោយ  
សហគ្រាសនិងទុកសំរាប់បញ្ចូលក្នុងជំនួសផលិតកម្ម ឬទុកលក់វិញដោយមិនចាប់កែច្នៃ ត្រូវបានកាត់ត្រាខាងឥណទាន  
វត្ថុធាតុបានពីការប្រមូល ក្នុងការរង់ចាំការរៀបចំជាស្ថាពរ ទៅតាមទីទួលបញ្ចប់របស់វត្ថុធាតុទាំងនោះ  
( សំភារៈផ្គត់ផ្គង់ ឬវត្ថុធាតុដើមសំភារៈផ្គត់ផ្គង់ ឬវត្ថុធាតុប្រើប្រាស់ទំនិញ ) ។

ឥណទាន វត្ថុធាតុបានពីការប្រមូល ត្រូវបានកាត់ត្រាខាងឥណទាន :

នូវបរិយាទានលទ្ធកម្ម ឬ បរិយាទានផលិតកម្មនៃទ្រព្យដែលមានភាពស្មើគ្នា ដោយកាត់ត្រាខាង  
ឥណទានឥណទាន ផលិតកម្មបានស្តុក នៃឥណទាន 713 ។

ឥណទានត្រូវបានកាត់ត្រាខាងឥណទាន :

នូវតម្លៃដែលកាត់ត្រា នៅខាងឥណទាននៃឥណទានស្តុកពាក់ព័ន្ធ (31,32,37) ។

**37- ស្តុកទំនិញ (STOCKS DE MARCHANDISES)**

ទំនិញជារបស់ទាំងអស់ដែលសហគ្រាសទិញដើម្បីលក់ទៅវិញដោយមិនចាប់កែច្នៃ ។ ការកែច្នៃដែល  
ធ្វើលើទំនិញ ហើយដែលបង្កើនបរិយាទានផលិតកម្មរបស់ទំនិញទាំងនោះជ្រុលទ្រោមទំនិញនោះ  
ជាផលិតផលសំរេច ។

គណនី 37 ស្តុកទំនិញ ត្រូវបានបែងចែកបន្ត តាមត្រូវការទៅតាមលក្ខណៈវិនិច្ឆ័យផ្ទាល់

របស់សហគ្រាសនីមួយៗ ។

ការប្រព្រឹត្តទៅនៃបណ្តាគណនីរងនៃគណនី 37 ដូចគ្នានឹងការប្រព្រឹត្តទៅនៃគណនី 31 រដ្ឋបាតុដើម និងសំភារៈផ្គត់ផ្គង់ (សារពើភ័ណ្ឌអចិន្ត្រៃយ៍ សារពើភ័ណ្ឌកំណត់ត្រា) ។

ប្រព្រឹត្តិកម្មនៃទំនិញដែលមិនទាន់បានទទួល កំពុងប្រគល់ ទុកក្នុងគណនីយន្តការលក់មួយ ឬធ្វើទុកនៅផ្ទះ ឥតយឺត ត្រូវបានបង្ហាញក្នុងគណនី 38 "ស្តុកកំពុងធ្វើដំណើរតាមផ្លូវ" ។

**ករណីពិសេស :**

**38- ជាចំណាំ: ស្តុកកំពុងធ្វើដំណើរតាមផ្លូវ ( ស្តុកមិនទាន់ចូលឃ្លាំង ) (STOCKS EN COURS DE ROUTE)**

សហគ្រាសអាចបើកគណនី 38 "ស្តុកកំពុងធ្វើដំណើរតាមផ្លូវ" សំរាប់កត់ត្រា :

រដ្ឋបាតុ សំភារៈផ្គត់ផ្គង់និងទំនិញមិនទាន់បានទទួលចូលឃ្លាំង ប៉ុន្តែជាកម្មសិទ្ធិរបស់សហគ្រាស ដែលមិនទាន់ទំនិញនិងសំបកដេចខ្ទប់ដែលចេញពីឃ្លាំង កំពុងប្រគល់អោយអតិថិជន ប៉ុន្តែជាកម្មសិទ្ធិ

របស់សហគ្រាសនៅឡើយ ។

រដ្ឋបាតុ សំភារៈផ្គត់ផ្គង់ ផលិតផលនិងទំនិញដែលទុកក្នុងគណនីយន្តការលក់ដែលស្ថិតនៅក្រៅមន្ទីរទាត់ ការ ឬទុកធ្វើនៅខាងឥតយឺត ។

ដើម្បីញែកករណីទាំងបីនេះ សហគ្រាសត្រូវបើកគណនីរងតាមដំណើរហេតុ គណនីរងនីមួយៗត្រូវបាន បែងចែកបន្តតាមប្រភេទស្តុក ។

**វិធីសារពើភ័ណ្ឌអចិន្ត្រៃយ៍**

\* ក្នុងករណីរដ្ឋបាតុ សំភារៈផ្គត់ផ្គង់និងទំនិញមិនទាន់បានទទួល គណនី 38 "ស្តុកកំពុងធ្វើដំណើរតាម ផ្លូវ" ត្រូវបានកត់ត្រាខាងឥណទាន :

នៅពេលផ្ទេរកម្មសិទ្ធិដោយកត់ត្រាខាងឥណទាន នៃបណ្តាគណនីរង "ការប្រែប្រួលនៃស្តុក" ពាក់ ព័ន្ធនៃគណនី 603 ។

គណនី 38 ត្រូវបានកត់ត្រាខាងឥណទាន :

• នៅពេលចូលឃ្លាំង ដោយកត់ត្រាខាងឥណទាន បណ្តាគណនីរង "ការប្រែប្រួលនៃស្តុក" នៃគណនី 603 ។

\* ក្នុងករណីផលិតផលនិងទំនិញ ចេញពីឃ្លាំងកំពុងប្រគល់អោយអតិថិជនគណនី 38 ត្រូវបានកត់ត្រា ខាងឥណទាន :

នៅពេលចេញពីឃ្នាំង ដោយកត់ត្រាខាងឥណទាននៃគណនី "ស្តុក" ពាក់ព័ន្ធ (35,37) ។  
គណនី 38 ត្រូវបានកត់ត្រាខាងឥណទាន

នៅពេលផ្ទេរកម្មសិទ្ធិដោយអតិថិជន ដោយកត់ត្រាខាងឥណទាននៃបណ្ណាគណនីរង ការប្រែប្រួល  
នៃស្តុកទំនិញ ឬ ផលិតកម្មបានស្តុក ។

\* ក្នុងករណីវត្តមាន សំភារៈផ្គត់ផ្គង់ ផលិតផលនិងទំនិញដែលទុកក្នុងគណនីយក្លានលក់ ឬ ធ្វើទុក  
នៅផ្ទះពិធីយជន គណនី 38 ស្តុកកំពុងធ្វើដំណើរតាមផ្លូវ ត្រូវបានកត់ត្រាខាងឥណទាន :

នៅពេលចេញពីឃ្នាំង ដោយកត់ត្រាខាងឥណទាន គណនី "ស្តុក" ពាក់ព័ន្ធ (31,32,35,37)  
គណនី 38 ត្រូវបានកត់ត្រាខាងឥណទាន :

នៅពេលលក់ទ្រព្យដែលទុកក្នុងឃ្នាំង ដោយកត់ត្រាខាងឥណទាន បណ្ណាគណនីរង ការប្រែប្រួលនៃ  
ស្តុក ឬនៅពេលត្រឡប់វិញនូវទ្រព្យធ្វើទុក ដោយកត់ត្រាខាងឥណទានគណនី "ស្តុក" ពាក់ព័ន្ធ (31,32,35,37)

**វិធីសារពិភ័ណ្ឌកំណត់ត្រា**

នៅពេលបិទការិយបរិច្ឆេទ គណនី 38 ស្តុកកំពុងធ្វើដំណើរតាមផ្លូវ ត្រូវបានកត់ត្រាខាងឥណទាន :

• នូវចំនួនទឹកប្រាក់នៃវត្តមាន សំភារៈផ្គត់ផ្គង់និងទំនិញ ដែលមិនទាន់បានទទួល ដោយកត់ត្រាខាង  
ឥណទាន គណនីរង ការប្រែប្រួលនៃស្តុក ពាក់ព័ន្ធនៃគណនី 603 ។

• នូវចំនួនទឹកប្រាក់នៃផលិតផលនិងទំនិញដែលចេញពីឃ្នាំង ដែលកំពុងប្រគល់ដោយអតិថិជន ដោយ  
កត់ត្រាខាងឥណទាន គណនី "ស្តុក" ពាក់ព័ន្ធ (35,37) ។

• នូវចំនួនទឹកប្រាក់នៃវត្តមាន សំភារៈផ្គត់ផ្គង់ ផលិតផលនិងទំនិញ ដែលទុកក្នុងគណនីយក្លានលក់ ឬ  
ធ្វើទុកនៅផ្ទះពិធីយជន ដោយកត់ត្រាខាងឥណទាននៃគណនី "ស្តុក" ពាក់ព័ន្ធ (31,32,35,37) ។

នៅថ្ងៃដែល គណនី 38 ត្រូវបានកត់ត្រាខាងឥណទាននូវចំនួនទឹកប្រាក់នៃស្តុកដែលកំពុងធ្វើដំណើរ  
តាមផ្លូវដែលមាននៅពេលបិទការិយបរិច្ឆេទមុន ដោយកត់ត្រាខាងឥណទាន បណ្ណាគណនីដែលកត់ត្រាខាង  
ឥណទាន នៅកាលបរិច្ឆេទក្រោយនោះ ។

39- សវីធានធនសំរាប់ការសឹកមេធាណីស្តុកនិងកំពុងផលិត (PROVISION POUR DEPRECIATION DES COMPTES DE STOCKS ET EN-COURS)

គណនី 39 សវីធានធនសំរាប់ការសឹកមេធាណីស្តុកនិងកំពុងផលិត រៀបរយ៖

- សវីធានធនសំរាប់ការសឹកមេធាណីស្តុកដើមនិងសំរារៈផ្គត់ផ្គង់
- សវីធានធនសំរាប់ការសឹកមេធាណីស្តុកដើមនិងសំរារៈផ្គត់ផ្គង់ និងវត្ថុធាតុចូល
- សវីធានធនសំរាប់ការសឹកមេធាណីស្តុកផលិតផល
- សវីធានធនសំរាប់ការសឹកមេធាណីស្តុកផលិតផល
- សវីធានធនសំរាប់ការសឹកមេធាណីស្តុកទំនិញ

គណនី 39 សវីធានធនសំរាប់ការសឹកមេធាណីស្តុក ត្រូវបានបែងចែកបន្តទៅប្រភេទស្តុក ។

ល្អិតណាតម្តែបច្ចុប្បន្ននៃស្តុកទាបជាងតម្លៃចូល គេគ្រោង សវីធានធនសំរាប់ការសឹកមេធាណីស្តុក ។

ដូច្នេះការបាត់បង់តម្លៃនៃចំណែកសកម្មមួយបណ្តាលមកពីមូលហេតុនានា ដែលផ្ទុយពីលទ្ធផលមិនទាន់និច្ចធម៌

ដាច់ស្រេច ត្រូវបានកត់ត្រាទុកក្នុងគណនី សវីធានធនសំរាប់ការសឹកមេធាណីស្តុក ។

នៅចុងការិយបរិច្ឆេទ បណ្តាគណនីរងត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានគណនីរង

រង សវីធានធនសំរាប់ការសឹកមេធាណីស្តុក របស់គណនី 68 សំរាប់ចំនួនទឹកប្រាក់នៃនានាផ្សេងទៀតមូលនិង

តម្លៃបច្ចុប្បន្ន ។

គណនីរងទាំងនោះ ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានគណនីរង ការយក

វិញនូវសវីធានធនសំរាប់ការសឹកមេធាណីស្តុក នៃគណនី 78 ល្អិតណាសវីធានធនក្លាយជាគ្មានកម្មវត្ថុទាំងមូល ឬ

មួយចំណែក ។

បណ្តាគណនីថ្នាក់ 3 ត្រូវបានបង្ហាញខាងសកម្មនៃតុល្យការ ។ សវីធានធនសំរាប់ការសឹកមេធាណីស្តុក ត្រូវបានចុះ

ចូលខាងសកម្មដោយងក (បន្ថយ) តម្លៃមូលនៃខ្ទង់ស្តុកដែលពាក់ព័ន្ធ ។

# ម្នាក់ 4

បណ្តាគណនីម្នាក់ 4 កត់ត្រានូវឥណទាននិងបំណុលដែលទាក់ទងនឹងប្រតិបត្តិការ ធ្វើឡើងរយៈពេល ខ្លីជាប់ពីដើមកំណើតរបស់វា ហើយដែលមិនចំពោះតែប្រតិបត្តិការហិរញ្ញវត្ថុទេ ។

បណ្តាគណនីម្នាក់ 4 ប្រមូលផ្តុំគណនីទាំងឡាយដែលពាក់ព័ន្ធដល់គណនីភារកិច្ចធនហើយសំរាប់កត់ត្រា ឬប្រយ័ត្នហិរញ្ញប្បទានដែលទាក់ទងនឹងបំណុលនិងឥណទាន ( ផលប័ត្រត្រូវសង, ផលប័ត្រត្រូវទទួល ) ឬម្នាក់ បំណុលនិងឥណទានដែលនឹងកើតមាន ដែលទាក់ទងនឹងគ្រានោះ ( បន្ទុកត្រូវសង, ផលត្រូវទទួល, វិក្កយប្រតិបត្តិទាន់មកដល់, ផលមិនទាន់បានធ្វើវិក្កយប្រតិ ) ។

ចំពោះការវិភាគហិរញ្ញវត្ថុនៃពុទ្ធភារនិងការរៀបចំតារាងព័ត៌មានបំពេញបន្ថែម ក្នុងតែមែកបណ្តាគណនី ព័ត៌មានធន ដើម្បីស្រូបកត់និងបណ្តាគណនី, និងបំណុលតាមកំណត់ពេលឥណទាននិងបំណុលនោះ ។

## 40- អ្នកផ្គត់ផ្គង់ និងគណនីពាក់ព័ន្ធ ( FOURNISSEURS ET COMPTES RATTACHES )

គណនីនេះកត់ត្រាចំនួនទឹកប្រាក់ដែលជំពាក់អ្នកផ្គត់ផ្គង់ព្រមទាំងការទូទាត់ដោយប្រើប្រាស់ប័ណ្ណប្រើប្រាស់ ផ្នែក ទិញទ្រព្យឬផ្តល់សេវាសំរាប់អាជីវកម្មមួយផ្នែកទៀត ។

គណនីរង អ្នកផ្គត់ផ្គង់ និងអ្នកផ្គត់ផ្គង់គណនី ញែកចេញថា :

401- អ្នកផ្គត់ផ្គង់ធម្មតា :

នៅពេលទទួលបានវិក្កយប័ត្រ គណនី អ្នកផ្គត់ផ្គង់ធម្មតា ត្រូវបានកត់ត្រាខាងគណនី ចំពោះទឹក ប្រាក់ដែលផ្ញើទិញទ្រព្យ ដោយផ្ទាល់ចេញការបញ្ជូនផ្ទៃពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ។

បើសេវាគ្រួសារបានបង់ប្រាក់បុរេប្រទានឬប្រាក់រំដោះនៅពេលបញ្ជាទិញ គណនីនេះត្រូវបានកត់ត្រាខាង គណនី ដោយកត់ត្រាខាងគណនីរង ប្រាក់បុរេប្រទាននិងប្រាក់រំដោះបានបង់លើការបញ្ជាទិញ នៃគណនី (4091) ត្រឹមចំនួនដែលជំពាក់ ។

គណនីរងនេះត្រូវបានកត់ត្រាខាងគណនី

• នៅពេលសេវាគ្រួសារសងអ្នកផ្គត់ផ្គង់ ដោយកត់ត្រាខាងគណនី គណនីរងវត្ថុ (51.53) ។

• នៅពេលយល់ព្រមទទួលរូបិយភារកិច្ច ដោយកត់ត្រាខាងគណនីរង ផលប័ត្រត្រូវសង

អ្នកផ្គត់ផ្គង់ នៃគណនី 403 ។

•ល្អិតណាមានគ្រោងប្រាក់ធានា ដោយកត់ត្រាខាងឥណទាន គណនីរង សញ្ជីប្រាក់ធានា  
សំរាប់ចំនួនទឹកប្រាក់នៃសញ្ជី ។

•នៅពេលទទួលបានវិក្កយបត្រនៃប្រាក់ត្រូវបានទាក់ទងនឹងការបញ្ចុះថ្លៃហិរញ្ញវត្ថុបានទទួលក្រែវិក្កយ  
បត្រដោយកត់ត្រាខាងឥណទានគណនីរង អបហារិតបានទទួល នៃគណនី 76 សំរាប់ការបញ្ចុះថ្លៃហិរញ្ញវត្ថុ។

404- អ្នកផ្គត់ផ្គង់អចលកម្ម :

គណនីនេះមានការប្រព្រឹត្តទៅដូចគ្នានឹងការប្រព្រឹត្តទៅនៃគណនីរងមុន ។

សញ្ជីប្រាក់ធានា ដែលជាភាគនៃថ្លៃដែលរតិថិជនកាត់ទុកជាបណ្តោះអាសន្ន ដើម្បីធានាការអនុវត្ត  
កិច្ចសន្យាដោយបានល្អ ។

គណនីរង សញ្ជីប្រាក់ធានា ត្រូវបានកត់ត្រាខាងឥណទាន :

•នូវចំនួនទឹកប្រាក់នៃសញ្ជីប្រាក់ធានា ដែលកំណត់ក្នុងកិច្ចសន្យា ដោយកត់ត្រាខាងឥណទានគណនីរង  
អ្នកផ្គត់ផ្គង់អចលកម្ម នៃគណនី 404 ។

គណនីរង សញ្ជីប្រាក់ធានា ត្រូវបានកត់ត្រាខាងឥណទាន :

•ដោយកត់ត្រាខាងឥណទានគណនី ផលពិសេស (778) ល្អិតណាសហគ្រាសបានប្រាក់ធានា  
ប្រាក់ត្រាខាងឥណទានគណនីរង (51.53) ក្នុងករណីដូច ។

403- អ្នកផ្គត់ផ្គង់ ផលបំពុលត្រូវសង :

គណនីរង ផលបំពុលត្រូវសង ត្រូវបានកត់ត្រាខាងឥណទាន :

•នៅពេលយប់ព្រមទទួលរូបិយណ័តិ ដោយកត់ត្រាខាងឥណទានគណនីរងពាក់ព័ន្ធ អ្នកផ្គត់ផ្គង់  
ធម្មតា និង អ្នកផ្គត់ផ្គង់អចលកម្ម នៃគណនី 401 និង 404 ។

គណនីរង ផលបំពុលត្រូវសង ត្រូវបានកត់ត្រាខាងឥណទាន :

•នៅពេលទូទាត់រូបិយណ័តិ ដោយកត់ត្រាខាងឥណទានគណនី ធនាគារពាក់ព័ន្ធ (51) ។

408- អ្នកផ្គត់ផ្គង់វិក្កយបត្រត្រូវទទួល :

គណនីរង អ្នកផ្គត់ផ្គង់វិក្កយបត្រត្រូវទទួល ត្រូវបានកត់ត្រាខាងឥណទាន :

នៅចុងការិយបរិច្ឆេទ ដោយកត់ត្រាខាងឥណទានគណនីថ្នាក់ 6 ដែលមានការពាក់ព័ន្ធ នូវចំនួនទឹក  
ប្រាក់នៃថ្លៃទិញទ្រព្យ ដែលបានវាយតម្លៃ ដឹងតម្លៃ ហើយដែលមានការផ្ទេរកម្មសិទ្ធិ ប៉ុន្តែមិនទាន់បាន  
ទទួលវិក្កយបត្រ ។

នៅដើមការិយបរិច្ឆេទបន្ទាប់ លទ្ធផលទាំងនោះត្រូវបានធ្វើប្រតិក្រាផ ។

**គណនីរង អ្នកផ្គត់ផ្គង់ឥណទាន ត្រូវបានបញ្ជាក់**

ប្រាក់បុរេប្រទាននិងប្រាក់រំដោះ បានបង់លើការបញ្ជាទិញ ដែលកត់ត្រាប្រាក់បុរេប្រទាននិងប្រាក់រំដោះបានបង់លើការបញ្ជាទិញដើម្បីទិញអចលកម្ម ទ្រព្យនិងការផ្តល់សេវាមួយផ្នែក ក្រុមហ៊ុនឥណទាន លើកណាអ្នកផ្គត់ផ្គង់បានទទួលការទូទាត់ ការបញ្ចុះថ្លៃត្រូវបាន និងប្រាក់ត្រូវបានមួយផ្នែកទៀត ។

គណនីរងនេះត្រូវបានកត់ត្រាខាងឥណទាន :

+នៅពេលបង់ប្រាក់បុរេប្រទាននិងប្រាក់រំដោះ ដោយកត់ត្រាខាងឥណទានគណនីឥណទាន(51,53)។

គណនីរងនេះត្រូវបានកត់ត្រាខាងឥណទាន :

+នៅពេលទទួលបានវិក្កយហ្មត ដោយកត់ត្រាខាងឥណទាន គណនីរង អ្នកផ្គត់ផ្គង់ អចលកម្ម

នៃគណនី 404 ។

+នៅចុងការិយបរិច្ឆេទ ដោយកត់ត្រាខាងឥណទាន គណនី ចំនួនប្រាក់បង់លើការបញ្ជាទិញ អចលកម្ម នៃគណនី 23 អចលកម្មកំពុងផលិត ។ ដើម្បីប្រតិបត្តិការលេខនេះ នៅដើមការិយបរិច្ឆេទបន្ទាប់ ។

អ្នកផ្គត់ផ្គង់ ឥណទាន ចំពោះសំបកដេន្ទ្រ ត្រូវសងវិញ ដែលកត់ត្រាចលនាសំបកដេន្ទ្រ របស់ អ្នកផ្គត់ផ្គង់ ដែលធ្វើទុកនៅសហគ្រាស ។

គណនីរង អ្នកផ្គត់ផ្គង់ឥណទាន ចំពោះសំបកដេន្ទ្រ ត្រូវសងវិញ ត្រូវបានកត់ត្រាខាងឥណទាន:

+នៅពេលប្រគល់ទ្រព្យ ដោយកត់ត្រាខាងឥណទានគណនី អ្នកផ្គត់ផ្គង់ (401) ពាក់ព័ន្ធ។

គណនីរងនេះ ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនី អ្នកផ្គត់ផ្គង់ 40,(401) ឬ គណនីឥណទាន (51,53) ពាក់ព័ន្ធ បើសហគ្រាសសងសំបកដេន្ទ្រវិញ ។

**អ្នកផ្គត់ផ្គង់ ប្រាក់ត្រូវបាន :**

ប្រាក់ត្រូវបាន គឺជាការបញ្ចុះថ្លៃពាណិជ្ជកម្មដែលមាន :

+ការបញ្ចុះថ្លៃ: ការបញ្ចុះថ្លៃដែលអនុវត្តជាពិសេស ទៅលើថ្លៃលក់ដែលបានត្រូវបានជ្រើសរើសដោយ គិតពីការគន់គុណភាព ឬភាពមិនត្រឹមត្រូវ នៃវត្ថុដែលបានលក់ ។

+ការបញ្ចុះថ្លៃ: ការបញ្ចុះថ្លៃដែលអនុវត្តជាធម្មតា ទៅលើថ្លៃលក់ធម្មតាដោយយល់ដឹងទំហំនៃការ លក់ ឬសំណើរដ៏រស់រវើក ហើយជាទូទៅត្រូវបានគិតជាភាគរយ លើថ្លៃលក់ធម្មតា ។

+ការបញ្ចុះថ្លៃ: ការបញ្ចុះថ្លៃគិតទៅលើកំណត់នៃប្រតិបត្តិការ ដែលបានធ្វើជាមួយភាគីទីបីម្នាក់ សំរាប់រយៈពេលមួយជាក់លាក់ ។

គណនីរង អ្នកផ្គត់ផ្គង់ដំណើរការ ប្រាក់ត្រូវបាន មានការប្រព្រឹត្តទៅដូចគណនីរងមុន។  
ការបញ្ចុះថ្លៃ និងប្រាក់ត្រូវបានដែលត្រូវទទួល

គណនីរង ការបញ្ចុះថ្លៃនិងប្រាក់ត្រូវបានដែលត្រូវទទួល មានការប្រព្រឹត្តទៅដូចគណនីរងមុនដែរ ។

**1-អតិថិជន និងគណនីពាក់ព័ន្ធ (CLIENTS ET COMPTES RATTACHES)**

គណនីនេះរាប់ប្រាក់ចំនួនប្រាក់ ដែលសហគ្រាសត្រូវទទួលពីអតិថិជន ព្រមទាំងការខ្ចាត់នៃការ  
លក់ទ្រព្យ ឬការផ្តល់សេវា នៃអាជីវកម្ម ។

គណនី៤១ "អតិថិជននិងគណនីពាក់ព័ន្ធ" ញែកចេញជា :

គណនីរង អតិថិជននិងគណនីពាក់ព័ន្ធ

គណនីរង អតិថិជនធម្មតា ត្រូវបានកត់ត្រាខាងគណនី

• ទ្រព្យចំនួនទឹកប្រាក់នៅក្នុងក្រុមហ៊ុន ឬផ្តល់សេវា ដោយកត់ត្រាខាងគណនីរង គណនីរង  
មួយនៃគណនី៧០១ ការលក់ផលិតផល និង៧០៦ ការផ្គត់ផ្គង់សេវា គណនី៧០៧ ការលក់ទំនិញ  
នៃគណនីរង បំណុលចំពោះសំបកដេតាចំនួនទឹក គណនី៤១(៤១៩៦) ។

គណនីរងត្រូវបានកត់ត្រាខាងគណនី ដោយកត់ត្រាខាងគណនី

• គណនីរងរក្សាមួយ នៅពេលទទួលបាន ខ្ចាត់ពីអតិថិជន

• គណនីរងមួយនៃគណនី៧០ ចំពោះទឹកប្រាក់នៅក្នុងក្រុមហ៊ុន ដែលសហគ្រាសបានធ្វើ

នៅពេលអតិថិជនធ្វើទំនិញ ត្រឡប់មកវិញ ។

• គណនីរង អតិថិជន ផលប្រាក់ត្រូវទទួល នៅពេលអតិថិជនយល់ព្រម ទទួលរូបិយប័ណ្ណ ឬ  
ទទួលប័ណ្ណបញ្ជា ( BILLET A ORDRE ) ។

• គណនីរង ការបញ្ចុះថ្លៃ ការបន្ថយថ្លៃ និងការបង្វិលតម្លៃបានព្រមពេញ នៃគណនី៧០ពាក់ព័ន្ធ។

• គណនីរង ប្រាក់បញ្ចុះប្រទាននិងប្រាក់រំដោះបានទទួលពីការបញ្ចុះបញ្ជី នៃគណនី៤១៩១ ដើម្បី  
ធ្វើដោយឆ្លានសមតុល្យនៃគណនីនេះ។

• អតិថិជនមួយចំនួនដែលកត់ត្រាចំនួនទឹកប្រាក់សរុបនៃគណនីទេញដែលសហគ្រាសមានចំពោះ  
អតិថិជនដែលគួរសម្រួល ក្នុងការសងបំណុល ។

• គណនីរង "អតិថិជនគួរសង្ស័យ" ត្រូវបានកាត់ត្រាខាងឥណទាន :  
- នូវចំនួនទឹកប្រាក់នៃឥណទាន ដែលសហគ្រាសមានចំពោះអតិថិជន ដែលគួរសង្ស័យ ដោយ  
កាត់ត្រាខាងឥណទាន គណនីរងពាក់ព័ន្ធ "អតិថិជនធម្មតា" នៃគណនី 411 ។

គណនីរង "អតិថិជនគួរសង្ស័យ" ត្រូវបានកាត់ត្រាខាងឥណទាន :  
- នូវទឹកប្រាក់ដែលបានស្ថាបនាជាមិនអាចទាញបាន តាមគ្រប់មធ្យោបាយ ដោយកាត់ត្រាខាងឥណ  
ទានគណនីរង "ខាតបង់ឥណទាន ដែលទារមិនបាន" នៃគណនី 65.(654), ។

សញ្ជីប្រាក់ធានា (RETENUE DE GARANTIE)  
សញ្ជីប្រាក់ធានា គឺជាចំណែកនៃថ្លៃ ដែលអតិថិជនកាត់ទុកជាបណ្តោះអាសន្ន ដើម្បីធានា  
ការអនុវត្តកិច្ចសន្យាដោយបានល្អ ។

គណនីរង "សញ្ជីប្រាក់ធានា" ត្រូវបានកាត់ត្រាខាងឥណទាន :  
- នូវចំនួនទឹកប្រាក់ នៃសញ្ជីប្រាក់ធានា ដែលបានកំណត់ក្នុងកិច្ចសន្យា ដោយកាត់ត្រាខាង  
ឥណទាន គណនីរងពាក់ព័ន្ធ "អតិថិជនធម្មតា" នៃគណនី 411 ។

គណនីរង "សញ្ជីប្រាក់ធានា" ត្រូវបានកាត់ត្រាខាងឥណទាន :  
- ដោយកាត់ត្រាឥណទាន គណនីរង "ទោសបញ្ញត្តិ និងធនទណ្ឌ" នៃគណនី 671 លើកលែង  
សហគ្រាសមិនបានគោរព តាមកិច្ចសន្យាខាងឥណទាន គណនីរង (51,53) ក្នុងករណីដូច្នោះ ។

413-អតិថិជន ផលប្រយោជន៍ (CLIENTS - EFFETS A RECEVOIR)

គណនីរង "អតិថិជន ផលប្រយោជន៍" ត្រូវបានកាត់ត្រាខាងឥណទាន :  
នៅពេលអតិថិជនបញ្ជូនប្រយោជន៍របស់ពួកគេ ដោយកាត់ត្រាខាងឥណទាន គណនីរងពាក់ព័ន្ធ  
អតិថិជនធម្មតា នៃគណនី 411 ។

គណនីរង "អតិថិជន ផលប្រយោជន៍" ត្រូវបានកាត់ត្រាខាងឥណទាន នៅថ្ងៃកំណត់សម  
នៃ ផលប្រយោជន៍ ឬនៅថ្ងៃធ្វើអតិថិជន ដោយកាត់ត្រាខាងឥណទាន គណនីរង (51,53)  
លើបញ្ជីបញ្ជីបញ្ជូន គណនីរង "បន្តការប្រាក់" នៃគណនី 661 ។

ក្នុងករណីគ្រឹះស្ថាន ឥណទានធ្វើដេប៉ូស៊ីតឱ្យប្រកបដោយសុវត្ថិភាព (ដោយមិនបានសងប្រាក់ឬដោយមូល  
ហេតុផ្សេងៗទៀត) គណនីរង "អតិថិជន ផលប្រយោជន៍" ត្រូវបាន :

•កង់ត្រាខាងឥណទាន: ដោយកង់ត្រាខាងឥណទាន គណនីពាក់ព័ន្ធ "ធនាគារ" (51)

•កង់ត្រាខាងឥណទាន : ដោយកង់ត្រាខាងឥណទាន គណនីពាក់ព័ន្ធ "អតិថិជនធម្មតា" នៃគណនី411 ហើយចំពោះបំណុលទឹកប្រាក់នៃចំណាយដែលគ្រឹះស្ថានឥណទានបានទាមទារ នៃគណនីរង "បន្ទុកសេវាខាងក្រៅ" នៃគណនី 62 (627) ។

418-អតិថិជន - ផលប្រយោជន៍ :

នៅចុងការិយបរិច្ឆេទ គណនីរង "អតិថិជន-ផលប្រយោជន៍" ត្រូវបានកង់ត្រាខាងឥណទាន :

•ដោយកង់ត្រាខាងឥណទាន គណនីពាក់ព័ន្ធ "ការលក់" នៃគណនី 70 ចំពោះទឹកប្រាក់ នៃថ្លៃលក់ផលិតផល ដែលបានផ្ទេរកម្មសិទ្ធិ ហើយប៉ុន្តែមិនទាន់បានធ្វើក្រុយប្រត ។  
នៅដើមការិយបរិច្ឆេទបន្ទាប់ លេខនាទាំងនោះត្រូវបានធ្វើប្រតិក្រាម ។

419-គណនីរង "អតិថិជនឥណទាយ" កង់ត្រាប្រាក់បុរេប្រទាន និងប្រាក់រំដោះបានទទួលពីការបញ្ជាទិញ សំរាប់ការលក់ទ្រព្យនិងការផ្តល់សេវាមួយផ្នែក ក្រុយប្រតឥណទានការបញ្ជាទិញត្រូវព្រមអោយនិងប្រាក់ត្រូវ បានទទួលមួយផ្នែកទៀត ព្រមទាំងចលនានៃសំបកដៃខ្ចប់របស់សហគ្រាស ហើយធ្វើទុកនៅអតិថិជន ។

គណនីរង "អតិថិជនឥណទាយ" ញែកចេញជា :

4191-ប្រាក់បុរេប្រទាននិងប្រាក់រំដោះបានទទួលពីការបញ្ជាទិញ

នៅពេលទទួលបានប្រាក់បុរេប្រទាននិងប្រាក់រំដោះពីការបញ្ជាទិញ គណនីពាក់ព័ន្ធ "អតិថិជន-ប្រាក់ បុរេប្រទាននិងប្រាក់រំដោះបានទទួលពីការបញ្ជាទិញ" ត្រូវបានកង់ត្រាខាងឥណទាន ដោយកង់ត្រា ខាងឥណទាន គណនីរង (51,53) ។ គណនីនោះត្រូវបានកង់ត្រាខាងឥណទាន ដោយកង់ត្រា ខាងឥណទាន គណនីរងពាក់ព័ន្ធ "ការលក់" (70) ឬ "ផល" (75,77) នៅពេលក្រុយប្រត ។

នៅពេលធ្វើក្រុយប្រតឥណទាន គណនីរង "អតិថិជន ប្រាក់បុរេប្រទាននិងប្រាក់រំដោះបាន ទទួលពីការបញ្ជាទិញ" ពាក់ព័ន្ធត្រូវបានកង់ត្រាខាងឥណទាន ដោយកង់ត្រាខាងឥណទាន គណនីរង ពាក់ព័ន្ធ "ការលក់" (70) (709) បើគេបានធ្វើក្រុយប្រតក្នុងអំឡុងការិយបរិច្ឆេទ ។ កង់ត្រាខាង ឥណទាន គណនីរង "បន្ទុកលើការិយបរិច្ឆេទមុន" នៃគណនី 67 ក្នុងករណីផ្ទុយ ។

នៅចុងការិយបរិច្ឆេទ គណនីរងដែលមានសមតុល្យឥណទាយត្រូវបានកង់ត្រាខាងឥណទាន ត្រូវបានទឹកប្រាក់នៃសមតុល្យនោះដោយកង់ត្រាខាងឥណទានគណនីរង "អតិថិជន-ប្រាក់ត្រូវបានផ្សេងៗ" នៃគណនី 41, (4197) ។

4196- បំណុលចំពោះសំបកដៃខ្ទប់ធ្វើទុក :

កំណត់សំគាល់ : សូមមើល បទបញ្ញត្តិវិសេស

គណនីរង "បំណុលចំពោះសំបកដៃខ្ទប់ធ្វើទុក" ត្រូវបានកាត់ប្រាក់ខាងឥណទាន :

ដោយកាត់ប្រាក់ខាងឥណទាន គណនីរង "អតិថិជនធម្មតា" ពាក់ព័ន្ធនៅពេលប្រគល់ទ្រព្យ ។

គណនីរងបន្ត "បំណុលចំពោះសំបកដៃខ្ទប់ធ្វើទុក" ត្រូវបានកាត់ប្រាក់ខាងឥណទាន :

ដោយកាត់ប្រាក់ខាងឥណទានគណនីរង "អតិថិជនធម្មតា" នៃគណនី 411 ឬគណនីធនវត្ថុ

(51,53) ពាក់ព័ន្ធបើអតិថិជនសំបកដៃខ្ទប់មកវិញ. គណនីរង "ផលពីសំបកដៃខ្ទប់ធ្វើទុក" នៃគណនី

708 បើអតិថិជនរក្សាសំបកដៃខ្ទប់ ឬបើសំបកដៃខ្ទប់នោះខូច ចូរបើសំបកនោះត្រូវបានទទួលយកវិញ

ដោយផ្ដើមជាថ្មីធ្វើទុក ។

4197- អតិថិជន ប្រាក់ត្រូវបាន

គណនីរង "ប្រាក់ត្រូវបាន" ត្រូវបានកាត់ប្រាក់ខាងឥណទាននូវសមត្ថភាព នៃគណនីរង

"ប្រាក់បុរេប្រទាននិងប្រាក់រំដោះបានទទួលអំពីការបញ្ជាទិញ" ។

4198- ការបញ្ចុះថ្លៃត្រូវព្រមអោយនិងប្រាក់ត្រូវបានត្រូវបង្កើត

នៅចុងការិយបរិច្ឆេទ គណនីរង "ការបញ្ចុះថ្លៃត្រូវព្រមអោយនិងប្រាក់ត្រូវបានត្រូវបង្កើត"

ត្រូវបានកាត់ប្រាក់ខាងឥណទាន :

ដោយកាត់ប្រាក់ខាងឥណទាន គណនីរងពាក់ព័ន្ធនៃគណនី "ការលក់" (70) ឬ "ផល

(73,75) ចំពោះទឹកប្រាក់នៃការបញ្ចុះថ្លៃពាណិជ្ជកម្ម. គណនីរងពាក់ព័ន្ធ "អបហារិចបានព្រមអោយ"

នៃគណនី 66 ចំពោះការបញ្ចុះថ្លៃហិរញ្ញវត្ថុ ។

42- បុគ្គលិក (PERSONNEL)

គណនី 42 និងបំណាច់គណនីរងរបស់គណនីនេះ កាត់ប្រាក់ចំនួនទឹកប្រាក់ដែលជំពាក់

បុគ្គលិកនិងការទូទាត់អោយបុគ្គលិក ។

គណនី 42 "បុគ្គលិក" ត្រូវបានបញ្ជាក់ថា :

421- បុគ្គលិក លាភការិយបរិច្ឆេទ :

គណនីរង "បុគ្គលិក-លាភការិយបរិច្ឆេទ" ត្រូវបានកាត់ប្រាក់ខាងឥណទាន :

• នូវទឹកប្រាក់បៀវត្ស, បុព្វលាភ, ប្រាក់បំណាច់ផ្សេងៗដែលជំពាក់បុគ្គលិក ដោយកាត់ប្រាក់ខាង

ឥណទាន បំណាច់គណនីរង "បៀវត្សសុទ្ធសាម" បុព្វលាភនិងសេតុណ្ណ នៃគណនី 64 ។

គណនីរង "បុគ្គលិក\_លាភការដែលជំពាក់" ត្រូវបានកាត់ត្រាខាងឥណទាន

•នូវចំនួនទឹកប្រាក់នៃចំណែកបន្តកសម្របកិច្ចដែលបានកាត់ពីបុគ្គលិកដោយកាត់ត្រាខាងឥណទាន  
គណនី "អង្គការសង្គម" (43) ហើយជាយថាហេតុ នូវចំនួនទឹកប្រាក់នៃការប្រាក់បៀវត្សដែល រឹបអូស  
ដោយកាត់ត្រាខាងឥណទាន គណនីរង "បុគ្គលិក\_បណ្តឹងជំទាស់" និង "ប្រាក់បុរេប្រទាននិងប្រាក់រំដោះ  
បានយល់ព្រម" នៃគណនី 42 ។

នៅពេលសងដោយកាត់ត្រាខាងឥណទាន គណនីរតនវត្ត ។

\_បុព្វលាភអោយបុគ្គលិក

មានបុព្វលាភ និងសុពលភាពដែលបើកអោយបុគ្គលិកបន្ថែមពីលើលាភការសុទ្ធសាធ ។ គឺមាន  
ព្រះអាទិ :

\*បុព្វលាភពាក់ព័ន្ធផលិតភាព

\*បុព្វលាភ ពាក់ព័ន្ធនិងលក្ខខណ្ឌនៃការងារ

\*បុព្វលាភ អតិថភាព

\*សទ្ទាទាន សំរាប់វិស្សេមកាល.....

ចំនួនទឹកប្រាក់នៃបុព្វលាភខ្លះខាងលើត្រូវបានដកពីលទ្ធផលក្រោយការកំណត់លទ្ធផលបុព្វលាភ  
ផ្សេងទៀតត្រូវបានដកពីគណនីបន្តកបុគ្គលិក ។

គណនីរង "បុព្វលាភអោយបុគ្គលិក" ត្រូវបានកាត់ត្រាខាងឥណទាន :

•នូវចំនួនទឹកប្រាក់នៃប្រាក់ចំណេញ ដែលបែងចែកអោយបុគ្គលិកដោយកាត់ត្រាខាងឥណទានគណនី  
"លទ្ធផលនៃការិយបរិច្ឆេទ" (12) គណនីរង "បុគ្គលិក\_ប្រាក់រំដោះលើបុព្វលាភ" នៃគណនី 4252 បើសិន  
ជាមានត្រូវបានកាត់ត្រាខាងឥណទាន ។

•នូវចំនួនទឹកប្រាក់បានផ្តល់ ដោយកាត់ត្រាខាងឥណទានគណនីរង "បន្តកបុគ្គលិក\_ បុព្វលាភនិង  
សទ្ទាទាន" នៃគណនី 641 ។

គណនីរង "បុព្វលាភអោយបុគ្គលិក" ត្រូវបានកាត់ត្រាខាងឥណទាន :

•នៅពេលសង ដោយកាត់ត្រាខាងឥណទាន គណនីរតនវត្ត ។

425-ប្រាក់បុរេប្រទាននិងប្រាក់រំដោះបានយល់ព្រម

4252-ប្រាក់រំដោះលើបុព្វលាភ

បណ្តាគណនីរង ប្រាក់បៀវត្សនិងប្រាក់រំដោះបានយល់ព្រម និង ប្រាក់រំដោះលើបុព្វលាភ ត្រូវបានកាត់ត្រាខាងឥណទាន នៅពេលបង់ប្រាក់រំដោះ ដោយកាត់ត្រាខាងឥណទាន គណនីធនាគារ(51,53)។ គណនីរងទាំងនោះត្រូវបានកាត់ត្រាខាងឥណទាន តែប្រុងខ្លួននៅពេលកាត់ត្រាប្រើប្រាស់ ដោយ កាត់ត្រាខាងឥណទាន បណ្តាគណនី ប្រើប្រាស់ និងបន្តកម្រហោងប្រហែល (64) ឬនៅពេលទូទាត់ បុព្វលាភដែលនៅជំពាក់ ដោយកាត់ត្រាខាងឥណទានគណនីរង បុព្វលាភដោយបុព្វលាភ នៃគណនី 42 ។

427-បណ្តឹងជំទាស់ :

គណនីរង បុព្វលាភ បណ្តឹងជំទាស់ ត្រូវបានកាត់ត្រាខាងឥណទាន នូវចំនួនទឹកប្រាក់នៃភាគ ប្រាក់ប្រើប្រាស់ ដែលបានបង្កើតដោយកាត់ត្រាខាងឥណទានគណនីរង បុព្វលាភ លាភការដែលជំពាក់ នៃគណនី42។

គណនីរង បុព្វលាភ បណ្តឹងជំទាស់ ត្រូវបានកាត់ត្រាខាងឥណទាន នៅពេលទទួលបានសេចក្តី ជូនដំណឹងរបស់គណនីរងឥណទាន ដោយកាត់ត្រាខាងឥណទាន គណនី ឥណទាន និង ឥណទាន ផ្សេងៗ (46)

428-បុព្វលាភបន្តប្រើប្រាស់ :

គណនីរង បុព្វលាភ បន្តប្រើប្រាស់ ត្រូវបានកាត់ត្រាខាងឥណទាននៅក្នុងការិយបរិច្ឆេទ ដោយកាត់ត្រាខាងឥណទានបណ្តាគណនី 641 ចំពោះចំនួនទឹកប្រាក់ដែលត្រូវប្រើប្រាស់ក្នុងការិយបរិច្ឆេទ ។ នៅពេលបើកការិយបរិច្ឆេទបន្ទាប់ លេខទាំងនោះអាចត្រូវបានធ្វើប្រតិបត្តិ ។

43-អង្គការសង្គម (ORGANISMES SOCIAUX)

គណនី អង្គការសង្គម ដែលកាត់ត្រាភាគទានសង្គមដែលជំពាក់អង្គការសង្គម ដែលគិត លើប្រើប្រាស់បុព្វលាភ ។

- គណនីនេះត្រូវបានកាត់ត្រាខាងឥណទាន
- នូវចំនួនទឹកប្រាក់ ភាគទានសង្គមដែលនិយោជក ត្រូវបង់ចូលអង្គការសង្គម (645) ។
- នូវចំនួនភាគទានសង្គម ដែលនិយោជិតត្រូវបង់ដោយអង្គការសង្គម (421) ។
- គណនីត្រូវបានកាត់ត្រាខាងឥណទាន
- នៅពេលសង ដោយកាត់ត្រាខាងឥណទាន គណនី 51 ធនាគារ ។

44- រដ្ឋ (ETAT)

គណនី 44 រដ្ឋ និងបណ្តាគណនីរបស់គណនីនេះ ប្រមូលផ្តុំគ្រប់ប្រតិបត្តិការដែលធ្វើជាមួយរដ្ឋ រដ្ឋបាលសាធារណៈ សមូហភាពសាធារណៈ ។

គណនី 44 រដ្ឋ ញែកចេញជា :

441 ឧបត្ថម្ភធនត្រូវទទួល (SUBVENTIONS A RECEVOIR)

គណនីរង ឧបត្ថម្ភធនត្រូវទទួល កត់ត្រានូវការសន្យារបស់រដ្ឋ ឬសមូហភាពសាធារណៈ ចាំប្រមាណយជំនួយទិញបរិក្ខារមួយឬឧបត្ថម្ភធនអាជីវកម្មឬឧបត្ថម្ភធនសេវា(លីនីង) ។

គណនីរង ឧបត្ថម្ភធនត្រូវទទួល ត្រូវបានកត់ត្រាខាងឥណទាន :

• នៅពេលទទួលបានសេចក្តីជូនដំណឹងនៃការសន្យារបស់រដ្ឋ ដោយកត់ត្រាខាងឥណទានគណនីរង ឧបត្ថម្ភធន បរិក្ខារ ឬវិនិយោគនៃគណនី 131, 132 ឬអាជីវកម្ម ឬសេវានៃគណនី 74 ។

គណនីរង ឧបត្ថម្ភធនត្រូវទទួល ត្រូវបានកត់ត្រាខាងឥណទាន :

• ដោយកត់ត្រាខាងឥណទាន គណនី 51 ធនាគារ ឬគណនីធនវត្ថុមួយទៀត ។

443- ពន្ធលើមូលធន : ដែលកត់ត្រាឥណទាន និងបំណុលដែលសហគ្រាសសាធារណៈស្វ័យគ្រប់គ្រង ល្អិតណាសហគ្រាសទាំងនោះមានចំណេញ ។

គណនីរង ពន្ធលើមូលធន ត្រូវបានកត់ត្រាខាងឥណទាន :

• នូវចំនួនទឹកប្រាក់ដែលជំពាក់រដ្ឋ ដោយកត់ត្រាខាងឥណទាន គណនី 6353 ពាក់ព័ន្ធ ។

គណនីរងនេះត្រូវបានកត់ត្រាខាងឥណទាន :

• នូវចំនួនទឹកប្រាក់នៃការទូទាត់ដោយរដ្ឋ ដោយកត់ត្រាខាងឥណទាន គណនីធនវត្ថុមួយ ។

444 - ពន្ធលើប្រាក់ចំណេញដែលកត់ត្រាឥណទាន និងបំណុលទាក់ទងនឹងពន្ធលើប្រាក់ចំណេញ ដែលសហគ្រាសរដ្ឋ ក្រុមហ៊ុនឯកជនឬចម្រុះគ្រប់គ្រង ហើយលទ្ធផលសារពើពន្ធជាមូលដ្ឋាននៃការពិត ។

គណនីរង ពន្ធលើប្រាក់ចំណេញ ត្រូវបានកត់ត្រាខាងឥណទាន :

• នូវចំនួនទឹកប្រាក់នៃពន្ធលើប្រាក់ចំណេញដែលជំពាក់រដ្ឋ ដោយកត់ត្រាខាងឥណទាន គណនី

69 ពន្ធលើប្រាក់ចំណេញ និងខ្ទង់បង់ប្រណាំងស្របច្បាប់ ។

គណនីរងនេះ ត្រូវបានកត់ត្រាខាងឥណទាន :

• នូវចំនួនទឹកប្រាក់ នៃការទូទាត់ចុងរដ្ឋ ដោយកត់ត្រាខាងឥណទាន គណនីធនវត្ថុមួយពាក់ព័ន្ធ ។

445-ពន្ធលើផលរបរ

447-ពន្ធដារ ដែលកត់ត្រាចំនួនប្រាក់នៃពន្ធដារដែលសហគ្រាសជំពាក់រដ្ឋ ។

ធនាគារ ពន្ធដារ ត្រូវបានកត់ត្រាខាងឥណទាន

នៅពេលទទួលបានប័ណ្ណទារពន្ធ ឬមានអន្តរាគមន៍ ព្រឹត្តិការណ៍ដែលបង្កើតពន្ធដោយកត់ត្រាខាង

ឥណទាន បណ្តាធនាគារ ពន្ធដារលើការនាំចូល ពន្ធដារលើការនាំចេញ នៃធនាគារ 63 បើពន្ធ

ទាំងនេះមិនបានបញ្ចូលក្នុង បរិយាយផលិតផល ។

ធនាគារ ពន្ធដារ ត្រូវបានកត់ត្រាខាងឥណទាន :

នៅពេលសង ដោយកត់ត្រាខាងឥណទាន ធនាគារត្រូវបានបញ្ជូន ។

រដ្ឋ-បន្តត្រូវសង

ធនាគារ បន្តត្រូវសង កត់ត្រាបំណុលជំពាក់រដ្ឋដែលកើតមានក្នុងអំឡុងការិយបរិច្ឆេទ

ហើយមិនទាន់បានកត់ត្រា ពីព្រោះមិនទាន់បានទទួលវិធានអោយបង់ ។

នៅក្នុងការិយបរិច្ឆេទ ធនាគារត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន

ធនាគារបន្ត ពាក់ព័ន្ធដោយទម្រង់បែបបទមិនទាន់បានបំពេញ ។

នៅដើមការិយបរិច្ឆេទបន្ទាប់ លេខទាំងនោះត្រូវបានធ្វើប្រតិបត្តិ ។

45- ក្រុមនិងសមាគម ( GROUPE ET ASSOCIÉS)

ធនាគារ 45 សមាគម និងបណ្តាធនាគាររបស់ធនាគារនេះកត់ត្រាប្រតិបត្តិការទាំងអស់ដែល ធ្វើជាមួយអ្នកនិយោគទុន គឺអ្នកចូលរួមនៃបណ្តាសហគ្រាស ( សមាគម, អ្នកចូលហ៊ុន ) ។

ធនាគារ 45 ញែកចេញផ្ទាល់

445-សមាគម ធនាគារដែលកត់ត្រាចំនួនទឹកប្រាក់ ដែលយកមកអោយសហគ្រាសប្រើប្រាស់ ត្រូវទាំងការប្រាក់ ទាក់ទងនឹងចំនួនទឹកប្រាក់នោះ ។

ធនាគារ ធនាគារ ត្រូវបានកត់ត្រាខាងឥណទាន

ដោយកត់ត្រាខាងឥណទានធនាគារត្រូវបាន ( 50, 51, 53 ) ចំពោះចំនួនទឹកប្រាក់ដែលដាក់

អោយសហគ្រាសប្រើប្រាស់ នៃធនាគារ ប្រាក់ចំណេញបានបែងចែក នៃធនាគារ 457 ចំពោះចំនួន

ទឹកប្រាក់ដែលទុកអោយសហគ្រាសប្រើប្រាស់នៃធនាគារ ការប្រាក់ នៃធនាគារ 66 ចំពោះការប្រាក់

បានផ្គត់ ។

គណនីរង ត្រូវបានកាត់ត្រាខាងឥណទាន :

• ដោយកាត់ត្រាខាងឥណទាន គណនីរតនវត្តមួយ (51,53) នៅពេលសង ។

គណនី 456 សមាគម ប្រតិបត្តិការលើមូលធន ត្រូវបានបែងចែកបន្ត ដើម្បីកាត់ត្រាដាច់ពី ធានាប្រតិបត្តិការទាក់ទងនឹងការបង្កើតក្រុមហ៊ុន ប្រលងការកែប្រែមូលធនរបស់ក្រុមហ៊ុន :

• គណនី 4561 សមាគម គណនីឧបហារិត ចូលក្រុមហ៊ុន ត្រូវបានកាត់ត្រាខាងឥណទាន នូវ ចំនួនទឹកប្រាក់នៃការសន្យានៃឧបហារិតរបស់សមាគម (ជាសាច់ប្រាក់ ឬជារៀង ដោយកាត់ត្រាខាងឥណទាន គណនីរងពាក់ព័ន្ធ នៃគណនី 101 មូលធន ។ គណនី 4561 នេះត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានបណ្តាគណនីដែលបង្ហាញវិញនូវឧបហារិត ។

• គណនី 4562 អ្នកចូលហ៊ុន មូលធនបានហៅ មិនទាន់បង ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទាន គណនី 109 អ្នកចូលហ៊ុន មូលធនបានចុះឈ្មោះ មិនទាន់ហៅ នៅពេល ហៅអោយបង់មូលធនជាបន្តបន្ទាប់ គណនី 4562 នេះត្រូវបានកាត់ត្រាខាងឥណទាននៅពេលនាំយក ឧបហារិតមកដាក់ក្នុងក្រុមហ៊ុន ដោយកាត់ត្រាខាងឥណទានបណ្តាគណនីសកម្មពាក់ព័ន្ធ ។

• គណនីរង សមាគម ប្រតិបត្តិការលើមូលធន ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាង ឥណទានគណនីរង មូលធនបានចុះឈ្មោះបានបង់ ឬគណនីរង បុព្វលាភនៃការផ្សាយ នៅថ្ងៃសំរេចសង រួច ហើយកាត់ត្រាខាងឥណទាននៅពេលសងពិតប្រាកដដោយកាត់ត្រាខាងឥណទានគណនីរតនវត្តមួយ (512,53) ។

457 សមាគម ភាគលាភត្រូវចែក ដែលកាត់ត្រាចំណែកនៃប្រាក់ចំណេញ ដែលត្រូវបានមកសមាគម។

គណនីរង សមាគមភាគលាភត្រូវចែក ត្រូវបានកាត់ត្រាខាងឥណទាន :

• នៅពេលចាត់ចែងលទ្ធផល ដោយកាត់ត្រាខាងឥណទានគណនី 12 លទ្ធផលនៃការិយបរិច្ឆេទ

គណនីរងត្រូវបានកាត់ត្រាខាងឥណទាន

• ដោយកាត់ត្រាខាងឥណទាន គណនីរតនវត្តមួយ (51,53) នៅពេលសងពិតប្រាកដ ឬ គណនីរង គណនីចរន្ត នៃគណនី 45 ចំពោះចំនួនទឹកប្រាក់ដែលទុកអោយសហគ្រាសប្រើប្រាស់ ។

46- ឥណទាយី និងឥណទាយីកផ្សេងៗ (CREDITEURS ET DEBITEURS DIVERS)

គណនី ឥណទាយី និងឥណទាយីក (46) កាត់ត្រាឥណទាយីនិងបំណុលត្រូវទាញមកបង្កើត ដែលត្រូវសង និងផលដែលត្រូវទទួលបានពីសេស ពីមិនមែនធម្មតា ឬ ក្រៅនាធិបតេយ្យ ។

47- គណនីរងចាំ ឬ បណ្តោះអាសន្ន (COMPTES D'ATTENTE OU TRANSITOIRES)

គណនី គណនីរងចាំបណ្តោះអាសន្ន កត់ត្រាប្រតិបត្តិការដែលមានការទាក់ទង និងបណ្តុល ឬ ផលចេញដែលអាចកត់ត្រា យ៉ាងច្បាស់លាស់ចូលគណនីមួយជាក់លាក់ ។  
ប្រតិបត្តិការបណ្តោះអាសន្នទាំងនោះ ត្រូវបានកត់ត្រាចូល គណនីជាស្ថាពរក្នុងរយៈពេលខ្លី ។

48- គណនីនិយតកម្ម (COMPTES DE REGULARISATION)

បណ្តាគណនីនិយតកម្ម ប្រើសម្រាប់បែងចែកបន្ទុកនិងផលក្នុងរយៈពេលវែងដើម្បីក្លាយទៅជាការិយបរិច្ឆេទមួយ នូវបន្ទុកនិងផលដែលទាក់ទង និងការិយបរិច្ឆេទនោះពិតប្រាកដ ។

បណ្តាគណនីនិយតកម្ម ញែកចេញជា :

481- បន្ទុកត្រូវបែងចែកជាច្រើនការិយបរិច្ឆេទ (LES CHARGES A REPARTIR SUR PLUSIEURS EXERCICES)

នៅក្នុងការិយបរិច្ឆេទគណនីរងនេះកត់ត្រាខាងផលពន្ធបន្ទុកត្រូវបែងចែកជាច្រើនការិយបរិច្ឆេទ:

- + សោហ៊ុយចំណុះប្តូរ : សោហ៊ុយចំណាយបង្កើតសហគ្រាស
  - + បន្ទុកត្រូវប្រែប្រួល : បន្ទុកនៃការផ្សាយ នៃការខ្ចី, ការជួសជុលផ្នែកការថែទាំ ដែលមិនបានគ្រោងទុក
  - + បុព្វលាភនៃការសេវការស្មុំ
- ដោយកត់ត្រាខាងផលពន្ធ គណនី 79 "ការផ្លាស់ប្តូរ" ។

នៅពេលបិទការិយបរិច្ឆេទនីមួយៗគណនីរង បន្ទុកត្រូវបែងចែកជាច្រើនការិយបរិច្ឆេទ ត្រូវបានកត់ត្រាខាងផលពន្ធគណនីរង ដោយកត់ត្រាខាងផលពន្ធគណនីរង ទាញចេញនូវសេចក្តីសម្រេចបន្ទុកអាជីវកម្ម ត្រូវបែងចែក នៃគណនី 68 នូវផ្នែកទឹកប្រាក់នៃចំណែកបន្ទុក ដែលការិយបរិច្ឆេទនោះត្រូវទទួល ។

486- បន្ទុកបានពិនិត្យកត់ត្រាមុន (LES CHARGES CONSTATEES D'AVANCE)

បណ្តាគណនីថ្នាក់ 6 កត់ត្រាក្នុងការិយបរិច្ឆេទនូវបន្ទុកទាំងឡាយកាលបើមានបន្ទុកកើតឡើង។ មធ្យមគណនីទាំងនោះ មានបន្ទុកដែលបានចំណាយក្នុងការិយបរិច្ឆេទនោះ ប៉ុន្តែពាក់ព័ន្ធនឹងការិយបរិច្ឆេទ បន្ទាប់មក បន្ទុកទាំងនោះជាផលចេញមួយ គិតតាមប្រភេទ ចំពោះគ្រាបន្ទាប់ៗ ។

គណនីរង បន្ទុកបានពិនិត្យ កត់ត្រាមុន ត្រូវបានកត់ត្រាខាងផលពន្ធ :

- + នៅក្នុងការិយបរិច្ឆេទ ដោយកត់ត្រាខាងផលពន្ធ បណ្តាគណនីបន្ទុកពាក់ព័ន្ធ។
- គណនីរងត្រូវបានកត់ត្រាខាងផលពន្ធ :
- + នៅដើមការិយបរិច្ឆេទបន្ទាប់ ដោយកត់ត្រាខាងផលពន្ធ បណ្តាគណនីបន្ទុកពាក់ព័ន្ធ ។

487- ផលបានពិនិត្យកត់ត្រាមុន (LES PRODUITS CONSTATES D'AVANCE)

បណ្តាធនាគារទាំង៧ កត់ត្រាផលទាំងអស់ ក្នុងការិយបរិច្ឆេទជាហ្វូរហែរក្នុងរបាយការណ៍សរុប  
មានប្រើប្រាស់បណ្តាធនាគារទាំងនោះមានផលដែលកត់ត្រាក្នុងអំឡុងការិយបរិច្ឆេទនោះប៉ុន្តែមានលក្ខណៈចរិកជាបំណុល  
គិតតាមប្រភេទ ចំណេញតាមប្រភេទ ។

ធនាគារ "ផលបានពិនិត្យកត់ត្រាមុន" ត្រូវបានកត់ត្រាខាងឥណទាន :

• នៅក្នុងការិយបរិច្ឆេទ ដោយកត់ត្រាខាងឥណទាន បណ្តាធនាគារផលពាក់ព័ន្ធ ។ ធនាគារ

"ផលបានពិនិត្យកត់ត្រាមុន" ត្រូវបានកត់ត្រាខាងឥណទាន :

• នៅដើមការិយបរិច្ឆេទបន្ទាប់ ដោយកត់ត្រាខាងឥណទាន បណ្តាធនាគារផលពាក់ព័ន្ធ ។

បណ្តាធនាគារ "បន្តបានពិនិត្យកត់ត្រាមុននិងផលបានកត់ត្រាមុន" អាចចែកបន្តស្របតាមនាមវិញ (មាតិកា)

នៃបណ្តាធនាគារ 6 និង 7 ។

49-សវិធានធន សំរាប់សិករេច ធនាគារតិយជន :

រំលឹក :

ចំពោះចំណែកសកម្មមួយ សវិធានធនសំរាប់ការសិករេច ជាការកត់ត្រាធនាគារនៃ  
អភិភាពតម្លៃបច្ចុប្បន្ន ទាបជាងតម្លៃចូល ។ ការសិករេចនេះត្រូវបានវិនិច្ឆ័យថា អាចប្រែក្រាមសវិធាន

ធនាគារទាំងនោះត្រូវបានកត់ត្រាខាងឥណទាន នៅក្នុងការិយបរិច្ឆេទ

ដោយកត់ត្រាខាងឥណទាន ធនាគារ 68 ទាយជ្ជទាន របាយផលសវិធានធនសំរាប់ការសិករេច

សកម្មចំលើត ។

ល្អិតណាសវិធានធនក្រោយថា គ្មានកម្រិត ( គ្មានត្រូវការ ) ទាំងមូលប្រមូលភាគបូកដំណែក ឬល្អិត  
ណាតែមានហានិភ័យ នៃការទារបំណុលមិនបាន ដែលការពារដោយសវិធានធន ធនាគារទាំងនោះត្រូវបាន  
កត់ត្រាខាងឥណទាន

ដោយកត់ត្រាខាងឥណទានធនាគារ 78 ការយកវិញនូវសវិធានធន សំរាប់ការសិករេចនៃសកម្មចំលើត ។

( លោក )

**ម្នាក់ 5**

បណ្តាគណនីម្នាក់ 5 ប្រមូលផ្តុំ:

- បណ្តាគណនីទាក់ទងដល់មូលប័ត្របណ្តាក់ទុន (50)
- បណ្តាគណនីរតនវត្ថុ (51,53)
- បណ្តាគណនីបង្វែរ (58)
- បណ្តាគណនីវិធានធនសម្រាប់ការស៊ីកេធាណិស៊ីវិញវត្ថុ (59)

**50\_តម្លៃចំណែកនៃការបណ្តាក់ទុន (VALEURS MOBILIERES DE PLACEMENT)**

គណនី (50) "តម្លៃចំណែកនៃការបណ្តាក់ទុន" កត់ត្រាមូលប័ត្រដែលទិញដើម្បីបានចំណេញក្នុងរយៈពេលខ្លីនិងអាចបកវិញគ្រប់ពេលវេលា ។

នៅពេលបញ្ចេញ បណ្តាមូលប័ត្រប្រភេទអន្តរជាតិដែលទិញតម្លៃខុសគ្នាត្រូវបានវាយតម្លៃ ឬ មួយតាមបរិយាកាសលទ្ធកម្មមធ្យមសមតា ឬមួយដោយសន្តតថា មូលមុនចេញមុន(PEPS ឬ FIFO) (សូមមើល : វិធានវាយតម្លៃ)

គណនី (50) "តម្លៃចំណែក នៃការបណ្តាក់ទុន" ញែកចេញជា :

- មូលប័ត្រដែលរួមមាន ភាគហ៊ុននិងសញ្ញាប័ណ្ណ

គណនីរង "មូលប័ត្រ" ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនី "តតិយធនឥណទានរៀបរយ" ។

នៅពេលលក់មូលប័ត្របណ្តាក់ទុន គណនីរង "តម្លៃចំណែកនៃការបណ្តាក់ទុន" ត្រូវបានកត់ត្រាខាងឥណទាន ចំពោះតម្លៃមូល ដោយកត់ត្រាខាងឥណទាន គណនីរង "បន្តកិច្ចការលក់មូលប័ត្រនៃការបណ្តាក់ទុន" នៃគណនី (667) បើការលក់នោះបណ្តាលដោយខាត ខាងឥណទាន គណនីរង

"ធនពិធីការលក់ មូលប័ត្រនៃការបណ្តាក់ទុន" នៃគណនី (767) បើការលក់នាំដោយបានចំណេញ ។

ការប្រាក់បានគិត (5028)

គណនីរង "ការប្រាក់បានគិត" ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនីរង "តម្លៃចំណែកនៃការបណ្តាក់ទុន" ដោយកត់ត្រាខាងឥណទានគណនីរង "កំណើតមូលប័ត្រ" នៃគណនី 76 (764) ។

- ពណ៌នា "ការប្រាក់បានគិត" ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន នៃពណ៌នា  
របស់កម្ពុជា (51,53) នៅពេលទទួលបានប្រាក់ ។

51\_ធនាគារ (BANQUES)

ពណ៌នា (51) "ធនាគារ" ញែកបណ្តាពណ៌នាដូចខាងក្រោម :

- ជាដេប៉ូស៊ីត
- ជាប្តូរប័ណ្ណ

ពណ៌នាទាំងនោះ "ធនាគារជាដេប៉ូស៊ីត" និង "ធនាគារជាប្តូរប័ណ្ណ"

- ត្រូវបានកត់ត្រាខាងឥណទាននូវទឹកប្រាក់ដែលបានដាក់ទុល ដោយកត់ត្រាខាងឥណទានបណ្តាពណ៌នា  
គតិយជន (41,45,46,48) ឬ ពណ៌នា "មូលបត្រទានប្រុងដាក់ទុលរបស់កម្ពុជា" (511) បើបើកដោយ  
សហគ្រាសពណ៌នា "មេឡា" (53) ។

- ត្រូវបានកត់ត្រាខាងឥណទាននូវទឹកប្រាក់ដែលបានដកចេញដោយកត់ត្រាខាងឥណទានបណ្តាពណ៌នា  
គតិយជន (40,41,44,45,46,48) ឬពណ៌នា "មេឡា" (53) ។

នៅចុងការិយបរិច្ឆេទ ពណ៌នា "ធនាគារជាប្តូរប័ណ្ណ" ;

- ត្រូវបានកត់ត្រាខាងឥណទានក្នុងករណីប្តូរប័ណ្ណផ្ទៃក្នុង ដោយកត់ត្រាខាងឥណទានពណ៌នា  
" បំណេញនៃការប្តូរប្រាក់ " នៃពណ៌នា 76(766) ។

- ត្រូវបានកត់ត្រាខាងឥណទាន ក្នុងករណីប្តូរប័ណ្ណចុះផ្ទៃ ដោយកត់ត្រាខាងឥណទាននៃពណ៌នា  
" ខាតនៃការប្តូរប្រាក់ " នៃពណ៌នា 66(666) ។

- ការប្រាក់បានគិត

ការប្រាក់បែកចេញជា "ការប្រាក់បានគិតដែលប្រកបដោយ" (5186) ដែលកត់ត្រាខាងឥណទាន ដោយ  
កត់ត្រាខាងឥណទានពណ៌នា នៃពណ៌នាបច្ចុប្បន្នបរិច្ឆេទ " ប្រាក់ " ពណ៌នា 661 ហើយត្រូវបានកត់ត្រា  
ខាងឥណទានដោយកត់ត្រាខាងឥណទានពណ៌នាធនាគារ និងម្យ៉ាងទៀត "ការប្រាក់បានគិតដែលត្រូវទទួល"  
(5187) ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានពណ៌នា " កំរិតការអោយខ្លួនឯងឥណទេច្ប " នៃពណ៌នា  
76(762) និងកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានពណ៌នាធនាគារ ។

- វិបារប័ណ្ណធនាគារ ជាឥណទាន ដែលធនាគារកំរិតប្រមូលអតិថិជនខ្លី ដោយអនុញ្ញាតដោយពណ៌នា  
របស់អតិថិជនមានសេចក្តីពណ៌នាដ៏មានតម្លៃដែលនឹងរយៈកាលមួយច្បាស់លាស់ ។

គណនីរង វិញ្ញាបន្នធានាគារ\_ការខ្ចីធានាគារដោយខ្លះទុនអាជីវកម្ម :

• ត្រូវបានកាត់ត្រាខាងឥណទាន លើគណនីវិញ្ញាបន្នធានាគារដោយកាត់ត្រាខាងឥណទាន គណនីធីតិយជន ដែលពាក់ព័ន្ធ (40,44,45,46,) ហើយកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនីធានាគារ ដែលពាក់ព័ន្ធ 51(512) ។

• ត្រូវបានកាត់ត្រាខាងឥណទាននូវចំនួនទឹកប្រាក់ដែលបំពុលស្របគ្នា និងចំនួនទឹកប្រាក់នៃដណ្តើមច្បាប់ ដោយកាត់ត្រាខាងឥណទានគណនីធានាគារ ដែលពាក់ព័ន្ធ (51) ហើយត្រូវបានកាត់ត្រាខាងឥណទាននៅថ្ងៃ ឥណទាននៃដណ្តើមច្បាប់ ដោយកាត់ត្រាខាងឥណទានគណនីធានាគារដែលពាក់ព័ន្ធ ។

គណនីរង វិញ្ញាបន្នធានាគារ - ការខ្ចីធានាគារដោយខ្លះទុនអាជីវកម្ម ត្រូវបានចែងចែកច្បាប់ប្រុង គណនីរបស់សហគ្រាស ដើម្បីធ្វើការវិញ្ញាបន្នធានាគារ និងការខ្ចីធានាគារដោយខ្លះទុនអាជីវកម្មជាមួយប្រភេទ ។

53\_ បេឡា (CAISSES)

គណនី 53 "បេឡា" កាត់ត្រានូវសាច់ប្រាក់ដែលបញ្ចូលឬបញ្ចេញដោយសហគ្រាស ។ គណនីនេះ ញែកចេញពី

- 531 បេឡា មន្ទីរពេទ្យក្រុងភ្នំពេញ

គណនីរង "បេឡាមន្ទីរពេទ្យក្រុងភ្នំពេញ" កាត់ត្រានូវចំណូលនិងចំណាយជាប្រាក់រៀលរបស់មន្ទីរពេទ្យក្រុងភ្នំពេញ សហគ្រាសនិងចំណូលចំណាយហិរញ្ញប្បទានរបស់សហគ្រាស ។

- 532 បេឡាសាខា

គណនីរង "បេឡាសាខា" កាត់ត្រាចំណូលនិងចំណាយជាប្រាក់រៀលរបស់បណ្តាអង្គភាព (គណនីធីតិយជន ភ្នំពេញ សាខា ព្រះស្រីសុខ ) ។

គណនីរងបង្កទាំងនោះ :

- ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនីធីតិយជនពាក់ព័ន្ធ គណនីអាជីវកម្ម (108) ឬគណនី "ធានាគារ" (512) ។

សាច់ប្រាក់រៀលប្រាក់រៀលត្រូវបានចែងក្នុងកាលនៃការប្តូរ ។

- 534 បុរេប្រទានបេឡា

គណនីរងនេះកាត់ត្រាចំនួនសាច់ប្រាក់ដែលបានប្រគល់ដោយទៅបុគ្គលិក មួយប្រភេទរបស់សហគ្រាស ជាបុរេប្រទានបណ្តោះអាសន្នដើម្បីទូទាត់ចំណាយដែលបានកំណត់ ។

បុគ្គលិកដែលអនុញ្ញាតដោយបេតិកភណ្ឌប្រទាននេះមាន :

- ភ្នាក់ងារដែលទទួលបន្ទុកខាងទិញសំភារៈផ្គត់ផ្គង់និងទំនិញ
- ភ្នាក់ងារបច្ចេកទេសដែលបំពេញបេសកកម្មនៅក្នុងប្រទេស
- រដ្ឋទេស្ឋករ ទទួលប្រាក់ប្រចាំប្រទានដែលអាចប្តូរយកម៉ូធានសំរាប់ចំណាយធម្ម (ធិបត្តិ) ។

ចំណាយទាំងនេះត្រូវមានលិខិតបញ្ជាក់ជាសំអាងសំរាប់កត់ត្រាខាងឥណទានធានាធិបត្តិ ។

ធានារង ប្រទាននៃបេឡា :

- ត្រូវបានកត់ត្រាខាងឥណទាននៃចំនួនទឹកប្រាក់ប្រទាន ដោយកត់ត្រាខាងឥណទានធានាធិបត្តិ "បេឡា" (53) ។
- ត្រូវបានកត់ត្រាខាងឥណទាននៃចំនួនទឹកប្រាក់ចំណាយ ដោយកត់ត្រាខាងឥណទានធានាធិបត្តិ កត់ត្រា និងប្រាក់នៅសល់ នៅពេលបំបែកបេសកកម្ម ដោយកត់ត្រាខាងឥណទានធានាធិបត្តិ "បេឡា" (53)

58\_ បង្វែរខាងក្នុង (VIREMENTS INTERNES)

ធានាទាំងនោះមានលក្ខណៈ ល្អិតណាស់ហេតុអ្វីបានជាប្រើប្រាស់ប្រតិបត្តិការ ( ប្រតិបត្តិប្រមូលផ្តុំ )

ដែលបានស្រៀវស្រាវជំនួយសំរាប់ធានាធម្មរបស់ខ្លួន ។

ការបង្វែរខាងក្នុងគឺជាធានាផ្ទេរកាត់ដោយប្រើសំរាប់ធ្វើអោយរាយការណ៍ស្របគ្នាធានាធម្មនៃប្រតិបត្តិការដែលនៅទីបញ្ចប់ត្រូវតែធុរសេចក្តី ។

ធានាទាំងនោះទាក់ទងនឹងការធ្វើបញ្ជីការដោយភ្នាក់ងារជាតិ ។

- ការបង្វែរចូលនិងចេញធានាធម្ម ( បេឡា ឬ ធានា ) ទៅធានានៃធានាធម្មដទៃទៀត ( បេឡា ឬ ធានា )
  - ហើយនោះទៅ ប្រតិបត្តិការ ដែលជាផ្នែកនៃការកត់ត្រាប្រមូលផ្តុំនៅក្នុងហោប៉ៅជំនួយជាគ្រឹះ ។
- បណ្តាសហគ្រាសត្រូវបែងចែកធានាធិបត្តិ 58 តាមសេចក្តីត្រូវការរបស់ខ្លួន ។

59\_ សវីធានធានាសំរាប់ការសឹករបេសកកម្មហិរញ្ញវត្ថុ (PROVISIONS POUR

DEPRECIATION DES COMPTES FINANCIERS)

នៅប្រការរយប្រទេស ធានា 59 សវីធានធានាសំរាប់ការសឹករបេសកកម្មហិរញ្ញវត្ថុ :

- ត្រូវបានកត់ត្រាខាងឥណទាន សំរាប់ចំនួនទឹកប្រាក់នៃការសឹករបេសកកម្មហិរញ្ញវត្ថុដែលប្រមូលផ្តុំ ទាមទារធិបត្តិ ដោយកត់ត្រាខាងឥណទានធានាធិបត្តិ ទាមទារនៃធានាធិបត្តិសំរាប់ការសឹករបេសកកម្មហិរញ្ញវត្ថុ នៃកម្រិត (១៨៦) ។

- ត្រូវបានកង់ត្រាខាងឥណទាន ដោយកង់ត្រាខាងឥណទានធនាគាររង "ការយកមកវិញ្ញន៍  
 សិទ្ធិបានធនសំរាប់ការសឹកមេនៃចំណែកហិរញ្ញវត្ថុ នៃធនាគារ (78) ពីករណីសិទ្ធិបានធនក្លាយជាធានាកម្មវត្ថុ  
 ទាំងមូលឬមួយចំណែក ។

សិទ្ធិបានធនសំរាប់ការសឹកមេដែលបានបង្កើតឡើងត្រូវធ្វើដោយសុទ្ធសមតុល្យ ដោយកង់ត្រាខាង  
 ឥណទាន ធនាគាររង "ការយកមកវិញ្ញន៍សិទ្ធិបានធនសំរាប់ការសឹកមេនៃចំណែកហិរញ្ញវត្ថុ"  
 នៃធនាគារ (78) ។

### ផ្នែក 6

ផ្នែក 6 ប្រមូលផ្តុំបណ្ណាគណនី ដែលទុរសំរាប់កងក្រៅក្នុងគ្រាន់បច្ចុប្បន្នតាមប្រភេទ ព្រមទាំងបន្តកដែលពាក់ព័ន្ធដល់បណ្ណាគ្រាន់ដែលទាក់ទង :

- ដល់ការដឹកជញ្ជូនព្រឹត្តិការណ៍និងបណ្ណាគ្រាន់របស់សហគ្រាស (គណនី 60 ដល់ 65 និង 63)
  - ដល់ការគ្រប់គ្រងលើកិច្ចការរបស់សហគ្រាស ( គណនី 66 )
  - ដល់ប្រតិបត្តិការពិសេស ( គណនី 67,68 )
- ពន្ធលើប្រាក់ចំណេញ (គណនី 69) មានក្នុងផ្នែកនេះ ។

ដើម្បីធ្វើឱ្យឃើញសំណុំចលនាផ្ទៃក្នុងដែលកើតឡើង ក្នុងដំណាក់កាលបរិច្ឆេទ ត្រូវកត់ ត្រានូវផ្នែក 6 នូវបន្តកផ្សេងៗ ដែលទាក់ទងនឹងគណនីទាំងនោះ ទោះជាបន្តកទាំងនោះត្រូវបានការពារ ដោយសិទ្ធិធានាផងដែរ ។ ក្នុងគណនីនេះ សិទ្ធិធានាដែលបានបង្កើតឡើង ត្រូវបានធ្វើឱ្យស្របច្បាប់ ដោយរកតម្លៃខាងឆ្វេងគណនី 78 "ការយកវិញ្ញាបនបត្រ និងសិទ្ធិធានា" ។

### 60\_ក.ទិញ (ACHATS)

- គណនី 60 ញែកចេញជា :
- វត្ថុធាតុដើម និងសំភារៈផ្គត់ផ្គង់
  - សំភារៈផ្គត់ផ្គង់ និងវត្ថុធាតុប្រើប្រាស់
  - ការប្រែប្រួលនៃស្តុក
  - ការទិញការសិក្សា និងការផ្តល់សេវា
  - ការទិញសំភារៈ ទ្វេសម្ភារៈបរិក្ខារ និងការងារ
  - ការទិញមិនបញ្ចូលស្តុក
  - ទំនិញ
  - ការបញ្ចុះថ្លៃ បានទទួលពីការទិញ

នៅពេលទទួលបានវត្ថុធាតុដើម គេកងត្រូវចូល :

- បណ្ណាគណនីរបស់ វត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់ សំភារៈផ្គត់ផ្គង់និងវត្ថុធាតុប្រើប្រាស់ ទំនិញ ការទិញដែលអាចស្តុកបាននៃវត្ថុធាតុដើមនិងទំនិញ (ចំពោះអត្ថន័យ សូមមើលខាងលើ អធិប្បាយដែល ទាក់ទងនឹងផ្នែក 3 ជាអាទិ៍ដល់គណនី 31,32,37) ។

- ធនាគារ "ការទិញមិនអាចស្តុកបាន" ការទិញមិនអាចស្តុកបាន (ទឹកថាមពល) ឬ ដែលសហគ្រាសមិនបានស្តុក (សំភារៈផ្គត់ផ្គង់ការិយាល័យ .....)

- ធនាគារ "ការទិញការសិក្សានិងការផ្តល់សេវា" ការទិញការអប់រំ ឬសេវាដែលផ្តល់ដោយឥតគិតថ្លៃ ហើយចូលក្នុងជំពូកទី ១

- ធនាគារ "ការបញ្ចុះថ្លៃបានទទួលពីការទិញ" ការបញ្ចុះថ្លៃពាណិជ្ជកម្មដែលបានទទួល ពីអ្នកផ្គត់ផ្គង់ ក្រោយពេលដែលគេបានកត់ត្រាវិក្កយប័ត្រការខាងដើម. ការបញ្ចុះថ្លៃហិរញ្ញវត្ថុ ត្រូវបានកត់ត្រាចូលធនាគារ 765 "អបហារបានទទួល" ។

សហគ្រាសអាចប្រើប្រាស់រាល់ធនាគារដែលចាំបាច់ដើម្បីធ្វើការទិញ ដែលបានប្រព្រឹត្តទៅកម្ពុជា (ការទិញក្នុងស្រុក) និងការទិញ ដែលបានធ្វើនៅបរទេស ។

- បណ្តាធនាគារ វត្តមានមើលនិងសំភារៈផ្គត់ផ្គង់ សំភារៈផ្គត់ផ្គង់និងវត្តមានប្រើប្រាស់ ទំនិញនិងការទិញមិនអាចទុកក្នុងស្តុក ត្រូវបានកត់ត្រាខាងឥណទាន នៅពេលទទួលបានវិក្កយប័ត្រ តាមថ្លៃទិញ ដកការបញ្ចុះថ្លៃពាណិជ្ជកម្ម ដែលទទួលបាននៅលើវិក្កយប័ត្រ ដោយកត់ត្រាខាងឥណទាន បណ្តាធនាគារនៃធនាគារ "អ្នកផ្គត់ផ្គង់" (401) ។

នៅពេលសំភារៈផ្គត់ផ្គង់ ឬទំនិញត្រឡប់មកវិញ ធនាគារទាំងនោះត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន បណ្តាធនាគារនៃធនាគារ "អ្នកផ្គត់ផ្គង់" (401) ពាក់ព័ន្ធ ។

នៅម្តងការិយបរិច្ឆេទបណ្តាធនាគារ ត្រូវបានកត់ត្រាខាងឥណទាន :  
- នូវម៉ូឌុលទឹកប្រាក់បំណុលនៃទ្រព្យដែលបានទទួលប្រើវិក្កយប័ត្រមិនទាន់មកដល់ ដោយកត់ត្រាខាងឥណទានធនាគារ "អ្នកផ្គត់ផ្គង់. វិក្កយប័ត្រមិនទាន់មកដល់" នៃធនាគារ (408) ។

បណ្តាធនាគារត្រូវកត់ត្រាខាងឥណទាន :  
- ដោយកត់ត្រាខាងឥណទាន ធនាគារ "ការបញ្ចុះថ្លៃបានទទួលពីការទិញ" នៃធនាគារ 60 (609) ។  
- ដោយកត់ត្រាខាងឥណទានធនាគារ "បន្តការកត់ត្រាមុន" នៃធនាគារ (486)  
- ព័ត៌មានម៉ូឌុលទឹកប្រាក់នៃវិក្កយប័ត្របានទទួលទាន់មកដល់ទ្រព្យដែលមិនទាន់ទាញមកប្រើប្រាស់សហគ្រាស ។  
- រួចហើយដើម្បីធ្វើអោយកាន់សមគល្យ ដោយកត់ត្រាខាងឥណទានធនាគារ "ផ្ទេរសិទ្ធិការិយបរិច្ឆេទ" (12) ។

នៅដើមការិយបរិច្ឆេទបន្ទាប់ បណ្តាគណនីរងត្រូវបានកាត់ត្រាខាងឥណទាន :

• ដោយកាត់ត្រាខាងឥណទានគណនីរង "បន្តបានកាត់ត្រាមុន" នៃគណនី (486)

នៅចុងការិយបរិច្ឆេទនីមួយៗ គណនីរង "ការទិញមិនអាចស្តុកបាន" ត្រូវបានកាត់ត្រាខាងឥណទាននូវចំនួនទឹកប្រាក់នៃការទិញ ដែលមិនបានប្រើប្រាស់ដល់ថ្ងៃនោះ ដោយកាត់ត្រាខាងឥណទានគណនីរងបន្តបានកាត់ត្រាមុន "នៃគណនី (486) ។

- ការបញ្ចុះថ្លៃបានទទួលពីការទិញ (609)

គណនីរង " ការបញ្ចុះថ្លៃបានទទួលពីការទិញ " ត្រូវបានកាត់ត្រាខាងឥណទាន :

- នូវចំនួនទឹកប្រាក់នៃការបញ្ចុះថ្លៃដែលបានទទួលក្រៅពីក្រុមហ៊ុនជាខាងដើម ដោយកាត់ត្រាខាងឥណទានគណនី "អ្នកផ្គត់ផ្គង់" (401) ពាក់ព័ន្ធ ហើយនៅចុងការិយបរិច្ឆេទ នូវចំនួនទឹកប្រាក់នៃការបញ្ចុះថ្លៃដែលត្រូវបាន ដោយកាត់ត្រាខាងឥណទាន គណនីរង "ការបញ្ចុះថ្លៃដែលត្រូវបាន និងប្រាក់ដែលត្រូវបាន ដែលត្រូវទទួល" នៃគណនី (4098) ។

• គណនីរងត្រូវបានកាត់ត្រា ខាងឥណទាន :

• នៅចុងការិយបរិច្ឆេទ ដោយកាត់ត្រាខាងឥណទាន បណ្តាគណនីរងមុន ។

កំណត់សំណុំ : ក្នុងចំណោមការបញ្ចុះថ្លៃពាណិជ្ជកម្មត្រូវធ្វើការ :

- ការចុះថ្លៃ : ការបញ្ចុះថ្លៃ ដែលអនុវត្ត ជាពិសេសលើថ្លៃលក់ដែលបានត្រូវប្រៀបធៀបជាមុន ដោយយោលលើការខូចរណភាព ឬភាពមិនត្រឹមត្រូវនៃទំនិញដែលបានលក់ ។
- ការបញ្ចុះថ្លៃ : ការបញ្ចុះថ្លៃដែលអនុវត្ត ជាធម្មជាតិក្នុងកំឡុងពេល ដោយគិតដល់តម្លៃនៃការលក់ ឬនៃមុខវត្ថុជីវរបស់អតិថិជន ហើយជាទូទៅគិតតាមការវាយលើថ្លៃលក់ធម្មតា ។
- ការបង្វិលឆម្លៃ : ការបញ្ចុះថ្លៃដែលគិតតាមលើប្រតិបត្តិការសរុបដែលបានធ្វើជាមួយអតិថិជនក្នុងប្រទេសជាតិ ។

- គណនីរង " ការប្រែប្រួលនៃស្តុក " ញែកចេញជា :

- ការប្រែប្រួលនៃស្តុកវត្ថុធាតុដើម និងសំភារៈផ្គត់ផ្គង់ (ត្រូវញែកដូចគណនី.31)
- ការប្រែប្រួលនៃស្តុកសំភារៈផ្គត់ផ្គង់និងវត្ថុធាតុប្រើប្រាស់ (ត្រូវញែកដូចគណនី.32)
- ការប្រែប្រួលនៃស្តុកទំនិញ (ត្រូវញែកដូចគណនី 37) ។

ចំពោះអង្គនៃការបញ្ចុះថ្លៃ វត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់ " សំភារៈផ្គត់ផ្គង់និងវត្ថុធាតុប្រើប្រាស់ " ទំនិញមានអង្គចែកចាយក្នុងផ្នែក 3 ។

គណនីរង " ការប្រែប្រួលនៃស្តុក " ជាគណនីសំរាប់គិតការបញ្ចុះថ្លៃនិងការបញ្ចេញស្តុក ។

63- ពន្ធនិរទារ (IMPOTS ET TAXES)

គណនី 63 "ពន្ធនិរទារ" ត្រូវចែកជា :

- ពន្ធលើផលបែរ
- ពន្ធលើផលិតផលក្នុងស្រុក
- ពន្ធផលិតផលផលិតផលនាំចេញ
- ពន្ធប្រថាប់ត្រា
- ពន្ធមិនចំពោះ ( ប្រយោល )
- អាករផ្សេងទៀត ចាំបាច់, អាករស្នាក់នៅ, ពន្ធលើមូលធន

បណ្តាគណនីទាំងនោះកត់ត្រាមួយផ្នែក នូវខ្ទង់បង់ខាតមិនមានជូនរដ្ឋ និងសមូហភាពសាធារណៈ ដើម្បីផ្គត់ផ្គង់ដល់មណ្ឌលសាធារណៈ(ក្រៅពីពន្ធលើប្រាក់ចំណេញ)មួយផ្នែកទៀតបណ្តាខ្ទង់បង់ដែលបង្កើត ដោយអាជ្ញាធរសាធារណៈ ជាអាទិ៍សំរាប់បិទបញ្ចប់ទានដល់អំពើដែលមានប្រយោជន៍សេដ្ឋកិច្ចនិងសង្គម ។

គណនី "ពន្ធផលិត" កត់ត្រាបណ្តាពន្ធផលិតផលផលិតផលនាំចេញ ។ ក្នុងអំឡុងការិយបរិច្ឆេទ គណនីនេះត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនី "រដ្ឋ-ពន្ធផលិត" នៃគណនី (447) ។

នៅក្នុងការិយបរិច្ឆេទ គណនីទាំងនោះត្រូវបាន :

- កត់ត្រាខាងឥណទាន នូវចំនួនទឹកប្រាក់នៃពន្ធផលិត និងអាករដែលទាក់ទងនឹងប្រតិបត្តិការនៃការិយបរិច្ឆេទ ចំនែកដែលទម្រង់ការរដ្ឋបាលមិនទាន់បានបំពេញ ដោយកត់ត្រាខាងឥណទាន គណនី "រដ្ឋ-បន្តផ្សេងៗដែលត្រូវសង" នៃគណនី (448) ។
- កត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានគណនីពាក់ព័ន្ធ "បន្តបានកត់ត្រាមុន" នៃគណនី (486) " នូវចំនួនទឹកប្រាក់នៃពន្ធផលិតនិងអាករដែលបានធ្វើគណនេយ្យកម្មចំនែកដែលទាក់ទងដល់ត្រាបន្ទាប់ រួចដើម្បីធ្វើដោយស្វ័យប្រវត្តិ ដោយកត់ត្រាខាងឥណទានគណនី "លទ្ធផលនៃការិយបរិច្ឆេទ" (12) ។

នៅដើមការិយបរិច្ឆេទបន្ទាប់ បណ្តាគណនីទាំងនោះត្រូវបាន :

- កត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានគណនី " បន្តត្រូវសងនៃគណនី 44 "
- កត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន " បន្តកត់ត្រាមុន " នៃគណនី 48 ។

64- បន្ទុកបុគ្គលិក (CHARGES DE PERSONNEL)

គណនី 64 និងគណនីរបស់គណនីប្រាក់ត្រូវបានកែតម្រូវនៃបុគ្គលិកដែលទទួលបានប្រាក់ប្រចាំខែ និងបន្ទុកសង្គមដែលទាក់ទងដល់ការងារ លើបែបបទប្រកាសជាប្រចាំបន្ត ។

**ច្បាប់បុគ្គលិកមាន :**

641. លាភការបុគ្គលិក ដែលកត់ត្រាណាការអុល មិនប្រែប្រួលនិងប្រែប្រួលដែលសេហ្សាត្រូវរក្សា  
ដល់អ្នកទទួលបានប្រាក់លុយ និងបុណ្យភាព និងសុខុមាល បុណ្យភាពនៃការទៀងទាត់ចំពោះការងារ បុណ្យភាព  
សំរាប់បច្ចេកទេសសុខុមាល: ...សុខុមាលដែលមានដោយឈ្មោះ ឬ តាមគ្រូ . ប្រាក់បំណាច់  
សំរាប់វត្តមាន ។

645. បុគ្គលសង្គម :

គណនីរង "បុគ្គលិកសង្គម" កត់ត្រានូវភាពទានសង្គមដែលគិតជាភាគរយលើលាភការ  
លើរបស់នោយអង្គការសង្គម ក្រៅពីសេហ្សាត្រូវ ។

គណនីរង "បុគ្គលិកសង្គម" ត្រូវបានកត់ត្រាខាងឥណទាន នូវចំនួនទឹកប្រាក់នៃចំណែក  
ដែលសេហ្សាត្រូវបង់ ដោយកត់ត្រាខាងឥណទាន គណនីរង "អង្គការសង្គម" នៃគណនី 43 ។

646. បំណាច់គ្រួសារដែលកត់ត្រា នូវការបំពេញថែទាំគ្រួសារ ដែលសេហ្សាត្រូវបានបើកដោយ  
ដណើនរងម៉ែនេះ ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនីរង  
"បុគ្គលិក\_លាភការ ដែលចំពាក់" នៃគណនី 42 ។

647. អត្ថប្រយោជន៍ជារដ្ឋ :

គណនីរង "អត្ថប្រយោជន៍ជារដ្ឋ" កត់ត្រានូវចំនួនទឹកប្រាក់ប៉ាន់ស្មាននៃបំណែក រថយន្ត ...  
ដែលបានដាក់ដោយអ្នកទទួលបានប្រាក់ប្រាក់និងទ្រព្យដែលបានប្រគល់ដោយអ្នកទាំងនោះ ។  
អត្ថប្រយោជន៍ជារដ្ឋទាំងនោះត្រូវបានគិតថាការបំពេញបន្ថែមលាភការ ។

គណនីរង "អត្ថប្រយោជន៍ជារដ្ឋ" ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន :  
នៃគណនី "ឆ្នេរចក្រ" (79), លើកណាអត្ថប្រយោជន៍ ជាបណ្តឹងរបស់បុគ្គលិកតាមប្រភេទផ្សេងៗ  
ដែលបានវាយតម្លៃរួម ។

នៃគណនីចាក់ជំនុំនៃសេវាខាងក្រៅ(61) លើកណា អត្ថប្រយោជន៍ដែលយល់ព្រម ស្របច្បាប់  
និងបុគ្គលិកសង្គម ដែលផ្តល់ដោយសេវាជនម្នាក់ ។

នៅក្នុងការិយាល័យនៃអង្គការ កណ្តាលគណនីរងដែលមានចែងខាងលើត្រូវបាន :  
- កត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនីរង "បុគ្គលិកបុគ្គលិកផ្សេងៗដែលត្រូវបាន"  
នៃគណនី (42) ចំនួនទឹកប្រាក់ បុគ្គលិកនៃការិយាល័យនៃបច្ចេកទេសទាន់ចាត់ត្រាឥណទានបុគ្គលិក :  
- កត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន  
គណនី "លទ្ធផលនៃការិយាល័យ" (12) ។



គណនីរង "ការប្រាក់" ត្រូវបានកាត់ត្រាខាងឥណទានចំនួនទឹកប្រាក់នៃការប្រាក់ផុតកំណត់ប្លែង  
ក្នុងទៅនៅក្នុងគ្រឹះស្ថានយោងកាត់ត្រាខាងឥណទាន គណនីរងជាបករណ៍ "ការប្រាក់ផុតកំណត់ប្លែង  
ក្នុងទៅ" នៃគណនី (168) នៃគណនី "អ្នកផ្គត់ផ្គង់" (4088) នៃគណនីរង "ការប្រាក់បានក្នុងទៅ  
ដែលត្រូវសង" នៃគណនី (458) នៅពេលធ្វើរបាយការណ៍ចុងឆ្នាំនៃគណនីរង "លេខប្រាក់ត្រូវទទួល"  
នៃគណនី(413) ។

នៅក្នុងការិយបរិច្ឆេទ :

• គណនីរង "ការប្រាក់" ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទាននៃគណនីរង  
"បន្តបានកាត់ត្រាមុន" នៃគណនី (486) សំរាប់ចំនួនទឹកប្រាក់នៃបន្តកំណើត្រូវដែលធ្វើឥណទានយកមក  
ទាក់ទងដល់ការិយបរិច្ឆេទបន្ទាប់ ។

• រួចមកគណនីរង "ការប្រាក់" ត្រូវបានកាត់ត្រាខាងឥណទាន ដើម្បីធ្វើអោយស្មើស្របបុគ្គល  
ដោយកាត់ត្រាខាងឥណទាននៃគណនី "លទ្ធផលនៃការិយបរិច្ឆេទ" (12) ។

នៅដើមការិយបរិច្ឆេទបន្ទាប់ :

• គណនីរង "ការប្រាក់" ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនីរង  
"បន្តបានកាត់ត្រាមុន" នៃគណនី (486) ។

665 អបលាវដែលបានព្រមព្រៀង (ESCOMPTE ACCORDES)

គណនីរង "អបលាវដែលបានព្រមព្រៀង" កាត់ត្រានៅក្នុងបញ្ជីបញ្ជីក្នុងសៀវភៅគ្រួសារ  
យល់ព្រមដោយអតិថិជនរបស់ខ្លួនចំពោះការសងមុនកាលកំណត់ចំនួនទឹកប្រាក់ដែលត្រូវសងតាមលក្ខខណ្ឌ  
ធម្មតា ។

គណនីរង "អបលាវដែលបានព្រមព្រៀង" ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រា  
ខាងឥណទាន :

• បណ្ណាគណនីផល (70,75,77) លើកណាអបលាវត្រូវបានយល់ព្រមលើក្នុងបញ្ជីគ្រួសារដើម ។

• បណ្ណាគណនីរង "អតិថិជន" (41) គណនី "អតិថិជនឥណទាន" (46) លើកណា

អបលាវមិនត្រូវបានយល់ព្រមលើក្នុងបញ្ជីដើម ។

នៅក្នុងការិយបរិច្ឆេទនីមួយៗ

• គណនីរង "អបលាវដែលបានព្រមព្រៀង" ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាង  
ឥណទានគណនីរង "ការបញ្ចុះត្រូវដែលត្រូវបានយល់ព្រមលើក្នុងបញ្ជីគ្រួសារបានទទួលត្រូវបានរៀបចំ"

នៃគណនី (4198) ចំពោះបន្តកាត់ត្រានៃអបលាវដែលបានព្រមព្រៀងនៃគណនីរង "បន្តត្រូវសង"

នៃគណនី 46 ចំពោះបន្តកាត់ត្រានៃបន្តកំណើត្រូវដែលធ្វើឥណទានយកមកក្នុងការិយបរិច្ឆេទ

ពេលវេលាទាន់បានពេលវេលាអាករ ។

នៅដើមការិយបរិច្ឆេទបន្ទាប់ :

• គណនីរង "ឥណទានដែលបានត្រួតត្រា" ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាង ឥណទាន គណនី (4198) និង (468) ។

666\_ខាតនៃការប្តូរប្រាក់ ( PERTES DE CHANGE )

គណនីរង "ខាតនៃការប្តូរប្រាក់" កាត់ត្រានូវខាតនៃការប្តូរដែលបានសំរេច នៅពេលទូទាត់ ឥណទាន និងបំណុល ។

គណនីរង "ខាតនៃការប្តូរប្រាក់" ត្រូវបានកាត់ត្រាខាងឥណទាន :

• ចំពោះខាតនៃការប្តូរដែលបានសំរេច ដោយកាត់ត្រាខាងឥណទាន បណ្តាគណនីរងគណនី (51,53) ល្អិតណាសហគ្រាសសេវាបំណុល ឬ សេវាការខ្ចី នៃបណ្តាគណនីគតិយជន ល្អិតណាសហគ្រាស- ទទួលបានពីការសងឥណទាន ឬ សេវាការអោយខ្ចី ។

667\_បន្ទុកពិការលក់មូលបត្របណ្តាក់ទុន (CHARGES NETTES SUR CESSIONS DE TITRES DE PLACEMENT)

គណនីរង "បន្ទុកពិការលក់មូលបត្របណ្តាក់ទុន" កាត់ត្រាខាតពិត ដែលសំរេចនៅពេលលក់ មូលបត្របណ្តាក់ទុន ។

ល្អិតណាប្រតិបត្តិការបញ្ចេញអោយឃើញខាតពិត គណនីរង "បន្ទុកពិការលក់ មូលបត្របណ្តាក់ទុន" ត្រូវបាន :

• កាត់ត្រាខាងឥណទាន នូវតម្លៃបុរេនៃមូលបត្រដែលលក់ ដោយកាត់ត្រាខាងឥណទាននៃគណនី "តម្លៃបុរេនៃការបណ្តាក់ទុន" ។

• កាត់ត្រាខាងឥណទាន នូវតម្លៃលក់នៃមូលបត្រទាំងនោះ ដោយកាត់ត្រាខាងឥណទាន គណនី "គតិយជនឥណទាន" (46) ឬ នៃគណនីរងគណនី (51,53) ។

67\_បន្ទុកពិសេស (CHARGES EXCEPTIONNELLES)

បណ្តាគណនីរងនៃគណនី (67) "បន្ទុកពិសេស" កាត់ត្រានូវបន្ទុកដែលមិនទាក់ទងដល់សកម្មភាព សំខាន់ៗ ឬ សកម្មភាពបន្ទាប់បន្សំរបស់សហគ្រាសមួយផ្នែក បណ្តាបន្ទុកដែលសហគ្រាស ទទួលបាននៅពេលយកមកពិនិត្យនូវបណ្តាចំណែកធានារ៉ាប់រង នៃបណ្តាសម្ព័ន្ធរបស់សហគ្រាស ( ចំណាយនៃ ការផ្លាស់ប្តូរឡើងវិញ... ) មួយផ្នែកទៀត ។

ធនាគារ (67) ព្រឹត្តិបញ្ជី :

671\_ទោសពិន័យ, ពិន័យ

ធនាគារ ទោសពិន័យ, ពិន័យ ក្នុងករណីប្រាក់បំណាច់ដែលត្រូវបង់ចំពោះការបិទសោត ខ ក្នុង កិច្ចសន្យា ឬចំពោះការធ្វើអោយខូចខាតប្រយោជន៍អ្នកដទៃនូវការពិន័យ ដោយបានប្រព្រឹត្តល្មើសនឹង បទបញ្ជា ( ពិន័យពន្ធដារ, ពន្ធដារ, ... )

ធនាគារ ទោសពិន័យ, ពិន័យ ត្រូវបានកាត់ត្រាខាងឧបករណ៍ :

- ដោយកាត់ត្រាខាងឧបករណ៍ ធនាគារពិន័យពន្ធដារ ធនាគារពន្ធដារ (51,53) ។

672\_បន្ទុកលើការិយាល័យច្រើនមុន :

ធនាគារ បន្ទុកលើការិយាល័យច្រើនមុន ក្នុងករណីបន្ទុកដែលទាក់ទងដល់ប្រតិបត្តិការដែលបានធ្វើឡើង ការិយាល័យច្រើនមុនជាអាទិ៍ចំណែកដែលមិនបានបង្កើតឡើងធនាគារខ្លួនឯងដល់ជួសជុល ល្អិតល្អន់ធនាគារ បានបង្កើតឡើង និងបង្រួមរវាងការវាយតម្លៃទាក់ទងដល់ចំណែកនៃបរិយាកាសដែលក្លាយជាមុនបានមកដល់ នៅក្នុងគ្រាមុន ហើយចំនួនទឹកប្រាក់កាត់ចេញពីក្រុមប្រឹក្សាដែលចាត់ចែងដល់ក្រុមប្រឹក្សាដែលបានស្របច្បាប់ ។

ធនាគារនេះត្រូវបានបែងចែកជាប្រភេទបន្ទុកដើម្បីបំពេញឯកសារសំណើ ។

675\_ឥរិយាបថនៃចំណែកសកម្មភាពដែលបានលក់ :

ធនាគារ ឥរិយាបថនៃចំណែកសកម្មភាពដែលបានលក់ ក្នុងករណីឥរិយាបថនៃចំណែកនៃចំណែក មធ្យមកម្មដែលបានលក់ ឬចាត់ចែង(ដាក់ចោល, ខ្វែងគ្រូរ, កាត់បន្ថយទឹកចេញ ការកំចៃចោល ចាត់ដោយ ធនាគារ... ) ។

ធនាគារ ឥរិយាបថនៃចំណែកសកម្មភាពដែលបានលក់ ត្រូវបានកាត់ត្រាខាងឧបករណ៍ ត្រូវបានកាត់ត្រាខាងឧបករណ៍ ត្រូវបានកាត់ត្រាខាងឧបករណ៍ ត្រូវបានកាត់ត្រាខាងឧបករណ៍ (28) ដោយកាត់ត្រាខាងឧបករណ៍ ធនាគារ មធ្យមកម្ម (20,21,22,25) ពាក់ព័ន្ធ ។

678\_បន្ទុកសេសសៀង

ធនាគារ បន្ទុកសេសសៀង ក្នុងករណីបន្ទុកសេសសៀងដែលមិនបានត្រួតពិនិត្យធនាគារ ដោយឡែកគ្នា ។

ធនាគារ បន្ទុកលើការិយាល័យច្រើនមុន និង បន្ទុកសេសសៀង ត្រូវបានកាត់ត្រាខាងឧបករណ៍ ដោយកាត់ត្រាខាងឧបករណ៍ ធនាគារពិន័យពន្ធដារ (40,44,46) ។

នៅក្នុងការិយាល័យច្រើនមុន ធនាគារនៃធនាគារ 67 ត្រូវបានកាត់ត្រាខាងឧបករណ៍ ដើម្បី (ដើម្បីអោយមានបទបញ្ជា) ដោយកាត់ត្រាខាងឧបករណ៍ ធនាគារ មធ្យមកម្មនៃការិយាល័យច្រើនមុន (12) ។

68 ទាយព្ភទានអោយដល់វិលវង់និងសវីធានធន (DOTATIONS AUX

AMORTISSEMENTS ET AUX PROVISIONS)

ទាយព្ភទានអោយដល់វិលវង់ និងសវីធានធន បន្តភារាជីវកម្ម :

- វិលវង់អចលកម្មអរូបិ
- វិលវង់អចលកម្មរូបិភារាជីវកម្ម
- វិលវង់បន្តកែលម្អផ្នែកវិលវង់កេរ្តិ៍ឈ្មោះរយៈពេលវែង
- សវីធានធនសំរាប់ហានិភ័យ និងបន្តភារាជីវកម្ម
- សវីធានធនសំរាប់ការស៊ីកលស្តុក
- សវីធានធនសំរាប់ការស៊ីកលម ឥណទេច្ប

ទាយព្ភទានអោយដល់វិលវង់និងសវីធានធន បន្តកហិរញ្ញវត្ថុ

ទាយព្ភទានអោយដល់វិលវង់និងសវីធានធន បន្តកពិសេស :

- វិលវង់អចលកម្មរូបិក្រៅភារាជីវកម្មនិងវិលវង់ពិសេស
- សវីធានធនសំរាប់ហានិភ័យ និងបន្តកពិសេស

នៅចុងការិយបរិច្ឆេទ ធននីនេះនិងឥណទានរបស់វាក៏ត្រូវទាយព្ភទានអោយដល់វិលវង់ និងសវីធានធនសំរាប់ការស៊ីកលស្តុកផ្នែក ទាយព្ភទានអោយដល់សវីធានធនសំរាប់ហានិភ័យ និងបន្តកមួយផ្នែកទៀត ។ ធននីនេះត្រូវកែប្រែជា ទាយព្ភទានភារាជីវកម្ម និងទាយព្ភទានក្រៅភារាជីវកម្ម ឬ ពិសេស ។

ផែនការទានដណ្តើម ត្រូវផ្តល់ឱ្យប្រាក់នៃការស៊ីកលម ឬខាតបង់ :

នៃបណ្តាធននីមួយៗ វិលវង់អចលកម្មអរូបិ "វិលវង់អចលកម្មរូបិភារាជីវកម្ម" និង "វិលវង់អចលកម្មរូបិក្រៅភារាជីវកម្ម" និងវិលវង់ពិសេស "យោងតាមផែនការទាន តែប្រៀបធៀបនៃធននី "សវីធានធនសំរាប់ការស៊ីកលមចលកម្ម" (29)នៃធននី "សវីធានធនសំរាប់ការស៊ីកលស្តុក" (39) នៃធននី "សវីធានធនសំរាប់ការស៊ីកលមឥណទេច្ប" (49)និងនៃធននី "សវីធានធនសំរាប់ការស៊ីកលមមួយចំនួនបណ្តាក់ទុន" (59) ។

នៃបណ្តាធននីមួយៗ "សវីធានធនសំរាប់ហានិភ័យនិងបន្តភារាជីវកម្ម" និង "សវីធានធនសំរាប់ហានិភ័យនិងបន្តកពិសេស" យោងតាមផែនការទានបណ្តាធននីមួយៗ "សវីធានធនសំរាប់មូលនិធិពិសេស" "សវីធានធនសំរាប់ការផ្តល់ជំនួយ" "សវីធានធនសំរាប់ការធានាអោយអតិថិជន" នៃធននី(15) ។

គណនីរង "ទាយភ្នំទានអោយដល់វិលសំបុកត្រូវបែងចែកជាច្រើនការិយបរិច្ឆេទ ត្រូវបានកត់ត្រា  
ខាងឥណទានចំនួនទឹកប្រាក់នៃបន្ទុក ដែលអាចបញ្ចូលទៅក្នុងត្រា ដោយកត់ត្រាខាងឥណទាន គណនីរង វិលសំ  
បុកដែលត្រូវបែងចែកជាច្រើនការិយបរិច្ឆេទ "នៃគណនី (481) ។

នៅក្នុងការិយបរិច្ឆេទនីមួយៗ គណនីទាំងនោះត្រូវបានកត់ត្រាខាងឥណទាន ដើម្បីលុបចោល ដោយ  
កត់ត្រាខាងឥណទាន "លទ្ធផលនៃការិយបរិច្ឆេទ " (12) ។

**69\_ពន្ធលើប្រាក់ចំណេញ និងខ្ទង់បង់ប្រហាក់ប្រហែល (IMPOTS SUR LES  
BENEFICES ETASSIMILES)**

គណនី(69)កត់ត្រានូវពន្ធលើប្រាក់ចំណេញដែលសហគ្រាសរដ្ឋ សហគ្រាសឯកជន ឬ ទំរុះ  
ត្រូវបង់ ហើយដែលមូលដ្ឋាននៃការគិតពន្ធ គឺលទ្ធផលនៃសារពើពន្ធរបស់សហគ្រាស ។

គណនី (69) ត្រូវបានកត់ត្រាខាងឥណទាន :  
..ដោយកត់ត្រាខាងឥណទាន គណនីរង "ពន្ធនៃគណនី (44) ។

គណនី (69) ត្រូវបានកត់ត្រាខាងឥណទាន :  
..ដោយកត់ត្រាខាងឥណទានគណនី "លទ្ធផលនៃការិយបរិច្ឆេទ " (12) ។

# ថ្នាក់ 7

ថ្នាក់ 7 ប្រមូលផ្តុំបណ្តាគណនីដែលទុកនិរន្តរ៍ក្រោយ ក្នុងការិយបរិច្ឆេទ នូវផលតាមប្រភេទ ព្រមទាំង

ផលដែលពាក់ព័ន្ធផល់ការិយបរិច្ឆេទមុនៗ ដែលទាក់ទងនឹង :

- អាជីវកម្មប្រកួតនិងចរន្តរបស់សហគ្រាស (គណនី 70,71,72,73,74,75,78)

- ការគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រាស " គណនី " (76)

- ប្រតិបត្តិការពិសេសរបស់សហគ្រាស ( គណនី " 77,78 )

បន្តដែលត្រូវធ្វើ " ផ្លាស់ប្តូរ " (គណនី 79) មានក្នុងថ្នាក់នេះ ។

គណនី 78 "ការយកវិញ នូវលំដាប់និងសិទ្ធិធន" មានបណ្តាគណនីរង ដែលត្រូវការយកវិញ នូវបន្ទុកបានគិតគូរ នៃអាជីវកម្ម , ក្រៅអាជីវកម្ម ឬ ពិសេស ។

## 70\_ លក់ផលិតផល (VENTES DE PRODUITS)

គណនី 70 ត្រូវចែកជា :

- ការលក់ផលិតផលសំរេច

- ផលិតផលពាក់កណ្តាលសម្រេច

- ផលិតផលកាកសំណល់

- ការងារនិងការសិក្សា

- ការផ្តល់សេវា

- ការលក់ទំនិញ

- ផលនៃសកម្មភាពបន្ទាប់បន្សំ

- ការបញ្ចុះថ្លៃដែលព្រមពេញលើការលក់ផលិតផលសំរេច, ផលិតផលពាក់កណ្តាលសំរេច, ការងារ, សេវា

ចំនួនទឹកប្រាក់នៃផលបរដែលសហគ្រាសសំរេចបានជាមួយគតិយជនក្រៅពីបុគ្គលិក ក្នុងក្របខ័ណ្ឌនៃ សកម្មភាពសំខាន់របស់ខ្លួន ត្រូវបានកត់ត្រាក្នុងបណ្តាគណនីរង នៃគណនី 70 នៅលេខបញ្ជីវិក្កយប្រត ។

សហគ្រាសត្រូវបើកបណ្តាគណនីរងនៃគណនី 70 ដើម្បីត្រួតពិនិត្យផលបរ ដែលបានសំរេចជាមួយបរទេស និងផលបរ ដែលបានសំរេច នៅកម្ពុជា ។

**ផលិតផលសំរេច និងការងារ :**

បណ្តាធនាគារ "ការលក់ផលិតផលសំរេច និងពាក់កណ្តាលសំរេច" និង "ការងារ" ក្នុងត្រួតពិនិត្យការលក់ការងារ (ការសង្ខេបសង្ខេបអាគារ, ផ្លូវ, ការងារទំនប់ប្រឡាយ ) ការសិក្សានិងការផ្តល់សេវា (ការដឹកជញ្ជូន, ការផ្តល់លំនៅ,.... )

បណ្តាធនាគារនៃគណនី 70 លើកលែងតែការបញ្ចុះថ្លៃដែលព្រមទោយ ត្រូវបានកត់ត្រាខាងឥណទាននូវថ្លៃលក់ ដែលបានធ្វើកិច្ចបញ្ជាក់ការបញ្ចុះថ្លៃពាណិជ្ជកម្មដែលព្រមទោយលើកិច្ចបញ្ជាក់ ដោយកត់ត្រាខាងឥណទានបណ្តាធនាគារ "អតិថិជន (411)"

នៅមុនការិយបរិច្ឆេទ បណ្តាធនាគារអង្គការបានរៀបរាប់ ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន :

- គណនី "ផលបានពិនិត្យកត់ត្រាមុន" 487 ចំពោះទឹកប្រាក់នៃកិច្ចបញ្ជាក់ដែលបានផ្សាយ ទុកពាក់កណ្តាលសំរេចផលិតផលមិនទាន់បានធ្វើ ទៅដោយអតិថិជនក៏ដោយ ។
- បណ្តាធនាគារនៃគណនីរង "ការបញ្ចុះថ្លៃដែលបានព្រមទោយលើការលក់ផលិតផលសំរេច, . . . នៃគណនី 70 ។

"រួមលើយនៃគណនី" លទ្ធផលនៃការិយបរិច្ឆេទ (12) ដើម្បីធ្វើដោយសន្យាសមតុល្យ ។  
នៅពេលបង្វិលមកវិញ នៃផលិតផលសំរេច ឬ ផលិតផលពាក់កណ្តាលសំរេចដែលបានលក់បណ្តាធនាគាររង "ការលក់ផលិតផលសំរេច និងពាក់កណ្តាលសំរេច" និង "ការងារ" ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនី "អតិថិជនមួយ" (411) ។

នៅដើមការិយបរិច្ឆេទបន្ទាប់ បណ្តាធនាគារនៃគណនី 70 លើកលែងតែការបញ្ចុះថ្លៃ ដែលបានព្រមទោយ ត្រូវបានកត់ត្រា :

- ខាងឥណទាននូវចំនួនទឹកប្រាក់នៃផលិតផលលក់មិនទាន់បានធ្វើកិច្ចបញ្ជាក់ នៅមុនការិយបរិច្ឆេទមុន ដោយកត់ត្រាខាងឥណទាន បណ្តាធនាគារ "អតិថិជន\_ផលដែលត្រូវទទួល" នៃគណនី (418) ។
- ខាងឥណទាននូវចំនួនទឹកប្រាក់នៃផល ដែលបានកត់ត្រាមុន របស់ការិយបរិច្ឆេទមុន ដោយកត់ត្រាខាងឥណទាន គណនីរង "ផលបានពិនិត្យកត់ត្រាមុន" គណនី 487 ។

**ការលក់ទំនិញ :**

- + ការលក់ទំនិញទៅបរទេស
- + ការលក់ទំនិញ ក្នុងស្រុក

**ផលនៃសកម្មភាពបន្ទាប់បន្សំ :**

ចំនួនទឹកប្រាក់នៃផលលក់ដែលសេចក្តីសម្រេចបានសំរេចជាមួយអតិថិជន ក្នុងក្របខ័ណ្ឌបន្ទាប់បន្សំ

**•ការលក់ផលិតផលកាកសំណល់ :**

គណនីរង ការលក់ផលិតផលកាកសំណល់ កត់ត្រានូវចំនួនទឹកប្រាក់នៃការលក់កាកសំណល់នៃផលិតកម្ម (ចម្រៀកនៃសំពត់, ខែឃើ, នៃលោហៈ, ធាតុ... ផលិតផលដែលអតិថិជនមិនព្រមយកដោយធ្វើខុសខ្លាត ) ។

**•ផលនៃសកម្មភាព ដែលធ្វើអាជីវកម្ម ដើម្បីជាប្រយោជន៍បុគ្គលិក**

គណនីរង ផលនៃសកម្មភាពដែលធ្វើអាជីវកម្មដើម្បីជាប្រយោជន៍បុគ្គលិក កត់ត្រានូវចំនួនទឹកប្រាក់នៃលក្ខណៈកម្មករដែលបានបង់សហគ្រាសនិងចំណេញដែលបានពីការគ្រប់គ្រងហោប៉ៅធនធាន សំរាប់កម្មករ ។

**•ផលបានពីសំបកដេចខ្ទប់ដែលធ្វើទុក :**

គណនីរង ផលបានពីសំបកដេចខ្ទប់ដែលធ្វើទុក កត់ត្រានូវចំនួនទឹកប្រាក់នៃចំណេញដែលបានពីនិព្វកត់ត្រា ល្អិកណាការយកវិញនៃសំបកដេចខ្ទប់មួយត្រូវបានធ្វើតាមផ្ទៃមួយទាបជាងផ្ទៃធ្វើទុក ឬល្អិកណាសំបកដែលធ្វើទុកត្រូវខូចខាត ។

**•កំរៃដែលបានទទួល**

គណនីរង កំរៃដែលបានទទួល កត់ត្រានូវលាភការ ដែលសហគ្រាសបានទទួលនៅពេលធ្វើប្រតិបត្តិការអោយធនធាន ។

**គេកត់ត្រាខាងឥណទាន :**

•បណ្តាគណនីរង ការលក់ផលិតផលកាកសំណល់ និង កំរៃដែលបានទទួល ដោយកត់ត្រាខាងឥណទាន បណ្តាគណនី អតិថិជន (41) ។

គណនីរង ផលនៃសកម្មភាពដែលធ្វើអាជីវកម្ម ដើម្បីជាប្រយោជន៍បុគ្គលិក ដោយកត់ត្រាខាងឥណទានគណនីរង បុគ្គលិក បុរេប្រទាន និងប្រាក់រំដោះដែលបានយល់ព្រម នៃគណនី (425) ។

•គណនីរង ផលបានពីសំបកដែលធ្វើទុក ដោយកត់ត្រាខាងឥណទាន បណ្តាគណនីរង អតិថិជន, បំណុលចំពោះសំបកដែលធ្វើទុក នៃគណនី (4196) ។

នៅចុងការិយបរិច្ឆេទ បណ្តាគណនីរង នូវចំនួនទឹកប្រាក់នៃផលដែលមិនទាន់បានពិនិត្យកត់ត្រា ដោយកត់ត្រាខាងឥណទាន បណ្តាគណនីរង អតិថិជន, ផលដែលត្រូវទទួល នៃគណនី 41 ។

គណនីរងទាំងនោះត្រូវបានកត់ត្រាខាងឥណទាន នៅចុងការិយបរិច្ឆេទ ដោយកត់ត្រាខាងឥណទាន :

•នៃគណនី ផលបានពិនិត្យកត់ត្រាមុន 48 ចំពោះចំនួនទឹកប្រាក់នៃផលដែលត្រូវភ្ជាប់ទៅការិយបរិច្ឆេទបន្ទាប់ ហើយដែលបានកត់ត្រាហើយ ។

•រួចហើយ នៃគណនី លទ្ធផលនៃការិយបរិច្ឆេទ (12) ដើម្បីធ្វើអោយស្របសមតុល្យ ។

នៅដើមការិយបរិច្ឆេទបន្ទាប់ បណ្តាគណនីរងអ្នកបានរៀបរាប់ត្រូវបានកត់ត្រា :

- ខាងឥណទាននូវចំនួនទឹកប្រាក់ដែលបានពិនិត្យកត់ត្រានៃការិយបរិច្ឆេទមុន ដោយកត់ត្រាខាងឥណទាន បណ្តាគណនីរង "អតិថិជន ផលដែលត្រូវទទួល" នៃគណនី (41) ;
- ខាងឥណទាននូវចំនួនទឹកប្រាក់ដែលបានកត់ត្រា នៃការិយបរិច្ឆេទមុន ដោយកត់ត្រាខាងឥណទាន គណនី "ផលបានពិនិត្យកត់ត្រាមុន" (48) ។

ការបញ្ចុះថ្លៃ ដែលព្រមដោយលើការលក់ផលិតផល :

គណនីរង "ការបញ្ចុះថ្លៃដែលព្រមដោយលើការលក់ផលិតផលសំរេច ផលិតផលពាក់កណ្តាលសំរេច, ការងារនិងសេវា" កត់ត្រានូវការបញ្ចុះថ្លៃពាណិជ្ជកម្ម [ចំពោះអត្តន័យ សូមមើលខាងលើ] ការប្រព្រឹត្តទៅនៃគណនី "ការទិញ" (60) ដែលព្រមដោយអតិថិជនក្រោយដែលគេបានធ្វើឥណទានព្រមព្រៀងវិក្កយបត្រខាងដើមហើយ, ការបញ្ចុះថ្លៃលើវិញ្ញាវត្ថុ ត្រូវបានទុះទូលគណនីរង "អបហារដែលបានព្រមដោយ" នៃគណនី 66 ។

គណនីរង "ការបញ្ចុះថ្លៃដែលព្រមដោយលើការលក់ផលិតផលសំរេច ផលិតផលពាក់កណ្តាលសំរេច, ការងារ, សេវា" ត្រូវបានប្រែក្លាយជាអំណើបរហេតុ ដើម្បីធានាមានការបញ្ចុះថ្លៃដែលបានព្រមដោយសំរាប់ប្រភេទទី២ រូបនៃការលក់ ។

បណ្តាគណនីរង "ការបញ្ចុះថ្លៃដែលបានព្រមដោយលើការលក់ផលិតផលសំរេច" ត្រូវបានកត់ត្រាខាងឥណទាននូវចំនួនទឹកប្រាក់នៃការបញ្ចុះថ្លៃដែលបានព្រមដោយក្រុមវិក្កយបត្រខាងដើម នៃខ្សែកត់ត្រាខាងឥណទាននៃគណនី "អតិថិជនមូឡា" (41) ពាក់ព័ន្ធ ។

នៅចុងការិយបរិច្ឆេទ បណ្តាគណនីរង "ការបញ្ចុះថ្លៃដែលបានព្រមដោយលើការលក់ផលិតផលសំរេច" ត្រូវបានកត់ត្រា :

- ខាងឥណទាននូវចំនួនទឹកប្រាក់នៃការបញ្ចុះថ្លៃពាណិជ្ជកម្មដែលត្រូវព្រមដោយ ដោយកត់ត្រាខាងឥណទាន គណនីរង "ការបញ្ចុះថ្លៃដែលត្រូវព្រមដោយនិងទឹកប្រាក់ដែលត្រូវបានដែលត្រូវរៀបចំ" នៃគណនី (41) ។ លេខនានេះត្រូវបានធ្វើប្រតិក្រាវ នៅពេលបើកការិយបរិច្ឆេទបន្ទាប់ :
- ខាងឥណទានដើម្បីធ្វើដោយសូន្យសមតុល្យ ដោយកត់ត្រាខាងឥណទាន បណ្តាគណនីរង ដែលពាក់ព័ន្ធនៃគណនី 70 ។

71- ផលិតកម្មបានស្តុក (PRODUCTION STOCKEE)

ផលិតកម្មបានស្តុក គឺជាការប្រែប្រួលជារដ្ឋមាន (ការស្តុក) ឬជារដ្ឋមាន (ការដកស្តុក) រវាងតម្លៃនៃស្តុកចុងគ្រា និងតម្លៃនៃស្តុកដើមគ្រានៃផលិតផលនិងផលិតផលកំពុងផលិត ដោយមិនគិតពីសិទ្ធិបានផលសំរាប់សំរេច ។

**\*វិធានការពាក់ព័ន្ធនឹងស្ត្រី :**

គណនីរង "ផលិតកម្មបានស្តុក" (ផលិតផលកំពុងផលិត) ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនី "កំពុងផលិតទ្រព្យ" (33) :

នៅពេលចូលក្នុងជំនួសផលិតកម្ម ចំពោះទឹកប្រាក់នៃបរិយាទាននៃវត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់ នៃសំភារៈផ្គត់ផ្គង់និងវត្ថុធាតុប្រើប្រាស់ និងនៃបន្ទុកផលិតកម្មផ្ទាល់ ។

ទ្វីបនឹងនោះ បណ្តាគណនីរង "ការប្រែប្រួលនៃស្តុក" នៃគណនី(60)ពាក់ព័ន្ធត្រូវបានកាត់ ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទាន បណ្តាគណនីស្តុក (31,32) ពាក់ព័ន្ធ :

ក្នុងករណីផលិតផលពាក់ព័ន្ធបណ្តាលសំរេចចូលក្នុងដំណាក់កាលនៃផលិតកម្ម ទ្វីបនឹងនោះ គណនីរងពាក់ព័ន្ធនៃគណនី "ផលិតផល" (35) ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទាន គណនីរងពាក់ព័ន្ធនៃគណនីរង "ផលិតកម្មបានស្តុក (ផលិតផល)" នៃគណនី (713)

នៅពេលទទួលបានវិក្កយបត្រឥណទានទាក់ទងដល់ការបញ្ចុះថ្លៃពាណិជ្ជកម្ម ដោយកាត់ត្រាខាង ឥណទាន គណនី "កំពុងផលិតទ្រព្យ" (33) ។

នៅចុងការិយបរិច្ឆេទគណនីរង "ផលិតកម្មបានស្តុក" (ផលិតផលកំពុងផលិត) ត្រូវបានកាត់ត្រា ខាងឥណទាននូវចំនួនទឹកប្រាក់នៃវិក្កយបត្រដែលមិនទាន់មកដល់ ទាក់ទងដល់ចំណែកនៃបរិយាទានផលិតផល ដោយកាត់ត្រាខាងឥណទាន គណនី "កំពុងផលិតទ្រព្យ" (33) ។

នៅពេលបញ្ចប់នៃផលិតកម្ម គណនីរង "ផលិតកម្មបានស្តុក" (ផលិតផលកំពុងផលិត) ត្រូវ បានកាត់ត្រាខាងឥណទាននូវចំនួនទឹកប្រាក់ នៃបរិយាទានផលិតកម្ម ដោយកាត់ត្រាខាងឥណទាន គណនីរង ពាក់ព័ន្ធ នៃគណនី "កំពុងផលិតទ្រព្យ" (33) ; ទ្វីបនឹងនោះ គណនី "ផលិតផល" (35) ត្រូវបានកាត់ ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនីរង "ផលិតកម្មបានស្តុក" (ផលិតផល) នៃគណនី(713) ។

គណនីរង "ផលិតកម្មបានស្តុក" (ផលិតផល), គណនីតាមដានបលនាស្តុកផលិតផល, ត្រូវបាន កាត់ត្រាខាងឥណទាន :

នៅពេលលក់ផលិតផល នូវចំនួនទឹកប្រាក់នៃបរិយាទានផលិតកម្មរបស់ផលិតផលដែល លក់ ដោយកាត់ត្រាខាងឥណទាន គណនីរងពាក់ព័ន្ធនៃគណនី "ផលិតផល" (35) ឬចំពោះផលិតផលដែល ចេញពីឃ្នាំង កំពុងប្រគល់ដោយអតិថិជន នៃគណនី "ស្តុកកំពុងធ្វើដំណើរពាណិជ្ជកម្ម" (38);

ក្នុងករណីផលិតផលពាក់ព័ន្ធបណ្តាលសំរេចចូលក្នុងដំណាក់កាលនៃផលិតកម្មផ្ទាល់ ដោយកាត់ត្រាខាង ឥណទាន គណនីរងពាក់ព័ន្ធនៃគណនី "ផលិតផល" (35) ។ ទ្វីបនឹងនោះ គណនីរងពាក់ព័ន្ធនៃគណនី "កំពុងផលិតទ្រព្យ" (33) ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទាន គណនី "ផលិតកម្មបានស្តុក" (ផលិតផលកំពុងផលិត) (713) ។

នៅពេលបង្វិលវិញនៃផលិតផលដែលបានលក់ដោយស្របចំពោះ "ផលិតកម្មបានស្តុក" (ផលិតផល) ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនីរងពាក់ព័ន្ធនៃគណនី "ផលិតផល" (35) ។

•វិធានការលើកំណត់កម្រិត :

នៅពេលបិទការិយបរិច្ឆេទ បណ្តាគណនីរង "ផលិតកម្មបានស្តុក(ផលិតផលកំពុងផលិត )

និង "ផលិតកម្មបានស្តុក ( ផលិតផល )" ត្រូវបានកាត់ប្រាក់ :

ខាងឥណទាននូវចំនួនទឹកប្រាក់នៃបរិយាទានផលិតកម្មនៃស្តុករបស់កុល្យការពេលបិទ  
ការិយបរិច្ឆេទមុន "ស្តុកដើមប្រាក់" ដោយកាត់ប្រាក់ខាងឥណទាន នៃគណនីពាក់ព័ន្ធ "កំពុងផលិតទ្រព្យ"  
(33) និង "ផលិតផល" (35) ហើយចំពោះចំនួនទឹកប្រាក់នៃផលិតផលដែលចេញពីឃ្នាំង កំពុងប្រគល់  
អោយអតិថិជន នៃគណនី "ស្តុកកំពុងធ្វើដំណើរតាមផ្លូវ" (38) ។

ខាងឥណទាននូវចំនួនទឹកប្រាក់ នៃបរិយាទានផលិតកម្មនៃស្តុករបស់កុល្យការ នៃការិយ  
បរិច្ឆេទនេះ( ស្តុកចុងប្រាក់ ) ដោយកាត់ប្រាក់ខាងឥណទានបណ្តាគណនីពាក់ព័ន្ធ "កំពុងផលិតទ្រព្យ" (33)  
និង "ផលិតផល" (35) ហើយអោយផលិតផលចេញពីឃ្នាំង កំពុងប្រគល់អោយអតិថិជន គណនី  
"ស្តុកកំពុងធ្វើដំណើរតាមផ្លូវ" (38) ។

ក្នុងវិធានការនេះ បណ្តាគណនីរងត្រូវបានស្តុករបស់កុល្យ នៅពេលបិទការិយបរិច្ឆេទ ដោយ  
កាត់ប្រាក់ខាងឥណទាន ឬខាងឥណទានគណនី "ស្តុកផលិតកម្មបានស្តុក" (12) ទៅតាមសមតុល្យនៃឥណទាន  
(ការស្តុក ) ឬ សមតុល្យឥណទាន (ការដកស្តុក ) ។

72- ផលិតកម្មអចល័ត (PRODUCTION IMMOBILISEE)

គណនី "ផលិតកម្មអចល័ត" កាត់ប្រាក់ :

\*ការផ្តល់និងការងារធ្វើដោយសហគ្រាសសំរាប់ខ្លួនឯង ដើម្បីផលិតអចលកម្មមួយ :

គណនីរង "ផលិតកម្មអចល័ត" ត្រូវបានកាត់ប្រាក់ខាងឥណទាននូវចំនួនទឹកប្រាក់នៃបណ្តាគណនី  
នៃបរិយាទានជាបណ្តើរៗ នៃការផលិតអចលកម្ម ដោយកាត់ប្រាក់ខាងឥណទានបណ្តាគណនីរង "អចលកម្ម  
កំពុងផលិត" នៃគណនី 23 ។

គណនីរង "ផលិតកម្មអចល័ត" ត្រូវបានកាត់ប្រាក់ខាងឥណទាននូវចំនួនទឹកប្រាក់ដែល  
ត្រូវបាន ដោយកាត់ប្រាក់ខាងឥណទានបណ្តាគណនីរង "អចលកម្មកំពុងផលិត" ពាក់ព័ន្ធនៃគណនី 23។

\*ការកាត់យកពីផលិតកម្ម :

គឺផលិតផលសំរាប់លក់, ប៉ុន្តែសហគ្រាសកាត់យកមួយចំនួនសំរាប់ប្រើខ្លួនឯងដើម្បីបង្កើត  
អចលកម្មមួយ ។

គណនីរង "ផលិតកម្មអចល័ត" ត្រូវបានកាត់ប្រាក់ខាងឥណទាន ដោយកាត់ប្រាក់ខាងឥណទាន  
គណនី "អចលកម្ម" (20 ដល់ 22) ពាក់ព័ន្ធ បណ្តាគណនីរង "ផលិតកម្មបានស្តុក (ផលិតផល)" នៃ  
គណនី 71 ពាក់ព័ន្ធត្រូវបានកាត់ប្រាក់ខាងឥណទាន ដោយកាត់ប្រាក់ខាងឥណទាន គណនី "ផលិតផល"  
(35) ពាក់ព័ន្ធ ។

ក្នុងករណីទាំងបី គណនីរង ផលិតកម្មផលិត ត្រូវបានកាត់ត្រាខាងផលពន្ធ នៅ  
ចុងការិយបរិច្ឆេទ ដោយកាត់ត្រាខាងផលពន្ធ គណនី លទ្ធផលនៃការិយបរិច្ឆេទ (12) ។

**73- ផលសុទ្ធសាមញ្ញភាពនៃប្រតិបត្តិការរយៈពេលវែង (PRODUITS NETS  
PARTIELS SUR OPERATIONS A LONG TERME)**

គណនី 73 ផលសុទ្ធសាមញ្ញភាពនៃប្រតិបត្តិការរយៈពេលវែង គ្រប់ផលមួយ  
ដែលធ្វើអន្តរាគមន៍ ក្នុងអំឡុងពេលប្រតិបត្តិសេវាសុទ្ធសាមញ្ញភាពរយៈពេលវែង (មើលការកំណត់បញ្ជាក់លម្អិត)

**74- ឧបត្ថម្ភធនអាជីវកម្ម (SUBVENTIONS D'EXPLOITATION)**

គណនី 74 ឧបត្ថម្ភធនអាជីវកម្ម កាត់ត្រានូវបណ្តាឧបត្ថម្ភធន ដែលសេវាសុទ្ធសាមញ្ញ  
ទទួលបានសំរាប់បំពេញខាងលើផលិតផលអាជីវកម្មខ្លះ ឬ សំរាប់ទទួលបានសេវាអាជីវកម្មខ្លះ ។

**75- ផលផ្សេងៗពីការគ្រប់គ្រងធម្មតា (AUTRES PRODUITS DE GESTION COURANTE)**

គណនី 75 ផលផ្សេងៗពីការគ្រប់គ្រងធម្មតា កាត់ត្រានូវផលដែលមិនទាក់ទងដល់  
អាជីវកម្ម ប៉ុន្តែដែលមានឡើងវិញ ។

គណនី 75 ញែកចេញជា :

- ចំណូលពីប្រកាសនីយចំត្រ (REDEVANCES SUR BREVETS)

គណនីរង សូមបានពីប្រកាសនីយចំត្រ កាត់ត្រានូវលាភការពិសេសទានប្រកាសនីយ  
ចំត្រពួកមួយ ;... ដែលតម្លៃជនជំពាក់ ។

- ការផ្តល់ផ្សេងៗ

គណនីរង ការផ្តល់ផ្សេងៗ កាត់ត្រាចំនួនទឹកប្រាក់ នៃផ្តល់ប្រទេសសម្ភារមិន  
ទ្រព្យសម្ភារមីម (សំភារៈឧបករណ៍ ) ។

- ផ្សេងៗ

គណនីរង ផលផ្សេងៗពីការគ្រប់គ្រងធម្មតា កាត់ត្រាផលផ្សេងៗពីការគ្រប់គ្រង  
ធម្មតាដែលមិនបានត្រូវកាត់ត្រាក្នុងគណនីមួយដោយឡែក ។

76- ផលបរិយាក្ស (PRODUITS FINANCIERS)

គណនី 76 ប្រាក់ចេញជា :

- កំរិតការងាយខ្ចី និងឥណទេញ

គណនីរង "កំរិតការងាយខ្ចីនិងឥណទេញ" កត់ត្រានូវលាភការងាយខ្ចីដែលបានប្រមូល ដោយនិងឥណទេញដែលសហគ្រាសបានប្រមូលដោយ ឆ្លងយៈពេលសម្រាប់អតិថិជន ។

គណនីរង "កំរិតការងាយខ្ចីនិងឥណទេញ" ត្រូវបានកត់ត្រាខាងឥណទាននូវចំនួនទឹកប្រាក់ នៃការប្រាក់ដែលដល់កំណត់ពេលវេលាបានពិចារណាដល់បុគ្គលិកនិយមបរិច្ឆេទនិមួយៗ ដោយកត់ត្រាខាងឥណទាន តាម ករណី គណនីរង "ការប្រាក់ដែលដល់កំណត់ពេលវេលាបានពិចារណា" នៃគណនី 51 នៃបណ្ណាគណនី "អតិថិជន" 41 ។

- អបសារបានទទួល :

គណនីរង "អបសារបានទទួល" កត់ត្រាការបញ្ជូនប្រាក់ដែលសហគ្រាសបានទទួលពីអ្នកផ្គត់ផ្គង់ ក្នុងការសងបុគ្គល នូវចំនួនទឹកប្រាក់ដែលជំពាក់ ។

គណនីរង "អបសារបានទទួល" ត្រូវបានកត់ត្រាខាងឥណទាន នូវចំនួនទឹកប្រាក់នៃអបសារដែល សហគ្រាសបានទទួលពីអ្នកផ្គត់ផ្គង់ ដោយកត់ត្រាខាងឥណទាននៃគណនីតម្រូវធានាពាក់ព័ន្ធ ឬគណនីទទួលបាន ។

- ចំណេញនៃការប្តូរប្រាក់ :

គណនីរងនៃការប្តូរប្រាក់កត់ត្រាចំណេញនៃការប្តូរដែលបានរំលែកនៅពេលទូទាត់ឥណទេញប្រមូលបាន ។

គណនីរង "ចំណេញនៃការប្តូរប្រាក់" ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន :

នៃគណនីធនវត្ថុ (51,53) ចំពោះចំណេញនៃការប្តូរប្រាក់ដែលបានសំរេច លើករណីសហគ្រាស បានទទួលប្រាក់ពីឥណទេញ ឬពិការសងនៃការងាយខ្ចី។

នៃគណនីធនវត្ថុ លើករណីសហគ្រាសសងបំណុល ឬសងការស្មើ ។

- កំរិតមូលប័ត្រ

គណនីរង "កំរិតមូលប័ត្រ" កត់ត្រានូវលាភការងាយមូលប័ត្រភាគកម្ម និងមូលប័ត្របណ្ណាក់ទុន។

គណនីរង "កំរិតមូលប័ត្រ" ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទានគណនី "តម្រូវធានាឥណទាន ផ្សេងៗ" (46) ឬគណនីធនវត្ថុ (51),(53) ។

- ផលបរិយាក្សលក់មូលប័ត្របណ្ណាក់ទុន :

គណនីរង "ផលបរិយាក្សលក់មូលប័ត្របណ្ណាក់ទុន" កត់ត្រានូវចំណេញពីការលក់មូលប័ត្របណ្ណាក់ទុន ។

គណនីរង "ផលពិភពការលក់មូលប័ត្របណ្តាក់ទុន" ល្អិតណាប្រតិបត្តិការបញ្ចេញនូវចំណេញពិត ត្រូវបានកាត់ត្រា :

-ខាងឥណទាននូវតម្លៃមូលប័ត្រដែលលក់ ដោយកាត់ត្រាខាងឥណទានគណនី "តម្លៃមូលប័ត្រនៃការបណ្តាក់ទុន" (50) ។

-ខាងឥណទាននូវតម្លៃមូលប័ត្រនោះ ដោយកាត់ត្រាខាងឥណទានគណនី "ព័ត៌មានឥណទានកម្រៃរង" (46) ។

**ផលវិវិញ្ញាតឡើងវិញ**

គណនីរង "ផលវិវិញ្ញាតឡើងវិញ" កាត់ត្រានូវផលវិវិញ្ញាត ដែលគេមិនទាន់បានប្រកាសគណនីរងដោយឡែក ។

**នៅពេលអនុវត្តការិយបរិច្ឆេទមធ្យម**

គណនីរង "អបហារបានទទួល" ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនីរង "ការបញ្ចុះតម្លៃដែលត្រូវបាននិយមត្រូវបានកាត់ត្រាដែលត្រូវបានត្រូវទទួល" នៃគណនី (4098) ចំពោះទឹកប្រាក់នៃអបហារដែលត្រូវទទួល :

បណ្តាគណនីរង "កំរិតការអោយខ្លួនឯងឥណទេយៗ" និង "កំរិតមូលប័ត្រ" ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនីរង "ផលបានពិនិត្យកាត់ត្រាមុន" នៃគណនី 487

ចំពោះចំនួនទឹកប្រាក់នៃផលវិវិញ្ញាត ដែលបានធ្វើគណនេយ្យកម្ពុជាកំរិតការិយបរិច្ឆេទបន្ទាប់ ។

បន្ទាប់មក គណនីរងទាំងនោះ ត្រូវបានកាត់ត្រាខាងឥណទាន ដើម្បីធ្វើអោយសុទ្ធសមតុល្យ ដោយកាត់ត្រាខាងឥណទានគណនី "លទ្ធផលនៃការិយបរិច្ឆេទ" (12) ។

**នៅដើមការិយបរិច្ឆេទបន្ទាប់**

គណនីរង "អបហារបានទទួល" ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានបណ្តាគណនី (40) (សូមមើល ការប្រតិបត្តិទៅនៃគណនីទាំងនេះ) ។

បណ្តាគណនីរង "កំរិតការអោយខ្លួនឯងឥណទេយៗ" និង "កំរិតមូលប័ត្រ" ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនីរង "ផលបានពិនិត្យកាត់ត្រាមុន" នៃគណនី 487

**77- ផលពិលេស (PRODUITS EXCEPTIONNELS)**

បណ្តាគណនីរង នៃគណនី 77 "ផលពិលេស" កាត់ត្រាផលពិលេសនៃការិយបរិច្ឆេទបន្ទាប់មក ។

**ផលពីការលក់ចំណែកសកម្មរងចំណុះ :**

គណនីរង "ផលពីការលក់ ចំណែកសកម្មរងចំណុះ" កត់ត្រានូវថ្លៃលក់អចលនកម្ម ។  
គណនីរង "ផលពីការលក់ចំណែកសកម្មរងចំណុះ" ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាង  
ឥណទានគណនីរង "ឥណទានលើការលក់អចលនកម្ម" នៃគណនីប្រតិបត្តិការគណនីរង (53,51) ។

**សទ្ធាទានបានទទួល :**

គណនីរង "សទ្ធាទានបានទទួល" កត់ត្រានូវអំណោយដែលសហគ្រាសបានទទួល ។

ចំណែកឧបត្ថម្ភធនវិនិយោគបានកិច្ចបញ្ជីវាក្យលទ្ធផល. គណនីរង "ចំណែកឧបត្ថម្ភធន  
វិនិយោគបានទទួលក្នុងលទ្ធផល" កត់ត្រាខាងឥណទាន នូវចំនួនទឹកប្រាក់នៃឧបត្ថម្ភធនវិនិយោគ  
ដែលបានបង្វែរចូលលទ្ធផលនៃការិយបរិច្ឆេទ ដោយកត់ត្រាខាងឥណទានគណនីរង "ឧបត្ថម្ភធនវិនិយោគ  
បានកត់ត្រាចូលគណនីលទ្ធផល" នៃគណនី (139) ។

**ផលពីការិយបរិច្ឆេទមុន :**

គណនីរង "ផលពីការិយបរិច្ឆេទមុន" កត់ត្រាផលដែលទាក់ទងដល់ប្រតិបត្តិការដែលធ្វើក្នុងការិយបរិច្ឆេទ  
មុន ជាអាទិ៍លំអៀងរវាងការិយបរិច្ឆេទ ដែលទាក់ទងដល់បណ្តាខ្នែងនៃបរិច្ឆេទដែលវិក្រយប្រតិ  
បរិច្ឆេទមកដល់ នៅក្នុងការិយបរិច្ឆេទមុន ហើយចំនួនទឹកប្រាក់ពិតទៅវិក្រយប្រតិបត្តិការដែលដំបូង  
មានក្នុងស្រុក ។

**778- ផលពិសេសផ្សេងៗ :**

គណនីរង "ផលពិសេស" កត់ត្រានូវផលពិសេសដែលទាក់ទងនឹងប្រតិបត្តិការគណនីមួយដោយឡែក ។

បណ្តាគណនីរង "សទ្ធាទានបានទទួល" "ផលពីការិយបរិច្ឆេទមុន" "ផលពិសេសផ្សេងៗ" ត្រូវបានកត់  
ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន គណនី "ឥតឈប់ឈរដំណើរការផ្សេងៗ" (46) ឬគណនី  
គណនីរង (51,53) ។

នៅក្នុងការិយបរិច្ឆេទនីមួយៗ បណ្តាគណនីរងនៃគណនី 77 ត្រូវបានកត់ត្រាខាងឥណទានដើម្បី  
ធ្វើអោយសមរម្យស្របគ្នា ដោយកត់ត្រាខាងឥណទានគណនី "លទ្ធផលនៃការិយបរិច្ឆេទ" (12) ។

78- ការយកវិញ្ញន្តវិលវេញនិងសវិធានធន (REPRISE SUR AMORTISSEMENTS ET PROVISIONS )

ការយកវិញ្ញន្តវិលវេញនិងសវិធានធន ផលអាជីវកម្ម

- + ការយកវិញ្ញន្តវិលវេញអចលនកម្មរូបិ៍
- + ការយកវិញ្ញន្តវិលវេញអចលនកម្មរូបិ៍នៃអាជីវកម្ម
- + ការយកវិញ្ញន្តសវិធានធនសំរាប់ហានិភ័យនិងបន្ទុកអាជីវកម្ម
- + ការយកវិញ្ញន្តសវិធានធនសំរាប់ការសឹកដៃអចលនកម្ម
- + ការយកវិញ្ញន្តសវិធានធនសំរាប់ការសឹកដៃធនាគារ
- + ការយកវិញ្ញន្តសវិធានធនសំរាប់ការសឹកដៃផលិតផល

ការយកវិញ្ញន្តសវិធានធន ផលហិរញ្ញវត្ថុ

- + ការយកវិញ្ញន្តសវិធានធនសំរាប់ហានិភ័យនិងបន្ទុកហិរញ្ញវត្ថុ
- + ការយកវិញ្ញន្តសវិធានធនសំរាប់ការសឹកដៃចំណែកហិរញ្ញវត្ថុ

ការយកវិញ្ញន្តវិលវេញនិងសវិធានធន ផលពិសេស

- + ការយកវិញ្ញន្តវិលវេញអចលនកម្មរូបិ៍ក្រៅអាជីវកម្ម
- + ការយកវិញ្ញន្តសវិធានធនសំរាប់ហានិភ័យ និងបន្ទុកពិសេស

នៅខុងការិយបរិច្ឆេទ គណនីនេះនិងបណ្តាគណនីរបស់គណនីនេះកត់ត្រាខាងមិនបាននូវ ចំនួនទឹកប្រាក់នៃវិលវេញនិងសវិធានធន ដែលក្លាយជាគ្មានកម្មវត្ថុមួយភាគ ប្រាំមួយ ។

គេកត់ត្រាខាងផលទាននូវចំនួនទឹកប្រាក់ដែលក្លាយជាគ្មានកម្មវត្ថុ :

នៃបណ្តាគណនីរង "ការយកវិញ្ញន្តវិលវេញអចលនកម្មរូបិ៍" "ការយកវិញ្ញន្តវិលវេញអចលនកម្មរូបិ៍ នៃអាជីវកម្ម" និង "ការយកវិញ្ញន្តវិលវេញអចលនកម្មរូបិ៍ក្រៅអាជីវកម្ម" ដោយកត់ត្រាខាងផលទាននៃគណនី វិលវេញអចលនកម្ម" (28) ។

នៃបណ្តាគណនីរង "ការយកវិញ្ញន្តសវិធានធនសំរាប់ការសឹកដៃអចលនកម្ម" និង "ការ យកវិញ្ញន្តសវិធានធនសំរាប់ការសឹកដៃធនាគារ" និង "ការយកវិញ្ញន្តសវិធានធនសំរាប់ការសឹកដៃ ផលិតផល" ដោយកត់ត្រាខាងផលទាននៃគណនី "សវិធានធនសំរាប់ការសឹកដៃអចលនកម្ម" (29)

នៃគណនី សិទ្ធិបានធនសំរាប់ការសឹកដេចស្តុក (39) នៃគណនី សិទ្ធិបានធនសំរាប់ការសឹកដេចបណ្តា  
 គណនីតតិយជន (49) និងនៃគណនី សិទ្ធិបានធនសំរាប់ការសឹកដេចបណ្តាគណនីហិរញ្ញវត្ថុ (59)  
 នៃបណ្តាគណនីរង ការយកវិញ្ញូនសិទ្ធិបានធនសំរាប់ហានិភ័យ និងបន្ទុកអាជីវកម្ម និង  
 ការយកវិញ្ញូនសិទ្ធិបានធនសំរាប់ហានិភ័យនិងបន្ទុកវិសេស ដោយកត់ត្រាខាងឥណទានបណ្តាគណនីរង  
 សិទ្ធិបានធនសំរាប់មូលនិធិសង្គម និង សិទ្ធិបានធនសំរាប់ជួសជុល 15 ។

គណនីរងទាំងអស់នេះត្រូវបានកត់ត្រាខាងឥណទាន ដើម្បីប្រើរាយសូន្យសមតុល្យ  
 ដោយកត់ត្រាខាងឥណទានគណនី លទ្ធផលនៃការយកវិញ្ញូន (12) ។

**79- ផ្លាស់បន្តកិ (TRANSFERTS DE CHARGES)**

គណនី ផ្លាស់បន្តកិ កត់ត្រានូវបន្ទុកអាជីវកម្ម ហិរញ្ញវត្ថុនិងពិសេសដែលត្រូវផ្ទេរ ឬមួយចូល  
 គណនីបុព្វការមួយ (ឬក៏គណនីអចលកម្ម) ឬមួយចូលគណនីបន្តកិមួយផ្សេង ។

---

IV. ප්‍රතිපත්තිමය විකේතන

# បទបញ្ញត្តិគណនេយ្យពិសេស

មាតិកា :

- 1- គណនេយ្យកម្មនៃសំបកដេតឌី
- 2- គណនេយ្យកម្មប្រតិបត្តិការជួលដោយមានសិទ្ធិទិញ
- 3- គណនេយ្យកម្មប្រតិបត្តិការថែទាំនិងជួសជុលធំ
- 4- វិធានការពាក់ព័ន្ធ

បទបញ្ញត្តិគណនេយ្យពិសេសទាក់ទងនឹងប្រតិបត្តិការ ឬស្ថានភាពដែលអាចបណ្តាលអោយចំពោះ  
សហគ្រាស នូវការលំបាកក្នុងការវិភាគការបកស្រាយឬការបញ្ចូល ហើយដោយហេតុនេះនូវកំហុសនៃការរៀប  
ចំ និងកត់ត្រាក្នុងគណនេយ្យ ។

1- គណនេយ្យកម្មនៃសំបកវេចខ្ចប់ : (EMBALLAGES)

ដែលចាត់ទុកថាជាសំបកវេចខ្ចប់គឺវត្ថុទាំងឡាយដែលទុកសំរាប់ដាក់វត្ថុធាតុ ផលិតផលឬទិន្នន័យ ឬមួយ  
សំរាប់ការស្តុកឬការលើកដាក់ក្នុងប្តារាំងរបស់សហគ្រាស ឬមួយសំរាប់ធ្វើការវេចខ្ចប់ទិន្នន័យដើម្បីប្រគល់អោយ  
អតិថិជន ។

ក្នុងប្តង់គណនេយ្យ គេរៀបចំសំបកវេចខ្ចប់ជាពីរពួក ទៅតាមការប្រែប្រួលនៃលក្ខណៈវិនិច្ឆ័យតាម  
លំដាប់សំភារៈ ឬនៃលក្ខណៈវិនិច្ឆ័យតាមលំដាប់សេដ្ឋកិច្ច ឬគតិយុត្ត

11- អត្ថន័យនិងការរៀបចំ

\* ការរៀបចំតាមលក្ខណៈវិនិច្ឆ័យតាមលំដាប់សំភារៈ

តាមការប្រែប្រួលនៃការរៀបចំនេះដែលពាក់ព័ន្ធដល់គោលបំណងដែលអោយដល់សំបកវេចខ្ចប់ ឬប្តង់  
គណនេយ្យព្រែកចេញជា :

សំភារៈវេចខ្ចប់

មំណងជើងនេះ មានទ្រព្យឬវត្ថុទាំងឡាយដែលទុកសំរាប់ការស្តុក ឬលើកដាក់វត្ថុធាតុ ផលិតផល  
ឬទិន្នន័យក្នុងប្តារាំងរបស់សហគ្រាស ។

សំបកវេចខ្ចប់ពាណិជ្ជកម្ម :

គឺជាវត្ថុទាំងឡាយដែលទុកសំរាប់វេចខ្ចប់ផលិតផលដើម្បីប្រគល់អោយអតិថិជន ។

គេធ្វើការព្រែក តាមដែលសំបកវេចខ្ចប់ប្រមូលវិញបាន ឬមិនប្រមូលវិញបាន ។

\* ការរៀបចំតាមលក្ខណៈវិនិច្ឆ័យ តាមលំដាប់សេដ្ឋកិច្ច ឬគតិយុត្ត

លក្ខណៈវិនិច្ឆ័យតាមលំដាប់សេដ្ឋកិច្ច

តាមការប្រែប្រួលនៃគោលបំណងដើម្បី ការវេចខ្ចប់ឬការបញ្ចូល ឬការបកស្រាយនៃទិន្នន័យ ឬមួយសំរាប់  
សកម្មភាពផ្សេងៗ ។

•សវនការៈដេចខ្លួនស្ថិតក្នុងសកម្មភាពលំដាប់

•សវនកម្មមិនប្រមូលវិញពីជាស្តុក

•ចំពោះសវនករដេចខ្លួនដែលអាចធ្វើទុក តាមធម្មតាជាអចលនកម្ម ឬធ្វើចំពោះសវនករដេចខ្លួនដែលមិនអាចកត់ទិចបាន ដោយស្រួលម្តងមួយៗ សវនករដេចខ្លួននោះត្រូវបានរៀបចំទុកក្នុងស្តុកសវនការៈផ្គត់ផ្គង់ ។

សវនករដេចខ្លួនត្រូវបានវាយពន្ធ អនុលោមតាមវិធានដែលបានកំណត់ចំពោះស្តុក ឬអចលនកម្មទៅតាមប្រភេទនៃសវនករដេចខ្លួននោះ ។

លក្ខណៈវិនិច្ឆ័យតាមលំដាប់គតិយុត្ត :

សវនករដេចខ្លួនពាណិជ្ជកម្មត្រូវបានរៀបចំ ជាសវនករដេចខ្លួនមិនប្រមូលវិញ ឬជាសវនករដេចខ្លួនប្រមូលវិញ តាមដែលសវនករដេចខ្លួននោះលក់ទៅអោយអតិថិជនជាមួយទំនិញ ឬសវនករដេចខ្លួននោះត្រូវបានតែធ្វើទុកនៅអតិថិជន ក៏ត្រូវបានតែអោយអតិថិជនខ្ចីដើម្បីដាក់ផលិតផលដែលលក់ទេញ ។

ពាក្យសវនករដេចខ្លួនសំដៅលើ :

•សវនការៈដេចខ្លួន

•សវនការៈដេចខ្លួនពាណិជ្ជកម្ម

•វត្តមានសវនការៈផ្គត់ផ្គង់នៃសវនករដេចខ្លួន

\*សវនការៈដេចខ្លួនពីជាសវនការៈសំរាប់ស្តុកនិងការដេចខ្លួនវត្តមាន, ផលិតផល, ទំនិញ, ហេតុអ្វីបានជាគ្រោងការប្រគល់ធនសម្រាប់សហគ្រាស មិនមែនទុកសំរាប់ប្រគល់អោយអតិថិជនទេ ។

សវនការៈដេចខ្លួនជាអចលនកម្មរូបិ ( ថ្នាក់ 2 ) ។

សវនការៈដេចខ្លួនត្រូវបានបញ្ចូលក្នុងគណនីរង "សវនការៈដេចខ្លួន" នៃគណនី 21 "ឧទាហរណ៍ របៀបអាជីវកម្ម ហើយស្រុក ភិតរំលស់" ។

\* សវនករដេចខ្លួនពាណិជ្ជកម្មជាវត្តមានសំរាប់ទុកដាក់ផលិតផលឬទំនិញដែលប្រគល់អោយអតិថិជនជាមួយគ្នានិងច្រក ហើយក្នុងន័យទូលាយជាវត្តមានឡាយដែលប្រើក្នុងការដេចខ្លួន វត្តមានសវនការៈផ្គត់ផ្គង់ ឬទំនិញដែលប្រគល់អោយអតិថិជន ។

សវនករដេចខ្លួនពាណិជ្ជកម្មមាន :

សវនករដេចខ្លួនមិនប្រមូលវិញ :

សវនករដេចខ្លួនជាវត្តមានឡាយដែលទុកសំរាប់ប្រគល់អោយអតិថិជនជាមួយនិងច្រក ដោយគ្មានការធ្វើទុក ឬការយកវិញ ។ ឧទាហរណ៍ : ឃប, ពេទ្យព្យាបាល ។ល។

តាមប្តូរគណនេយ្យ សវនករដេចខ្លួនមិនប្រមូលវិញជាសវនការៈផ្គត់ផ្គង់ដែលត្រូវស្តុក ។ សវនករដេចខ្លួននេះត្រូវបានកត់ត្រាខាងគណនេយ្យ គណនីរង "សវនករដេចខ្លួនមិនប្រមូលវិញ" នៃគណនីរង "សវនការៈផ្គត់ផ្គង់និងវត្តមានប្រើប្រាស់" នៃគណនី 60 "ការទិញ" (6026) ។

សំបកដេខ្នប់់ប្រមូលវិញ :

សំបកដេខ្នប់់ប្រមូលវិញ ជាប្រភេទសំបកដេខ្នប់់ដែលអតិថិជនអាចរក្សាទុកជាបណ្តោះអាសន្ន ដោយដែលអ្នកប្រគល់រោយសេរីឡាតិចយកវិញ ក្នុងលក្ខខណ្ឌដែលបានកំណត់ ។

តាមប្លង់គណនេយ្យ សំបកដេខ្នប់់ប្រមូលវិញដែល ឬមួយធ្វើទុកឬមួយរោយអតិថិជនខ្លី តាមធម្មតា ជាអចលកម្ម ។ ដើម្បីការងារស្រួល ពេញលេញ សំបកដេខ្នប់់ប្រមូលវិញដែលអាចកត់ភិនបាននិងសំបកដេខ្នប់់ មិនអាចកត់ភិនបាន ។

សំបកដេខ្នប់់ប្រមូលវិញដែលអាចកត់ភិនបាន :

គឺជាសំបកដេខ្នប់់ដែលស្រួលកត់ភិនមួយៗ នូវបរិមាណដូចជា ធុងមានលេខ និងសញ្ញាអ្នកលក់.

ស៊ីទេនសំរាប់ស្តុក.ហិបប៊ីកទិញ ។ល។

តាមប្លង់គណនេយ្យសំបកដេខ្នប់់ដែលអាចកត់ភិនបានជាអចលកម្មបី ហើយកត់ត្រាខាងឥណទាន គណនីរង "សំបកដេខ្នប់់ប្រមូលវិញ" ដោយកត់ត្រាខាងឥណទាន គណនី "អ្នកផ្គត់ផ្គង់" (404)

សំបកដេខ្នប់់ប្រមូលវិញ ដែលមិនអាចកត់ភិនបាន :

សំបកដេខ្នប់់ប្រមូលវិញ ដែលមិនអាចកត់ភិនបាន ( ដប.១ល។ ) ត្រូវបានរៀបចំទុកក្នុងសំភារៈផ្គត់ផ្គង់។ សំបកដេខ្នប់់នោះជាទូទៅប្រគល់អោយអតិថិជនតាមខ្លួនឯង ។ ថ្ងៃនេះត្រូវបានសម្រេចនៅពេលអតិថិជន យកសំបកត្រឡប់មកអោយអ្នកផ្គត់ផ្គង់វិញដែលជាម្ចាស់ ។ ក្នុងករណីមិនយកត្រឡប់មកវិញ ថ្ងៃធ្វើទុកនោះក្លាយ ជាថ្ងៃទិញចំពោះអតិថិជននិងជាថ្ងៃលក់ចំពោះអ្នកផ្គត់ផ្គង់ ។

\* វត្ថុធាតុនិងសំភារៈផ្គត់ផ្គង់នៃសំបកដេខ្នប់់គឺជាវត្ថុនិងសំភារៈជាពិសេសសំរាប់ផលិតសំបកដេខ្នប់់ ។

ដោយហេតុនេះ វាជាវត្ថុធាតុដើមដែលត្រូវកត់ត្រាខាងឥណទាន គណនីរង "វត្ថុធាតុដើមនិងសំភារៈ ផ្គត់ផ្គង់" នៃគណនី 60 "ការទិញ"

12- គោលការណ៍គណនេយ្យនៃប្រតិបត្តិការអំពីសំបកដេខ្នប់់

121-ការទិញសំបកដេខ្នប់់

គណនេយ្យកម្មនៃការទិញសំបកដេខ្នប់់ មាននៅក្នុងគោលការណ៍ដូចតទៅ តាមដែលសំបកដេខ្នប់់ នោះ ទុកប្រើជាអចលកម្ម ឬជាសំភារៈផ្គត់ផ្គង់ ។

\* សំបកដេខ្នប់់ដែលទុកប្រើជាអចលកម្ម

ការទិញសំបកដេខ្នប់់នេះ ត្រូវបានរៀបចំទុក

សំរាប់ដេខ្នប់់ ( ១១៩-១ )

គណនេយ្យ "សំបកដេខ្នប់់" គណនីរង " ធុងមានលេខ និងសញ្ញាអ្នកលក់ " ត្រូវបានកត់ត្រាខាងឥណទាន គណនីរង "អ្នកផ្គត់ផ្គង់" ដោយកត់ត្រាខាងឥណទាន គណនីរង "អ្នកផ្គត់ផ្គង់" (404)

**សំបកដេចខ្ចប់ពាណិជ្ជកម្មប្រមូលវិញដែលអាចកាត់កិនបាន**

គណនីរង សំបកដេចខ្ចប់ប្រមូលវិញដែលអាចកាត់កិនបាន នៃគណនីរង សំបកដេចខ្ចប់ពាណិជ្ជកម្ម ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនី 404 អ្នកផ្គត់ផ្គង់ឥណទានយីអេសប៊ិកម្ម ពាក់ព័ន្ធប្រតិបត្តិការរដ្ឋប្បវេណី ។

**\* សំបកដេចខ្ចប់ទុកដូចជាសំភារៈផ្គត់ផ្គង់**

**ការទិញ :**

សំបកដេចខ្ចប់ពាណិជ្ជកម្មប្រមូលវិញ ដែលមិនអាចកាត់កិនបាន :

គណនីរង សំបកដេចខ្ចប់ប្រមូលវិញ ដែលមិនអាចកាត់កិនបាន នៃ សំបកដេចខ្ចប់ពាណិជ្ជកម្ម ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនី 401 អ្នកផ្គត់ផ្គង់ឥណទានយីអេសប៊ិកម្ម ពាក់ព័ន្ធប្រតិបត្តិការរដ្ឋប្បវេណី ។

សំបកដេចខ្ចប់ពាណិជ្ជកម្ម មិនប្រមូលវិញ បានលក់

គណនីរងពាក់ព័ន្ធ សំភារៈផ្គត់ផ្គង់និងវត្ថុធាតុដើមប្រើប្រាស់ នៃគណនី 60 ការទិញ ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនី 401 អ្នកផ្គត់ផ្គង់ឥណទានយី ធម្មតា ប្រតិបត្តិការរដ្ឋប្បវេណី ។

**វត្ថុធាតុដើមដេចខ្ចប់**

គណនីរង វត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់ នៃគណនី 60 ការទិញ ត្រូវបានកាត់ត្រាខាងឥណទាន ដោយកាត់ត្រាខាងឥណទានគណនី 401 អ្នកផ្គត់ផ្គង់ឥណទានយី ធម្មតា ប្រតិបត្តិការរដ្ឋប្បវេណី ។

**លក់ :**

នៅដំណាច់ការិយបរិច្ឆេទគណនីរង សំបកដេចខ្ចប់ដែលមានលក្ខណៈជាសំភារៈផ្គត់ផ្គង់បានស្តុកទុកនៅក្នុងបុរាណប្បដោយដេឡី ឬផ្ញើទុកនៅធនាគារ ត្រូវបានកាត់ត្រាខាងឥណទានបណ្តាគណនីស្តុកទុកទៅកាមករាភីខាងឥណទាន បណ្តាគណនីរងដូចតទៅ :

- សំបកដេចខ្ចប់ប្រមូលវិញដែលមិនអាចកាត់កិនបាន នៃគណនី 3265 សំភារៈផ្គត់ផ្គង់និងវត្ថុធាតុដើមប្រើប្រាស់ ។
- សំបកដេចខ្ចប់មិនប្រមូលវិញ នៃគណនីរង សំបកដេចខ្ចប់ពាណិជ្ជកម្ម នៃគណនី 3261 ។
- វត្ថុធាតុដើម នៃគណនី 31 វត្ថុធាតុដើមនិងសំភារៈផ្គត់ផ្គង់ ។

គណនីសំបកដេចខ្ចប់ដែលត្រូវបានកាត់ត្រាខាងឥណទាន តាមចរគណនី 60 ការប្រមូលវិញ (600) ពាក់ព័ន្ធ ។

122- ការលក់សម្ភារៈដេចខ្ចប់

គណនេយ្យកម្មនៃប្រតិបត្តិការនេះធ្វើដោយអនុលោមតាមវិធានដែលអនុវត្តក្នុងការលក់ចំណែកសកម្មភាពលក់ ឬម្ចាស់

ការពិនិត្យកត់ត្រាការចេញពីសកម្មនៃទ្រព្យបានលក់ :

បណ្តាគណនីរាល់ពាក់ព័ន្ធរហូតដល់ចំនួនទឹកប្រាក់ដែលលក់ដែលបានកត់ត្រា និងបណ្តាគណនីបន្តដែលតំណាងតម្លៃគណនេយ្យនៃចំណែកសកម្ម លក់សំរាប់តម្លៃគណនេយ្យពិតនៃទ្រព្យបានលក់ ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន បណ្តាគណនីអចលនកម្មពាក់ព័ន្ធ ចំពោះតម្លៃដើមនៃទ្រព្យ ។

ការពិនិត្យកត់ត្រាថ្លៃលក់ :

បណ្តាគណនីឥណទានអំពីការលក់អលោកម្ម ឬគណនីឥណទាន បណ្តាគណនីបន្តដែលតំណាងតម្លៃគណនេយ្យនៃចំណែកសកម្មបានលក់ ត្រូវបានកត់ត្រាខាងឥណទាន ដោយកត់ត្រាខាងឥណទាន បណ្តាគណនីផលនៃការលក់ចំណែកសកម្មរាល់ពាក់ព័ន្ធ ។

123- ការធ្វើទុកសំបកដេចខ្ចប់ :

ខាងក្រោម ( អ្នកផ្គត់ផ្គង់ ) ប្រាក់ដែលបានទទួលបានជានិច្ចតំណាងជាបំណុលចំពោះអ្នកទិញ ( អតិថិជន ) ។ ចំនួនទឹកប្រាក់នេះ ត្រូវបានកត់ត្រាខាងឥណទាន គណនីរង "អតិថិជន បំណុលចំពោះសំបកដេចខ្ចប់បានធ្វើទុក" នៃគណនី 4196 ដោយកត់ត្រាខាងឥណទាន គណនី "អតិថិជន" ពាក់ព័ន្ធ ។

ក្រៅពេលសំបកដេចខ្ចប់ត្រឡប់មកវិញ អ្នកលក់សរុបប្រាក់ទៅអ្នកទិញវិញ ។ បើការលក់វិញអតិថិជនធ្វើឡើងតាមតម្លៃមួយទាបជាងតម្លៃធ្វើទុក អ្នកលក់កត់ត្រាប្រាក់ចំណេញពីការលក់វិញនៃសំបកដេចខ្ចប់បានធ្វើទុកខាងឥណទាន គណនីរង "ផលពីសំបកដេចខ្ចប់ បានធ្វើទុក" នៃគណនី 708 ដើម្បីធ្វើដោយសុទ្ធសរុបសរុប។

អ្នកលក់ដើម្បីត្រឡប់មកវិញ ត្រូវធ្វើទុកទាត់ទុកជាថ្លៃលក់តែឃ្លាតពីកត់ត្រាខាងឥណទាន គណនីរង "ផលពីសំបកដេចខ្ចប់បានធ្វើទុក" នៃគណនី 708 ដោយកត់ត្រាខាងឥណទានគណនីរង "អតិថិជន បំណុលចំពោះសំបកដេចខ្ចប់បានធ្វើទុក" នៃគណនី 4196 ។ ប្រសិនបើអ្នកលក់លក់វិញដោយតម្លៃខ្ពស់ជាងតម្លៃធ្វើទុក អ្នកលក់ត្រូវកត់ត្រាប្រាក់ចេញពីសកម្មនៃសំបកដេចខ្ចប់ត្រូវកត់ត្រាប្រាក់ចេញពីសកម្មនៃសំបកដេចខ្ចប់បានធ្វើទុក ដើម្បីបង្កើតប្រាក់ចេញពីសកម្មនៃសំបកដេចខ្ចប់បានធ្វើទុក ដោយកត់ត្រាប្រាក់ចេញពីសកម្មនៃសំបកដេចខ្ចប់បានធ្វើទុក ។

ការផ្លាស់ប្តូរថ្លៃធ្វើទុក ឬការផ្លាស់ប្តូរតម្លៃលក់ ត្រូវធ្វើទុកដោយសុទ្ធសរុបសរុប ដោយកត់ត្រាប្រាក់ចេញពីសកម្មនៃសំបកដេចខ្ចប់បានធ្វើទុក ។

ខាងអ្នកទិញ ( ភតិចិន ) ការបង់ប្រាក់និរ្តិករណ៍ជាធានាទេយ្យមួយចំពោះអ្នកលក់ ( អ្នកផ្គត់ផ្គង់ ) ។  
ចំនួនទឹកប្រាក់នេះត្រូវបានកាត់ត្រាខាងឥណទានឥណទានអង្គការអន្តរជាតិ ឥណទានទេយ្យចំពោះសំបកដេចខ្ចប់ត្រូវសមរម្យ  
នៃគណនី 4096 ធនាគារក្រៅប្រទេសឥណទាន គណនី " អ្នកផ្គត់ផ្គង់ " ពាក់ព័ន្ធ (401) ។

នៅពេលសំបកដេចខ្ចប់ត្រូវបង់ប្រាក់ អ្នកលក់សងប្រាក់ដោយអ្នកទិញវិញ ។ បើការយកវិញដោយ  
អ្នកលក់ធ្វើឡើងតាមច្បាប់ចម្លងជាងផ្ទៃក្នុង អ្នកទិញកាត់ត្រាគ្រួសារពីការយកវិញនៃសំបកដេចខ្ចប់បានធ្វើទុក  
ខាងឥណទាន គណនីអង្គការ " ការជួល " នៃគណនី 6136 ។

ក្នុងករណីមិនត្រូវបង់ប្រាក់ :

- បើសំបកដេចខ្ចប់ខូចខាត គណនី ឥណទានឥណទានត្រូវបានកាត់ត្រាខាងឥណទាននូវថ្លៃធ្វើទុក ដោយកាត់  
ត្រាខាងឥណទាន គណនីអង្គការ ឥណទានទេយ្យចំពោះសំបកដេចខ្ចប់ត្រូវសមរម្យ នៃគណនី 4096 ដើម្បីលុបចោល ។
- បើភតិចិនរក្សាទុកសំបកដេចខ្ចប់ គណនីអង្គការ ឥណទានឥណទានត្រូវបានកាត់ត្រាខាងឥណទាននូវសំបកដេចខ្ចប់  
ត្រូវបានកាត់ត្រាខាងឥណទាន គណនីអង្គការ ឥណទានទេយ្យចំពោះសំបកដេចខ្ចប់ត្រូវសមរម្យ នៃគណនី 4096 ។ ក្នុងករណីដែលមិនត្រូវបាន  
ដោយកាត់ត្រាខាងឥណទាន គណនី " ការប្រើប្រាស់ទ្រព្យ " (603) ។

2- ឥណទានយុកម្មនៃប្រតិបត្តិការប្រើប្រាស់ដី (LOCATION AVEC OPTION D'ACHAT= CREDIT BAIL).

ការជួលដោយមានសិទ្ធិទិញ ជា ប្រតិបត្តិការប្រើប្រាស់ដី ដោយមានសិទ្ធិទិញ  
ទ្រព្យនោះទាំងមូលច្បាប់ចម្លង ដោយកាត់ប្រាក់ដែលបានប្រើប្រាស់ដី យ៉ាងតិចមួយភាគ ដោយ  
គិតទាំងប្រាក់លក់បង់បង់ ។

ប្រតិបត្តិការនេះជាមធ្យោបាយ រក្សាទុកទានរបស់អ្នកប្រើប្រាស់ទ្រព្យនោះ :

- មួយផ្នែកនូវសិទ្ធិប្រើប្រាស់
- មួយផ្នែកទៀត នូវលទ្ធភាពទិញទ្រព្យដែលពាក់ព័ន្ធច្បាប់នៅពេលពាក់ព័ន្ធសន្យា ឬមួយនៅម្តងត្រាដែល  
បានកំណត់ជាមុនដោយបង់ថ្លៃប្រើប្រាស់ ។

ចំនួនទឹកប្រាក់ដែលអ្នកប្រើប្រាស់ ទ្រព្យនោះបានបង់មុនខ្លួនបានទៅជាម្ចាស់ទ្រព្យ ហៅថា " សួយ  
ប្រាក់លក់ " ។

21- ឥណទានយុកម្ម " សួយ " ឬ " ប្រាក់លក់ "

ទ្រព្យនោះមិនត្រូវបានបង្ហាញខាងលើនេះទេ ដែលប្រើប្រាស់ ក្នុងករណីអ្នកប្រើប្រាស់មិនបាន  
លក់ទ្រព្យនូវសិទ្ធិទិញ ។

នៅក្នុងគណនីលក់ ចំនួនទឹកប្រាក់ដែលអ្នកប្រើប្រាស់ ជំពាក់ក្នុងក្រុងនៃការប្រើប្រាស់ ទាន  
អាជីវកម្ម ។

" សួយ " ឬ " ប្រាក់លក់ " ត្រូវបានកាត់ត្រាខាងឥណទានឥណទានអង្គការ " ការជួល " នៃគណនី 61 " សេវា  
កម្ម " ។

"ស្នូល" ឬ "ប្រាក់ឈ្នួល" មិនទាន់បានសងដែលទាក់ទងដល់ទ្រព្យដែលក្នុងទៅត្រូវបានបញ្ជាទិញខាង  
ឥណទានបណ្តាគណនីកតិយជនពាក់ព័ន្ធ ឬមួយក្នុងគណនីមួយ ឬក្នុងធុរកិច្ច "នៃគណនី (401) ឬមួយ  
ក្នុងគណនីមួយ ឬក្នុងធុរកិច្ច "វិក្កយប័ត្រត្រូវទទួល" (408) ដោយកត់ត្រាខាងឥណទានគណនីរង "ការជួល"  
នៃគណនី (613) ។

ប្រសិនបើមាន "ស្នូល" ឬ "ប្រាក់ឈ្នួល" ដែលទាក់ទងនឹងគ្រានៃការប្រើប្រាស់ក្រោយថ្ងៃបិទ  
តុល្យការ ត្រូវបានភ្ជាប់ទៅទ្រព្យដែលស្នូលឬប្រាក់ឈ្នួលនោះពាក់ព័ន្ធ [ គណនីរង "បន្តបានវិនិច្ឆ័យកត់ត្រាមុន"  
នៃគណនី (486) ] ។

• ពួកវាអាចប្រើប្រាស់ទៅជាម្ចាស់នៃទ្រព្យ ដោយលើកឡើងនូវសិទ្ធិទិញ ឬប្រើប្រាស់ត្រូវកត់ត្រា  
របស់កម្មនោះខាងសកម្មនៃតុល្យការរបស់ខ្លួន នូវចំនួនទឹកប្រាក់ដែលគិតត្រូវស្របតាមការកំណត់តម្លៃបែប ។  
ទ្រព្យនោះត្រូវបានកត់ត្រាតាមថ្លៃលក់ ។

2- ការផ្ទេរនៃកិច្ចសន្យាជួល ដោយមានសិទ្ធិទិញ

រវាងក្រុមហ៊ុនអ្នកជួល អាចមានការទិញនិងការលក់កិច្ចសន្យា ដែលកំពុងបំណើការ ។

ការទិញកិច្ចសន្យាជួល ដោយមានសិទ្ធិទិញអស្សារឹម

• ខាងអ្នកទិញ ចំនួនទឹកប្រាក់ដែលបង់ដោយអ្នកប្រេបដល់មិនអាចចាត់ទុកថាជាបន្ទុកការិយបរិច្ឆេទទេ  
ពីព្រោះមានការចូលចំណែកថ្មីមួយក្នុងសកម្មរបស់សហគ្រាស ។ គេត្រូវកត់ត្រារបស់កម្មរបស់ខ្លួនរបស់សកម្ម  
តុល្យការ ។

ប៉ុន្តែក្នុងរយៈពេលកិច្ចសន្យាដោយមានសិទ្ធិទិញ ចំនួនទឹកប្រាក់ខាងលើមិនអាចទទួលការរំលស់ទេ ។  
ប៉ុន្តែបើនៅពេលបិទបណ្តាគណនី តម្លៃបច្ចុប្បន្ននៃចំណែកអរូបីនេះទាបជាងតម្លៃគណនេយ្យនៃចំណែកនោះ  
គេត្រូវត្រៀមសវិធានដល់រាប់ចំនួនទឹកប្រាក់ដែលរៀងរាល់បានកត់សំគាល់បើធ្លី ។

នៅពេលបញ្ចប់កិច្ចសន្យា បើសិទ្ធិទិញត្រូវបានលើកឡើង ចំណែកអរូបីដែលបានកត់ត្រាត្រូវបានបញ្ចូល  
ក្នុងបរិយាយទានលទ្ធផលនៃអស្សារឹម ។ ចាប់ពីពេលនោះទៅ គេត្រូវគិតរំលស់តាមរយៈពេលដីរបស់ទ្រព្យនោះ  
ដោយគិតដល់ពេលវេលាដែលបានក្នុងទៅ ។ ក្នុងករណីផ្ទុយ បើគ្មានការលើកឡើងសិទ្ធិទិញទេ សកម្មអរូបី  
កំណាងដោយតែតម្លៃនៃសិទ្ធិកិច្ចសន្យា ដែលត្រូវបញ្ចុះថ្លៃ បើកាលណា តម្លៃសារពើភ័ណ្ឌទាបជាងតម្លៃ  
គណនេយ្យរបស់ទ្រព្យនោះ ។

• ខាងអ្នកប្រេបដល់ ការលក់ជាផលពិសេស ។

ការទិញកិច្ចសន្យាជួល ដោយមានសិទ្ធិទិញអស្សារឹម

ការទិញកិច្ចសន្យានៃឥណទាន ភាពល្អប្រសើរ (credit) អាចរវាង ដូចការទិញ  
កិច្ចសន្យា នៃឥណទានភាពល្អប្រសើរ (credit) ដោយមានសិទ្ធិទិញ ដោយមានសិទ្ធិទិញ  
នៃកិច្ចសន្យា ។

3-គណនេយ្យកម្ម ប្រតិបត្តិការថែទាំនិងជួសជុលធំ (ENTRETIENS ET GROSSES REPARATIONS)

31-ការញែករវាងការថែទាំនិងការជួសជុល

ការថែទាំមានបំណងរក្សាទ្រព្យរួមមានការប្រើប្រាស់បានល្អ ។ ការថែទាំនេះ អនុវត្តមុនការខូចខាតរបស់ទ្រព្យនោះ ។

ការជួសជុល សំរាប់ធ្វើអោយទ្រព្យមានសភាពប្រើប្រាស់បានឡើងវិញ ។ ការជួសជុលនេះធ្វើក្រោយការខូចខាតនៃទ្រព្យនោះ ។

ការជួសជុលធំ ជាការងារដែលមានចំណែកប្រតិបត្តិការរួមមានការថែទាំនិងការជួសជុល ។

32-ប្រតិបត្តិការបណ្តោះអាសន្ននៃចំណាយថែទាំនិងជួសជុល

ស្ថិតិណាមួយចំណាយទាំងនោះមានឥទ្ធិពលថែទាំ ឬជួសជុល អចលនកម្ម ពីស្ថិតិណាមួយចំណាយទាំងនោះមិនបង្កើតឡើងប្រាក់ចូលចេញនៃជីវិតដែលជាប់របស់អចលនកម្មនោះ ចំណាយ

នោះជាបន្តការងារដែលត្រូវកាត់ត្រាចូលគណនីរង ការថែទាំនិងជួសជុល នៃអង្គី 61 (615) ។

ស្ថិតិណាមួយចំណាយទាំងនោះមានឥទ្ធិពលបង្កើតឡើង ឬបញ្ចេញនៃជីវិតរបស់អចលនកម្ម ខាងសកម្ម ពុលកម្ម ឬប្រតិបត្តិការចំណាយនោះទៅលើចំនួនទឹកប្រាក់នៃទ្រព្យដែលគេបានចំណាយប្រាក់ ។

ក្នុងករណីទី 1 ស្ថិតិណាមួយថែទាំឬជួសជុលមានចំនួនទឹកប្រាក់ប្រើប្រាស់ប្រាក់ចេញជាប្រចាំឆ្នាំ ( ការថែទាំឬការជួសជុលធំ ) ចំណាយនោះត្រូវបានគ្រោងទុកតាមប្រើប្រាស់ប្រាក់ចេញ ក្នុងលក្ខណៈដូចតទៅ

\* បើចំណាយអាចត្រូវបានប្រាកដ នៅពេលនោះប្រហាក់ប្រហែលនឹងចំណាយជាក់ស្តែង (ការធ្វើផែនការតាមការប្រែប្រួលនៃរយៈពេលជីវិតរបស់ទ្រព្យ : រាងការងារប្រក... ) សហគ្រាសនិងបែងចែកបន្តនោះជាមុន ក្រោយរូបភាពជាចាយផ្តល់ដល់សវីធានធន សំរាប់ការជួសជុលធំ ។

ក្នុងរំឭកការិយបរិច្ឆេទ ដែលមានចំណាយពិបាកប្រាកដ :

\* បើបន្ទុកពិតត្រូវបានទូទាត់អោយតិចតួច បន្ទុកនោះត្រូវបានកាត់ត្រាចូលគណនីរង ការថែទាំនិងការជួសជុល នៃអង្គី 61 (615) ដោយធ្វើនិយ័តកម្មជាមួយមេត្ត ជាបន្តកលើការិយបរិច្ឆេទមុនបើយកត្រូវយកសវីធានធនមកវិញ ។

\* បើការជួសជុល ឬចំណាយថែទាំត្រូវបានរ៉ាប់រងដោយសហគ្រាសខ្លួនឯង ប្រតិបត្តិការនោះជាកិច្ចសន្យាសំរាប់ប្រើប្រាស់ខ្លួនឯង ដែលត្រូវបានកាត់ត្រាចូលគណនីរង ផលិតកម្មមធ្យមនៃអង្គី 72 ដោយកាត់ត្រាខាងគណនីរងបន្តកម្រិតប្រកបដោយការផ្សេងៗ (658) គេយកវិញនូវសវីធានធនដែលបានបង្កើត ។

4-វិធីសាស្ត្រពិភ័ណ្ណ (METHODE D'INVENTAIRE)

41-ប្រព័ន្ធសាស្ត្រពិភ័ណ្ណអចិន្ត្រៃយ៍ :

សហគ្រាសដែលកាន់ស្តុកជាអចិន្ត្រៃយ៍ មានន័យថា សហគ្រាសនោះ មានមធ្យោបាយវាយតម្លៃ បរិយាទាននៃការបញ្ចេញស្តុកម្តងៗតាមទស្សនៈធនាគារ ចំពោះប្រតិបត្តិការលក់និមួយៗរបស់ខ្លួន សហគ្រាស អាចស្ថិតក្នុងលទ្ធផលដោយរកលំអៀងរវាងថ្លៃលក់និងថ្លៃដើមនៃទ្រព្យ ឬសេវាបានបំពេញហើយ ។

42-ប្រព័ន្ធសាស្ត្រពិភ័ណ្ណកំណត់ត្រា :

ប្រព័ន្ធនេះអនុញ្ញាតដោយវាយតម្លៃស្តុក ដោយសាមញ្ញ(ដោយទ្រង់ពេញ)នៅចុងរយៈ ។  
ការងារនេះសន្មតថា :

ស្តុកលើប្រាក់ទុកដូចជាបន្តបន្ទាប់ : ចំពោះចំនួនទឹកប្រាក់នៃស្តុកនោះ គេកត់ត្រាខាងឥណទាន គណនី លទ្ធផល ដោយកត់ត្រាខាងឥណទាន គណនី ស្តុក ពាក់ព័ន្ធ ។

ការទិញទុកដូចជាបន្ត ។ ដោយហេតុនេះ គេកត់ត្រាខាងឥណទាន គណនី លទ្ធផល ។

ការលក់ទុកដូចជាផ្តល់ ។ ដោយហេតុនេះ គេកត់ត្រាខាងឥណទាន គណនី លទ្ធផល ។

នៅចុងប្រតិបត្តិការកែតម្រូវ : តម្លៃស្តុកចុងប្រតិបត្តិការបានកត់ត្រាខាងឥណទាន គណនីស្តុក និងខាង ឥណទានគណនី លទ្ធផល ។

ATIBV

# V. មជ្ឈមណ្ឌល (មជ្ឈមណ្ឌល)

# បញ្ជីគណនី (ប្លង់តំរូវ)

អនុក្រឹត្យថែមទៀត :

"ប្លង់គណនីរបស់សហគ្រាសត្រូវតែពង្រឹងភាពច្បាស់លាស់ ដោយប្រើប្រាស់ប្រព័ន្ធគណនីដែលមានលក្ខណៈប្រកួតប្រជែង និងការធ្វើបញ្ជីសំយោគបានស្របទៅតាមបទបញ្ញត្តិអនុក្រឹត្យនិងប្លង់គណនីទូទៅ" ។

"រាល់ប្រតិបត្តិការត្រូវចុះក្នុងគណនីដែលមានចំណងជើងស្របតាមប្រភេទនៃប្រតិបត្តិការទាំងនោះ" ។

"ល្អិតណាមួយដែលបានគ្រោងទុកដោយប្លង់តំរូវមានមិនគ្រប់គ្រាន់សំរាប់ការកាត់ត្រាអោយបានច្បាស់លាស់នូវប្រតិបត្តិការទាំងអស់របស់ខ្លួនទេ សហគ្រាសត្រូវបើកគណនីបន្ថែមទៀត" ។

បញ្ជីរាយឈ្មោះគណនីបង្ហាញដោយលេខកូដក្របខ័ណ្ឌសកៈ ។

ផលប្រយោជន៍នៃក្របខ័ណ្ឌសកៈនេះអនុញ្ញាតអោយសហគ្រាសបន្ថែមក្នុងបញ្ជីរាយឈ្មោះគណនីទៅតាមសេចក្តីត្រូវការរបស់ខ្លួន ។

# ប្លង់គណនេយ្យខ្មែរ

## ផ្នែក 1 គណនីមូលធននិងធនបំរុង

### 10. មូលធន និងធនបំរុង

101. មូលធន

1011. មូលធនបានចុះឈ្មោះ\_មិនទាន់ហៅ

1012 មូលធនបានចុះឈ្មោះ\_បានហៅ\_មិនទាន់បង់

1013 .មូលធនបានចុះឈ្មោះ\_បានហៅ\_បានបង់

104. បុព្វលាភនៃការបោះផ្សាយ

105.លំអៀងនៃការវាយតម្លៃឡើងវិញ

106. ធនបំរុង

1061. ធនបំរុងតាមច្បាប់

1063. មូលនិធិអភិវឌ្ឍន៍សហគ្រាស

1068. ធនបំរុងសេរី

108. គណនីអាជីវករ

109. អ្នកចូលហ៊ុន, មូលធនបានចុះឈ្មោះមិនទាន់ហៅ

### 11. លទ្ធផលយោងជាថ្មី

110. លទ្ធផលយោងជាថ្មី (ឥណទាន)

119. លទ្ធផលយោងជាថ្មី (ឥណទាន)

### 12. លទ្ធផលនៃការិយបរិច្ឆេទ

120. ចំណេញ

129. ខាត

### 13. ឧបត្ថម្ភធនវិនិយោគ

131. ឧបត្ថម្ភធនទូទៅការិយបរិច្ឆេទ

138. ឧបត្ថម្ភកម្មនិយោគផ្សេងៗ

139. ឧបត្ថម្ភកម្មនិយោគកាត់ប្រាក់ចូលគណនីលទ្ធផល

**15. សិទ្ធិធានធនសំរាប់ហានិភ័យ និងបន្ទុក**

151. សិទ្ធិធានធនសំរាប់ហានិភ័យ:

    \_សិទ្ធិ ធានធនសំរាប់វិវាទ

    \_សិទ្ធិធានធនសំរាប់ធានាអោយអតិថិជន

    \_សិទ្ធិធានធនសំរាប់ខាតបង់កិច្ចសន្យាមានរយៈពេលវែង

    \_សិទ្ធិធានធនសំរាប់ពិន័យ, និងទោសបញ្ញត្តិ

    \_សិទ្ធិធានធនសំរាប់ខាតនៃការប្តូរប្រាក់.

155. សិទ្ធិធានធនសំរាប់ពន្ធ

157. សិទ្ធិធានធនសំរាប់បន្ទុកត្រូវបែងចែកជាច្រើនការិយបរិច្ឆេទ

158. សិទ្ធិធានធនសំរាប់បន្ទុកផ្សេងៗទៀត

**16. បំណុលហិរញ្ញប្បទាន**

164. ការស្ម័គ្រចិត្តផ្តល់ស្ថានភាពទាន

165. និម្មិតបំណុល(ប្រាក់តម្កល់) និងប្រាក់ធានាបានទទួល

168. ការស្ម័គ្រចិត្ត និង បំណុលផ្សេងៗប្រហាក់ប្រហែល

    1681. ការស្ម័គ្រចិត្តផ្សេងៗ

    1688. ការប្រាក់បានគិត

**17. បំណុលពាក់ព័ន្ធនិងភាគកម្ម**

171. បំណុលពាក់ព័ន្ធនិងភាគកម្ម

178. បំណុលពាក់ព័ន្ធនិងក្រុមហ៊ុនដែលមូលភាគកម្ម

    1781. ប្រាក់ដើម

    1788. ការប្រាក់បានគិត

**18. គណនីសម្ព័ន្ធរវាងគ្រឹះស្ថាន និងក្រុមហ៊ុនភាគកម្ម**

## ផ្នែក ២ គណនីអចលនកម្ម

### 20. អចលកម្មអរូបី

- 201. អាណានិគមសម្បទាន
- 203. អាណានិគមសម្បទាន និងអភិវឌ្ឍន៍
- 205. ប្រកាសនីយប្រតិបត្តិ, សញ្ញា, អាជ្ញាប័ណ្ណ, សម្បទាន, កម្មវិធីកុំព្យូទ័រ  
(ចំណែកដែលមានច្បាប់ការពារ)
- 206. សិទ្ធិអភិវឌ្ឍន៍ (សិទ្ធិលើសម្បទាន)
- 207. មូលនិធិពាណិជ្ជកម្ម
- 208. អចលកម្មអរូបីផ្សេងៗ

### 21. អចលកម្មរូបិយភាវីកម្ម

- 211. ដីធ្លី
- 212. ការរៀបចំតុបតែងលំអរនៃដីធ្លី
- 213. សំណង់
- 214. សំណង់លើដីធ្លីកម្រៃ
- 215. បឋមកម្មបង្កើតទេស សម្ភារៈនិងហិរញ្ញវត្ថុពាណិជ្ជកម្ម
- 218. អចលកម្មរូបិយភាវីកម្មផ្សេងៗ
  - 2181. បឋមកម្មទូទៅ
  - 2182. សម្ភារៈឧបករណ៍ដឹកជញ្ជូន
  - 2183. សម្ភារៈឧបករណ៍ការិយាល័យកុំព្យូទ័រ
  - 2184. សម្ភារៈម
  - 2185. សត្វពាហនៈ
  - 2186. សម្ភារៈដេបូដ

## 22. អចលកម្មដាក់ប្រាក់សម្រាប់

## 23. អចលកម្មកំពុងផលិត

- 231. អចលកម្មប្រតិបត្តិផលិត
- 237. ប្រាក់បុរេប្រទាននិងប្រាក់ដោះ បានបង់ក្នុងការបញ្ជាទិញអចលកម្មរួម
- 238. ប្រាក់បុរេប្រទាននិងប្រាក់ដោះ បានបង់លើការបញ្ជាទិញអចលកម្មរួម

## 24. (1)

## 25. អចលកម្មប្រើប្រាស់អាជីវកម្ម (ត្រូវចែកបន្តដូចតំណាង 21)

## 26 ភាគកម្មនិងផលលទ្ធផលដែលពាក់ព័ន្ធនឹងភាគកម្ម

- 261. មូលប្រាក់នៃភាគកម្ម
  - 2611. ភាគហ៊ុន
  - 2618. មូលប្រាក់ផ្សេងៗ
- 267. ផលលទ្ធផលដែលពាក់ព័ន្ធនឹងភាគកម្ម
- 268. ផលលទ្ធផលដែលពាក់ព័ន្ធនឹងក្រុមហ៊ុនដែលមានភាគកម្ម

## 27. អចលកម្មហិរញ្ញវត្ថុផ្សេងៗ

- 271. មូលប្រាក់អចលន (សិទ្ធិជាភាគកម្មសិទ្ធិ)
  - 2711. ភាគហ៊ុន
  - 2718. មូលប្រាក់ផ្សេងៗ
- 272. មូលប្រាក់អចលន (សិទ្ធិជាផលលទ្ធផល)
- 274. ការណាវ៉ាទី
- 275. តិច្លីបរ៉ាណូនិងប្រាក់ធានាបានបង់
- 276. ផលលទ្ធផលអចលនផ្សេងៗ
  - 2761. ផលលទ្ធផលផ្សេងៗ
  - 2768. ការប្រាក់បានផុត

## 28. វិស័យអចលកម្ម

### 280. វិស័យអចលកម្មអរូបី

2801. ហិរញ្ញវត្ថុបណ្តោះអាសន្នសហគ្រាស

2803. ហិរញ្ញវត្ថុស្រាវជ្រាវនិងអភិវឌ្ឍន៍

2805. ប្រកាសនីយប័ត្រ សញ្ញា អាជ្ញាប័ណ្ណ សម្បទាន កម្មវិធីកុំព្យូទ័រ

2806. សិទ្ធិពាណិជ្ជកម្ម

2807. មូលនិធិពាណិជ្ជកម្ម

2808. អចលកម្មអរូបីផ្សេងៗ

### 281. វិស័យអចលកម្មរូបី

2811. ដី (មានដី)

2812. ការរៀបចំតុបតែងអំពីសិទ្ធិ

2813. សំណង់

2814. សំណង់លើដីអន្តរជាតិ

2815. ឯកសារបច្ចេកទេស សម្ភារៈនិងហត្ថលេខាសញ្ញាបត្រ

2816. ឯកសារផ្សេងៗ (ត្រូវចែកបន្តដូចពណ៌218)

### 282. វិស័យអចលកម្មដាក់ជាសម្បទាន

## 29. សិទ្ធិធានាអំពីការស៊ីកនេអចលកម្ម

### 290. សិទ្ធិធានាអំពីការស៊ីកនេអចលកម្មអរូបី

2905. ប្រកាសនីយប័ត្រ សញ្ញា អាជ្ញាប័ណ្ណ សម្បទាន កម្មវិធីកុំព្យូទ័រ

2906. សិទ្ធិពាណិជ្ជកម្ម

2907. មូលនិធិពាណិជ្ជកម្ម

2908. អចលកម្មអរូបីផ្សេងៗ

### 291. សិទ្ធិធានាអំពីការស៊ីកនេអចលកម្មរូបី

2911. ដី (ក្រៅពីដីមានដី)

### 292. សិទ្ធិធានាអំពីការស៊ីកនេអចលកម្មដាក់ជាសម្បទាន

### 293. សិទ្ធិធានាអំពីការស៊ីកនេអចលកម្មមិនដាក់ជាសម្បទាន

- 2931. អចលកម្មបីមិនទាន់សម្រេច
- 296. សិទ្ធិធានធនសំរាប់ការសឹករបបភាគកម្មនិងឥណទេយ្យដែលពាក់ព័ន្ធនឹងភាគកម្ម
  - 2961. មូលបត្រភាគកម្ម
  - 2967. ឥណទេយ្យដែលពាក់ព័ន្ធនឹងភាគកម្ម
- 297. សិទ្ធិធានធនសំរាប់ការសឹករបបអចលកម្មហិរញ្ញវត្ថុផ្សេងៗ
  - 2971. មូលបត្រអចល័ត (សិទ្ធិជាកម្មសិទ្ធិ)
  - 2972. មូលបត្រអចល័ត (សិទ្ធិជាឥណទេយ្យ)
  - 2974. ការអោយខ្ចី
  - 2975. នីតិវិធី និងប្រាក់ធានាបានបង់
  - 2976. ឥណទេយ្យអចល័តផ្សេងៗ

---

(1) គណនីសំរាប់អនុវត្តចំពោះសហគ្រាស...

### ផ្នែក 3 គណនីស្តុកនិងផលិតផលកំពុងដល់

#### 31. វត្ថុធាតុដើមនិងសម្ភារៈផ្គត់ផ្គង់

- 311. វត្ថុធាតុដើម
- 317. សម្ភារៈផ្គត់ផ្គង់បានបញ្ចូលក្នុងផលិតផល

#### 32. ការផ្គត់ផ្គង់ផ្សេងៗ

- 321. វត្ថុធាតុប្រើប្រាស់
- 322. សម្ភារៈផ្គត់ផ្គង់ប្រើប្រាស់
  - 3221. ក្រឡឹងឆេះ
  - 3222. សម្ភារៈថែទាំ
  - 3223. សម្ភារៈផ្គត់ផ្គង់រោងកាង និងរោងចក្រ
  - 3224. សម្ភារៈផ្គត់ផ្គង់ឃ្នាំង
  - 3225. សម្ភារៈផ្គត់ផ្គង់ការិយាល័យ
- 326. សំបកដេចខ្ទប់
  - 3261. សំបកដេចខ្ទប់មិនប្រមូលវិញ
  - 3265. សំបកដេចខ្ទប់ប្រមូលវិញដែលមិន រ ទាញវិនិយោគបាន

#### 33. កំពុងផលិតទ្រព្យ

- 331. ផលិតផលកំពុងផលិត
- 335. ការងារកំពុងដំណើរការ (ផលិត)

#### 34. កំពុងផលិតសេវា

- 341. ការសិក្សាកំពុងដំណើរការ
- 345. ការផ្តល់សេវាកំពុងដំណើរការ

#### 35. ស្តុកផលិតផល

- 351. ផលិតផលពាក់កណ្តាលសម្រេច

- 355. ផលិតផលសម្រេច
- 358. ផលិតផលកាកសំណល់ (ឬវត្ថុធាតុប្រមូលបាន)
  - 3581. កាកសំណល់
  - 3585. វត្ថុសំណល់
  - 3586. វត្ថុធាតុប្រមូលបាន

### 37. ស្តុកទំនិញ

### 38. ស្តុកមិនទាន់ចូលឃ្នាំង (ស្តុកស្ថិតនៅតាមផ្លូវ) \*\*

### 39. សិរិធានធនសំរាប់សឹកមេចគណនីស្តុកនិងកំពុងផលិត

- 391. សិរិធានធនសំរាប់សឹកមេចនៃវត្ថុធាតុដើម និងសម្ភារៈផ្គត់ផ្គង់
- 392. សិរិធានធនសំរាប់សឹកមេចនៃការផ្គត់ផ្គង់ផ្សេងៗ
  - 3921. វត្ថុធាតុប្រើប្រាស់
  - 3922. សម្ភារៈផ្គត់ផ្គង់ប្រើប្រាស់
  - 3926. សំបកដេចខ្ទប់
- 393. សិរិធានធនសំរាប់សឹកមេចកំពុងផលិតទ្រព្យ
- 394. សិរិធានធនសំរាប់សឹកមេចកំពុងផលិតសេវា
- 395. សិរិធានធនសំរាប់សឹកមេចនៃស្តុកផលិតផល
- 397. សិរិធានធនសំរាប់សឹកមេចនៃការស្តុកទំនិញ

\*\* នៅពេលសហគ្រាសប្រើវិធី "សារពើភ័ណ្ណមចិ្តត្រួយ"

# ម្នាក់ 4 គណនីតតិយស

## 40. អ្នកផ្គត់ផ្គង់ពិសាលភាពពាក់ព័ន្ធ

- 400. អ្នកផ្គត់ផ្គង់ពិសាលភាព
- 401. អ្នកផ្គត់ផ្គង់មធ្យម
  - 4011. អ្នកផ្គត់ផ្គង់\_ការទិញទ្រព្យបូកការផ្គត់ផ្គង់សេវា
  - 4017. អ្នកផ្គត់ផ្គង់\_សេវាប្រាក់ធានា
- 403. អ្នកផ្គត់ផ្គង់\_ផលប្រឹក្សាសេវា
- 404. អ្នកផ្គត់ផ្គង់អចលនកម្ម
  - 4041. អ្នកផ្គត់ផ្គង់\_ការទិញអចលនកម្ម
  - 4047. អ្នកផ្គត់ផ្គង់អចលនកម្ម\_សេវាប្រាក់ធានា
- 408. អ្នកផ្គត់ផ្គង់\_វិញ្ញាប័ត្រមិនទាន់មកដល់
- 409. អ្នកផ្គត់ផ្គង់ពិសាលភាព
  - 4091. អ្នកផ្គត់ផ្គង់\_ប្រាក់បុរេប្រទាននិងប្រាក់រំលែកបានបង់លើការបញ្ជាទិញ
  - 4096. អ្នកផ្គត់ផ្គង់\_ផលចេញចំពោះសំបកដេត្រូសេវាវិញ
  - 4097. អ្នកផ្គត់ផ្គង់\_ប្រាក់ត្រូវបាន
  - 4098. ការប្តូរថ្លៃ, ការបន្ថយថ្លៃ, ការបង្វិលតម្លៃត្រូវបាន, និងប្រាក់ត្រូវបានផ្សេងៗមិនទាន់បានទទួល ។

## 41. អតិថិជន ពិសាលភាពពាក់ព័ន្ធ

- 410. អតិថិជនពិសាលភាព
- 411. អតិថិជនមធ្យម
  - 4111. អតិថិជន\_ការលក់ទ្រព្យបូកការផ្តល់សេវា
  - 4117. អតិថិជន\_សេវាប្រាក់ធានា
- 413. អតិថិជន\_ផលប្រឹក្សាទទួល
- 416. អតិថិជនជាប់សេវាប្រាក់ ឬជាប់វិវាទ

- 417. ផលទេយ្យ លើការងារដែលមិនទាន់បានធ្វើវិញ្ញាប័ត្រ
- 418. អតិថិជន ដែលមិនទាន់បានធ្វើវិញ្ញាប័ត្រ
  - 4181. អតិថិជន វិញ្ញាប័ត្រត្រូវរៀបចំ
  - 4188. អតិថិជន ការប្រាក់បានគិត
- 419. អតិថិជនផលទាយី
  - 4191. អតិថិជន ប្រាក់បុរេប្រទាននិងប្រាក់រំលែងបានទទួលលើការបញ្ចាំទិញ
  - 4196. អតិថិជន បំណុលចំពោះសំបកដៃខ្ទប់ធ្វើទុក
  - 4197. អតិថិជន ប្រាក់ត្រូវបានផ្សេងៗ
  - 4198. ការចុះថ្លៃ, ការបន្ថយថ្លៃ, ការបង្វិលតម្លៃត្រូវបានយល់ព្រម និង ប្រាក់ត្រូវបានផ្សេងៗត្រូវរៀបចំ

### 42. បុគ្គលិក និងគណនីពាក់ព័ន្ធ

- 421. បុគ្គលិក លាភការដែលដំបាក់
  - បុគ្គលិករោយបុគ្គលិក
- 424. ការប្រាស្រ័យរបស់បុគ្គលិកក្នុងការពង្រីកផល
- 425. បុគ្គលិកប្រាក់ បុរេប្រទាន និងប្រាក់រំលែងបានយល់ព្រម
- 427. បុគ្គលិក បណ្តឹងជំទាស់
- 428. បុគ្គលិក បន្តកម្រៃសងនិងផលត្រូវទទួល
  - 4286. បន្តកម្រៃសង
  - 4287. ផលត្រូវទទួល

### 43. អង្គការសង្គម

### 44. រដ្ឋ

- 441. រដ្ឋ ឧបត្ថម្ភកម្មត្រូវទទួល
  - 4411. ឧបត្ថម្ភកម្មសំរាប់វិនិយោគ
  - 4417. ឧបត្ថម្ភកម្មអាជីវកម្ម
  - 4418. ឧបត្ថម្ភកម្មសមតា

- 4419. បុរេប្រទានលើឧបត្ថម្ភកម្ម
- 442. រដ្ឋ\_ពន្ធនានាបានកើតឡើង
- 4424. ម្ចាស់សញ្ញាប័ណ្ណ
- 4425. សមាគម
- 443. ប្រតិបត្តិការដោយខ្សែកម្រិតជាមួយសមុទ្រភាព
- 444. រដ្ឋ\_ពន្ធលើប្រាក់ចំណេញ
- 445. រដ្ឋ\_ពន្ធលើផលរេប
- 447. រដ្ឋ\_ពន្ធដល់ និងពន្ធផ្សេងៗ
- 4471. ពន្ធដល់នាំចូល
- 4472. ពន្ធដល់នាំចេញ
- 448. រដ្ឋ\_បន្ទុកត្រូវសង និងផលត្រូវទទួល
- 4486. បន្ទុកត្រូវសង
- 4487. ផលត្រូវទទួល

### 45. ក្រុមនិងសមាគម

- 451. ក្រុម
- 455. សមាគម\_គណនីបរទេស
- 4551. ប្រាក់ដើម
- 4558. ការប្រាក់បានគិត
- 456. សមាគម\_ប្រតិបត្តិការលើមូលធន
- 4561. សមាគម\_គណនីភាគទុកក្រុមហ៊ុន
- 45611. ភាគទុនជាសម្ភារៈ
- 45615. ភាគទុនជាសាច់ប្រាក់
- 4562. ម្ចាស់ភាគហ៊ុន\_មូលធនបានលោ។ មិនទាន់បង់
- 457. សមាគម\_ភាគលាវត្រូវបែក

## ផ្នែក 6 គណនីបន្ត

### 60. ការទិញ

- 601. ការទិញធានស្តុក : វត្ថុធាតុដើម និងសម្ភារៈផ្គត់ផ្គង់
- 602. ការទិញធានស្តុក : ការបំរុងទុកផ្សេងៗ
  - 6021. វត្ថុធាតុដើមប្រើប្រាស់
  - 6022. សម្ភារៈផ្គត់ផ្គង់ប្រើប្រាស់
  - 6023. សំបកដៃបង្កប់
- 603. ការប្រែប្រួលស្តុក
  - 6031. ការប្រែប្រួលស្តុកនៃវត្ថុធាតុដើម និងសម្ភារៈផ្គត់ផ្គង់
  - 6032. ការប្រែប្រួលស្តុកនៃការបំរុងទុកផ្សេងៗ
  - 6037. ការប្រែប្រួលស្តុកទំនិញ
- 604. ការទិញសេវា និងការផ្គត់ផ្គង់សេវា
- 605. ការទិញសម្ភារៈ ទ្រព្យសម្ភារៈ និងការងារ
- 606. ការទិញ និងធានស្តុក
  - 6061. ការទិញសម្ភារៈផ្គត់ផ្គង់មិនអាចស្តុកបាន (ទឹក-ចាមពេល)
  - 6063. ការទិញសម្ភារៈផ្គត់ផ្គង់ថែទាំ និងទ្រព្យសម្ភារៈ
  - 6064. ការទិញសម្ភារៈផ្គត់ផ្គង់ថ្លៃកម្រិតទាប
  - 6068. ការទិញវត្ថុធាតុដើម និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗ
- 607. ទិញទំនិញ
- 609. ការចុះថ្លៃ, ការបន្ថយថ្លៃ, ការបង្វិលតម្លៃបានទទួលពីការទិញ

### 61. សេវាខាងក្រៅ

- 611. ប្រកបដោយការបញ្ជូន
- 612. ភិទ្ធិប្រតិបត្តិការនៃការបញ្ជូនជាមួយការប្រើសិទ្ធិ
- 613. ការបញ្ជូន

### 53. បេឡា

531. បេឡាទីចាត់ការក្រុមហ៊ុន

5311. បេឡាជាមូល

5314. បេឡាជារូបិយប័ណ្ណ

532. បេឡាសាខា(ចែកបន្តអន្តរជាតិ531)

534. បុរេប្រទាននៃបេឡា(ចែកបន្តអន្តរជាតិ531)

### 58. បង្វែរខាងក្នុង

581. (បង្វែរត្រាក់ដុល្លារ)

584. (បង្វែររូបិយប័ណ្ណ)

### 59. សិទ្ធិធានធនសំរាប់ស្លឹកធនប័ណ្ណនីមួយៗ

590. សិទ្ធិធានធនសំរាប់ស្លឹកធនប័ណ្ណនីមួយៗនៃការបណ្តាក់ទុន

5903. ភាគហ៊ុន

5906. សញ្ញាប័ណ្ណ

5908. ធនប័ណ្ណប្រេង

**46. គណនី និងគណនីផ្សេងៗ**

- 462. គណនីលើការលក់អចលនកម្ម
- 464. បំណុលលើការទិញនៃតម្លៃចល័តនៃការបណ្តាក់ទុន
- 465. គណនីលើការលក់តម្លៃចល័តនៃការបណ្តាក់ទុន  
គណនីគណនី ឬគណនីផ្សេងៗ
- 467. គណនីគណនី ឬគណនីផ្សេងៗ
- 468. បន្ទុកត្រូវសងនិងផលត្រូវទទួលផ្សេងៗ
  - 4686. បន្ទុកត្រូវសង
  - 4687. ផលត្រូវទទួល

**47. គណនីបណ្តោះអាសន្ន ឬរង់ចាំ**

- 471. គណនីរង់ចាំ
- 476. លំអៀងនៃការប្តូរច្រក់\_សកម្ម
- 477. លំអៀងនៃការប្តូរច្រក់\_អកម្ម
- 478. គណនីមធ្យមផ្សេងៗ

**48. គណនីនិយ័ត្តកម្ម**

- 481. បន្ទុកត្រូវបែងចែកជាច្រើនការិយបរិច្ឆេទ
- 486. បន្ទុកបានពិនិត្យកត់ត្រាមុន
- 487. ផលបានពិនិត្យកត់ត្រាមុន

**49. សិទ្ធិធានធនសំរាប់ស៊ីកេនៃគណនីតតិយជន**

- 491. សិទ្ធិធានធនសំរាប់ស៊ីកេនៃគណនីអតិថិជន
- 496. សិទ្ធិធានធនសំរាប់ស៊ីកេនៃគណនីគណនីផ្សេងៗ

### ផ្នែក 5 គណនីហិរញ្ញវត្ថុ

#### 50. តម្លៃចល័ត(សម្ភារីម)នៃការបណ្តាក់ទុន

- 503. ភាគហ៊ុន
- 506. សញ្ញាប័ណ្ណ
- 508. តម្លៃចល័តផ្សេងៗនិងផលចេញប្រហាក់ប្រហែល
  - 5081. តម្លៃចល័តផ្សេងៗ
  - 5088. ការប្រាក់បានកើត

#### 51. ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុនិងប្រហាក់ប្រហែល

- 511. តម្លៃនៃបេឡានិច័យ
  - 5112. មូលបត្រទានប័ណ្ណនៃបេឡានិច័យ
  - 5113. ផលប័ណ្ណនៃបេឡានិច័យ
  - 5114. ផលប័ណ្ណ
- 512. ធនាគារ
  - 5121. គណនីប្រាក់ផ្សេងៗ
  - 5124. គណនីប្រាក់ប័ណ្ណ
- 515. បេឡានិច័យនៃធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុ
- 516. កាត់បន្ថយប្រាក់
- 517. ការបញ្ញើប្រាក់ផ្សេងៗ
- 518. ការប្រាក់បានកើត
  - 5186. ត្រូវសង
  - 5187. ត្រូវទទួល
- 519. ផលទានខ្លួនធនាគារសំរាប់អាជីវកម្ម
  - 5196. ផលទានខ្លួនធនាគារ
  - 5198. ការប្រាក់បានកើតលើផលទានខ្លួនធនាគារសំរាប់អាជីវកម្ម

- 6132. ការជួលអស្សារឹម
- 6135. ការជួលស្សារឹម
- 6136. ការខាតបង់សំបកដៃខ្ទប់
- 615. ការថែទាំ និងជួសជុល
- 616. ចំណាយធានារ៉ាប់រង
- 617. ការសិក្សា និងគ្រូបង្រៀន
- 618. ផ្សេងៗ
- 619. ការបញ្ជូនថ្នាំបាត់ទូលពីសេវាខាងលើ

## 62. សេវាពីក្រៅផ្សេងៗ

- 621 បុគ្គលិកខាងក្រៅសេវាផ្សេងៗ
- 622. លាភការ អន្តរាគមន៍ និងប្រាក់សំគុណ
- 623. ចំណាយនៃការផ្សាយពាណិជ្ជកម្ម និងទំនាក់ទំនងសាធារណៈ
- 624. ការដឹកជញ្ជូន
  - 6241. លើការទិញ
  - 6242. លើការលក់
  - 6245. ការផ្លាស់ទីកន្លែងនៃបុគ្គលិក
- 625. ការផ្លាស់ទីកន្លែងបេសកកម្ម និងបរិស្ថានបរិស្ថាន
- 626. ណែនាំប្រើប្រាស់រ៉ឺម៉ក និងទូរគមនាគមន៍
- 627. សេវាធានារ៉ាប់រង និងប្រហាក់ប្រហែល
- 628. ផ្សេងៗ
- 629. ការបញ្ជូនថ្នាំបាត់ទូលពីសេវាខាងលើ

## 63. ពន្ធ និងអាករ

- 6351. ពន្ធលើបំណុល
- 6352. ពន្ធលើទំនិញក្នុងស្រុក
- 6353. ពន្ធលើបំណុល
- 6354. ពន្ធប្រចាំថ្ងៃ
- 6355. ពន្ធគយ

6358. អាករផ្សេងៗ

- ចាត់ដំ

- អាករល្បាក់នៅ

- ពន្ធលើមូលធន

### 64. បន្ទុកបុគ្គលិក

641. លាភការិនបុគ្គលិក

6411. ប្រាក់ឈ្នួល

6413. បុព្វលាភនិងសកុណផ្សេងៗ

644. លាភការិនការងាររបស់រាជរដ្ឋាភិបាល

645. បន្ទុកសង្គម

646. វិភាជន៍គ្រួសារ

647. អត្ថប្រយោជន៍ជាន់ខ្ពស់

### 65. បន្ទុកផ្សេងៗនៃការប្រែប្រួលធម្មតា

651. ចំណាយចំពោះប្រកាសនីយ័ត្ត ចំពោះសិទ្ធិធ្វើអាជីវកម្មការដ្ឋានវាយថ្ម

ចំពោះសិទ្ធិធ្វើអាជីវកម្មអ ប្រុងបី

654. ខាតលើឥណទានចេញទារមិនទាន

6541. ឥណទានចេញនៃការិយាល័យ

6544. ឥណទានចេញនៃបណ្តាការិយាល័យផ្សេងៗ

655. ចំណែកនៃលទ្ធផលលើកិច្ចសន្យាបណ្តាញរួមគ្នា

658. បន្ទុកផ្សេងៗ

### 66. បន្ទុកហិរញ្ញវត្ថុ

661. ការប្រាក់

664. ខាតលើឥណទានចេញចាក់ជំនួសភាពកម្ម

665. អនុប្រតិបត្តិការលក់ប្រយោជន៍

666. ខាតពីការប្តូរប្រាក់

667. បន្ទុកពិន័យការលក់តម្លៃមធ្យមនៃការបណ្តាក់ទុន

668. បន្ទុកលើប្តូររូបិយប័ណ្ណ

### 67. បន្ទុកពិសេស

- 671. បន្ទុកពិសេសលើប្រតិបត្តិការគ្រប់គ្រង
  - 6711. ទោសបញ្ញត្តិច្បាប់នៃការពារព្រៃសត្វ
  - 6712. ទោសបញ្ញត្តិ ពិសេសពន្ធនិងទោសទណ្ឌ
  - 6713. អំណោយ
  - 6714. ឥណទេយ្យមិនអាចទាញបាននៅក្នុងការិយបរិច្ឆេទ
  - 6717. ការរំលឹកពន្ធ
  - 6718. បន្ទុកពិសេសផ្សេងៗលើប្រតិបត្តិការគ្រប់គ្រង
- 672. បន្ទុកលើការិយបរិច្ឆេទមុន (+)
- 675. តម្លៃធានាធម្មនៃចំណែកសកម្មអចល័តដែលបានលក់
- 678. បន្ទុកពិសេសផ្សេងៗ

### 68. ទាយដ្ឋានអោយដល់រំលស់ និងសិរិទានធន

- 681. ទាយដ្ឋានអោយដល់រំលស់ និងសិរិទានធន\_បន្ទុកអាជីវកម្ម
  - 6811. ទាយដ្ឋានអោយដល់រំលស់នៃអចលកម្មអរូបី និងរូបី
    - 68111. អចលកម្មអរូបី
    - 68112. អចលកម្មរូបី
  - 6812. ទាយដ្ឋានអោយដល់រំលស់បន្ទុកត្រូវបែងរំលែកច្រើនការិយបរិច្ឆេទ
  - 6815. ទាយដ្ឋានអោយដល់សិរិទានធនសំរាប់ហានិភ័យ និងបន្ទុកអាជីវកម្ម
  - 6816. ទាយដ្ឋានអោយដល់សិរិទានធនសំរាប់ស៊ីកេនៃអចលកម្មអរូបី និងរូបី
    - 68161. អចលកម្មអរូបី
    - 68162. អចលកម្មរូបី
  - 6817. ទាយដ្ឋានអោយដល់សិរិទានធនសំរាប់ស៊ីកេនៃសកម្មចល័ត
    - 68173. ស្តុក និងកំពុងផលិត
    - 68174. ឥណទេយ្យ
- 686. ទាយដ្ឋានអោយដល់រំលស់ និងសិរិទានធន\_បន្ទុកលើវិញ្ញាវត្ថុ
  - 6865. ទាយដ្ឋានអោយសិរិទានធនសំរាប់ហានិភ័យ និងបន្ទុកលើវិញ្ញាវត្ថុ
  - 6866. ទាយដ្ឋានអោយសិរិទានធនសំរាប់ស៊ីកេនៃចំណែកលើវិញ្ញាវត្ថុ

687. ទាយត្តូទានអោយរំលស់ និងសិទ្ធិទានធន\_បន្តកមិសេស

6871. ទាយត្តូទានអោយរំលស់អចលនកម្មរូបិក្រៅអាជីវកម្ម និងរំលស់កមិសេស

6875. ទាយត្តូទានអោយរំលស់សិទ្ធិទានធនសំរាប់ហានិភ័យ និងបន្តកមិសេស

**69. ភាគកម្មនៃអ្នកទទួលប្រវត្តិ ពន្ធលើប្រាក់ចំណេញ និង  
ខ្ទង់ត្រូវបង់ក្របណាត់ប្រកែលេខ**

691. ភាគកម្មនៃអ្នកទទួលប្រវត្តិចំពោះគណនីកម្ចីកែលេខ

695. ពន្ធលើប្រាក់ចំណេញ

( \* \* ) គណនីនេះប្រើសំរាប់ពិប្រញើការនៅក្នុងការិយបរិច្ឆេទ.

អំពីប្រវត្តិស្រុកសមតុល្យខាងការិយបរិច្ឆេទ

77. ផលពិសេស

- 771. ផលពិសេសលើប្រតិបត្តិការគ្រប់គ្រង
- 772. ផលពិសេសការធុរធុរកិច្ចមុន ( \*\* )
- 775. ផលពិសេសការលក់នៃចំណែកសកម្មភាពលក់
- 777. ចំណែកឧបត្ថម្ភធនវិនិយោគបានកិច្ចបញ្ជីការងារ រួមផលនៃការធុរធុរកិច្ច
- 778. ផលពិសេសផ្សេងៗទៀត

78. ការយកវិញ្ញូនវិលសំ និងសេវិចារណៈ

- 781. ការយកវិញ្ញូនវិលសំ និង សេវិចារណៈ ផលអាជីវកម្ម
  - 7811. ការយកវិញ្ញូនវិលសំនៃរចនាសម្ព័ន្ធ និងអរូបី
    - 78111. រចនាសម្ព័ន្ធហរូបី
    - 78112. រចនាសម្ព័ន្ធហរូបី
  - 7815. ការយកវិញ្ញូនវិលសំនៃរចនាសម្ព័ន្ធរបស់ហោតិភ័យ និងបន្តកអាជីវកម្ម
  - 7816. ការយកវិញ្ញូនវិលសំនៃរចនាសម្ព័ន្ធរបស់ហោតិភ័យនៃរចនាសម្ព័ន្ធហរូបី និងរចនាសម្ព័ន្ធហរូបី
    - 78161. រចនាសម្ព័ន្ធហរូបី
    - 78162. រចនាសម្ព័ន្ធហរូបី
  - 7817. ការយកវិញ្ញូនវិលសំនៃរចនាសម្ព័ន្ធរបស់ហោតិភ័យនៃរចនាសម្ព័ន្ធហរូបី
    - 78173. លុក និងកំពុងផលិត
    - 78174. ភណ្ឌផ្សេងៗ
- 786. ការយកវិញ្ញូនវិលសំនៃសេវិចារណៈ
  - 7865. ការយកវិញ្ញូនវិលសំនៃរចនាសម្ព័ន្ធរបស់ហោតិភ័យ និងបន្តកអាជីវកម្ម
  - 7866. ការយកវិញ្ញូនវិលសំនៃរចនាសម្ព័ន្ធរបស់ហោតិភ័យនៃចំណែកហិរញ្ញវត្ថុ
- 787. ការយកវិញ្ញូនវិលសំ និងសេវិចារណៈ ផលពិសេស
  - 7872. ការយកវិញ្ញូនវិលសំនៃរចនាសម្ព័ន្ធហរូបីការយកវិញ្ញូនវិលសំ
  - 7875. ការយកវិញ្ញូនវិលសំនៃរចនាសម្ព័ន្ធរបស់ហោតិភ័យ និងបន្តកអាជីវកម្ម

79. ផ្ទាំងបន្តក

- 791. ផ្ទាំងបន្តកអាជីវកម្ម
- 796. ផ្ទាំងបន្តកហិរញ្ញវត្ថុ
- 797. ផ្ទាំងបន្តកពិសេស

### ផ្នែក 7 គណនេយ្យ

#### 70.លក់ដល់តម្លៃ ផ្គត់ផ្គង់សេវា ទំនិញ

- 701.លក់ដល់ដំណើរការ
- 702.លក់ដល់ដំណើរការកាត់កាត់បន្ថយសេវា
- 703.លក់ដល់ដំណើរការកាត់កាត់បន្ថយ
- 704.ការងារ
- 705.ការសិក្សា
- 706.សេវា
- 707.ទំនិញ
- 708.ផលិតផលកម្មភាពចម្រុះ
- 709.ការបញ្ចុះផ្ទៃពេញសេវាសេវាសេវា

#### 71.ផលិតកម្មបានស្តុក

- 713.ការប្រែប្រួលនៃស្តុក ផលិតផលកំពុងដំណើរការ\_ផលិតផល
  - 7133.ការប្រែប្រួលនៃផលិតផលកំពុងដំណើរការ
    - 71331.ផលិតផលកំពុងដំណើរការ
    - 71335.ការងារកំពុងធ្វើ
  - 7134.ការប្រែប្រួលកំពុងដំណើរការ
    - 71341.សិក្សាកំពុងធ្វើ
    - 71345.ផ្គត់ផ្គង់សេវាកំពុងធ្វើ
- 7136.ការប្រែប្រួលនៃផលិតផល
  - 71351.ផលិតផលកាត់កាត់បន្ថយសេវា
  - 71355.ផលិតផលសេវា
  - 71358.ផលិតផលកាត់កាត់បន្ថយ

72. ផលិតកម្មអចលន

721. អចលនកម្មរូបិ

722. អចលនកម្មស្រូវ

73. ផលសុទ្ធនាគរកាតាឡង់ប្រតិបត្តិការរយៈពេលវែង

731. ផលសុទ្ធនាគរកាតាឡង់ប្រតិបត្តិការរយៈពេលវែងកំពុងដំណើរការ

739. ផលសុទ្ធនាគរកាតាឡង់ប្រតិបត្តិការរយៈពេលវែងដែលប្រតិបត្តិការដែលបានបញ្ចប់

74. ឧបត្ថម្ភកម្មនៃការកែលម្អ

75. ផលប្រយោជន៍ការកែលម្អអចលន

751. ផលប្រយោជន៍ការកែលម្អ

752. ផលប្រយោជន៍ការកែលម្អដែលបានបញ្ចប់ការកែលម្អ

753. ផលប្រយោជន៍ការកែលម្អដែលបានបញ្ចប់ការកែលម្អ

759. ផលប្រយោជន៍ការកែលម្អ

76. ផលប្រយោជន៍

761. ផលប្រយោជន៍

762. ផលប្រយោជន៍ដែលបានបញ្ចប់ការកែលម្អ

763. ផលប្រយោជន៍ដែលបានបញ្ចប់ការកែលម្អ

764. ផលប្រយោជន៍

765. ផលប្រយោជន៍ដែលបានបញ្ចប់ការកែលម្អ

766. ផលប្រយោជន៍

767. ផលប្រយោជន៍ដែលបានបញ្ចប់ការកែលម្អ

767 ផលប្រយោជន៍ដែលបានបញ្ចប់ការកែលម្អ

768. ផលប្រយោជន៍

## VI. ឯកសារសំបូរ

# ជំពូកទី ១៖ ប្រព័ន្ធគណនេយ្យ

មាតិកា:

1. ប្រព័ន្ធគណនេយ្យបឋម  
តារាងទំនួលទំនាយ

2. ប្រព័ន្ធគណនេយ្យពេញលេញ  
តុល្យការ  
គណនីលទ្ធផល  
តារាងព័ត៌មានបំពេញបន្ថែម

3. ប្រព័ន្ធគណនេយ្យបំពេញ  
តុល្យការ  
គណនីលទ្ធផល  
តារាងព័ត៌មានបំពេញបន្ថែម

# ប្រតិទិនគណនេយ្យប្រទេស

តារាងចំណូលនិងចំណាយ

**ប្រព័ន្ធបឋម**  
**តារាងចំណូលនិងចំណាយ**

ការិយាល័យ.....


	ចំណាយ	ចំណូល
<u>ចំណូល</u> លក់ទំនិញ ការងារបានសំរេច ការផ្តល់សេវា ផលផ្សេងៗ		
<u>ចំណាយ</u> ទិញទំនិញ ទិញវត្ថុធាតុ ចំណាយអាជីវកម្មផ្សេងៗបានសងគតិយជន ចំណាយបុគ្គលិក បច្ចុកផ្សេងៗ	សរុប I	
	សរុប II	
លទ្ធផល : I-II	(ចំណេញ)	(ខាត)

**ប្រតិទិននៃសេចក្តីសម្រេចរបស់គណៈកម្មាធិការ**

**.\_ ការងារស្រាវជ្រាវ**

**.\_ គណនីលទ្ធផល**

**.\_ ការងារព័ត៌មានបំពេញបន្ថែម**



**តុល្យការ (សកម្ម)**  
**(ប្រព័ន្ធគណនេយ្យពេញលេញ)**

ការិយបរិច្ឆេទបិទថ្ងៃ: .....

សកម្ម	ការិយបរិច្ឆេទ (N)			ការិយបរិច្ឆេទ នៃ (N-1)
	ដល	លេខសំណុំសំវិធានធន សំរាប់ការសឹកចេ	ពិត	សំណុំ
<b>សកម្ម</b> <b>អចល័ត</b> ក. អ្នកចូលបរិច្ចេកទេសមិនទាន់ហៅ..... ខ. អចលកម្មរូបិ..... គ. អចលកម្មរូបិក្រៅអាជីវកម្ម..... មីធី..... សំណង់..... ប. បឋមកម្មចរន្តសេស សំរាប់ការសឹកចេ ផ្សេងៗ..... មិនទាន់សំរេច..... ឃ. អចលកម្មរូបិក្រៅអាជីវកម្ម មូលបំព្រុត..... ប្រាក់អោយខ្ចី..... ផ្សេងៗ..... មិនទាន់សំរេច ង. អចលកម្មហិរញ្ញវត្ថុ..... មូលបំព្រុត..... ប្រាក់អោយខ្ចី..... ផ្សេងៗ.....				
សរុប I (ក+ខ+គ+ឃ+ង)				

**តុល្យការ (សកម្ម) (ត)**  
(ប្រព័ន្ធគណនេយ្យពេញលេញ)

ការិយបរិច្ឆេទបិទថ្ងៃទី.....

សកម្ម		ការិយបរិច្ឆេទ		ការិយបរិច្ឆេទ
		(N)		បូក (N-1)
		ដួង	លេខសំណុំសមិទ្ធានធន សំរាប់ការសិក្សា	ពិត
សកម្ម ចល័ត អាជីវកម្ម	_ ផលិតផលពាក់កណ្តាលឆ្នាំ... _ ផលិតផលជាភាគសំណុំ... _ ទំនិញ... ច. ឥណទាន _ អ្នកផ្គត់ផ្គង់ឥណទាន... _ អតិថិជនឥណទាន... _ បុគ្គលិក... _ រដ្ឋ... _ ផ្សេងៗ... _ បន្ទុកបានពិន្យកាត់ប្រាំមុន...			
<b>សរុប D ( ប+ច )</b>				
សកម្ម ចល័ត ក្រៅ អាជីវកម្ម	III សកម្មចល័តក្រៅអាជីវកម្ម : _ រដ្ឋ... _ ផ្សេងៗ... _ បន្ទុកបានពិន្យកាត់ប្រាំមុន...			
សកម្ម ទំនេរ	IV សកម្មទំនេរ _ មូលបត្រនៃការបណ្តាក់ទុន... _ ធនាគារ... _ បេឡា...			

**តុល្យការ (សកម្ម)(ត)**

(ប្រព័ន្ធគណនេយ្យពេញលេញ)

ការិយបរិច្ឆេទថ្ងៃទី.....

សកម្ម		ការិយបរិច្ឆេទ (N)		ការិយបរិច្ឆេទ (N-1)
		ជួន	ប្រសិទ្ធភាពសិទ្ធិប្រាក់ សំរាប់ការសិក្សា	ពិត
គណនី និយ័ត កម្ម	<b>V គណនីនិយ័តកម្ម</b> _សោហ៊ុយប្រាក់ចូល..... _ចន្ទកម្រៃព្រមទ្រព្យ..... _បុព្វលាភសមនៃអស៊ុន.....			
	<b>VI លំអៀងនៃការប្តូរ_សកម្ម</b>			
	<b>សរុប I+II+III+IV+V+VI</b>			

សិក្សាស្រាវជ្រាវ  
(ប្រព័ន្ធគណនេយ្យសង្គមសាស្ត្រ)

ការិយបរិច្ឆេទថ្ងៃទី.....

ប្រភេទ		ការិយបរិច្ឆេទ (N)	ការិយបរិច្ឆេទបង (N-1)
មូលធនផ្ទាល់	<b>I មូលធនផ្ទាល់ :</b> _ មូលធនក្រុមហ៊ុនបុគ្គល..... _ ធនបំរុង..... _ លំអៀងនៃការវាយតម្លៃសារធាតុ..... _ លទ្ធផលយោង..... _ លទ្ធផលនៃការិយបរិច្ឆេទ..... _ ឧបត្ថម្ភធនទ្វេសំភារៈបរិក្ខារនិងវិនិយោគ.....	±   ±	±   ±
សិទ្ធិធានា សំរាប់ហានិ ភ័យនិងបន្ទុក	<b>II សិទ្ធិធានាសំរាប់ហានិភ័យនិងបន្ទុក :</b> _ សិទ្ធិធានាសំរាប់ហានិភ័យ..... _ សិទ្ធិធានាសំរាប់បន្ទុក.....		
បំណុលនៃ ហិរញ្ញប្បទាន	<b>III បំណុលនៃហិរញ្ញប្បទាន :</b>		
អកម្ម ចល័តនៃ អាជីវកម្ម	<b>IV អកម្មចល័តនៃអាជីវកម្ម :</b> _ អតិថិជនពណ៌ទាប..... _ អ្នកផ្គត់ផ្គង់និងបណ្តាគណនីពាក់ព័ន្ធ..... _ បុគ្គលិក..... _ រដ្ឋ..... _ ផ្សេងៗ..... _ ផលបានពីការប្រកួតប្រជែង.....		

**តុល្យការ (អកម្ម) (ត)**  
(ប្រព័ន្ធគណនេយ្យកេរ្តិ៍ស្រព្វ)

ការិយបរិច្ឆេទថ្ងៃទី.....

<b>អកម្ម</b> <b>ចល័តក្រៅ</b> <b>ភារិយកម្ម</b>	<b>V អកម្មចល័តក្រៅភារិយកម្ម.....</b> _បុគ្គលិក..... _រដ្ឋ..... _ផ្សេងៗ..... _ផលបានពីទិញកម្រៃប្រាក់.....		
<b>អកម្ម</b>		<b>ការិយបរិច្ឆេទ</b> (N)	<b>ការិយបរិច្ឆេទសរុប</b> (N-1)
<b>អកម្មនៃ</b> <b>រតនវត្ថុ</b>	<b>VI អកម្មនៃរតនវត្ថុ.....</b>		
	<b>VII ចំរើននៃការប្តូរ អកម្ម.....</b>		
	<b>សរុប (I+II+III+IV+V+VI+VII)</b>		

**គណនីបច្ចុប្បន្ន**  
(ប្រព័ន្ធគណនេយ្យពេញលេញ)

		សរុប នៃការិយ បរិច្ឆេទ (N)	សរុប នៃការិយ បរិច្ឆេទ (N-1)
លទ្ធផល	<b>I ផលអាជីវកម្ម</b>		
	_លក់ទំនិញ.....		
	_លក់ទ្រព្យនិងសេវា.....		
	_លក់ផលិតផលបន្ទាប់បន្សំ.....		
	_ផលរបរ.....		
	_ការប្រែប្រួលនៃសន្និធិផលិតផល (1) .....	±	±
ផល	_ផលិតកម្មអចល័ត.....		
	_ឧបត្ថម្ភករនៃអាជីវកម្ម.....		
	_ផ្សេងៗ.....		
	_ការយកវិញ្ញន្តសិទ្ធិមានផលនិងការផ្ទេរបន្ត.....		
	<b>សរុប I</b>		
ជំរក	<b>II បន្តអាជីវកម្ម</b>		
	_ទិញទំនិញ .....		
	_ការប្រែប្រួលនៃសន្និធិ (2).....	±	±
	_ទិញវត្ថុធាតុដើមនិងវត្ថុធាតុប្រើប្រាស់.....		
	_ការប្រែប្រួលនៃសន្និធិ (2).....	±	±
	_ការទិញនិងបន្តខាងក្រៅផ្សេងៗ.....		
ក	_ពន្ធនិងអាករ.....		
	_បន្តបុគ្គលិក.....		
	_ទាយចូទានសំរាប់រំលស់និងសិទ្ធិមានផល.....		
	_បន្តផ្សេងៗ.....		
	<b>សរុប (II)</b>		
	<b>III- លទ្ធផលអាជីវកម្ម(I-II)</b>		

**គណនីបទដ្ឋាន**  
(ប្រព័ន្ធគណនីបទដ្ឋានស្របច្បាប់)

លទ្ធផល ហិរញ្ញវត្ថុ	IV ផលហិរញ្ញវត្ថុ: _ ផលនៃមូលប័ណ្ណអចលនវត្ថុ..... _ ផលនៃការអភិវឌ្ឍន៍ប្រាក់..... _ ការប្រាក់និងផលហិរញ្ញវត្ថុស្របច្បាប់..... _ ការយកវិញ្ញន៍សេរីមានផល..... _ ផលហិរញ្ញវត្ថុផ្សេងៗ..... <b>សរុប IV</b>		
		<b>សរុប នៃការប្រ បរិច្ឆេទ (N)</b>	<b>សរុប នៃការប្រ បរិច្ឆេទ (N-1)</b>
	V បន្តហិរញ្ញវត្ថុ : _ បន្តការប្រាក់ ..... _ ខាតអភិវឌ្ឍន៍ប្រាក់..... _ បន្តហិរញ្ញវត្ថុផ្សេងៗ..... <b>សរុប V</b>		
	<b>VI លទ្ធផលហិរញ្ញវត្ថុ (IV-V)</b>		
	<b>VII លទ្ធផលមូលបត្រ (III+VI)</b>		
លទ្ធផល ពិសេស	VIII ផលពិសេស..... _ ផលនៃការលក់អចលនវត្ថុ..... _ ការយកវិញ្ញន៍បញ្ចប់អនិច្ចាសន៍..... _ ការផ្ទេរបន្ត..... _ ផលពិសេសផ្សេងៗ..... _ ការយកវិញ្ញន៍សេរីមានផលទាំងឡាយ..... <b>សរុប VIII</b>		

**គណនេយ្យវិធាន**  
(ប្រព័ន្ធគណនេយ្យពេញលេញ)

		សរុប នៃការិយ បរិច្ឆេទ (N)	សរុប នៃការិយ បរិច្ឆេទ (N-1)
លទ្ធផល ពិសេស	IX បន្តពិសេស _តម្លៃពិតនៃវិលសំអចលកម្មបោះផ្ទុកទៅ..... _បន្តពិសេសផ្សេងៗ..... _ទាយជូនទានសំរាប់វិលសំនិងសិរីរោងចក្រ.....		
	សរុប (IX)		
	X លទ្ធផលពិសេស (VIII-IX)		
	XI លទ្ធផលពិតមុនបង់ពន្ធ (VII+X)		
	XII ពន្ធលើលទ្ធផល		
	XIII លទ្ធផលនៃការិយបរិច្ឆេទ ( XI-XII )		

- (1) ការប្រែប្រួលនៃសន្និធិផលិតកម្ម: សន្និធិចុងក្រៅ\_សន្និធិដើមក្រៅ = បង្កើន (+) បន្ថយ (-)
- (2) ការប្រែប្រួលនៃការទិញទំព្រ: សន្និធិចុងក្រៅ\_សន្និធិដើមក្រៅ = បង្កើន (-) បន្ថយ (+)

<p style="text-align: center;"><b>តារាងព័ត៌មានបំពេញបន្ថែម</b> ( ប្រព័ន្ធគណនេយ្យបញ្ជីសេវា )</p>	<p style="text-align: center;"><b>ឯកសារផ្តល់</b></p>
<p><b>I. គោលការណ៍និងវិធីគណនេយ្យ</b></p> <p>1.1 វិធីសំខាន់ៗ ( សារគោលៗ ) នៃការវាយតម្លៃដោយផ្អែកលើសហគ្រាស</p> <p>1.2 ចម្បងបង្ហាញអំពីបរិប្បញ្ញត្តិ</p> <ul style="list-style-type: none"> <li>- ក្នុងគោលការណ៍គណនេយ្យជាមូលដ្ឋាន</li> <li>- ក្នុងវិធីវាយតម្លៃ</li> <li>- ក្នុងវិធានសំរាប់បង្កើតនិងបង្ហាញតារាងហិរញ្ញវត្ថុ</li> </ul> <p>បរិប្បញ្ញត្តិ ត្រូវតែបង្ហាញអំពីមូលហេតុចម្បង អំពីឥទ្ធិពលនៃបរិប្បញ្ញត្តិទៅលើ បេតិកភ័ណ្ឌលើស្ថានភាព ហិរញ្ញវត្ថុនិងលើលទ្ធផល ។</p> <p>1.3 ក្នុងករណីមានការផ្លាស់ប្តូរអំពីវិធីការិយបរិច្ឆេទមួយទៅការិយបរិច្ឆេទមួយទៀត យុត្តិកម្មនៃការផ្លាស់ប្តូរ និងនៃការចម្បងបង្ហាញអំពីឥទ្ធិពលនៃវិធីនេះនៅលើបេតិកភ័ណ្ឌលើស្ថានភាពហិរញ្ញវត្ថុ និង លើលទ្ធផលទាំងអស់។</p> <p><b>II. ព័ត៌មានបំពេញបន្ថែមដោយតុល្យការនិងដោយគណនីផលនិងបន្ត</b></p> <ul style="list-style-type: none"> <li>II.1 តារាងអចលកម្ម</li> <li>II.2 តារាងរំលស់</li> <li>II.3 តារាងតម្លៃលើស ឬ ខ្វះកើតពេលលក់ (អនុញ្ញាត) ដកចេញអចលកម្ម</li> <li>II.4 តារាងសិទ្ធិធានា</li> <li>II.5 តារាងផលទេយ្យ</li> <li>II.6 តារាងបំណុល</li> <li>II.7 ភ្ជាប់សន្យាហិរញ្ញវត្ថុបានទទួលម្ចាស់ធ្វើ</li> <li>II.8 តារាងនាំចេញ ( និហរណកម្ម )</li> <li>II.9 តារាងបន្តត្រូវបែងចែកជាច្រើនការិយបរិច្ឆេទ</li> <li>II.10 តារាងផលត្រូវទទួលនិងផលបានពិនិក្សកត់ត្រាមុន</li> <li>II.11 តារាងបន្តត្រូវចំណាយនិងបន្តបានពិនិក្សកត់ត្រាមុន</li> </ul> <p><b>III. ព័ត៌មានបំពេញបន្ថែមផ្សេងៗ</b></p> <ul style="list-style-type: none"> <li>III.1 តារាងចាត់ចែងលទ្ធផលកើតមានក្នុងអំឡុងការិយបរិច្ឆេទ</li> <li>III.2 លទ្ធផលនិងចំណែកជាលក្ខណៈចរិតផ្សេងៗរបស់សហគ្រាសក្នុងអំឡុង ការិយបរិច្ឆេទបង្រួម</li> </ul>	

I.1. វិធីសំខាន់ៗនៃការវាយតម្លៃដោយឡែកនៃវិស័យសហគ្រាស

នៅ

ការបង្កបង្កាញពីវិធីវាយតម្លៃបានអនុវត្តដោយសហគ្រាស	វិធីស្រាវជ្រាវ
<p><b>I.សកម្មចល័ត :</b></p> <p>ក.ការវាយតម្លៃនាពេលមូល</p> <ol style="list-style-type: none"> <li>1.អចលកម្មអរូបី</li> <li>2.អចលកម្មរូបី</li> <li>3.អចលកម្មហិរញ្ញវត្ថុ</li> </ol> <p>ខ.ការកែតម្លៃ :</p> <ol style="list-style-type: none"> <li>1.វិធីលេស</li> <li>2.វិធីវាយតម្លៃសវិធានផលរាប់សកម្ម</li> <li>3.វិធីវាយតម្លៃសារជាថ្មី</li> </ol> <p><b>II.សកម្មចល័ត: (ក្រៅពីសកម្មទំនេរ)</b></p> <p>ក. ការវាយតម្លៃនាពេលមូល</p> <ol style="list-style-type: none"> <li>1.សន្និធិ (ស្តុក)</li> <li>2.ឥណទេយា</li> </ol> <p>ខ.ការកែតម្លៃ</p> <ol style="list-style-type: none"> <li>1.វិធីវាយតម្លៃសវិធានផលរាប់ការសកម្ម</li> <li>2.វិធីកំណត់លំអៀងប្តូរ សកម្ម</li> </ol> <p><b>III.បំណុលនៃហិរញ្ញប្បទាន</b></p> <ol style="list-style-type: none"> <li>1.បំណុលនៃហិរញ្ញប្បទានរចនាសម្ព័ន្ធជ័រ</li> <li>2.វិធីវាយតម្លៃសវិធានផលរាប់ហានិភ័យ និងបន្ទុក</li> </ol> <p><b>IV.អកម្មចល័ត (ក្រៅពីអកម្មរតនវត្ថុ)</b></p> <ol style="list-style-type: none"> <li>1.បំណុលនៃអកម្មចល័ត</li> <li>2.វិធីវាយតម្លៃនៃសវិធានផលរាប់ហានិភ័យ និងបន្ទុក</li> <li>3.វិធីកំណត់លំអៀងប្តូរ អកម្ម</li> </ol> <p><b>V.សកម្មទំនេរនិងអកម្មរតនវត្ថុ</b></p> <ol style="list-style-type: none"> <li>1.មូលបត្រនៃការបណ្តាក់ទុន</li> <li>2.រតនវត្ថុ សកម្ម</li> <li>3.រតនវត្ថុ អកម្ម</li> <li>4.វិធីវាយតម្លៃសវិធានផលរាប់សកម្ម</li> </ol> <p><b>VI.លំអៀងប្តូរ</b></p> <ol style="list-style-type: none"> <li>1.លំអៀងប្តូរ សកម្ម</li> <li>2.លំអៀងប្តូរ អកម្ម</li> </ol>	

### I.2 បដិប្បញ្ញត្តិ

នៅ.....

ការបង្កលក្ខណៈងាយស្រួលនៃបដិប្បញ្ញត្តិ	យុត្តិកម្មនៃបដិប្បញ្ញត្តិ	ឥទ្ធិពលនៃបដិប្បញ្ញត្តិលើបេតិកភ័ណ្ឌលើស្ថានភាពហិរញ្ញវត្ថុនិងលើលទ្ធផលទាំងឡាយ
I បដិប្បញ្ញត្តិក្នុងគោលការណ៍គណនេយ្យជាមូលដ្ឋាន		
II បដិប្បញ្ញត្តិក្នុងវិធានយកម្តែ		
III បដិប្បញ្ញត្តិក្នុងវិធានបង្កើតនិងបង្ហាញបញ្ជីសំយោគ		

### I.3 ការផ្លាស់ប្តូរវិនិច្ឆ័យ

នៅ...

ប្រភេទនៃការផ្លាស់ប្តូរ	យុត្តិកម្មនៃការផ្លាស់ប្តូរ	ឥទ្ធិពលលើបេតិកភ័ណ្ឌលើស្ថានភាពហិរញ្ញវត្ថុនិងលើលទ្ធផលទាំងឡាយ
I ការផ្លាស់ប្តូរនៃវិធានយកម្តែ - - - -		
II ការផ្លាស់ប្តូរនៃវិធានបង្ហាញ - - -		



## II.2 តារាងតម្លៃ

(ប្រព័ន្ធគណនេយ្យកេរ្តិ៍ស្រី)

ការិយាល័យ.....ខេត្ត.....

	ចុកយោង លើការិយាល័យ	តាមជំនាញ ការិយាល័យ	តម្លៃអចលនកម្ម តាមកេរ្តិ៍	ចុកយោងសរុប លើការិយាល័យ
	1	2	3	4=1+2+3
<b>អចលនកម្មឆ្នាំ</b> .សាលាប្រឹក្សាសាលាស្រុកស្រីសោភ័ណ .ប្រកាសនីយ័ប្រកាស ម៉ាក សិទ្ធិដីស្រែប្រមាញ់ប្រៃសណីយ៍ .សិទ្ធិកសិកម្ម .មូលនិធិពាណិជ្ជកម្ម .អចលនកម្មប្រើប្រាស់				
<b>អចលនកម្មប្រើប្រាស់</b> .សំណង់ .ឯកសារបញ្ជីសំណង់សំណាក់សំណាក់ .សំណាក់ដីកសិកម្ម .សម្បទានសំណាក់ការិយាល័យនិងការប្រើប្រាស់ផ្ទះ .អចលនកម្មប្រើប្រាស់				
<b>អចលនកម្មប្រើប្រាស់</b> .សំណង់ .ឯកសារបញ្ជីសំណង់សំណាក់សំណាក់ .សំណាក់ដីកសិកម្ម .សម្បទានសំណាក់ការិយាល័យនិងការប្រើប្រាស់ផ្ទះ .អចលនកម្មប្រើប្រាស់				

លេខ: ០១/០១៩៩ ចុះថ្ងៃទី ០១ ខែ ០១ ឆ្នាំ ២០០០  
 អគ្គនាយកដ្ឋានស្រាវជ្រាវ និងស្រាវជ្រាវ  
 អគ្គនាយកដ្ឋានស្រាវជ្រាវ និងស្រាវជ្រាវ  
 អគ្គនាយកដ្ឋានស្រាវជ្រាវ និងស្រាវជ្រាវ

### II.3. តារាងតម្លៃលើសម្បទានកើតមានពេលលក់ (អនុប្បទាន) ឬជកចេញអចលកម្ម

(ប្រព័ន្ធគណនេយ្យពេញលេញ)

ការិយាល័យទី..... ខេត្ត.....

ពេលវេលាអនុប្បទាន(លក់)	ប្រភេទអចលកម្ម	ទឹកប្រាក់ជុល	រយៈពេលប្រយោជក	តម្លៃទៅសេរី	ផលនៃអនុប្បទាន (លក់)	តម្លៃលើស	តម្លៃខ្វះ
សរុប							

## II.4. ភាពសម្រេចបាន

(ប្រព័ន្ធគណនេយ្យក្រៅសេដ្ឋកិច្ច)

ពីថ្ងៃ.....លើ.....

	គិតត្រូវដើម ការយល់ច្រឡំ	ធានាប្តូរ				ការយកទិញ				គិតត្រូវដំបូង ការយល់ច្រឡំ
		អាជីវកម្ម	ក្រៅអាជីវកម្ម	ហិរញ្ញវត្ថុ	ពិសេស	អាជីវកម្ម	ក្រៅអាជីវកម្ម	ហិរញ្ញវត្ថុ	ពិសេស	
1_សិទ្ធិបានធនសំរាប់ការសឹកដៃនៃសកម្មចល័ត										
2_សិទ្ធិបានធនសំរាប់ហានិភ័យនិងបន្ត										
3_សិទ្ធិបានធនសំរាប់ការសឹកដៃនៃសកម្មចល័ត										
សរុប										

II.5. តារាងឥណទេយ្យ

(ប្រព័ន្ធគណនេយ្យពេញលេញ)

នៅថ្ងៃ.....

ឥណទេយ្យ	សរុប	វិភាគតាមឥណទេយ្យប្រតិទិន			វិភាគផ្សេងៗ		
		លើសពីមួយឆ្នាំ	តិចជាងមួយឆ្នាំ	ដល់កាលបរិច្ឆេទប្រចាំ មិនបាន	ទឹកប្រាក់ជារួមបំណុល	ទឹកប្រាក់មានបំណែងរដ្ឋ និងអង្គការសហប្រតិបត្តិការ	ទឹកប្រាក់តាម របាយការណ៍ផ្សេងៗ
<b>ឥណទេយ្យអចល័ត</b>							
- ប្រាក់ប្រាក់							
- ឥណទេយ្យហិរញ្ញវត្ថុផ្សេងៗ							
<b>ឥណទេយ្យចល័តអាជីវកម្ម</b>							
- អ្នកផ្គត់ផ្គង់ឥណទេយ្យបុរេប្រទាននិងប្រាក់រំដោះ							
- អតិថិជននិងគណនីពាក់ព័ន្ធ							
- បុគ្គលិក							
- រដ្ឋ							
- ឥណទេយ្យផ្សេងៗ							
- បន្ទុកបានពិនិត្យកត់ត្រាមុន							
<b>ឥណទេយ្យចល័តក្រៅអាជីវកម្ម</b>							
- រដ្ឋ							
- ផ្សេងៗ							
- បន្ទុកបានពិនិត្យកត់ត្រាមុន							

## II.6. ភារកិច្ចបំណុល

(ប្រតិបត្តិការនៃយុទ្ធសាស្ត្រសេដ្ឋកិច្ច)

នៅថ្ងៃ.....

បំណុល	សរុប	វិភាគតាមឥណទានប្រតិបត្តិ			វិភាគផ្សេងៗ		
		លើសពីមួយឆ្នាំ	តិចជាងមួយឆ្នាំ	អស់កាលនិងមិនបានសង	ទឹកប្រាក់ជាប្រយោជន៍	ទឹកប្រាក់មានចំពោះរដ្ឋ និងអង្គការសាធារណៈ	ទឹកប្រាក់តាម ឆ្នាំផលប្រើប្រាស់
<b>នៃបរិក្ខេបទាន</b>							
<b>នៃអកម្មចល័តអាជីវកម្ម</b>							
<ul style="list-style-type: none"> <li>- អ្នកផ្គត់ផ្គង់និងគណនីពាក់ព័ន្ធ</li> <li>- អតិថិជនឥណទានយឺតយ៉ាវប្រទាននិងប្រតិបត្តិការ</li> <li>- បុគ្គលិក</li> <li>- រដ្ឋ</li> <li>- ម្ចាស់បំណុលផ្សេងៗ</li> <li>- បន្ទុកបានពិនិត្យកត់ត្រាមុន</li> </ul>							
<b>នៃអកម្មចល័តក្រៅអាជីវកម្ម</b>							
<ul style="list-style-type: none"> <li>- បុគ្គលិក</li> <li>- រដ្ឋ</li> <li>- ផ្សេងៗ</li> <li>- បន្ទុកបានពិនិត្យកត់ត្រាមុន</li> </ul>							

**II.7 ភ្ជាប់សន្យាហិរញ្ញវត្ថុបានទទួលឬបានប្រគល់**

( ប្រព័ន្ធគណនេយ្យកេរ្តិ៍ប្រយោជន៍ ) នៅថ្ងៃទី.....

ភ្ជាប់សន្យាបានប្រគល់	ទឹកប្រាក់ក្នុងការិយបរិច្ឆេទ	ទឹកប្រាក់ការិយបរិច្ឆេទមុន
<ul style="list-style-type: none"> <li>- ប្រាក់សងជួស :Aval ប្រាក់ធានា Caution</li> <li>- ភ្ជាប់សន្យាខាងសោធននិវត្ត និងកាតព្វកិច្ចប្រហាក់ប្រហែល</li> <li>- ភ្ជាប់សន្យាផ្សេងៗបានប្រគល់</li> </ul>		
<b>សរុប</b>		

ភ្ជាប់សន្យាទទួល	ទឹកប្រាក់ចុងការិយបរិច្ឆេទ	ទឹកប្រាក់ការិយបរិច្ឆេទមុន
<ul style="list-style-type: none"> <li>- ប្រាក់សងជួសនិងប្រាក់ធានា</li> <li>- ភ្ជាប់សន្យាផ្សេងៗបានទទួល</li> </ul>		
<b>សរុប</b>		

១១.៨. ការវិនិយោគវិនិយោគ

(ប្រតិបត្តិការវិនិយោគវិនិយោគ)

	វិនិយោគ
លក់ទំនិញ..... លក់សេវា..... លក់សេវា..... លក់សេវាផលបន្តបន្ទាប់បន្សំ.....	

**II.9. តារាងបន្តគ្រូបង្រៀនចែកចាយប្រាក់ប្រចាំខែ**  
**(ប្រតិបត្តិការសេវាសង្គម)**

	ទឹកប្រាក់សរុប			លែង		
	ដើមការិយបរិច្ឆេទ	ការិយបរិច្ឆេទ	ចុងការិយបរិច្ឆេទ	ដើមការិយបរិច្ឆេទ	ការិយបរិច្ឆេទ	ចុងការិយបរិច្ឆេទ
<u>សេវាបង្កើតសហគ្រាស</u> <u>ត្រូវលំអិត</u> <u>បន្តត្រូវពង្រាយ</u> <u>ត្រូវលំអិត</u> <u>បុព្វលាភសងការស៊ីខ្លី</u>						

**II.10. តារាងវិភាគចំណូលនិងចំណាយពីវិស្វកម្មកសិកម្ម**  
**(ប្រតិបត្តិការយុទ្ធសាស្ត្រ)**

	ការិយបរិច្ឆេទ	ការិយបរិច្ឆេទមុន
<b>ចំណូល</b>		
<b>សរុប</b>		
<b>ចំណាយពីវិស្វកម្មកសិកម្ម</b>		
<b>សរុប</b>		

**II.11. ភាពបន្តក្រុមប្រឹក្សានិងបន្តកិច្ចការពារស្រូវសោ**

(ប្រព័ន្ធគណនេស្យកម្មសេដ្ឋកិច្ច)

	ការិយបរិច្ឆេទ	ការិយបរិច្ឆេទមុន
<b>បន្តក្រុមប្រឹក្សានិង</b>		
<b>សរុប</b>		
<b>បន្តកិច្ចការពារស្រូវសោ</b>		
<b>សរុប</b>		

**III.1. តារាងចាត់ចែងលទ្ធផលកើតមានក្នុងអំឡុងការិយបរិច្ឆេទ**

(ប្រព័ន្ធគណនេយ្យកេរ្តិ៍រូប)

នៅថ្ងៃទី.....

	ទឹកប្រាក់		ទឹកប្រាក់
<p>ក.ប្រភពនៃលទ្ធផលត្រូវចាត់ចែង ( សេចក្តីសម្រេចថ្ងៃទី... )</p> <ul style="list-style-type: none"> <li>_ យោងសារជាថ្មី</li> <li>_ លទ្ធផលរង់ចាំការចាត់ចែង</li> <li>_ លទ្ធផលនៃការិយបរិច្ឆេទ</li> <li>_ បុរសមុខ្មោចលើផលប៉ះពាល់</li> <li>_ បុរសមុខ្មោចផ្សេងៗ</li> </ul>		<p>ខ. ការចាត់ចែងលទ្ធផល</p> <ul style="list-style-type: none"> <li>_ ផលប៉ះពាល់ (ត្រូវលំអិត)</li> <li>_ លទ្ធផលបានចែកចាយ</li> <li>_ ការចាត់ចែងផ្សេងៗ</li> <li>_ យោងសារជាថ្មី</li> </ul>	
<b>សរុប A</b>		<b>សរុប B</b>	

**សរុប A = សរុប B**

**III.2. លទ្ធផលនិងចំណែកនៃការវិនិច្ឆ័យរបស់សហគ្រាសក្នុងអំឡុងពេលការិយបរិច្ឆេទនៃក្រោយ**  
**(ប្រព័ន្ធគណនេយ្យពេញលេញ)**

ប្រភេទនៃការចម្កលបង្ហាញ	ការិយបរិច្ឆេទ n-2	ការិយបរិច្ឆេទ n-1	ការិយបរិច្ឆេទ n
<p><b><u>កិច្ចប្រតិបត្តិការនិងលទ្ធផលនៃការិយបរិច្ឆេទ</u></b></p> <p>1_ ផលរបរ</p> <p>2_ ពន្ធលើលទ្ធផល</p> <p>3_ ប្រាក់ចំណេញបានចែកចាយ</p> <p>3_ លទ្ធផលមិនបានចែកចាយ (បានដាក់ជាធនបំរុងប្តូរដំចាំការចាត់ចែង)</p> <p><b><u>បុគ្គលិក</u></b></p> <ul style="list-style-type: none"> <li>- ចំនួនប្រាក់បៀវត្សរ៍នៃការិយបរិច្ឆេទ</li> <li>- ចំនួនមធ្យមនៃអ្នកទទួលបៀវត្សបានធ្វើក្នុងការិយបរិច្ឆេទ</li> </ul>			

# ប្រព័ន្ធគណនេយ្យបំព្រួញ

**\_ ការងារតុល្យការ**

**\_ គណនីលទ្ធផល**

**\_ ការងារព័ត៌មានបំពេញបន្ថែម**

**តម្រូវការ (សកម្ម)**  
( ប្រតិបត្តិការអន្តរកម្ម )

ការិយបរិច្ឆេទបិទ ថ្ងៃ ទី .....

សកម្ម		ការិយបរិច្ឆេទ (N)			ការិយបរិច្ឆេទ (N-1)
		ជួស	លែងចិត្តសំណើ សំរាប់ការសិក្សា	ពិត	ពិត
សកម្ម អចល័ត	ក_អចលកម្មអរូប..... ខ_អចលកម្មរូបិយភារកម្ម..... មីថ្មី..... សំណង់..... បឋមកម្មបច្ចេកទេសសំភារៈ និងឧបករណ៍ ផ្សេងៗ..... មិនទាន់សំរេច..... គ_អចលកម្មរូបិយភារកម្ម..... ក្នុងនោះមិនទាន់សំរេច..... ឃ_អចលកម្មហិរញ្ញវត្ថុ..... សរុប I ( ក+ខ+គ+ឃ ).....				
	ង_សន្និធិនិងកំណងផលិត..... ទំនិញ..... សន្និធិ..... ច ឥណទេយ្យ..... អ្នកផ្គត់ផ្គង់ឥណទេយ្យ..... អតិថិជននិងឥណទេយ្យកំរិត..... ផ្សេងៗ..... បន្តបានពិនិត្យកត់ត្រាមុន..... សរុប II ( ង+ច ) .....				

គណនេយ្យសកម្ម (ត)

(ប្រព័ន្ធគណនេយ្យប្រចាំឆ្នាំ)

រយៈពេលប្រចាំឆ្នាំ ថ្ងៃ ទី .....

សកម្ម		តារាងបំពេញ		តារាងបំពេញ	
		(N)		(N-1)	
		ដុល	លេសនិងសំរិទ្ធិបាននៃសំណប់ការសឹករេច	ពិត	ពិត
សកម្ម អចល័ត ក្រៅ អាជីវកម្ម	III សកម្មចល័តក្រៅអាជីវកម្ម: _ ផ្សេងៗ..... _ បន្ទុកបានពិនិត្យក្នុងត្រីមាស.....				
	IV សកម្មទំនេរ _ មូលបត្របណ្តាតំរូវ..... _ ធនាគារ..... _ បេឡា.....				
គណនី និយត កម្ម	V គណនីនិយតកម្ម.....				
	VI លំអៀងនៃការប្តូរ_សកម្ម.....				
	សរុប (I+II+III+IV+V+VI )				

**តត្យការ (អកម្ម)**  
( ប្រព័ន្ធគណនេយ្យបំព្រួញ )

	<b>អកម្ម</b>	<b>ភាវិយបរិច្ឆេទ (N)</b>	<b>ភាវិយបរិច្ឆេទបទ (N-1)</b>
<b>មូលធន ផ្ទាល់</b>	<b>I_មូលធនផ្ទាល់</b> _មូលធនក្រុមហ៊ុនបុគ្គល..... _ធនបំរុង..... _លំអៀងនៃការវាយតម្លៃសារជាថ្មី..... _មូលនិធិបានរដ្ឋផ្តល់អោយអាចសងវិញ..... _លទ្ធផលយោងសារជាថ្មី..... ± _លទ្ធផលនៃការិយបរិច្ឆេទ..... ±		
<b>សវិធានធន សំរាប់ហានិ ភ័យនិងបន្ទុក</b>	<b>II សវិធានធនសំរាប់ហានិភ័យនិងបន្ទុក.....</b>		
<b>បំណុលនៃ ហិរញ្ញ ប្បទាន</b>	<b>III បំណុលនៃហិរញ្ញប្បទាន.....</b>		
<b>ឧកម្ម ចល័ត</b>	<b>IV ឧកម្មចល័ត.....</b> _ឧតិថិជនដណ្តើម..... _អ្នកផ្គត់ផ្គង់និងធនាគារពាក់ព័ន្ធ..... _ផ្សេងៗ..... _ផលបានពិនិត្យកត្តាប្រាមន.....		
<b>ឧកម្ម រចនាវត្ថុ</b>	<b>VI ឧកម្មរចនាវត្ថុ .....</b>		
	<b>VII លំអៀងនៃការប្តូរ_ឧកម្ម.....</b>		
	<b>សរុប (I+II+III+IV+V+VI+VII)</b>		

**គណនីបង្កប់**  
**(ប្រព័ន្ធគណនេយ្យប្រព្រឹត្ត)**

		សរុប នៃការិយ បរិច្ឆេទ (N)	សរុប នៃការិយ បរិច្ឆេទ (N-1)
លទ្ធផល	<b>I ផលគណនីបង្កប់</b>		
	_លក់ទំនិញ.....		
	_លក់ទ្រព្យ រេវ៉ានិងផលផ្សេងៗ.....		
	_ផលរយ.....		
	_ការប្រែប្រួលនៃសន្និធិសិទ្ធិសម្រាប់ (1).....	±	±
	_ផលិតកម្មរយៈពេល.....		
	_ឧបត្ថម្ភធននៃគណនីបង្កប់.....		
ផល	_ផ្សេងៗ.....		
	_ការយកវិញ្ញូនសិទ្ធិធននិងការផ្ទេរនៃបន្ទុក.....		
	<b>សរុប I.....</b>		
ភាព	<b>II បន្ទុកគណនីបង្កប់ :</b>		
	_ទំនិញទំនិញ.....		
	_ការប្រែប្រួលនៃសន្និធិ (2).....	±	±
	_ទំនិញវត្ថុធាតុដើមនិងសំភារៈប្រើប្រាស់.....		
	_ការប្រែប្រួលនៃសន្និធិ (2) .....	±	±
	_បន្ទុកខាងក្រៅផ្សេងៗ.....		
	_ពន្ធនិងអាករ.....		
ផ	_បន្ទុកបញ្ចូលក.....		
ក	_ទាយព្រូទានសំរាប់រំលស់និងសិទ្ធិធន.....		
ម	<b>សរុប II.....</b>		
	<b>III លទ្ធផលគណនីបង្កប់ (I-II).....</b>		

**គណនីលទ្ធផល (បឋម)**  
**(ប្រព័ន្ធគណនេយ្យប្រក្រតី)**

		សរុប នៃគណនី បរិច្ឆេទ (N)	សរុប នៃគណនី បរិច្ឆេទ (N-1)
លទ្ធផល បរិច្ឆេទ	IV ផលបរិច្ឆេទ៖ _ចំណេញពីការប្តូរប្រាក់..... _ការប្រាក់និងផលបរិច្ឆេទផ្សេងៗ..... _ការយកវិញ្ញាបនបត្រសន្តិសុខ.....		
	សរុប IV.....		
	V បន្តផលបរិច្ឆេទ ៖ _ខាតពីការប្តូរប្រាក់..... _ការប្រាក់និងបន្តផលបរិច្ឆេទផ្សេងៗ.....		
	សរុបV.....		
	VI លទ្ធផលបរិច្ឆេទ (IV-V).....		
	VII លទ្ធផលធម្មតា (III+VI).....		
លទ្ធផល	VIII ផលពិសេស.....		
	សរុបVIII		
ពិសេស	IX បន្តពិសេស..... សរុប (IX).....		
	X លទ្ធផលពិសេស (VIII-IX).....		
	XI លទ្ធផលពិបត្តិបត្តិពន្ធ (VII+X)		
	XII ពន្ធលើប្រាក់ចំណេញ.....		
	XIII លទ្ធផលនៃការយល់ច្រឡំ (XI-XII)		

(1) វិបត្តិកម្ម (ការប្រែប្រួល)សន្និធិនៃផលវិបត្តិកម្ម: សន្និធិចុងគ្រា សន្និធិដើមគ្រា : បង្កើន(+)/បន្ថយ(-)  
(2) វិបត្តិកម្ម (ការប្រែប្រួល)នៃការទិញទ្រព្យសម្បត្តិ: សន្និធិចុងគ្រា សន្និធិដើមគ្រា :បង្កើន(-)/បន្ថយ(+)

<p align="center"><b>តារាងព័ត៌មានបំពេញបន្ថែម</b> ( ប្រព័ន្ធគណនេយ្យបំពេញ )</p>	<p align="center"><b>ឯកសារផ្តល់</b></p>
<p><b>I. គោលការណ៍និងវិធីគណនេយ្យ</b>  <b>ព្រឹត្តិការណ៍នៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងប្រព័ន្ធគណនេយ្យពេញលេញ</b>  <b>II. ព័ត៌មានបំពេញបន្ថែមសម្រាប់ការអនុវត្តគណនេយ្យនិងបន្ត</b></p> <p>II.1 តារាងអចលនកម្ម  II.2 តារាងរំលស់  II.3 តារាងតម្លៃលើសនិងតម្លៃខ្វះកើតឈរមានលក្ខណៈអាក្រក់នៃអចលនកម្ម  II.4 តារាងសវិធានផ្សេងៗ  II.5 តារាងភ្ជាប់សន្យាលើកិច្ចសន្យាទទួលបានប្រាក់ប្រចាំ  II.6 តារាងបន្តប្រាក់ប្រចាំថ្ងៃនៃការប្រើប្រាស់បរិក្ខារ  II.7 តារាងថាតម្លៃលទ្ធផលកើតមានក្នុងអំឡុងកាលបរិច្ឆេទ</p>	

**I. វិធីសំខាន់ៗនៃការវាយតម្លៃដោយផ្អែកលើសេចក្តីសម្រេច**  
**នៅ...**

<p align="center"><b>ការបង្កលក្ខណៈឱ្យមានវិធីវាយតម្លៃបានអនុវត្តដោយសេរី</b></p>	<p align="center"><b>វិធីស្រុកសេរី</b></p>
<p><b>I សកម្មចល័ត :</b></p> <p><b>ក. ការវាយតម្លៃនាពេលចូល</b></p> <ol style="list-style-type: none"> <li>1. អចលកម្មរូបិ</li> <li>2. អចលកម្មរូបិ</li> <li>3. អចលកម្មឈិញរក្ស</li> </ol> <p><b>ខ. ការកែតម្លៃ :</b></p> <ol style="list-style-type: none"> <li>1. វិធីចាស់</li> <li>2. វិធីវាយតម្លៃសិទ្ធិបានធនសំរាប់ស៊ីកេមេ</li> <li>3. វិធីវាយតម្លៃសម្រាប់ប្តី</li> </ol> <p><b>II សកម្មចល័ត: (ប្រកាសសកម្មចល័ត)</b></p> <p><b>ក. ការវាយតម្លៃនាពេលចូល</b></p> <ol style="list-style-type: none"> <li>1. សន្និធិ (ស្តុក)</li> <li>2. ផលរចនា</li> </ol> <p><b>ខ. ការកែតម្លៃ</b></p> <ol style="list-style-type: none"> <li>1. វិធីវាយតម្លៃសិទ្ធិបានធនសំរាប់ការស៊ីកេមេ</li> <li>2. វិធីកំណត់ចំនៀងប្តី-សកម្ម</li> </ol> <p><b>III ចំណុចនៃឈិញប្បទាន</b></p> <ol style="list-style-type: none"> <li>1. ចំណុចនៃឈិញប្បទានអចិន្ត្រៃយ៍</li> <li>2. វិធីវាយតម្លៃសិទ្ធិបានធនសំរាប់ហេតិកិច្ច និងបន្ត</li> </ol> <p><b>IV. អកម្មចល័ត (ប្រកាសអកម្មចល័ត)</b></p> <ol style="list-style-type: none"> <li>1. ចំណុចនៃអកម្មចល័ត</li> <li>2. វិធីវាយតម្លៃសិទ្ធិបានធនសំរាប់ហេតិកិច្ច និងបន្ត</li> <li>3. វិធីកំណត់ចំនៀងប្តី-អកម្ម</li> </ol>	

**I. វិធីសំខាន់ៗនៃការវាយតម្លៃដោយផ្អែកលើសហគ្រាស**

នៅ...

<p><b>ការបង្កើនប្រសិទ្ធភាពនៃការវាយតម្លៃដោយសហគ្រាស</b></p>	<p><b>វិធានការ</b></p>
<p><b>V. សកម្មភាពនិងអាយត្យប័ណ្ណ</b></p> <ol style="list-style-type: none"> <li>1. មូលដ្ឋាននៃការបញ្ជាក់ទុន</li> <li>2. រចនាសម្ព័ន្ធ_សកម្ម</li> <li>3. រចនាសម្ព័ន្ធ_អាយត្យប័ណ្ណ</li> <li>4. វិធីវាយតម្លៃលើធនធានសំខាន់ៗសំរាប់ស៊ុបស៊ីធីន</li> </ol> <p><b>VI. លំអៀងបញ្ហា</b></p> <ol style="list-style-type: none"> <li>1. លំអៀងបញ្ហា_សកម្ម</li> <li>2. លំអៀងបញ្ហា_អាយត្យប័ណ្ណ</li> </ol>	



## II.2 តារាងលែង

(ប្រព័ន្ធគណនេយ្យបំព្រួញ)

ការិយាល័យ.....លំ.....

	ចុកយោង លើការិយាល័យ 1	តាមរដ្ឋបាល ការិយាល័យ 2	លែងអចលនកម្ម ៣ខែកញ្ញា 3	ចុកយោងលែង ចុងការិយាល័យ 4=1+2-3
<b>អចលនកម្មរដ្ឋ</b>				
_សិទ្ធិកម្មសិទ្ធិ.....				
_ចូលនិវត្តន៍កម្ម.....				
_អចលនកម្មប្រើផ្សេងៗ.....				
<b>អចលនកម្មប្រើអាជីវកម្ម</b>				
_សំណង់.....				
_បំណកកម្មប្រើសេវាកម្មនិងបុគ្គលិក...				
_សំណង់កម្ម.....				
_អចលនកម្មប្រើផ្សេងៗ.....				
<b>អចលនកម្មប្រើក្រៅអាជីវកម្ម</b>				
_សំណង់.....				
_បំណកកម្មប្រើសេវាកម្មនិងបុគ្គលិក...				
_សំណង់កម្ម.....				
_អចលនកម្មប្រើផ្សេងៗ.....				

**II.3. តារាងតម្លៃលើសឬខ្វះតើមានពេលវេលា ឬជំនាញអចលនកម្ម**

(ប្រព័ន្ធគណនេយ្យប្រព័ន្ធគណនេយ្យ)

ការិយាល័យ: ថ្ងៃទី.....ខែ.....ឆ្នាំ.....

ពេលវេលា (អនុប្បទាន) ឬ ជំនាញ	ប្រភេទអចលនកម្ម	ទីកន្លែង	លេខសម្គាល់	តម្លៃទាប	ថ្លៃទាប (អនុប្បទាន)	តម្លៃលើស	តម្លៃខ្វះ
សរុប							